

ក្រុមហ៊ុន ខេម ជីអេសអេម

របាយការណ៍

ប្រចាំឆ្នាំ 2023

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣



**របាយការណ៍ប្រចាំឆ្នាំ ២០២៣ របស់ ក្រុមហ៊ុន ខេម ជ័យសេដ្ឋក ម.ក និងរូបបញ្ចូលទាំង របាយ
ការណ៍ប្រចាំឆ្នាំរបស់ការបោះផ្សាយមូលបត្រសាធារណៈលើកដំបូង និងការបោះផ្សាយសញ្ញាបណ្ណ
និរន្តរភាព**

**សម្រាប់ព័ត៌មានទាក់ទងនឹង របាយការណ៍អភិបាលកិច្ចសាជីវកម្មប្រចាំឆ្នាំ សូមពិនិត្យលើ ឧបសម្ព័ន្ធ ក
និងព័ត៌មានទាក់ទងនឹងការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពរបស់ ក្រុមហ៊ុន ខេម ជ័យសេដ្ឋក ម.ក សូមពិនិត្យលើ
ឧបសម្ព័ន្ធ ខ**

ទស្សនវិស័យ

ក្លាយជាក្រុមហ៊ុនផ្តល់សេវាលំដាប់ខ្ពស់ ឈានមុខគេនៅកម្ពុជា ដែលលើកកម្ពស់បែបបទនៃការរស់នៅ តាមបែបឌីជីថលរបស់អតិថិជន។

បេសកកម្ម

ផ្តល់នូវដំណោះស្រាយ និងសេវាប្រកបដោយភាពច្នៃប្រឌិត និងច្បាស់លាស់ ដែលបំពេញតាមតម្រូវការផ្នែកឌីជីថលរបស់អតិថិជន ដែលផ្តល់ជូនដោយបុគ្គលិកដែលមានគុណវុឌ្ឍិខ្ពស់ ដើម្បីបង្កើនតម្លៃក្នុងរយៈពេលវែងដល់ភាគហ៊ុនិក។

តម្លៃស្នូល

- **ភាពច្នៃប្រឌិត** - យើងប្តេជ្ញាបន្តស្វែងរកដំណោះស្រាយថ្មី និងកែលម្អសម្រាប់ទាំងអតិថិជន និងដំណើរការប្រតិបត្តិការរបស់យើង។
- **មានឆន្ទៈមោះមុត** - យើងក្លាហាន។ យើងជឿជាក់លើអ្វីដែលយើងធ្វើ ហើយព្យាយាមធ្វើអ្វីៗឱ្យកាន់តែប្រសើរឡើងដោយបង្ហាញឱ្យឃើញតាមរយៈការកែលម្អឥតឈប់ឈរ។
- **ការជឿជាក់** - យើងស្មោះត្រង់នឹងពាក្យសម្តី និងការប្តេជ្ញារបស់យើង។
- **តម្លាភាព** - យើងជឿជាក់លើការបើកចំហ និងភាពស្មោះត្រង់។ ហេតុនេះហើយយើងព្យាយាមធ្វើអ្វីៗឱ្យសាមញ្ញ បង្កើតដំណោះស្រាយដែលមានភាពងាយស្រួលក្នុងការស្វែងយល់។
- **សប្បាយ** - យើងផ្តល់តម្លៃលើទំនាក់ទំនង និងសុភមង្គល។ យើងមានបំណងដាក់បញ្ចូលនូវភាពរីករាយ នៅក្នុងការងារ និងផ្តល់នូវភាពរីករាយទៅឱ្យអតិថិជនរបស់យើង។

ព័ត៌មានហិរញ្ញវត្ថុសង្ខេប


បរិយាយ (លានរៀល)	២០២៣ បានធ្វើសវនកម្ម	២០២២ បានធ្វើសវនកម្ម	២០២១ បានធ្វើសវនកម្ម
ស្ថានភាពហិរញ្ញវត្ថុ			
ទ្រព្យសកម្មសរុប	២.៥៦០.៩៩៦	២.៤៨០.១៣៩	២.៤៥១.៩៣៩
បំណុលសរុប	១.៤៥៧.៥៣៨	១.៧១១.៧៩១	១.៨៥៦.៩០៣
មូលធនសរុប	១.១០៣.៤៥៨	៧៦៨.៣៤៨	៥៩៥.០៣៦
លទ្ធផលហិរញ្ញវត្ថុ (លានរៀល)	២០២៣ បានធ្វើសវនកម្ម	២០២២ បានធ្វើសវនកម្ម	២០២១ បានធ្វើសវនកម្ម
ចំណូលសរុប	៧៤៧.៤៣១	៧៨១.៦១០	៦៩៤.៤៥៨
ចំណេញ/(ខាត) មុនបង់ពន្ធ	២៤២.២០៦	២១១.៤០៦	១៤៥.០៧៧
ចំណេញ/(ខាត) ក្នុងការិយបរិច្ឆេទ	៣២៩.៨១៧	១៦៥.៨១៥	១១៣.០៧៣
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ	៣២៥.៥២៨	១៧៣.០៩៧	១១៦.៥២៦
អនុបាតហិរញ្ញវត្ថុ អនុបាតសន្ទនីយភាព	២០២៣ បានធ្វើសវនកម្ម	២០២២ បានធ្វើសវនកម្ម	២០២១ បានធ្វើសវនកម្ម
អនុបាតសាធារណភាព	០,៤	០,៣	០,២
អនុបាតបំណុលធៀបនឹងមូលធន	០,៦	០,៨	១,២
អនុបាតចរន្ត(%)	២២	៤	៨
អនុបាតចរន្តលឿន(%)	១៩	៣	៦
អនុបាតចំណេញភាព	២០២៣ បានធ្វើសវនកម្ម	២០២២ បានធ្វើសវនកម្ម	២០២១ បានធ្វើសវនកម្ម
អនុបាតចំណេញធៀប នឹងទ្រព្យសកម្ម(%)	១៣	៧	៥
អនុបាតចំណេញធៀប នឹងមូលធន (%)	២៩	២៣	២០
អនុបាតគម្លាតចំណេញដុល (%)	៧៤	៦៧	៧៦
អនុបាតគម្លាតចំណេញភាព (%)	៤៤	២២	១៧

ចំណេញក្នុងមួយឯកតា មូលបត្រកម្មសិទ្ធិ (ករណី ចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ) (រៀល)	១៦៦	៣៤.៦១៩.៤០០	២៣.៣០៥.២០០
អនុបាតលទ្ធភាពបង់ការប្រាក់(ដង)	៤	៣	៥


ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ

ទ្រព្យសកម្មសរុប
(ប៊ីលានរៀល)



បំណុលសរុប
(ប៊ីលានរៀល)



មូលធនសរុប
(ប៊ីលានរៀល)



ទ្រព្យសកម្មសរុប

ក្នុងឆ្នាំ២០២៣ ទ្រព្យសកម្មសរុប កើនឡើងចំនួន ៣% ឬ ៨១ ប៊ីលានរៀល ធៀបនឹងឆ្នាំ២០២២។

បំណុលសរុប


ក្នុងឆ្នាំ២០២៣ បំណុលសរុប ថយចុះចំនួន ១៥% ឬ ២៥៤ ប៊ីលានរៀល ធៀបនឹងឆ្នាំ២០២២។

មូលធនសរុប

ក្នុងឆ្នាំ២០២៣ មូលធនសរុប កើនឡើងចំនួន ៤៤% ឬ ៣៣៥ ប៊ីលានរៀល ធៀបនឹងឆ្នាំ២០២២។

ស្ថិតិសង្ខេបប្រចាំឆ្នាំពីលទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុន ខេម ជ័យអេសអេម

របាយការណ៍ចំណេញ/ខាត



ចំណូល	ចំណេញ/(ខាត) មុនបង់ពន្ធ	ចំណេញ/(ខាត)ក្រោយបង់ពន្ធ	លទ្ធផលចំណូលលម្អិត
ក្នុងឆ្នាំ២០២៣ ចំណូលមានការថយចុះចំនួន ៤% ឬ ៣៤ ប៊ីលានរៀល ធៀបនឹងឆ្នាំ២០២២។	ក្នុងឆ្នាំ២០២៣ ចំណូលមានការកើនឡើងចំនួន ១៥% ឬ ៣១ ប៊ីលានរៀល ធៀបនឹងឆ្នាំ២០២២។	ក្នុងឆ្នាំ២០២៣ ចំណូលមានការកើនឡើងចំនួន ៩៩% ឬ ១៦៤ ប៊ីលានរៀល ធៀបនឹងឆ្នាំ២០២២។	ក្នុងឆ្នាំ២០២៣ ចំណូលមានការកើនឡើងចំនួន ៨៨% ឬ ១៥២ប៊ីលានរៀល ធៀបនឹងឆ្នាំ២០២២។

សមាសភាពក្រុមប្រឹក្សាភិបាល



អ្នកឧកញ៉ា គីត ម៉េង
ប្រធានក្រុមប្រឹក្សាភិបាល



លោក William Mark Hanna
អភិបាលមិនប្រតិបត្តិ



លោក Paul Carey Clements
អភិបាលមិនប្រតិបត្តិ



លោក Christopher Donald Tiffin
អភិបាលមិនប្រតិបត្តិ



លោកស្រី ហិប សិកា
អភិបាលឯករាជ្យ

សេចក្តីថ្លែងរបស់ ប្រធានក្រុមប្រឹក្សាភិបាល

ការផ្លាស់ប្តូរក្នុងរយៈពេលមួយឆ្នាំ

ខ្ញុំបានមានកិត្តិយសបង្ហាញរបាយការណ៍ប្រចាំឆ្នាំ២០២៣ដែលជាឆ្នាំមួយដែលពេញនូវ
ដោយការប្រែប្រួល និងការកំណត់យុទ្ធសាស្ត្រសារឡើងវិញដើម្បីបង្កើន មានសន្ទុះនៃការ
លូតលាស់ខ្ពស់។នៅក្នុងឆ្នាំនេះក្រុមហ៊ុនបានសម្រេចបាននូវព្រឹត្តិការណ៍សំខាន់ៗដែលពង្រឹង
ការប្តេជ្ញាចិត្តក្នុងការក្លាយជាអ្នកនាំមុខគេ ក្នុងវិស័យទូរគមនាគមន៍របស់ ព្រះរាជាណាចក្រ
កម្ពុជា។

ព្រឹត្តិការណ៍សំខាន់ប្រចាំឆ្នាំដែលគួរឱ្យកត់សម្គាល់នោះ គឺការចុះបញ្ជីនៅលើផ្សារមូលបត្រ
កម្ពុជា (ផមក) ក្នុងខែមិថុនា ឆ្នាំ២០២៣។ ការសម្រេចចិត្តជាយុទ្ធសាស្ត្រនេះ នាំបញ្ហាដ៏ពិការ
ជឿជាក់យ៉ាងមុតមាំចំពោះសក្តានុពលរបស់ក្រុមហ៊ុននេះរបស់ក្រុមការងារនិងការជឿ
ទុកចិត្តតទៅក្នុងការបង្កើនអតិថិជនទាំងអស់។ការចុះបញ្ជីមូលបត្រនេះមិនត្រឹមតែបើក ឱកាស
ដល់ការវិនិយោគថ្មីៗប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏បានពង្រីកនិងជំរុញផ្តើមយុទ្ធសាស្ត្រដែល
បង្កើតតម្លៃដល់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ។

នៅខែកក្កដាឆ្នាំ២០២៣ក្រុមហ៊ុនខេមប៊ីអេសអេមបានចុះកិច្ចព្រមព្រៀងកម្ចីរយៈពេលជាមួយ
អ្នកផ្តល់ប្រាក់កម្ចីចំនួន៣ផ្សេងគ្នាដែលធានាបាននូវទឹកប្រាក់សរុបចំនួន១១២.៥លានដុល្លារ
អាមេរិក ដើម្បីផ្តល់ហិរញ្ញវត្ថុជាថ្មីដល់ឧបករណ៍ហិរញ្ញប្បទានដែលរួមបញ្ចូលគ្នាពី ធនាគារ
ជិន លីមីតធីត ដែលបានទូទាត់ពេញលេញនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។ បន្ថែមលើ
ពីនេះនៅចុងឆ្នាំ២០២៣ការយើងបានប្រមូលដោយជោគជ័យនូវការផ្តល់ហិរញ្ញប្បទានសរុបចំនួន
៧០ លានដុល្លារអាមេរិក តាមរយៈសញ្ញាប័ណ្ណនិរន្តរភាពចំនួន ២០ លានដុល្លារអាមេរិក ដែល
បានចុះបញ្ជីនៅ ផមក និងកម្ចីហិរញ្ញប្បទានចំនួន ៥០ លានដុល្លារអាមេរិក ពីធនាគារ
Deutsche Bank AG សាខាសិង្ហបុរី។ កម្ចីហិរញ្ញប្បទាន ទាំងនេះនឹងត្រូវបាន
ប្រើប្រាស់ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់ក្រុមហ៊ុន ខេម ប៊ីអេសអេម។

របាយការណ៍ប្រចាំឆ្នាំនេះបង្ហាញពីសមិទ្ធផលបញ្ហាប្រឈមនិងព្រឹត្តិការណ៍សំខាន់ៗដែលបាន
កើតឡើងក្នុងឆ្នាំ ២០២៣។ វាបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំចំពោះនាពេលអនាគត ការផ្តោត
លើអតិថិជននិងឧត្តមភាពនៃប្រតិបត្តិការដែលទាំងអស់នេះសំដៅឆ្ពោះទៅរកការគ្របដណ្តប់អនាគត
នៃវិស័យទូរគមនាគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ដំណើរនេះនឹងមិនអាចទៀតនោះទេ ប្រសិនបើគ្មានការគាំទ្រ និងការលះបង់ពីម្ចាស់ភាគហ៊ុន
អតិថិជន បុគ្គលិក និងដៃគូអាជីវកម្មរបស់យើងទាំងអស់។រួមគ្នា យើងបានកសាងគ្រឹះដឹងថា
សម្រាប់ភាពជោគជ័យនាពេលអនាគត។

ខ្ញុំមានជំនឿជាក់ថា ជាមួយនឹងការបន្តការជឿទុកចិត្ត និងសហការរបស់លោកអ្នក
ទាំងអស់គ្នា យើងនឹងឈានដល់កម្រិតខ្ពស់បន្ថែមទៀតនៅក្នុងរយៈពេលឆ្នាំខាងមុខទៀត។

សូមអរគុណចំពោះការក្លាយជាផ្នែកមួយនៃដំណើរដ៏អស្ចារ្យនេះ។



ដោយសេចក្តីគោរព
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤
ហត្ថលេខា និងត្រា

អ្នកឧកញ៉ា គីម ម៉េង

សេចក្តីថ្លែងរបស់ នាយកប្រតិបត្តិ

ខ្ញុំបានមានសេចក្តីសោមនស្សរីករាយ ក្នុងការចែករំលែកជាមួយលោកអ្នក នូវព្រឹត្តិការណ៍ដ៏អស្ចារ្យដែលសម្រេចបានដោយក្រុមហ៊ុនខេមប៊ីអេសអេមនៅពេលដែលយើងបន្តបោះជំហានសំខាន់ៗនៅក្នុងវិស័យទូរគមនាគមន៍។ ការប្តេជ្ញាចិត្តឥតឯករេបស់យើងខ្ញុំចំពោះនវានុវត្តន៍ និងនិរន្តរភាព និងការពង្រឹងសហគមន៍ បានជំរុញយើងខ្ញុំអោយទៅកាន់កម្ពស់ថ្មី ហើយខ្ញុំមានមោទនភាពក្នុងការដឹកនាំក្រុមការងារដែលខិតខំប្រឹងប្រែងជម្រុញការផ្លាស់ប្តូរជាវិជ្ជមាន។

ក្នុងនាមជាដៃគូផ្គត់ផ្គង់សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ក្រុមហ៊ុនខេមប៊ីអេសអេមបានបង្ហាញពីភាពជាអ្នកដឹកនាំរបស់យើងក្នុងការគាំទ្រព្រឹត្តិការណ៍កីឡាធំៗនិងការបង្ហាញបច្ចេកវិទ្យាទំនើបរបស់យើងទៅកាន់ទស្សនិកជនទូទាំងពិភពលោក។ ភាពជាដៃគូនេះ មិនត្រឹមតែបង្ហាញពីសមត្ថភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងការប្តេជ្ញាចិត្តរបស់យើង ក្នុងការលើកកម្ពស់ការប្រកួត និងឧត្តមភាពក្នុងតំបន់ផងដែរ។

បន្ថែមលើសពីនេះ ការបោះផ្សាយមូលបត្រជាសាធារណៈដំបូង (IPO) ដ៏ជោគជ័យរបស់យើង មិនត្រឹមតែពង្រឹងជំហរហិរញ្ញវត្ថុរបស់យើងប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសសម្រាប់អ្នកវិនិយោគ ក្នុងការចូលរួមក្នុងចក្ខុវិស័យរបស់យើងសម្រាប់ពេលអនាគតផងដែរ។ ការឆ្លើយតបដ៏លឿនលឿនចំពោះ ការបោះផ្សាយមូលបត្រជាសាធារណៈដំបូង (IPO) របស់យើង គឺជាសក្ខីភាពមួយចំពោះទំនុកចិត្ត និងការជឿជាក់ដែលអ្នកពាក់ព័ន្ធមាន នៅក្នុងយុទ្ធសាស្ត្រអាជីវកម្ម និងសក្តានុពលនៃកំណើនរបស់យើង។

លើសពីនេះទៅទៀត ការចេញបណ្ណធានានិរន្តរភាពរបស់ ក្រុមហ៊ុន ខេមប៊ីអេសអេម បញ្ជាក់ពីការយកចិត្តទុកដាក់របស់យើងចំពោះទំនួលខុសត្រូវផ្នែកបរិស្ថាន និងសង្គម។ តាមរយៈការប្រើប្រាស់យន្តការហិរញ្ញប្បទានប្រកបដោយនិរន្តរភាពយើងអាចគាំទ្រគំនិតផ្តួចផ្តើមដែលលើកកម្ពស់ការការពារបរិស្ថានការដាក់បញ្ចូលសង្គមនិងការអភិវឌ្ឍសហគមន៍ឱ្យរីកចម្រើនដល់អនាគតប្រកបដោយនិរន្តរភាពសម្រាប់ទាំងអស់គ្នា។

ការស្វែងរកឧត្តមភាពឥតឈប់ឈររបស់យើងខ្ញុំ ត្រូវបានទទួលស្គាល់តាមរយៈការងារងាន់បណ្តាញជាច្រើន ដែលបញ្ជាក់ពីជំហររបស់ ក្រុមហ៊ុន ខេមប៊ីអេសអេម ក្នុងនាមជាអ្នកផ្តល់សេវាទូរគមនាគមន៍ឈានមុខនៅក្នុងតំបន់។ ការសរសើរទាំងនេះបានធ្វើជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែងនិងការលះបង់របស់ក្រុមរបស់យើងក្នុងការផ្តល់នូវសេវាកម្មដែលអាចទុកចិត្តបាន និងប្រកបដោយភាពច្នៃប្រឌិតដល់អតិថិជនរបស់យើង។

ការប្តេជ្ញាចិត្តក្នុងការពង្រីកបណ្តាញរបស់យើង និងការតភ្ជាប់សេវាក្នុងសហគមន៍នៅតែជាអាទិភាពចម្បងសម្រាប់ ក្រុមហ៊ុន ខេមប៊ីអេសអេម។ តាមរយៈគំនិតផ្តួចផ្តើមហិរញ្ញប្បទានជាយុទ្ធសាស្ត្រ យើងកំពុងវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីភ្ជាប់ទំនាក់ទំនងឌីជីថល និងផ្តល់សិទ្ធិអំណាចដល់សហគមន៍ក្នុងការទទួលបានសេវាទំនាក់ទំនងសំខាន់ៗ។

សរុបសេចក្តីមក ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍សំខាន់ៗដែលយើងសម្រេចបាននៅ ក្រុមហ៊ុន ខេមប៊ីអេសអេម និងឥទ្ធិពលវិជ្ជមានដែលយើងបន្តធ្វើនៅក្នុងឧស្សាហកម្មទូរគមនាគមន៍។ នៅពេលយើងសង្ឃឹមឆ្ពោះទៅអនាគត ខ្ញុំមានទំនុកចិត្តថា កិត្តិខិតខំប្រឹងប្រែងរួមរបស់យើងនឹងជម្រុញឱ្យទទួលបានជោគជ័យកាន់តែខ្លាំងនិងបង្កើតតម្លៃយូរអង្វែងសម្រាប់អតិថិជន ដល់ដៃគូ និងសហគមន៍របស់យើង។

សូមអរគុណចំពោះការលះបង់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អ្នក ចំពោះឧត្តមភាពនេះ។



ដោយសេចក្តីគោរព
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤
ហត្ថលេខា និងត្រា




លោក សាយម៉ុន ចន ពើយីន

មាតិកា

ទស្សនវិស័យ	ii
បេសកកម្ម.....	ii
ព័ត៌មានហិរញ្ញវត្ថុសង្ខេប.....	iii
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	v
ស្ថិតិសង្ខេបប្រចាំឆ្នាំពីលទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម	vi
សមាសភាពក្រុមប្រឹក្សាភិបាល	vii
សេចក្តីផ្តើមរបស់ប្រធានក្រុមប្រឹក្សាភិបាល	viii
ផ្នែកទី ១ – ព័ត៌មានទូទៅពាក់ព័ន្ធនឹងបុគ្គលចុះបញ្ជីលក់មូលបត្រ	3
ក. អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ	3
ខ. លក្ខណៈនៃធុរកិច្ច.....	3
គ. រចនាសម្ព័ន្ធក្រុមនៃអង្គភាពរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ	4
ឃ. ព្រឹត្តិការណ៍សំខាន់ៗរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ.....	5
ង. ស្ថានភាពទីផ្សារ	6
ច. ស្ថានភាពប្រកួតប្រជែង	8
ឆ. ផែនការអនាគត.....	9
ជ. កត្តាហានិភ័យ	11
ផ្នែកទី ២ – ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការចុះកិច្ច	14
ក. លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក.....	14
ខ. រចនាសម្ព័ន្ធចំណូល.....	15
ផ្នែកទី ៣ – ព័ត៌មានអំពីអត្ថប្រយោជន៍សាជីវកម្ម	17
ក. រចនាសម្ព័ន្ធក្រុមហ៊ុន	17
ខ. ក្រុមប្រឹក្សាភិបាល	17
គ. បុគ្គលិកជាន់ខ្ពស់	17
ផ្នែកទី ៤ – ព័ត៌មានអំពីការជួញដូរមូលបត្រ និងភាគហ៊ុននិករបស់បុគ្គលចុះបញ្ជីលក់មូលបត្រ	19
ក. ព័ត៌មានស្តីពីមូលបត្រ.....	19
ខ. ថ្លៃ និងបរិមាណជួញដូរមូលបត្រ.....	20
គ. ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន (ចាប់ពី ៣០% ឡើងទៅ).....	20

ឃ.	ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន (ចាប់ពី ៥% ឡើងទៅ)	20
ង.	ព័ត៌មានអំពីការបែងចែកភាគលាភក្នុងរយៈពេល ៣ (បី) ឆ្នាំចុងក្រោយ (ករណីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ)	21
ផ្នែកទី ៥ – របាយការណ៍សវនកម្មរបស់សវនករផ្ទៃក្នុងលើការត្រួតពិនិត្យផ្ទៃក្នុង		22
ក.	អនុសាសន៍សវនកម្មឆ្នាំចាស់	22
ខ.	សកម្មភាពសវនកម្មសម្រាប់ឆ្នាំ ២០២៣	22
គ.	ការសន្និដ្ឋាន.....	22
ផ្នែកទី ៦ – របាយការណ៍ហិរញ្ញវត្ថុដែលធ្វើសវនកម្មដោយសវនករឯករាជ្យ		24
ផ្នែកទី ៧ – ព័ត៌មានអំពីប្រតិបត្តិការជាមួយភាគីជាប់ពាក់ព័ន្ធ និងទំនាក់ទំនងប្រយោជន៍		25
ផ្នែកទី ៨ – ការពិភាក្សា និងការវាយតម្លៃរបស់គណៈគ្រប់គ្រង		26
ក-	ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	26
ខ.	កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ	29
គ.	ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	30
ឃ.	ផលប៉ះពាល់នៃការប្តូររូបិយបណ្ណបរទេស អត្រាការប្រាក់ និងថ្លៃទំនិញ	31
ង.	ផលប៉ះពាល់នៃអតិផរណា.....	31
ច.	គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាល.....	31
ផ្នែកទី ៩ – ព័ត៌មានចាំបាច់ផ្សេងៗសម្រាប់ការការពិនិយោគ (ប្រសិនបើមាន)		34
ឧបសម្ព័ន្ធ ក - របាយការណ៍អត្រាលក់កម្មសាច់ប្រាក់ចំនួន ២០២៣ របស់ក្រុមហ៊ុន ខេម ជ្វីអេសអេម		36
ឧបសម្ព័ន្ធ ខ - របាយការណ៍ប្រចាំឆ្នាំនៃសញ្ញាប័ណ្ណនិរន្តរភាព		69
ផ្នែកទី ១៖ ការបែងចែកសាច់ប្រាក់ដែលបានមកពីការបោះផ្សាយនៅលើគម្រោង ឬទ្រព្យសកម្មដែលបានកំណត់		69
ផ្នែកទី ២៖ លទ្ធភាពនៃការបំពេញប្រតិបត្តិការក្នុងក្រុមហ៊ុនជាសញ្ញាប័ណ្ណនិរន្តរភាព ស្របតាមស្តង់ដារ ឬក្របខណ្ឌដែលបានអនុវត្ត		74
ផ្នែកទី៣៖ ផលប៉ះពាល់វិនិយោគ និងអវិជ្ជមាន ពាក់ព័ន្ធនឹងគម្រោងដែលបានអនុវត្ត ឬការប្រើប្រាស់ទ្រព្យសកម្ម ស្របតាមស្តង់ដារ ឬក្របខណ្ឌដែលបានអនុវត្ត		75

ផ្នែកទី ១ – ព័ត៌មានទូទៅអំពីក្រុមហ៊ុនបុគ្គលចុះបញ្ជីលក់មូលបត្រ

ក. អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ	ខេម ជ្រីអេសអេម ម.ក
ជាអក្សរឡាតាំង	CAMGSM PLC.
អក្សរកូដ	KH90000200009
ទីស្នាក់ការ	ផ្ទះលេខ ២៤៦ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ	+(៨៥៥) ១២ ៨១២ ៨១២/៨១២
លេខទូរសារ	គ្មាន
គេហទំព័រ	www.cellcard.com.kh
អ៊ីម៉ែល	investor_relations@cellcard.com.kh
លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម	០០០១៥២៧៤ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៩៦ ចេញដោយក្រសួងពាណិជ្ជកម្ម
លេខអាជ្ញាបណ្ណ	គ្មាន
សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មាន	០៦១/២៣ SERC/SSR ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ដោយនិយ័តកម្មលក់មូលបត្រកម្ពុជា (ន.ម.ក.)
ឈ្មោះបុគ្គលតំណាងក្រុមហ៊ុន	លោក Simon John Perkins

ខ. លក្ខណៈនៃធុរកិច្ច

ក្រុមហ៊ុន ខេម ជ្រីអេសអេម (ក្រុមហ៊ុន) បានទទួលអាជ្ញាបណ្ណសម្រាប់ផ្តល់ និងប្រតិបត្តិសេវាទូរស័ព្ទចល័ត GSM Digital Cellular នៅក្នុងព្រះរាជាណាចក្រកម្ពុជាពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៩៦។ ក្រុមហ៊ុនទទួលបានការអនុញ្ញាតវិនិយោគតាមរយៈ លិខិតលេខ ១០៦៦/៩៦ ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ១៩៩៦ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/ក្រុមប្រឹក្សាវិនិយោគកម្ពុជា។ បន្ថែមពីនេះ ក្រុមហ៊ុន ខេម ជ្រីអេសអេម បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និងទទួលបានលិខិតអនុញ្ញាតលេខ ២១៥៩ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ ១៩៩៦ និងលេខចុះបញ្ជីក្រសួងពាណិជ្ជកម្ម INV 231/96M។

សកម្មភាពប្រតិបត្តិចម្បងរបស់ក្រុមហ៊ុន រួមមាន៖

ក) ការដំឡើង និងការគ្រប់គ្រងលើរាល់បរិក្ខារ និងម៉ាស៊ីនសំខាន់ៗទាំងអស់ដែលប្រើសម្រាប់ការតភ្ជាប់ជាមួយនឹងប្រតិបត្តិការបណ្តាញទូរស័ព្ទចល័ត GSM នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ វារួមបញ្ចូលរាល់ផលិតផលទាំងអស់ដែលត្រូវបន្ថែម បង្រួប ឬជាផ្នែកនៃគ្រឿងបរិក្ខារទាំងនោះ។

ខ) ការធ្វើទីផ្សារ និងលក់រាល់ផលិតផល និង/ឬសេវាកម្មទូរគមនាគមន៍នានា។

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០៩ ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណថ្មីចំនួនពីរដែលមានសុពលភាព ៣០ ឆ្នាំ ដូចជាអាជ្ញាបណ្ណសម្រាប់ផ្គត់ផ្គង់ និងប្រតិបត្តិការសេវាទូរស័ព្ទចល័ត និងបណ្តាញទូរគមនាគមន៍អចល័ត និងប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធ GSM900 & 1800 ដែលអនុញ្ញាតអោយប្រើប្រាស់បច្ចេកវិទ្យា GSM និងការបែងចែកប្រេកង់ និងអាជ្ញាបណ្ណផ្គត់ផ្គង់ និងប្រតិបត្តិការសេវាទូរស័ព្ទចល័ត និងបណ្តាញទូរគមនាគមន៍អចល័ត និងប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធ 3G ដែលអនុញ្ញាតអោយប្រើប្រាស់បច្ចេកវិទ្យា 3G និងការបែងចែកប្រេកង់។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ ក្រុមហ៊ុនបុត្រសម្ព័ន្ធ មូប៊ីតែល ខមភេនី លីមីធីត ទទួលបានអាជ្ញាបណ្ណ ដែលមានសុពលភាព ៣០ ឆ្នាំ សម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា 4G បន្ថែមលើបច្ចេកវិទ្យា 2G និង 3G និងការបន្ថែមលើចំនួនប្រេកង់។ ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណសម្រាប់ការផ្តល់ និងប្រតិបត្តិការសេវាសម្លេងតាមអ៊ីនធឺណិត (VoIP) នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណសម្រាប់ការផ្តល់ និងប្រតិបត្តិការសេវាអ៊ីនធឺណិត (ISP) នៅព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះទៅទៀត នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន ថេឡេម៉ូបាយ (ខេមបូឌា) ខបភីអេសិន (ធីស៊ីស៊ី) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ទទួលបានអាជ្ញាបណ្ណសម្រាប់ប្រតិបត្តិការ និងសេវាកម្មអង់តែន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនមានម្ចាស់ភាគហ៊ុនភាគច្រើនចំនួន (៩៨,៥%) ដែលគ្រប់គ្រងដោយក្រុមហ៊ុន រ៉ូយ៉ាល់ មីលីខេម Royal Millicom Co., Ltd (RMC) ដែលមានទីស្នាក់ការកណ្តាលនៅអគារលេខ ២៤៦ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

គ. រចនាសម្ព័ន្ធក្រុមនៃអង្គភាពរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ

ល.រ	ឈ្មោះក្រុមហ៊ុន	ប្រភេទនៃទំនាក់ទំនង	ភាគរយនៃការកាន់កាប់ភាគហ៊ុន	អាជីវកម្មចម្បង	កាលបរិច្ឆេទ ចុះបញ្ជី ពាណិជ្ជកម្ម	ទីតាំងអាជីវកម្ម
១.	រ៉ូយ៉ាល់ មីលីខេម	ក្រុមហ៊ុនហូលឌីង	៩៨,៥៣%	សេវាទូរគមនាគមន៍	ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៩៦	ផ្ទះលេខ២៤៦ មហាវិថីព្រះមុនីវង្ស សង្កាត់ បឹងរាំង

						ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ
២.	មូប៊ីល ខមភេនី លីមីធីត	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	៩៩%	សេវាទូរគមនាគមន៍	ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១១	ផ្ទះលេខ ៣៣ AEO+AE1+AE2 ផ្លូវ២៧៤ សង្កាត់ចតុមុខ ខណ្ឌចំការមន រាជធានីភ្នំពេញ
៣.	ថេឡេម៉ូបាយ (ខេមបូឌា) ខប ភីអេសិន (ជីស៊ីស៊ី)	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	១០០%	គម្រោងសាងសង់ ជំឡើង និងប្រតិបត្តិការបង្គោលអង់តែនទូរគមនាគមន៍	ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៦	ផ្ទះលេខ២៤៦ មហាវិថីព្រះមុនីវង្ស សង្កាត់ បឹងរាំង ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ
៤.	អេវើរីដេ ខមភេនី លីមីធីត	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	៩៩%	ប្រតិបត្តិការផ្តល់សេវាអ៊ិនធឺណិត	ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០១	ផ្ទះលេខ៣៣ វិថីព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ឃ. ព្រឹត្តិការណ៍សំខាន់ៗរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ

យើងខ្ញុំមានសេចក្តីរីករាយក្នុងការចែករំលែកព្រឹត្តិការណ៍សំខាន់ៗដែល ក្រុមហ៊ុន ខេម ជ្វីអេសអេម សម្រេចបានក្នុងឆ្នាំ ២០២៣ ដោយបង្ហាញពីការប្តេជ្ញាចិត្ត ដែលមិនផ្លាស់ប្តូររបស់យើងចំពោះការបង្កើតថ្មី និរន្តរភាព និងការពង្រឹងសហគមន៍។

ចាប់ផ្តើមជាមួយនឹងការចាប់ដៃគូរបស់ ក្រុមហ៊ុន ខេម ជ្វីអេសអេម ជាមួយស៊ីហ្គេម មិនត្រឹមតែបង្ហាញពីបច្ចេកវិទ្យាទំនើបរបស់យើងនៅលើឆាកពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការយកចិត្តទុកដាក់របស់យើង ក្នុងការលើកកម្ពស់ការរៀបរៀង និងឧត្តមភាពក្នុងតំបន់ តាមរយៈការគាំទ្រផ្នែកទូរគមនាគមន៍សម្រាប់ព្រឹត្តិការណ៍កីឡាធំៗ។

លើសពីនោះ គឺការបោះផ្សាយមូលបត្រជាសាធារណៈដំបូងរបស់យើង (IPO) ក្នុងឆ្នាំ ២០២៣ មិនត្រឹមតែបានពង្រឹងជំហរហិរញ្ញវត្ថុរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសដើម្បីក្លាយជាផ្នែកមួយ នៃចក្ខុវិស័យរបស់យើងសម្រាប់ពេលអនាគត ដោយឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ពួកគេចំពោះយុទ្ធសាស្ត្រអាជីវកម្ម និងសក្តានុពលរបស់យើង។

ភាពជាអ្នកដឹកនាំជាប់លាប់របស់ ក្រុមហ៊ុន ខេម ជ្វីអេសអេម ក្នុងការអនុវត្តបណ្តាញត្រូវបានទទួលស្គាល់តាមរយៈពានរង្វាន់ដ៏មានកិត្យានុភាពដូចជា Ookla និង Speedtest ដោយបញ្ជាក់បន្ថែមនូវជំហររបស់យើងជាអ្នកផ្តល់សេវាទូរគមនាគមន៍ឈានមុខគេក្នុងតំបន់ និងការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវសេវាកម្មដែលអាចទុកចិត្តបាន និងប្រកបដោយភាពច្នៃប្រឌិត ដល់អតិថិជនរបស់យើង។

ស្របតាមការប្តេជ្ញាចំពោះការទទួលខុសត្រូវផ្នែកបរិស្ថាន និងសង្គម ក្រុមហ៊ុន ខេម ជ្រីអេសអេម បានបោះផ្សាយមូលបត្របំណុលនិរន្តរភាពក្នុងឆ្នាំ ២០២៣។ យន្តការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាពនេះ នឹង ជម្រុញគំនិតផ្តួចផ្តើមពង្រីកបណ្តាញ ដែលអាចឱ្យយើងតភ្ជាប់ការបែងចែកឌីជីថល និងផ្តល់សិទ្ធិអំណាចដល់សហគមន៍ដែលមានការខ្វះខាតជាមួយនឹងសេវាកម្មទំនាក់ទំនងសំខាន់ៗ ដូច្នេះការជម្រុញនេះ រួមទាំងកំណើន និងការអភិវឌ្ឍ។ ព្រឹត្តិការណ៍សំខាន់ៗទាំងនេះបញ្ជាក់ ពីការយកចិត្តទុកដាក់របស់យើង ចំពោះឧត្តមភាព និងបេសកកម្មរបស់យើងក្នុងការបង្កើតតម្លៃយូរអង្វែង សម្រាប់អតិថិជន ដល់ដៃគូ និងសហគមន៍របស់យើង។ យើងខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលរបស់ក្រុមការងាររបស់យើងនៅក្រុមហ៊ុន ខេម ជ្រីអេសអេម ហើយទន្ទឹងនឹងបន្តភាពជោគជ័យនាពេលអនាគត។



ង. ស្ថានភាពទីផ្សារ ការវិភាគក្នុងវិស័យ៖

វិស័យទូរគមនាគមន៍របស់កម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលជម្រុញដោយ យុវជនវ័យក្មេង ការកើនឡើងនគរូបនីយកម្ម និងការកើនឡើងនៃចង់ដឹងសម្រាប់សេវាកម្មឌីជីថល។ ដោយមានចំនួនប្រជាជនយ៉ាងច្រើនដែលមានលទ្ធភាពប្រើប្រាស់ទូរស័ព្ទ ទំនើប ការប្រើប្រាស់អ៊ីនធឺណិតក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ។ ការបន្ត

ពង្រីកបណ្តាញ និងការពង្រឹងសមត្ថភាពពីប្រតិបត្តិករសំខាន់ៗទាំងអស់នៅទូទាំងប្រទេស គឺជាចំណុចសំខាន់នៃ គន្លងកំណើននេះ។

ជំហរនៃការប្រកួតប្រជែង៖

- ក្រុមហ៊ុន ខេម ជ្រីអេសអេម បានរក្សាជំហរ ដែលមានចំណែកទីផ្សារប្រហែល ១៨% ក្នុងឆ្នាំ២០២៣។
- ទាក់ទងនឹងបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុន ខេម ជ្រីអេសអេម បានបន្តពង្រីកបណ្តាញគ្របដណ្តប់ និង សមត្ថភាពរបស់យើងទៅកាន់ទីតាំងផ្សេងៗទូទាំងប្រទេស រួមទាំងទីតាំងសំខាន់ៗមួយចំនួនដូចជា បុរី និងតំបន់ អភិវឌ្ឍន៍ថ្មីផ្សេងទៀតដែលមានចំនួនប្រជាជនច្រើន។
- ជាថ្មីម្តងទៀត ក្រុមហ៊ុន ខេម ជ្រីអេសអេម បានទទួលពានរង្វាន់ពី OpenSignal និង Ookla ជាបណ្តាញទូរស័ព្ទ ចល័តលឿនបំផុតសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣។ ជ័យលាភីនេះបញ្ជាក់ពី ក្រុមហ៊ុនបានបន្តការយកចិត្តទុក ដាក់ក្នុងការផ្តល់ជូននូវបទពិសោធន៍ទូរស័ព្ទ មានលឿនបំផុត និងគួរឱ្យទុកចិត្តបំផុតនៅក្នុងព្រះរាជាណាចក្រ កម្ពុជា។

បទបញ្ញត្តិ៖

នៅពាក់កណ្តាលឆ្នាំ ២០២៣ ក្រោមការណែនាំរបស់និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) តម្លៃ និងការផ្តល់ជូន ផលិតផលទាំងអស់ ត្រូវបានធ្វើឱ្យមានស្តង់ដារ និងមានភាពស្មើគ្នា។

ការបែងចែកទីផ្សារ៖

ក្នុងនាមជាអ្នកកាន់តំណែងយូរអង្វែងលើទីផ្សារ ក្រុមហ៊ុន ខេម ជ្រីអេសអេម កាន់កាប់ចំណែកដ៏ធំ នៃប្រាក់ចំណូលជា មធ្យមក្នុងមួយអ្នកប្រើប្រាស់ (ARPU) - រួមទាំងអ្នកប្រើប្រាស់ទូរស័ព្ទ ដៃដំបូង - អ្នកជំនួញ មន្ត្រីជាន់ខ្ពស់ ស្ថានទូតជា ដើម។ ជាលទ្ធផល ម៉ាក ក្រុមហ៊ុន ខេម ជ្រីអេសអេម តែងតែត្រូវបានភ្ជាប់ជាមួយសេវាមានគុណភាពខ្ពស់។

ការបញ្ចប់ពីបច្ចេកវិទ្យា 3G ទៅជា 4G

នៅឆ្នាំ២០២៣ ក្រុមហ៊ុន ខេម ជ្រីអេសអេម បានចាប់ផ្តើមនូវគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រមួយ ដើម្បីកែលម្អវិសាលភាព 3G របស់យើងទៅជាបច្ចេកវិទ្យា 4G កាន់តែជឿនលឿន និងមានប្រសិទ្ធភាពជាងមុន ដែលជាជំហានដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ទិដ្ឋភាពទូរគមនាគមន៍របស់កម្ពុជា។ គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុង ការទាញយកភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ដើម្បីកែលម្អដំណើរការបណ្តាញ និងប្រសិទ្ធភាពប្រតិបត្តិការ។

ការស្តារឡើងវិញជាយុទ្ធសាស្ត្រសម្រាប់ការបង្កើនប្រសិទ្ធភាពបណ្តាញ

ការស្តារឡើងវិញ គឺមានគោលបំណងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានវិសាលភាពរបស់យើង បង្កើនសមត្ថ ភាពបណ្តាញ និងបទពិសោធន៍អ្នកប្រើប្រាស់យ៉ាងច្រើន។ ការផ្លាស់ប្តូរនេះមិនត្រឹមតែរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់ យើងសម្រាប់ការវិវត្តនៃបច្ចេកវិទ្យាធាតុអនាគតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាថា យើងនៅតែនាំមុខគេក្នុងការ ផ្តល់សេវាទូរគមនាគមន៍ដែលមានគុណភាពខ្ពស់ផងដែរ។

ប្រសិទ្ធភាពប្រតិបត្តិការ និងការបង្កើនប្រសិទ្ធភាពចំណាយ

ការផ្លាស់ប្តូរឆ្ពោះទៅរកបច្ចេកវិទ្យា 4G គឺត្រៀមខ្លួនដើម្បីផ្តល់នូវប្រសិទ្ធភាពប្រតិបត្តិការគួរឱ្យកត់សម្គាល់ រួមទាំងការកាត់បន្ថយសក្តានុពលនៅការចំណាយដើមទុន និងចំណាយប្រតិបត្តិការ។ តាមរយៈការបែងចែកធនធានរបស់យើងទៅកាន់បណ្តាញកម្រិតខ្ពស់ជាងនេះ យើងកំពុងបង្កើនប្រសិទ្ធភាពលើការចំណាយប្រតិបត្តិការរបស់យើង ដោយធានានូវការដាក់ឱ្យប្រើប្រាស់សេវាកម្មកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។

គុណភាពសេវាកម្មប្រសើរឡើងជាមួយ VoLTE

ការរួមបញ្ចូលបច្ចេកវិទ្យា Voice over LTE (VoLTE) គឺជាធាតុផ្សំដ៏សំខាន់នៃការបង្កើតឡើងវិញនូវវិសាលគមនេះដែលផ្តល់ជូនអ្នកប្រើប្រាស់បង្កើនគុណភាពការហៅទូរស័ព្ទ និងភាពជឿជាក់លើបណ្តាញ 4G។ ការរីកចម្រើននេះមិនត្រឹមតែបង្កើនបទពិសោធន៍ដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការប្រើបច្ចេកវិទ្យាទំនើបៗ ដើម្បីកែលម្អការផ្តល់សេវាកម្ម។

វិធីសាស្ត្រឆ្ពោះទៅមុខ

ដោយផ្ដោតលើនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា និងការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធ យើងកំពុងរៀបចំនូវដំហរសម្រាប់ការរីកលូតលាស់ដែលមានស្ថេរភាព និងលើកកម្ពស់ការផ្គត់ផ្គង់សេវា។ វិធីសាស្ត្រនេះមិនត្រឹមតែផ្តល់នូវអត្ថប្រយោជន៍ដល់អតិថិជនរបស់យើង តែក៏បានបង្ហាញពីការយកចិត្តទុកដាក់ដ៏មុតមាំរបស់យើង ក្នុងឧត្តមភាពនៃប្រតិបត្តិការ និងការរីកលូតលាស់ជាយុទ្ធសាស្ត្រ ការសម្របតាមការយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធចំពោះសក្តានុពលរយៈពេលវែង នៃស្ថានភាពឌីជីថលនានានៃព្រះរាជាណាចក្រកម្ពុជា។

ច. ស្ថានភាពប្រកួតប្រជែង

ក្រុមហ៊ុន ខេម ជ្វីអេសអេម ប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងរឹង នៅក្នុងទីផ្សារទូរគមនាគមន៍របស់កម្ពុជាពីប្រតិបត្តិករធំៗផ្សេងទៀត។ ប្រតិបត្តិករនីមួយៗខិតខំផ្តល់នូវបទពិសោធន៍អតិថិជនដ៏ល្អបំផុត ពិន្ទុអ្នកផ្សព្វផ្សាយសុទ្ធខ្ពស់ និងកម្រិតខ្ពស់នៃការពេញចិត្តរបស់អតិថិជនដើម្បីរក្សា និងទាក់ទាញអតិថិជន។

ក្រុមហ៊ុន ខេម ជ្វីអេសអេម បានប្តេជ្ញាចំពោះការពេញចិត្តរបស់អតិថិជន និងវិធីសាស្ត្រ “អតិថិជនដំបូង” ដោយសង្កត់ធ្ងន់លើគំនិតផ្តួចផ្តើមដែលផ្តល់សេវាកម្មផ្ទាល់ខ្លួន រួមជាមួយនឹងការគាំទ្រអតិថិជនដែលយកចិត្តទុកដាក់។ ក្នុងជំហានដ៏សំខាន់ឆ្ពោះទៅរកគោលដៅនេះ ក្រុមហ៊ុនបានវិនិយោគលើប្រព័ន្ធប្រតិបត្តិការ មជ្ឈមណ្ឌលទំនាក់ទំនងថាមវន្ត។ ប្រព័ន្ធទំនើបទាំងនេះត្រូវបានកែសម្រួល ដើម្បីបំពេញតម្រូវការអតិថិជនប្រកបដោយប្រសិទ្ធភាព ជម្រុញទំនាក់ទំនងគ្នានូវលើបណ្តាញជាច្រើន។ តាមរយៈការពង្រឹងផ្នែកទាំងនេះ ក្រុមហ៊ុន ខេម ជ្វីអេសអេម មិនត្រឹមតែមានគោលបំណងកែលម្អចំណុចប៉ះឌីជីថលរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកែលម្អការវាយតម្លៃ NPS របស់ខ្លួនជាលំដាប់ និងខិតខំឱ្យល្អបំផុតនៅក្នុងថ្នាក់។ នៅពេលដែលការកែលម្អទាំងនេះ បន្តដំណើរការលឿន ទំនាក់ទំនងរបស់ប៉ុស្តិ៍ omni ទៅកាន់មជ្ឈមណ្ឌលជំនួយបានកាត់បន្ថយចំនួន ២៣% ក្នុងអំឡុងពេល H2 ២០២៣ ជាមួយនឹងពាក្យបណ្តឹង

កាត់បន្ថយ ២%។ សក្តិកម្មចំពោះ ក្រុមហ៊ុន ខេម ជ័យអេសអេម បានបន្តសង្កត់ធ្ងន់ លើការកាត់បន្ថយការកកិត និងធ្វើអោយប្រសើរឡើងនូវទំនុកចិត្តលើសេវាកម្មរបស់យើង។

ក្រុមហ៊ុន ខេម ជ័យអេសអេម បាននឹងកំពុងផ្ដោតលើការផ្តល់សេវាអតិថិជនពិសេស បណ្តាញអនឡាញសម្រាប់ការគាំទ្រអតិថិជន ការកំណត់តម្លៃប្រកបដោយតម្លាភាព និងសេវាកម្មបន្ថែមតម្លៃ គម្រោងទូរសព្ទ កញ្ចប់ទិន្នន័យ និងកម្មវិធីកម្សាន្ត។ ក្រុមហ៊ុន ខេម ជ័យអេសអេម ក៏ជាជម្រើសរ៉ូម៉ង់អន្តរជាតិ សម្រាប់អតិថិជនដែលធ្វើដំណើរទៅក្រៅប្រទេសផងដែរ។

ដំណោះស្រាយរបស់សហគ្រាស៖

ក្រុមហ៊ុន ខេម ជ័យអេសអេម ផ្តល់នូវសេវាកម្ម និងផលិតផលជាច្រើនដែលតម្រូវតាម តម្រូវការជាក់លាក់នៃអាជីវកម្មដូចជា៖

១. គម្រោងទូរសព្ទ ចល័តសម្រាប់អាជីវកម្ម៖ ក្រុមហ៊ុន ខេម ជ័យអេសអេម ផ្តល់ជូននូវគម្រោងទូរសព្ទចល័តតាមតម្រូវការសម្រាប់អាជីវកម្ម ដោយផ្តល់ឱ្យអតិថិជន នូវសេវាកម្មសំឡេង ទិន្នន័យ និងសារដែលមានតម្លៃមួយយ៉ាងសក្តិសម ដើម្បីបំពេញតម្រូវការទំនាក់ទំនងរបស់ពួកគេ។
២. ទិន្នន័យ និងការតភ្ជាប់៖ ក្រុមហ៊ុនផ្តល់ឱ្យអាជីវកម្ម នូវដំណោះស្រាយទិន្នន័យ និងការតភ្ជាប់ដែលមានល្បឿនលឿន ដូចជាការចូលប្រើអ៊ីនធឺណិតមានលក្ខណៈពិសេស និងសេវាកម្មក្លោង ការផ្ទុកទិន្នន័យ Backup និងឧបករណ៍ដែលមានលទ្ធភាពប្រើប្រាស់ពីចម្ងាយសម្រាប់ការបញ្ជាក្នុងការប្រតិបត្តិរបស់អតិថិជន។
៣. ដំណោះស្រាយសម្រាប់សហគ្រាស៖ ក្រុមហ៊ុន ខេម ជ័យអេសអេម ផ្តល់ជូននូវឧបករណ៍អាជីវកម្ម ក្នុងចំណោមនោះមានដូចជា Fleet Management វេទិកាទំនាក់ទំនងបង្រួបបង្រួម កម្មវិធីសហការ និងដំណោះស្រាយសន្និសីទវីដេអូដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាព។
៤. ដំណោះស្រាយ IoT (Internet of Things)៖ ក្រុមហ៊ុនផ្តល់នូវដំណោះស្រាយ IoT សម្រាប់អាជីវកម្មដែលអនុញ្ញាតឱ្យពួកគេភ្ជាប់ និងគ្រប់គ្រងឧបករណ៍ ទាំងឧបករណ៍ចាប់សញ្ញា និងម៉ាស៊ីន ដើម្បីសម្រួលប្រតិបត្តិការ កែលម្អការសម្រេចចិត្ត និងជំរុញការច្នៃប្រឌិត។

ជារួម ដំណោះស្រាយសហគ្រាសដែលផ្តល់ដោយ ក្រុមហ៊ុន ខេម ជ័យអេសអេម ត្រូវបានរចនាឡើង ដើម្បីផ្តល់សិទ្ធិអំណាចដល់អាជីវកម្ម ជាមួយនឹងសេវាទូរគមនាគមន៍ដែលអាចទុកចិត្តបាន និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីគាំទ្រដល់ការរីកចម្រើន និងភាពជោគជ័យរបស់ពួកគេក្នុងយុគសម័យឌីជីថល។

៨. ផែនការអនាគត

១. យុទ្ធសាស្ត្រ និងផែនការឆ្នាំ ២០២៤

នៅឆ្នាំ ២០២៤ យើងនៅតែផ្ដោតលើការអនុវត្តផែនការយុទ្ធសាស្ត្រ ដែលបានរៀបរាប់នៅក្នុងសេចក្តីណែនាំនៃឆ្នាំ ២០២៣។ យុទ្ធសាស្ត្រនេះរួមបញ្ចូលទាំងការបង្កើនតម្លៃជីវិតរបស់អតិថិជន ការពង្រីកបណ្តាញគ្របដណ្តប់ជម្រុញ កំណើនតាមរយៈភាពជាដៃគូ និងការស្វែងរកផ្លូវសម្រាប់ស្រ្តីមចំណូលថ្មី។

២. ការបង្កើនតម្លៃពេញមួយជីវិតរបស់អតិថិជន

យើងប្តេជ្ញាក្នុងការជម្រុញឱ្យប្រាក់ចំណូលជាមធ្យមក្នុងមួយអ្នកប្រើប្រាស់ (ARPU) កាន់តែខ្ពស់ ដោយការផ្លាស់ប្តូរមូលដ្ឋានអតិថិជនរបស់យើង ទៅជាគម្រោងបង់ប្រាក់ជាមុន និងគម្រោងបង់ប្រាក់ប្រចាំខែដែលមានបន្ថែម រយៈពេលនៃកិច្ចសន្យា។ ការផ្លាស់ប្តូរនេះ នឹងពាក់ព័ន្ធនឹងការណែនាំផែនការជាកញ្ចប់ដែលរួមបញ្ចូល ការឧបត្ថម្ភធនលើអ៊ីនធឺណិត ថេរ ឬទូរស័ព្ទ ចល័ត ដោយទាក់ទាញអតិថិជនអំពីការបន្ថែមតម្លៃ។ លើសពីនេះ យើងមានគោលបំណងធ្វើឱ្យការផ្តល់ជូនរបស់យើងមានលក្ខណៈផ្ទាល់ខ្លួនតាមរយៈការគ្រប់គ្រងវដ្តជីវិតអតិថិជន (CLM) ការចាត់ចែងគម្រោង និងសេវាកម្មដោយផ្អែកលទ្ធភាពការប្រើប្រាស់របស់បុគ្គល។

៣. ការពង្រីកបណ្តាញគ្របដណ្តប់

យើងនៅតែមានការប្តេជ្ញាចិត្ត ក្នុងការជម្រុញលើកកម្ពស់បណ្តាញរបស់យើង ដែលបានផ្តួចផ្តើមនៅឆ្នាំ ២០២៣ ដែលរួមមានការពង្រីកការគ្របដណ្តប់របស់យើងដល់ ៥០០ គេហទំព័រ និងការបង្កើនសមត្ថភាព ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាព។ កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តនេះ មានគោលបំណងលើកកម្ពស់ស្តង់ដារបណ្តាញរបស់យើង ដូចដែលបានទទួលស្គាល់ដោយ Ookla និង Open Signal នូវការផ្តល់សេវាប្រសើរដល់ប្រជាជនកម្ពុជា។ យើងបានកំណត់តំបន់ជាក់លាក់សម្រាប់ការពង្រឹងបណ្តាញ និងប្តេជ្ញាក្នុងការប្រតិបត្តិយ៉ាងហ័សរបស់ពួកគេ។

៤. ការរីកចម្រើនតាមរយៈភាពជាដៃគូ

តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រ ក្រុមហ៊ុន ខេម ជីអេសអេម និង ក្រុមហ៊ុន អ៊ីហ្សីខេម បានណែនាំសេវាកម្មទ្វេភាគីក្នុងប្រទេសកម្ពុជា ដោយរួមបញ្ចូលគ្នានូវ សេវាអ៊ីនធឺណិតគ្មានដែនកំណត់ជាមួយនឹងការផ្តល់ជូនទូរស័ព្ទ។ លើសពីនេះ យើងមានគម្រោងវិនិយោគលើប្រព័ន្ធអេកូឡូស៊ីចម្រុះរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រប ដើម្បីបង្កើនផលប៉ុន្តែផលិតផលរបស់យើង។ កិច្ចសហការនេះ នឹងរួមបញ្ចូលផ្នែកសេវាកម្មហិរញ្ញវត្ថុ ការកម្សាន្ត ការដឹកជញ្ជូន និងផ្នែកបដិសណ្ឋារកិច្ច ដោយហេតុនេះធ្វើឱ្យចក្ខុវិស័យរបស់យើង ក្លាយជាអ្នកផ្តល់សេវារៀបរស់នៅឌីជីថលដ៏ទូលំទូលាយសម្រាប់អ្នកប្រើប្រាស់។

៥. ខ្សែស្រ្តីមចំណូលថ្មី

ការពង្រីកចូលទៅក្នុងការរកប្រាក់តាមទិន្នន័យ ការផ្លាស់ប្តូរឆ្ពោះទៅរកយន្តការអតិថិជន ៣៦០ និងការប្រើប្រាស់បច្ចេកវិទ្យា Big Data Analytics, AI និង ML គឺមានសារៈសំខាន់ក្នុងការបង្កើនបទពិសោធន៍របស់អតិថិជន តាមរយៈសេវាកម្មដែលបានកំណត់ និងកំណត់គោលដៅ។

ជាមួយផ្នែកសហគ្រាស ដែលកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ យើងមានគោលបំណងពង្រីកលើសពីសេវាកម្ម តភ្ជាប់បែបប្រពៃណី។ ការកំណត់របស់យើងនឹងផ្ដោតលើការ ផ្តល់នូវដំណោះស្រាយជាច្រើនរួមទាំងដំណោះស្រាយ IoT, សន្តិសុខសាយប័រ, Cloud-Based និងដំណោះស្រាយឧស្សាហកម្ម ៤.០ ដែលបម្រើជាកាតាលីករ សម្រាប់កំណើននាពេលអនាគត។

ជ. កត្តាហានិភ័យ

១. អ្នកវិភាគ

ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ខេម ជ្រីអេសអេម ងាយនឹងរងហានិភ័យហិរញ្ញវត្ថុ ដែលជះឥទ្ធិពលដោយ លក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ច ដែលរួមមានថ្នាក់សកល និងថ្នាក់ជាតិ ដែល បញ្ហាកូមិសាស្ត្រនយោបាយ សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ជះឥទ្ធិពលដល់សេដ្ឋកិច្ច នឹងការកើនឡើងនៃអតិផរណា និងអត្រាការប្រាក់ដែលប៉ះពាល់ដល់ ការវិនិយោគពីបរទេស និងការធ្លាក់ចុះ នៃតម្លៃការទីផ្សារអន្តរជាតិ។ កត្តាហានិភ័យ ដែលពាក់ព័ន្ធនឹងអាជីវកម្ម របស់ ក្រុមហ៊ុន ខេមជ្រីអេសអេម មានដូចខាងក្រោម៖

១.១ ហានិភ័យនៃលំហូរសាច់ប្រាក់ និងអត្រាការប្រាក់

ហានិភ័យនៃអត្រាការប្រាក់របស់ ក្រុមហ៊ុន ខេម ជ្រីអេសអេម កើតចេញពីការខ្ចីប្រាក់។ ប្រាក់កម្ចី ដែល បានចេញក្នុងអត្រាអចេរជាកត្តាដែលបណ្តាលឱ្យក្រុមហ៊ុនជួបហានិភ័យនៃលំហូរសាច់ប្រាក់។

១.២ ហានិភ័យរូបិយប័ណ្ណបរទេស

ក្រុមហ៊ុន ខេម ជ្រីអេសអេម មិនត្រូវបានប៉ះពាល់ទៅនឹងហានិភ័យរូបិយប័ណ្ណបរទេសទេ ដោយសារ មានតែផ្នែកប្រតិបត្តិការពាណិជ្ជកម្មនាពេលអនាគតដែលមិនសំខាន់ និងទ្រព្យសម្បត្តិ និងបំណុល ដែលត្រូវបានទទួលស្គាល់តែប៉ុណ្ណោះ ដែលប្រើប្រាស់រូបិយប័ណ្ណផ្សេងក្រៅពីដុល្លារអាមេរិក ជារូបិយ ប័ណ្ណគោល។

១.៣ ហានិភ័យឥណទាន

ហានិភ័យឥណទានកើតឡើងពីសាច់ប្រាក់ និងសាច់ប្រាក់សមមូល ពាណិជ្ជកម្ម និងបំណុលផ្សេង ទៀត ទទួលពីភាគីពាក់ព័ន្ធនិងប្រាក់កម្ចី ទៅភាគីពាក់ព័ន្ធ។

១.៤ ហានិភ័យសាច់ប្រាក់

ហានិភ័យសាច់ប្រាក់ត្រូវបានកំណត់ថាជាហានិភ័យ ដែលជួបប្រទះក្នុងការបំពេញកាតព្វកិច្ចដែល ទាក់ទងនឹងបំណុលហិរញ្ញវត្ថុ។ ក្រុមហ៊ុនវាយតម្លៃសមត្ថភាព ក្នុងការបំពេញកាតព្វកិច្ចនៅលើមូល ដ្ឋានដែលកំពុងដំណើរការដោយប្រើប្រាស់ផែនការសាច់ប្រាក់ដែលកើតឡើងដដែលៗ។ ផែនការនេះ គិតលើលំហូរសាច់ប្រាក់សុទ្ធ ដែលកើតចេញពីប្រតិបត្តិការរបស់ខ្លួន និងតម្លៃការសាច់ប្រាក់នាពេល

អនាគតសម្រាប់ការខ្ចីប្រាក់ និងការបង់ការប្រាក់ និងការចំណាយដើមទុនដែលត្រូវការដើម្បីរក្សា និង អភិវឌ្ឍន៍អាជីវកម្ម។

២. ទស្សនៈអ្នកគ្រប់គ្រង និងវិធានការទប់ស្កាត់

ក្រុមហ៊ុន ខេម ជ្រីអេសអេម ជឿជាក់លើសមត្ថភាពរបស់ខ្លួន ក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងកាត់ បន្ថយកត្តាហានិភ័យ ដែលបានរកឃើញដើម្បីបន្ថយផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមានលើប្រតិបត្តិការ របស់ក្រុមហ៊ុន។

២.១ លំហូរសាច់ប្រាក់ និងវិធានការគ្រប់គ្រងហានិភ័យអត្រាការប្រាក់

ក្រុមហ៊ុនតែងតែធ្វើការពិនិត្យ លើហានិភ័យអត្រាការប្រាក់ដោយគិតគូរពីតម្លៃប្រតិបត្តិការ ក្នុងអំឡុង ពេលចរចាប្រាក់កម្ចី។ ការវាយតម្លៃជាបន្តនៃហានិភ័យអត្រាការប្រាក់ ត្រូវបានធ្វើឡើង ដោយក្រុមហ៊ុន បានរៀបចំយុទ្ធសាស្ត្រកាត់បន្ថយហានិភ័យបែបនេះ ដោយប្រើប្រាស់ការព្យាករណ៍លំហូរសាច់ប្រាក់ របស់ខ្លួន ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលទីផ្សារ។ លើសពីនេះ ការបង់ប្រាក់ជាមុនដោយស្ម័គ្រចិត្ត ត្រូវបានធ្វើឡើងលើប្រាក់កម្ចីជាក់លាក់ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងអត្រាការប្រាក់ ជាបន្តបន្ទាប់។ វិធីសាស្ត្រដ៏សកម្មនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការគ្រប់គ្រងអត្រាការ ប្រាក់ និងជួយក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ។

២.២ វិធានការគ្រប់គ្រងហានិភ័យរូបិយប័ណ្ណបរទេស

នៅដំណាក់កាលនេះ អ្នកគ្រប់គ្រងមិនទាន់បានបង្កើតគោលការណ៍ជាក់លាក់ណាមួយ ដើម្បីគ្រប់គ្រង ហានិភ័យរូបិយប័ណ្ណបរទេសធៀបនឹងរូបិយប័ណ្ណគោល ជាបឋមរូបិយប័ណ្ណដុល្លារអាមេរិក ដោយសារ ក្រុមហ៊ុននេះធ្វើប្រតិបត្តិការភាគច្រើនជាដុល្លារអាមេរិក។

២.៣ វិធានការគ្រប់គ្រងហានិភ័យឥណទាន

គណនីបំណុល ដែលទទួលបានពីការផ្តល់សេវាទូរគមនាគមន៍ដល់អតិថិជន រាប់ចាប់ពីអាជីវកម្ម និង បុគ្គលរហូតដល់ក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុក។ អាស្រ័យហេតុនេះ ការប្រមូលផ្តុំហានិភ័យ ឥណទាន ដែលទាក់ទងនឹងការទទួលទាំងនេះត្រូវបានចាត់ទុកថាមានកម្រិត។

បំណុល និង ប្រាក់កម្ចី ដែលបានពង្រីកទៅភាគីពាក់ព័ន្ធត្រូវបានយល់ឃើញថា មានហានិភ័យទាប ដោយសារតែការផ្សារភ្ជាប់របស់ពួកគេ ជាមួយក្រុមហ៊ុនក្រោមកម្មសិទ្ធិរបស់ ភាគហ៊ុនិក។ អ្នក គ្រប់គ្រងមានទស្សនៈថា បំណុលដែលទទួលបានពីភាគីពាក់ព័ន្ធអាចនឹងមានសក្តានុពលក្នុងការ ទូទាត់ជាមួយនឹងគណនីដែលត្រូវសងទៅភាគីពាក់ព័ន្ធ ដូចនេះការធ្វើបែបនេះ នឹងអាចកាត់បន្ថយ ហានិភ័យបន្ថែមទៀត។

២.៤ វិធានការគ្រប់គ្រងហានិភ័យសាច់ប្រាក់

ក្រុមហ៊ុនគ្រប់គ្រងសាច់ប្រាក់ ដោយប្រើប្រាស់ប្រាក់កម្ចីធនាគារជាឧបករណ៍ចម្បង។ អ្នកគ្រប់គ្រងជឿជាក់ថា មានសាច់ប្រាក់គ្រប់គ្រាន់នៅក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការសាច់ប្រាក់ ដែលកំពុងដំណើរការ។ លើសពីនេះ ក្រុមហ៊ុនរក្សាជម្រើសក្នុងការរៀបចំការផ្តល់មូលនិធិនៅក្រៅប្រទេស ដោយផ្តល់នូវភាពបត់បែនបន្ថែម ក្នុងការគ្រប់គ្រងតម្រូវការសាច់ប្រាក់។

ផ្នែកទី ២ – ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក. លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក

ក្រុមហ៊ុន ខេម ជ័យអេសអេម បានពង្រឹងភាពលេចធ្លោរបស់ខ្លួន នៅក្នុងទិដ្ឋភាពបណ្តាញទូរស័ព្ទ ចល័តនៅកម្ពុជា និងទទួលបានចំណងជើងនៃបណ្តាញទូរស័ព្ទចល័តលឿនបំផុតនៅឆ្នាំ ២០២៣។ ពានរង្វាន់នេះពី Speedtest Global Index (<https://www.speedtest.net/global-index/cambodia?mobile#market-analysis>)។

ការធ្វើតេស្តល្បឿន Speedtest បានរាយការណ៍ថាក្រុមហ៊ុន ខេម ជ័យអេសអេម ផ្តល់ល្បឿនទាញយកជាមធ្យមលឿនបំផុតពេញមួយឆ្នាំ ដូចបង្ហាញក្នុងរបាយការណ៍ខាងក្រោម។

របាយការណ៍ល្បឿនទាញយកគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣

Fastest Providers - Download

Speedtest Intelligence® reveals that among **top mobile operators** in Cambodia in Q1 2023, Cellcard delivered the fastest median download speed at 32.05 Mbps.



របាយការណ៍ល្បឿនទាញយកគិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៣

Fastest Providers - Download

Speedtest Intelligence® reveals that among **top mobile operators** in Cambodia in Q2 2023, Cellcard delivered the fastest median download speed at 31.60 Mbps.



របាយការណ៍ល្បឿនទាញយកគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣

Fastest Providers - Download

Speedtest Intelligence® reveals that among **top mobile operators** in Cambodia in Q3 2023, Cellcard delivered the fastest median download speed at 31.76 Mbps.



របាយការណ៍ល្បឿនទាញយកគិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣

Fastest Providers - Download

Speedtest Intelligence® reveals that among **top mobile operators** in Cambodia in Q4 2023, Cellcard delivered the fastest median download speed at 33.74 Mbps.

Provider	Median Download Speed Mbps
Cellcard	33.74

ស្របតាមការចេញផ្សាយវិទ្យុថ្មី បណ្តាញភ្ជាប់ឧបករណ៍ម៉ែត្រូ វ៉ែមួយចំនួន ក៏ត្រូវបានដំឡើងទៅសមត្ថភាពធំជាងមុន ឬផ្លាស់ប្តូរទៅជាដំណោះស្រាយខ្សែកាប៊ីដាតិក្នុងទីក្រុងធំៗ ដើម្បីបំពេញតម្រូវការសមត្ថភាពកាន់តែធំៗ ចម្ងាយ សរុបនៃការតភ្ជាប់ខ្សែកាប៊ីអុបទិកត្រូវបានកើនឡើង ១៨% បើប្រៀបធៀបទៅនឹងត្រីមាសទី៣ នៃឆ្នាំ២០២៣។

លើសពីនេះ ក្រុមហ៊ុន ខេម ជ័យអេសអេម ក៏បានពង្រីកបណ្តាញគ្របដណ្តប់ និងសមត្ថភាពរបស់ខ្លួន ទៅកាន់ទីតាំង ផ្សេងៗទូទាំងប្រទេស រួមទាំងទីតាំងសំខាន់ៗមួយចំនួនដូចជាបុរី និងតំបន់អភិវឌ្ឍន៍ថ្មីផ្សេងទៀត ដែលមានប្រជាជន ច្រើនដូចជា រាជធានីភ្នំពេញ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តសៀមរាប និងខេត្តកំពង់ចាម។ ក្រុមហ៊ុន ខេម ជ័យអេសអេម បានផ្តល់ចំនួន ៨៥% នៃចំនួនទីតាំងសរុប របស់ខ្លួន ដែលបានគ្រោងទុកក្នុងឆ្នាំ ២០២៣។

ក្រុមហ៊ុន ខេម ជ័យអេសអេម ក៏បានបញ្ចប់ការសន្សំថាមពល និងគំនិតផ្តួចផ្តើមបែតង ដោយធ្វើឱ្យមុខងារសន្សំថាមពល សកម្មនៅក្នុងបណ្តាញ និងបម្លែងទីតាំងក្រៅបណ្តាញទៅជាក្នុងបណ្តាញ។

- ការធ្វើឱ្យសកម្មនៃមុខងារសន្សំថាមពលនៅទូទាំងបណ្តាញ ដោយសម្រេចបាននូវការសន្សំថាមពលពី ៥% ទៅ ១០% នៃទូទាំងទីតាំងផ្សេងៗ។
- ការផ្លាស់ប្តូរទៅការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធទៅអគ្គិសនីកម្ពុជា (EDC) បានសម្រេចបាននូវចំនួន ៩៤.៧០% ដែលកើនឡើងពី ៨៤.៧៤% នៅដើមឆ្នាំ។
- ការកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនភ្លើងម៉ាស៊ូត (DG) ពី ១៥.២៦% ទៅ ៥.៣០% នៅទូទាំងទីតាំងបណ្តាញ។
- កាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ពី ៨.០៤% ទៅ ២.៧៥% នៅក្នុងបណ្តាញ។


ខ. រចនាសម្ព័ន្ធចំណូល

សូមមើលរចនាសម្ព័ន្ធសង្ខេបនៃចំណូលនៅក្នុងតារាងខាងក្រោម។ សូមមើលព័ត៌មានលម្អិត និងការបញ្ជាក់បន្ថែមនៅ ក្នុងផ្នែកទី ៤ នៃរបាយការណ៍នេះ។

ល.រ	ប្រភពចំណូល (លានរៀល)	២០២៣ បានធ្វើសវនកម្ម		២០២២ បានធ្វើសវនកម្ម		២០២១ បានធ្វើសវនកម្ម	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	ការផ្តល់សេវា ទូរគមនាគមន៍	៧២៥.៤១៥	៩៧%	៧៦២.៤៣៤	៩៨%	៦៧៨.៥៩៣	៩៨%
២	ចំណូលពីការភ្ជាប់ និងការទិញ	១៥.៣៩៩	២%	១១.៩៤៥	១%	៧.២៤៥	១%
៣	ប្រាក់ចំណូល ឧបករណ៍	-	០%	៣	០%	-	០%
៤	ប្រាក់ចំណូលជួល	៨៦៧	០%	-	០%	-	០%
៥	ចំណូលផ្សេងៗ	៥.៧៥០	១%	៧.២២៨	១%	៨.៦២០	១%
ចំណូលសរុប		៧៤៧.៤៣១	១០០%	៧៨១.៦១០	១០០%	៦៩៤.៤៥៨	១០០%

ផ្នែកទី ៣ – ព័ត៌មានអំពីអគ្គនាយកដ្ឋានស្រាវជ្រាវ

ក. រចនាសម្ព័ន្ធក្រុមហ៊ុន



លោក Laszlo Barta ជាលេខាធិការរបស់ក្រុមហ៊ុន ខេម ជ័យអេសអេម។

ខ. ក្រុមប្រឹក្សាភិបាល

ល.រ	ឈ្មោះអភិបាល	តំណែង	កាលបរិច្ឆេទ ក្លាយជាអភិបាល	កាលបរិច្ឆេទ បញ្ចប់អាណត្តិ
១.	អ្នកឧកញ៉ា គិត ម៉េង	ប្រធានក្រុមប្រឹក្សាភិបាល	០១-កុម្ភៈ-២០២៣	០១-កុម្ភៈ-២០២៦
២.	William Mark Hanna	អភិបាលមិនប្រតិបត្តិ	០១-កុម្ភៈ-២០២៣	០១-កុម្ភៈ-២០២៦
៣.	Paul Carey Clements	អភិបាលមិនប្រតិបត្តិ	០១-កុម្ភៈ-២០២៣	០១-មករា-២០២៦
៤.	Christopher Donald Tiffin	អភិបាលមិនប្រតិបត្តិ	០១-កុម្ភៈ-២០២៣	០១-មករា-២០២៦
៥.	ហិប សិកា	អភិបាលឯករាជ្យ	០១-កុម្ភៈ-២០២៣	១៥-មករា-២០២៦

គ. បុគ្គលិកជាន់ខ្ពស់

ល.រ	ឈ្មោះ	ភេទ	មុខតំណែង
១.	លោក Simon John Perkins	ប្រុស	អគ្គនាយកប្រតិបត្តិ
២.	លោកស្រី Lynnette Gan Siau Ling	ស្រី	នាយកផ្នែកហិរញ្ញវត្ថុ
៣.	លោក Johnny Wong Yon Siong	ប្រុស	នាយកផ្នែកពាណិជ្ជកម្ម
៤.	លោក Bighani Jr. Naval	ប្រុស	នាយកផ្នែកបច្ចេកវិទ្យា
៥.	បណ្ឌិត លឹម សុខសុផែ	ប្រុស	នាយកផ្នែកព័ត៌មានវិទ្យា

៦	លោក Yoshiyuki Matsuoka	ប្រុស	នាយកផ្នែកឌីជីថល
៧	លោក Laszlo Barta	ប្រុស	នាយកផ្នែកទំនាក់ទំនងសាជីវកម្ម
៨	លោក Andrew Mittel	ប្រុស	នាយកផ្នែកសេវាអតិថិជន
៩	លោកស្រី Marina Pykhteeva	ស្រី	នាយកផ្នែកធនធានមនុស្ស និងរដ្ឋបាល
១០	លោក ភូក រ៉ាដេត	ប្រុស	សវនករផ្ទៃក្នុង និងអ្នកគ្រប់គ្រងការធានា ប្រាក់ចំណូល និងការរៀបចំបន្ត

សម្គាល់៖ ព័ត៌មានលម្អិតពាក់ព័ន្ធអភិបាលកិច្ចសាជីវកម្មមានភ្ជាប់ជាឧបសម្ព័ន្ធ។

ផ្នែកទី ៤ – ព័ត៌មានអំពីការដេញដូរមូលបត្រ និងភាគហ៊ុនិករបស់បុគ្គលចុះបញ្ជីលក់មូលបត្រ

ក. ព័ត៌មានស្តីពីមូលបត្រ

១. ព័ត៌មានអំពីមូលបត្រកម្មសិទ្ធិ

ឈ្មោះមូលបត្រកម្មសិទ្ធិ	៖	ខេម ដ្ឋីអេសអេម ម.ក
និមិត្តសញ្ញាមូលបត្រកម្មសិទ្ធិ	៖	CGSM
ចំណាត់ថ្នាក់នៃមូលបត្រកម្មសិទ្ធិ	៖	ភាគហ៊ុន ប្រភេទ “ក”
តម្លៃបារីកក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ	៖	៣០០ រៀល ឬ ០,០៧៥ ដុល្លារអាមេរិក
ថ្លៃលក់ក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (IPO Price)	៖	២.២៧០ រៀល
បរិមាណមូលបត្រកម្មសិទ្ធិសរុបទាំងអស់ដែលកំពុងធ្វើចរាចរលើទីផ្សារ	៖	១.៩៥៩.២៧១.២០៦
មូលធនបន្ថែមកម្មទីផ្សារ	៖	៥.១៥២.៨៨៣.២៧១.៧៨០ រៀល
ឈ្មោះទីផ្សារមូលបត្រប្រតិបត្តិ	៖	ផ្សារមូលបត្រកម្ពុជា
កាលបរិច្ឆេទនៃការចុះបញ្ជីលក់មូលបត្រ	៖	ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣

២. ព័ត៌មានអំពីមូលបត្របំណុល

ព័ត៌មាន	បរិយាយ
ប្រភេទមូលបត្របំណុល	សញ្ញាបណ្ណនិរន្តរភាព
និមិត្តសញ្ញាមូលបត្របំណុល	CGSM33A
កាលបរិច្ឆេទនៃការបោះផ្សាយ	ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣
តម្លៃសរុបនៃមូលបត្របំណុល	៨២៥.០០០
តម្លៃសរុបនៃមូលបត្របំណុលដែលកំពុងចរាចរ	៨២៥.០០០
ឥណប្រតិទាន	ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣

ការវិភាគទូទាត់គូប៉ុង	ថ្ងៃទី១៥ ខែឧសភា និងថ្ងៃទី១៥ ខែវិច្ឆិកា
អត្រាគូប៉ុង (%)	អត្រា SOFR បូក ៣% ឬ ៥,៥% ក្នុងមួយឆ្នាំ (យកមួយណាដែលខ្ពស់ជាង)
តម្លៃសរុបនៃការទូទាត់គូប៉ុង	គ្មាន
ចំណាត់ថ្នាក់លទ្ធភាពសង (ប្រសិនបើមាន)	KhAAA

ខ. ថ្លៃ និងបរិមាណជួញដូរមូលបត្រ

មូលបត្រ		មិថុនា ២០២៣	កក្កដា ២០២៣	សីហា ២០២៣	កញ្ញា ២០២៣	តុលា ២០២៣	វិច្ឆិកា ២០២៣	ធ្នូ ២០២៣
ថ្លៃជួញដូរ (គិតជា រៀល)	អតិបរមា	២.៤០០	៣.៦៣០	២.៨៨០	២.៦២០	២.៤៥០	២.៣៩០	២.៦៧០
	មធ្យម	២.៣៤៨	២.៩០៧	២.៧៧៧	២.៤៩២	២.៣៩៧	២.៣៥២	២.៥៥៧
	អប្បបរមា	២.៣០០	២.៤១០	២.៦៣០	២.៤០០	២.៣០០	២.៣២០	២.៤៣០
បរិមាណ ជួញដូរ (គិតជា ហ៊ុន)	អតិបរមា	៤៨១.៥៦០	៤៨២.០១៩	១១០.០១៤	៧៤.៦៩៧	២៨.៦៦១	១៤.៤៨០	៥៨.២១៨
	មធ្យម	២២៩.៤៦០	១៥៦.១៨៥	៣៣.៩៩៤	១៩.៥៩០	១០.៨៧១	៨.៥១០	២១.៣៦១
	អប្បបរមា	៤៨.៥៦៤	១៥.៤៥៩	៣.៥៩២	២.២៦៩	១.៤៤១	២.០៣៥	៤.៥៥៣

គ. ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន (ចាប់ពី ៣០% ឡើងទៅ)

ល.រ	ឈ្មោះ	សញ្ជាតិ	ចំនួនមូលបត្រ	ភាគរយ
១.	រ៉ូយ៉ាល់ មីលីឌម	ខ្មែរ	១.៩៣០.៥០០.០០០	៩៨,៥៣%
សរុប			១.៩៣០.៥០០.០០០	៩៨,៥៣%

ឃ. ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន (ចាប់ពី ៥% តិចជាង ៣០%)

គ្មាន។

ង. ព័ត៌មានអំពីការបែងចែកភាគលាភក្នុងរយៈពេល ៣ (បី) ឆ្នាំចុងក្រោយ (ករណីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ)

ព័ត៌មាននាមម្ចាស់អំពីការបែងចែកភាគលាភ	២០២១	២០២២	២០២៣	ចំណាំ
ចំណេញសុទ្ធ	១១៦.៥២៦.០០ ០.០០០ រៀល	១៧៣.០៩៧.០០០ .០០០ រៀល	៣២៥.៥២៨.០០០.០០០ រៀល	
ភាគលាភជាសាច់ប្រាក់សរុប	គ្មាន	គ្មាន	៧៣៦.៥៩៧.៣១៦ រៀល	
ភាគលាភជាមូលបត្រកម្មសិទ្ធិសរុប	គ្មាន	គ្មាន	គ្មាន	
ភាគលាភផ្សេងទៀត	គ្មាន	គ្មាន	គ្មាន	
អនុបាតនៃការបែងចែកភាគលាភ (%)	គ្មាន	គ្មាន	០,២៣%	ប្រាក់ចំណេញសុទ្ធ/ ភាគលាភសាច់ប្រាក់សរុប
ទិន្នផលភាគលាភ (%)	គ្មាន	គ្មាន	- ត្រីមាសទី៣៖ ១,៥៤% - ត្រីមាសទី៤៖ ១,៥៤%	
ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ	គ្មាន	គ្មាន	- ត្រីមាសទី៣៖ ៣៩,៧២៥ រៀល - ត្រីមាសទី៤៖ ៣៩,៧២៥ រៀល	

ផ្នែកទី ៥ – របាយការណ៍សវនកម្មរបស់សវនករផ្ទៃក្នុងលើការត្រួតពិនិត្យផ្ទៃក្នុង

យោងតាមផែនការសវនកម្មប្រចាំឆ្នាំសម្រាប់ឆ្នាំ២០២៣ ក្រុមការងារសវនកម្មផ្ទៃក្នុង បានធ្វើការត្រួតពិនិត្យអនុសាសន៍ សវនកម្មចាស់ និងសវនកម្មលើប្រតិបត្តិការអាជីវកម្មមួយចំនួន ដូចមានចែងក្នុងផែនការសវនកម្មឆ្នាំ ២០២៣។

ក. អនុសាសន៍សវនកម្មឆ្នាំចាស់

នៅពេលធ្វើការពិនិត្យឡើងវិញនូវអនុសាសន៍សវនកម្មឆ្នាំចាស់ អនុសាសន៍ទាំងអស់ដែលបានកំណត់ក្នុងឆ្នាំ ២០២២ ត្រូវបានអនុវត្តយ៉ាងពេញលេញ។

ខ. សកម្មភាពសវនកម្មសម្រាប់ឆ្នាំ ២០២៣

ផែនការសវនកម្មប្រចាំឆ្នាំ ២០២៣ ត្រូវបានរៀបចំ និងអនុម័តដោយយោងតាមការវាយតម្លៃហានិភ័យ និងអាទិភាពដើម្បីធ្វើសវនកម្មក្នុងប្រតិបត្តិការអាជីវកម្មជាច្រើន។ គោលបំណង វិសាលភាព និងនីតិវិធីសវនកម្ម ត្រូវបានបង្កើតឡើងយ៉ាងទូលំទូលាយ ដើម្បីវាយតម្លៃ និងបញ្ជាក់លើការត្រួតពិនិត្យនៃប្រតិបត្តិការអាជីវកម្ម ដែលបានជ្រើសរើសដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពនៃការគ្រប់គ្រង និងប្រតិបត្តិការផ្ទៃក្នុង។ សវនកម្មសម្រាប់ឆ្នាំ ២០២៣ នឹងមានផ្ដោតទៅលើការក្លែងបន្លំ និងការធានាប្រាក់ចំណូល ការគ្រប់គ្រងសារពើភ័ណ្ឌ ការគ្រប់គ្រងរយៈពេលនៃការប្រើប្រាស់របស់អតិថិជន ការគ្រប់គ្រងការទូទាត់ប្រាក់កម្រៃជើងសារ សុពលភាពទិន្នន័យ ការគ្រប់គ្រងសមតុល្យគណនីអ្នកលក់បន្ត ការគ្រប់គ្រងលេខពិសេស ការត្រួតពិនិត្យហានិភ័យប្រតិបត្តិការ និងការត្រួតពិនិត្យផ្សេងទៀតសម្រាប់ប្រតិបត្តិការអាជីវកម្មសំខាន់ៗ។

ជាលទ្ធផលនៃការអនុវត្តការងារ ការរកឃើញសវនកម្មជាច្រើនត្រូវបានកំណត់ និងរាយការណ៍ភ្លាមៗទៅភាគីដែលទទួលខុសត្រូវសម្រាប់សកម្មភាពកែតម្រូវ។ សវនករបានទទួលយកអនុសាសន៍ ហើយនឹងចាត់វិធានការកែតម្រូវទៅតាមពេលវេលាពឹងទុក ដូចមានចែងក្នុងផែនការសកម្មភាព។

សវនកម្មផ្ទៃក្នុងនឹងតាមដានលើអនុសាសន៍ សម្រាប់កាលវិភាគសវនកម្មបន្ទាប់ដូចដែលបានកំណត់ក្នុងផែនការប្រចាំឆ្នាំ ២០២៤។

គ. ការសន្និដ្ឋាន

ផ្អែកលើលទ្ធផលនៃការត្រួតពិនិត្យរបស់យើង ការត្រួតពិនិត្យការគ្រប់គ្រងផ្ទៃក្នុង និងប្រតិបត្តិការសម្រាប់ឆ្នាំ ២០២៣ ជាទូទៅគឺមានភាពល្អប្រសើរ បញ្ហាដែលបានកំណត់ទាំងអស់ត្រូវបានរាយការណ៍ភ្លាមៗ ទៅកាន់ផ្នែកជំនាញសម្រាប់ការកែតម្រូវភ្លាមៗទាន់ពេលវេលា។

បានអាន និងឯកភាព
ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤
ហត្ថលេខា



លោកស្រី ហ៊ឹម សិកា

ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤
ហត្ថលេខា



លោក គួក រ៉ាដេត

ផ្នែកទី ៦ – របាយការណ៍ហិរញ្ញវត្ថុដែលធ្វើសវនកម្មដោយសវនករឯករាជ្យ

របាយការណ៍ហិរញ្ញវត្ថុដែលធ្វើសវនកម្មដោយសវនករឯករាជ្យ នឹងត្រូវដាក់ភ្ជាប់ជាមួយរបាយការណ៍នេះ។

ផ្នែកទី ៧ – ព័ត៌មានអំពីប្រតិបត្តិការជាមួយភាគីជាប់ពាក់ព័ន្ធ និងទំនាស់ផលប្រយោជន៍

ព័ត៌មានប្រតិបត្តិការសំខាន់ៗ ជាមួយភាគីជាប់ពាក់ព័ន្ធនៅក្នុងរយៈពេល ២ (ពីរ) ឆ្នាំចុងក្រោយត្រូវបានរៀបរាប់ដូចខាងក្រោម៖

- ក. ប្រតិបត្តិការសំខាន់ៗជាមួយភាគីហ៊ុននិកដែលមានភាគហ៊ុនចាប់ពី ៥ (ប្រាំ) ភាគរយ ឡើងទៅ នៃមូលបត្រកម្មសិទ្ធិកំពុងធ្វើចរាចរលើទីផ្សារ
គ្មាន
- ខ. ប្រតិបត្តិការសំខាន់ៗជាមួយអភិបាល និងបុគ្គលិកជាន់ខ្ពស់
សូមពិនិត្យមើលចំណាំលេខ ២៦ នៃ "ប្រតិបត្តិការភាគីពាក់ព័ន្ធ" នៅក្នុងផ្នែកទី ៦ - របាយការណ៍ហិរញ្ញវត្ថុ ដែលត្រូវបានត្រួតពិនិត្យដោយសវនករខាងក្រៅ។
- គ. ប្រតិបត្តិការជាមួយអភិបាល និងភាគហ៊ុននិកពាក់ព័ន្ធនឹងការទិញ-លក់ទ្រព្យសកម្ម និងសេវាកម្ម
សូមពិនិត្យមើលចំណាំលេខ ២៦ នៃ "ប្រតិបត្តិការភាគីពាក់ព័ន្ធ" នៅក្នុងផ្នែកទី ៦ - របាយការណ៍ហិរញ្ញវត្ថុ ដែលត្រូវបានត្រួតពិនិត្យដោយសវនករខាងក្រៅ។
- ឃ. ប្រតិបត្តិការសំខាន់ៗជាមួយសមាជិកគ្រួសារផ្ទាល់របស់អភិបាល បុគ្គលិកជាន់ខ្ពស់ និងភាគហ៊ុននិកដែលមានភាគហ៊ុនចាប់ពី ៥ (ប្រាំ) ភាគរយឡើងទៅ
គ្មាន
- ង. ប្រតិបត្តិការសំខាន់ៗជាមួយបុគ្គល ដែលមានទំនាក់ទំនងជាមួយអភិបាលរបស់បុគ្គលចុះបញ្ជីលក់មូលបត្រក្រុមហ៊ុន បុត្រសម្ព័ន្ធ ឬក្រុមហ៊ុនហូលឌីងរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ ដែលទំនាក់ទំនងរបស់បុគ្គលទាំងនោះកើតមាននៅក្នុងប្រតិបត្តិការ ឬការចាត់ចែងណាមួយដែលបានធ្វើឡើងដោយបុគ្គលចុះបញ្ជីលក់មូលបត្រ
សូមពិនិត្យមើលចំណាំលេខ ២៦ នៃ "ប្រតិបត្តិការភាគីពាក់ព័ន្ធ" នៅក្នុងផ្នែកទី ៦ - របាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានត្រួតពិនិត្យដោយសវនករខាងក្រៅ។
- ច. ប្រតិបត្តិការសំខាន់ៗ ជាមួយបុគ្គលធ្លាប់ជាអភិបាល ឬបុគ្គលជាប់ពាក់ព័ន្ធជាមួយបុគ្គលធ្លាប់ជាអភិបាល
គ្មាន
- ឆ. ប្រតិបត្តិការសំខាន់ៗ ជាមួយអភិបាលដែលកាន់មុខតំណែងណាមួយនៅក្នុងសមាគម ឬអង្គភាពមិនស្វែងរកប្រាក់ចំណេញ ឬនៅក្នុងក្រុមហ៊ុនណាមួយផ្សេងទៀតក្រៅពីបុគ្គលចុះបញ្ជីលក់មូលបត្រ
គ្មាន
- ជ. ប្រតិបត្តិការសំខាន់ៗ ជាមួយអភិបាលដែលទទួលប្រយោជន៍ពីបុគ្គលចុះបញ្ជីលក់មូលបត្រទោះជាមានហិរញ្ញវត្ថុ ឬមិនមែនជាហិរញ្ញវត្ថុ
គ្មាន

ផ្នែកទី ៨ – ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

ការពិភាក្សា និងការវិភាគខាងក្រោមនេះ ផ្ដោតលើលទ្ធផលនៃប្រតិបត្តិការ និងហិរញ្ញវត្ថុដោយផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុបូកសរុបដែលបានធ្វើសវនកម្ម សម្រាប់ការិយបរិច្ឆេទគិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានត្រួតពិនិត្យដោយសវនករឯករាជ្យ។ របាយការណ៍ហិរញ្ញវត្ថុបូកសរុបដែលបានធ្វើសវនកម្ម ត្រូវបានរៀបចំឡើងតាមស្តង់ដាររបាយការណ៍ “CIFRS” ។ មានតែសមាសធាតុសំខាន់ៗ នៃរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន និងកត្តាសំខាន់ៗដែលបានជះឥទ្ធិពលទៅលើប្រាក់ចំណេញរបស់ក្រុមហ៊ុន ខេម ជ័យអេសអេម តែប៉ុណ្ណោះ ដែលបានយកមកពិភាក្សា។

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

១. ការវិភាគចំណូល

ចំណូលចម្បងទាំងប្រាំរបស់ក្រុមហ៊ុន ខេម ជ័យអេសអេម គឺបានមកពីការផ្តល់សេវាទូរគមនាគមន៍ ការតភ្ជាប់ និងទិញ សេវាចំណូលបានពីឧបករណ៍ និងចំណូលផ្សេងៗ ។

- i. ចំណូលពីការផ្តល់សេវាទូរគមនាគមន៍៖ គឺបានពីកម្រៃប្រើប្រាស់សេវាទូរស័ព្ទ កម្រៃភ្ជាប់សេវាទំនាក់ទំនង កម្រៃភ្ជាប់សេវាទូរស័ព្ទក្រៅប្រទេស និងសេវាទូរគមនាគមន៍ផ្សេងៗ ដូចជាសេវាទិន្នន័យ សេវាបញ្ជូនសារខ្លីៗ និងសេវាបន្ថែមផ្សេងៗ។
- ii. ចំណូលពីការភ្ជាប់ និងការទិញសេវា៖ គឺមានកម្រៃទិញសេវា ការតភ្ជាប់ និងថិរវេលាប្រើប្រាស់ដែលបានផ្ទុកជាមុន។
- iii. ចំណូលបានពីឧបករណ៍៖ រួមមានការលក់ឧបករណ៍អ៊ីនធឺណិត ទូរស័ព្ទ និងគ្រឿងបន្លាស់។
- iv. ប្រាក់ចំណូលពីការជួលទីតាំង៖ ត្រូវបានបង្កើតចេញពីកន្លែងជួលនៅលើបង្គោលអង្គតែនទូរគមនាគមន៍នៅពេលអតិថិជនដំឡើង និងថែទាំឧបករណ៍បណ្តាញទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេ។
- v. ចំណូលផ្សេងទៀត៖ គឺជាចំណូលដែលទទួលបានពីសេវាកម្មផ្សេងទៀតដូចជាគម្រោង CellcardOne ដែលរួមបញ្ចូលទាំងចំណូលផ្សេងទៀត ដែលមិនបង្គ្រាប (non-recurring revenue) ។

២. ការវិភាគចំណូលតាមផ្នែក

ល.រ	ប្រភពចំណូល (លានរៀល)	២០២៣ បានធ្វើសវនកម្ម		២០២២ បានធ្វើសវនកម្ម		២០២១ បានធ្វើសវនកម្ម	
		ចំនួនទឹកប្រាក់	ភាគរយ	ចំនួនទឹកប្រាក់	ភាគរយ	ចំនួនទឹកប្រាក់	ភាគរយ
១	ការផ្តល់សេវាទូរគមនាគមន៍	៧២៥.៤១៥	៩៧%	៧៦២.៤៣៤	៩៨%	៦៧៨.៥៩៣	៩៨%
២	ចំណូលពីការភ្ជាប់សេវា និងចំណូលពីការទិញសេវា	១៥.៣៩៩	២%	១១.៩៤៥	១%	៧.២៤៥	១%

៣	ចំណូលបានពីឧបករណ៍	-	០%	៣	០%	-	០%
៤	ប្រាក់ចំណូលពីការជួលទីតាំង	៨៦៧	០%	-	០%	-	០%
៥	ចំណូលផ្សេងៗ	៥.៧៥០	១%	៧.២២៨	១%	៨.៦២០	១%
ចំណូលសរុប		៧៤៧.៤៣១	១០០%	៧៨១.៦១០	១០០%	៦៩៤.៤៥៨	១០០%

ក្នុងឆ្នាំ២០២៣ ចំណូលសរុបថយចុះចំនួន ៣៤.១៧៩ លានរៀល ឬ ៤% បើធៀបនឹងឆ្នាំ២០២២ ដែលបណ្តាលមកពីការថយចុះនៃចំណូល ពីការផ្តល់សេវាទូរគមនាគមន៍ចំនួន ៣៧.០១៩ លានរៀល ឬ ៥%។

៣. ការវិភាគគម្លាតចំណេញដុល

គម្លាតចំណេញដុល បន្តកើនឡើងរហូតដល់ ៧៤% នៅក្នុងឆ្នាំ២០២៣ បើធៀបនឹង ៦៧% នៅក្នុងឆ្នាំ២០២២ ដោយសារមានការបន្តការរៀបចំនូវចំណាយផ្ទាល់ឱ្យកាន់តែប្រសើរឡើង។

៤. ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ

របាយការណ៍ចំណេញ ឬខាត (លានរៀល)	២០២៣ បានធ្វើសវនកម្ម	២០២២ បានធ្វើសវនកម្ម	បម្រែបម្រួល	
			ចំនួនទឹកប្រាក់	ភាគរយ
ចំណូល	៧៤៧.៤៣១	៧៨១.៦១០	(៣៤.១៧៩)	(៤%)
ចំណាយប្រតិបត្តិការ				
ចំណាយរំលស់លើទ្រព្យសកម្មរូបី និងអរូបី	(១៤៨.៧៦៩)	(១២៥.៣៨៤)	២៣.៣៨៥	១៩%
ចំណាយភ្ជាប់បណ្តាញ	(១២.២៣៨)	(១៦.៣៤៥)	(៤.១០៧)	(២៥%)
ចំណាយបុគ្គលិក	(៥៩.៤៩៦)	(៣៩.៣៣៥)	២០.១៦១	៥១ %
ចំណាយប្រតិបត្តិការផ្សេងៗ	(៣២៨.២៧៩)	(៤៣០.៥២២)	(១០២.២៤៣)	(២៤ %)
ចំណេញលើការកែប្រែបំណុលហិរញ្ញវត្ថុ	-	៤៩.៣៧៧	(៤៩.៣៧៧)	១០០%
ចំណេញ (ខាត) សុទ្ធ	៣៨៥	(១.៥៣៦)	១.៩២១	១២៥%
ចំណេញប្រតិបត្តិការ	១៩៩.០៣៤	២១៧.៨៦៥	(១៨.៨៣១)	(៩ %)
ចំណូលហិរញ្ញវត្ថុ	៩០.៤៦៦	៨៤.៦៥១	៥.៨១៥	៧ %
ចំណាយហិរញ្ញវត្ថុ	(៤៧.២៩៤)	(៩១.១១០)	(៤៣.៨១៦)	(៤៨%)
ចំណេញមុនបង់ពន្ធ	២៤២.២០៦	២១១.៤០៦	៣០.៨០០	១៥ %

នៅក្នុងឆ្នាំ២០២៣ ប្រាក់ចំណេញប្រតិបត្តិការ មានការថយចុះចំនួន ១៨.៨៣១ លានរៀល ឬ ៩% ធៀបនឹង ឆ្នាំ២០២២ ដោយសារការកើនឡើងចំណាយរំលស់លើទ្រព្យសកម្មរូបី និងអរូបីព្រមទាំងចំណេញមួយដង លើការកែ

ប្រែបំណុល ហិរញ្ញវត្ថុផ្សេងៗក្នុងឆ្នាំ ២០២២។ ប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល បានកើនឡើង ៣០.៨០០ លាន រៀល ឬ ១៥% បើធៀបនឹងឆ្នាំ ២០២១ ដោយសារការបង្វិលមកវិញនៃពន្ធបង់។

៥. ការវិភាគចំណេញ/(ខាត) ក្រោយបង់ពន្ធ

របាយការណ៍ចំណេញ ឬខាត (លានរៀល)	២០២៣ បានធ្វើសវនកម្ម	២០២២ បានធ្វើសវនកម្ម	បម្រែបម្រួល	
			ចំនួនទឹកប្រាក់	ភាគរយ
ចំណេញមុនបង់ពន្ធ	២៤២.២០៦	២១១.៤០៦	៣០.៨០០	១៥ %
ចំណាយលើពន្ធចំណូល	៨៧.៦១១	(៤៥.៥៩១)	(១៣៣.២០២)	(២៩២ %)
ចំណេញក្នុងការិយបរិច្ឆេទ	៣២៩.៨១៧	១៦៥.៨១៥	១៦៤.០០២	៩៩%

ក្រុមហ៊ុន ខេម ជ័យអេសអេម មានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលក្នុងអត្រា ២០% លើប្រាក់ចំណេញជាប់ពន្ធ ឬ ពន្ធអប្បបរមាក្នុងអត្រា ១% នៃផលរបរស្របតាមច្បាប់ស្តីពីពន្ធដារ។ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុន ខេម ជ័យអេសអេម បានទទួលលិខិតលេខ ៩៧២៦ ពីអគ្គនាយកដ្ឋានពន្ធដារ (GDT) ដែលអនុម័តលើការលើក ទឹកចិត្តពន្ធលើប្រាក់ចំណូលសម្រាប់រយៈពេល ៣ ឆ្នាំពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥។ ការលើកទឹកចិត្តនេះធ្វើ ឡើងតាមវិធីសាស្ត្រគណនានៃការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល ដែលកាត់បន្ថយសមាមាត្រតាមតារាងក្នុង ឧបសម្ព័ន្ធនៃអនុក្រឹត្យលេខ ៤២ អនក្រ.បក ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ អគ្គនាយកដ្ឋានពន្ធដារក៏បាន យល់ព្រមលើការពន្យារពេលនៃការ បង់ពន្ធលើប្រាក់ចំណូលប្រចាំខែ ដែលត្រូវអនុវត្តដូចគ្នាក្នុងកំឡុងពេលនៃ ការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល។

នៅឆ្នាំ២០២៣ ក្រុមហ៊ុន ខេម ជ័យអេសអេម បានប្រកាសពីប្រាក់ចំណេញចំនួន ៣២៩,៨១៧ លានរៀលសម្រាប់ រយៈពេលនេះ ដែលកើនឡើងចំនួន ១៦៤,០០២ លានរៀល ស្មើនឹង ៩៩% បើធៀបនឹងឆ្នាំ២០២២។ ការកើន ឡើងនេះ គឺបណ្តាល មកពីការត្រលប់បង្គរចំណូលពន្ធ។

៦. ការវិភាគចំណូលលម្អិតសរុប(ខាត)

របាយការណ៍ចំណេញ ឬខាត (លានរៀល)	២០២៣ បានធ្វើសវនកម្ម	២០២២ បានធ្វើសវនកម្ម	ការប្រែប្រួល	
			ចំនួនទឹកប្រាក់	ភាគរយ
ចំណេញក្នុងការិយបរិច្ឆេទ	៣២៩.៨១៧	១៦៥.៨១៥	១៦៤.០០២	៩៩ %
លទ្ធផលចំណូលលម្អិតផ្សេងៗ៖				
ខ្ទង់ដែលមិនត្រូវចាត់ថ្នាក់ឡើងវិញ				
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៤.២៨៩)	៧.២៨២	(១១.៥៧១)	(១៥៩ %)
ចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទ	៣២៥.៥២៨	១៧៣.០៩៧	១៥២.៤៣១	៨៨ %

នៅក្នុងឆ្នាំ២០២៣ ក្រុមហ៊ុន ខេម ជ័យអេសអេម បានប្រកាសលទ្ធផលចំណូលលម្អិតសរុបចំនួន ៣២៥.៥២៨ លានរៀល ដែលកើនឡើងចំនួន ១៥២.៤៣១ លានរៀល ស្មើនឹង ៨៨% បើធៀបនឹងឆ្នាំ២០២២។ ការកើនឡើងនេះបណ្តាលមក ពីការត្រលប់បង្គរចំណូលពន្ធ។

៧. ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

ស្ថានភាពហិរញ្ញវត្ថុត្រូវបានប៉ះពាល់ដោយការរួមបញ្ចូលគ្នានៃច្បាប់ និងបទប្បញ្ញត្តិថ្មីដោយនិយ័តករ ការប្រកួតប្រជែង កត្តាបរិស្ថាន សារពើពន្ធ និងអង្គការ។ វិស័យទេសចរណ៍មិនបានត្រលប់ទៅស្ថានភាពមុនកូវីដទេ ហេតុដូច្នេះហើយ ក្រុមហ៊ុន ខេម ជ័យអេសអេម មិនទទួលបានមកវិញទាំងស្រុងនូវមុខតំណែងអាជីវកម្មអន្តរជាតិរបស់យើងទេ។ ប្រាក់ចំណូលក៏រងផលប៉ះពាល់ផងដែរ ដោយស្ថានភាពនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ ច្បាប់ និងបទប្បញ្ញត្តិថ្មីពីការផ្តល់ផលិតផល។ យ៉ាងណាក៏ដោយ ជាមួយនឹងឈុតសេវាកម្មតភ្ជាប់ពេញលេញ សម្រាប់តម្រូវការផ្ទាល់ខ្លួន និងសាជីវកម្ម ក្រុមហ៊ុន ខេមជ័យអេសអេម នៅតែបន្ត ជម្រុញកំណើនហិរញ្ញវត្ថុតាមរយៈសេវាកម្មរបៀបរស់នៅតាមទូរស័ព្ទ និងឌីជីថល និងបន្តពង្រឹងបណ្តាញគ្របដណ្តប់ និងគុណភាពដើម្បីបម្រើអតិថិជនកាន់តែប្រសើរឡើង។

ខ. កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១. ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

ការលក់និងប្រាក់ចំណូលត្រូវបានប៉ះពាល់ដោយ ១. ការដាក់ឱ្យអនុវត្តនូវបទប្បញ្ញត្តិរបស់ នទក ២. រដូវកាល និង ៣. ការធ្វើវិវត្តកម្មនៃប្រព័ន្ធ។

- i. ការដាក់ឱ្យអនុវត្តនូវបទប្បញ្ញត្តិរបស់នទក៖ វិស័យទូរគមនាគមន៍ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យបទប្បញ្ញត្តិពី នទក ដែលក្នុងនោះបទប្បញ្ញត្តិ ដែលបានដាក់នាពេលថ្មីៗនេះបានបណ្តាលឱ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធតម្លៃ ការផ្តល់សេវាកម្ម ឬតម្រូវការប្រតិបត្តិការដែលប៉ះពាល់ដល់ការលក់ និងការបង្កើតប្រាក់ចំណូលសម្រាប់ក្រុមហ៊ុន។ ការអនុលោមតាមអាណត្តិបទប្បញ្ញត្តិ អាចមានការកែតម្រូវចាំបាច់ចំពោះប្រតិបត្តិការអាជីវកម្ម ដែលអាចប៉ះពាល់ដល់ការទិញយកអតិថិជន ការរក្សា ឬយុទ្ធសាស្ត្រក្នុងការជ្រៀតចូលទីផ្សារ។
- ii. តាមរដូវកាល៖ ការប្រែប្រួលតាមរដូវកាលនៃតម្រូវការ គឺជារឿងធម្មតានៅក្នុងឧស្សាហកម្មទូរគមនាគមន៍ជាមួយនឹងរយៈពេលនៃតម្រូវការខ្ពស់បំផុតស្របពេលជាមួយនឹងពេលវេលាជាក់លាក់នៃឆ្នាំ។ កត្តាដូចជាថ្ងៃបុណ្យ ពិធីបុណ្យ ឬព្រឹត្តិការណ៍ពិសេសអាចនាំឱ្យមានការប្រែប្រួលនៃអាកប្បកិរិយាអ្នកប្រើប្រាស់ និងគំរូនៃការប្រើប្រាស់ ដែលប៉ះពាល់ដល់បរិមាណលក់ និងលំហូរប្រាក់ចំណូល។ ការយល់ដឹង និងការកែតម្រូវសម្រាប់ការប្រែប្រួលតាមរដូវកាលគឺចាំបាច់សម្រាប់ការព្យាករណ៍យ៉ាងត្រឹមត្រូវ ពីការលក់ និងការអនុវត្តប្រាក់ចំណូល និងការបង្កើនប្រសិទ្ធភាពនៃការបែងចែកធនធានស្របតាម។

iii. ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធ៖ ការវិនិយោគលើការធ្វើឱ្យប្រសើរឡើងប្រព័ន្ធ ឬការរីកចម្រើនផ្នែកបច្ចេកវិទ្យា គឺមានសារៈសំខាន់សម្រាប់រក្សាភាពប្រកួតប្រជែង និងការបំពេញតម្រូវការអតិថិជនដែលកំពុងវិវត្តនៅក្នុងវិស័យទូរគមនាគមន៍។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តការធ្វើឱ្យប្រសើរឡើងប្រព័ន្ធ ឬការពង្រឹងហេដ្ឋារចនាសម្ព័ន្ធអាចរំខានដល់ប្រតិបត្តិការជាបណ្តោះអាសន្ន ប៉ះពាល់ដល់ភាពអាចរកបាននៃសេវាកម្ម គុណភាព ឬភាពជឿជាក់។ លើសពីនេះ ការចំណាយពាក់ព័ន្ធដែលកើតឡើងក្នុងអំឡុងពេលដំណើរការធ្វើឱ្យប្រសើរឡើងអាចប៉ះពាល់ដល់ប្រាក់ចំណេញ និងដំណើរការហិរញ្ញវត្ថុក្នុងរយៈពេលខ្លី។ ខណៈពេលដែលការធ្វើឱ្យប្រសើរប្រព័ន្ធមានសារៈសំខាន់សម្រាប់និរន្តរភាព និងកំណើនរយៈពេលវែង វាអាចរួមចំណែកដល់ការប្រែប្រួលនៃការលក់ និងប្រាក់ចំណូលក្នុងអំឡុងពេលរបាយការណ៍។

២. ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ពុំមានវត្ថុធាតុដើមណាមួយ ដែលក្រុមហ៊ុន ខេម ជ្លីអេសអេម ប្រើប្រាស់ក្នុងផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុននោះទេ។

៣. ការវិភាគលើពន្ធ

ក្រុមហ៊ុន ខេម ជ្លីអេសអេម មានកាតព្វកិច្ចក្នុងការបង់ពន្ធជូនរាជរដ្ឋាភិបាល ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន ខេម ជ្លីអេសអេម ជាប់ជាអ្នកបង់ពន្ធដំ និងតម្រូវឱ្យបង់ពន្ធស្របតាម ប្រព័ន្ធរបបពិត ដូចដែលបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។ ចំណាយពន្ធរួមមាន ពន្ធដែលបានបង់ក្នុងអំឡុងឆ្នាំសារពើពន្ធ និងពន្ធពន្យារពេល។ ការចំណាយលើពន្ធប្រាក់ចំណូល ត្រូវបានកាត់ត្រានៅក្នុងរបាយការណ៍ចំណេញ/(ខាត)។

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុន ខេម ជ្លីអេសអេម បានទទួលលិខិតលេខ ៩៧២៦ ពីអគ្គនាយកដ្ឋានពន្ធដារ (GDT) ដែលអនុម័តលើការលើកទឹកចិត្តពន្ធលើប្រាក់ចំណូលសម្រាប់រយៈពេល ៣ ឆ្នាំពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥។ ការលើកទឹកចិត្តនេះធ្វើឡើង តាមវិធីសាស្ត្រគណនានៃការលើកទឹកចិត្តពន្ធលើប្រាក់ ចំណូលដែលកាត់បន្ថយសមាមាត្រតាមតារាងក្នុងឧបសម្ព័ន្ធនៃអនុក្រឹត្យលេខ ៤២ អនក្រ.បក ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ អគ្គនាយកដ្ឋានពន្ធដារ ក៏បានយល់ព្រមលើការពន្យារពេលនៃការបង់ពន្ធលើប្រាក់ចំណូលប្រចាំ ខែដែលត្រូវអនុវត្តដូចគ្នាក្នុងកំឡុងពេលនៃការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល។

៤. ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

ក្រុមហ៊ុនមិនមានធាតុដែលខុសពីធម្មតា និងប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុនោះទេ។

គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ប្រភពសំខាន់នៃប្រាក់ចំណូលរបស់ក្រុមហ៊ុន ខេម ជ្លីអេសអេម គឺសេវាទូរគមនាគមន៍ដែលមានចំនួន ៩៨% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនក្នុងឆ្នាំ២០២៣ និង២០២២។ ប្រាក់ចំណូលបានថយចុះ៤% បើប្រៀបធៀបទៅនឹងឆ្នាំសារពើពន្ធឆ្នាំ២០២២ ដែលរងផលប៉ះពាល់ដោយការរឹតត្បិតលើការផ្តល់សេវា Balance Advance (Kje Sen) និង

ការព្យួរ 10K Raffle ដែលមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមអតិថិជន។ លើសពីនេះ ការផ្លាស់ប្តូរចំពោះសុពលភាព នៃវដ្តជីវិតស៊ីមដែលបានប្រកាសដោយន.ទ.ក ក្នុងខែសីហា ឆ្នាំ២០២៣ បានជះឥទ្ធិពលអវិជ្ជមានដល់ប្រាក់ចំណូល។

ឃ. ផលប៉ះពាល់នៃការប្តូររូបិយបណ្ណបរទេស អត្រាការប្រាក់ និងថ្លៃទំនិញ

ចំណូលពីការលក់ និងការទិញរបស់ក្រុមហ៊ុន ខេម ជ័យអេសអេម គឺភាគច្រើនត្រូវបានប្រើប្រាស់ជា លុយដុល្លារអាមេរិក (USD)។ ហេតុដូច្នេះនេះក្រុមហ៊ុន ខេម ជ័យអេសអេម មិនមានរងផលប៉ះពាល់ខ្លាំង ពីការប្រែប្រួល នៃអត្រាប្តូរប្រាក់ បរទេសនៅត្រីមាសទី៤ ឆ្នាំ២០២៣ នេះទេ។

កម្ចីរបស់ក្រុមហ៊ុន ខេម ជ័យអេសអេម ក៏ប្រកាន់យករបបអត្រាការប្រាក់អវិជ្ជមាន ដូច្នេះក្រុមហ៊ុន ខេម ជ័យអេសអេម នឹងបង់ការប្រាក់បន្ថែម ជាមួយនឹងការកើនឡើងនៃអត្រាទីផ្សារ។

ង. ផលប៉ះពាល់នៃអតិផរណា

អតិផរណា គឺជាអត្រានៃការកើនឡើងថ្លៃ នៅក្នុងអំឡុងពេលជាក់លាក់មួយ។ ជាទូទៅអតិផរណា គឺជាវិធានការទូលំ ទូលាយ ដូចជាការកើនឡើងនៃថ្លៃ ឬការកើនឡើងនៃថ្លៃរស់នៅប្រចាំថ្ងៃ។ ជំងឺរីករាតត្បាតកូវីដ-១៩ ផ្តល់ផលប៉ះពាល់ ខ្លាំង ដល់សេដ្ឋកិច្ចទូទាំងពិភពលោក រួមទាំងអតិផរណាផងដែរ។ សម្រាប់កម្ពុជា នៅក្នុងឆ្នាំ២០២២ អតិផរណា បានកើនឡើងដល់ ៥,៣៤% ដែលជាការកើនឡើង ២,៤% ធៀបនឹងឆ្នាំមុន។ នេះក៏បាន ជះឥទ្ធិពលដល់ការចំណាយលើឧបករណ៍ ប្រើប្រាស់របស់ក្រុមហ៊ុនផងដែរ ដោយសារតម្លៃប្រេងឥន្ធនៈ ក៏មានការកើនឡើងយ៉ាងខ្លាំងផងដែរ។

អត្រាអតិផរណាជាមធ្យមនៅកម្ពុជាត្រូវបានព្យាករណ៍ ថានឹងកើនឡើងសរុបមួយភាគរយក្នុងរយៈពេលពីឆ្នាំ ២០២៣-២០២៨។

ច. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាល

ទិសដៅសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដឹកនាំដោយផែនការសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់ និងគោលដៅ សេដ្ឋកិច្ចសង្គម ក្នុងគោលបំណងឆ្ពោះទៅរកការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ពីជំងឺកូវីដ-១៩ គោលនយោបាយជាច្រើនត្រូវបានណែនាំ ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពប្រហែល ៧% ជារៀងរាល់ឆ្នាំ ដើម្បីពង្រីកមូលដ្ឋានកំណើន និងលើកកម្ពស់ការប្រកួតប្រជែង ខណៈពេលដែលរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការលើកកម្ពស់គោល នយោបាយគ្រប់គ្រងហិរញ្ញវត្ថុត្រឹមត្រូវ (លទ្ធផលសារពើពន្ធកម្ពុជា និងទិសដៅគោលនយោបាយ ការអនុវត្តម៉ាក្រូ សេដ្ឋកិច្ចកម្ពុជា។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០២២)។ នៅឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តគោល នយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុផ្សេងៗ ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ជំរុញការវិនិយោគ និងដោះស្រាយបញ្ហាប្រឈមសំខាន់ៗដែលប្រទេសកំពុងជួបប្រទះ។ គោលនយោបាយសំខាន់ៗ មួយចំនួនរួមមាន៖

- ការធ្វើពិសោធកម្មសេដ្ឋកិច្ច៖ រដ្ឋាភិបាលបានបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីធ្វើពិសោធកម្មសេដ្ឋកិច្ចលើសពីវិស័យប្រពៃណីដូចជា កសិកម្ម និងការផលិតសម្លៀកបំពាក់។ គោលនយោបាយត្រូវបានតម្រង់ឆ្ពោះទៅរកការលើកកម្ពស់វិស័យដូចជាទេសចរណ៍ ផលិតកម្ម សំណង់ និងសេវាកម្ម ដើម្បីកាត់បន្ថយការពឹងផ្អែកលើឧស្សាហកម្មសំខាន់ៗមួយចំនួន និងបង្កើតឱកាសការងារបន្ថែមទៀត។
- ការ ជម្រុញការវិនិយោគ៖ ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) និង ជម្រុញការវិនិយោគក្នុងស្រុក រដ្ឋាភិបាលបានអនុវត្តគោលនយោបាយកែលម្អបរិយាកាសធុរកិច្ច សម្រួលដំណើរការបទប្បញ្ញត្តិ និងផ្តល់ការលើកទឹកចិត្តសម្រាប់អ្នកវិនិយោគ។ តំបន់សេដ្ឋកិច្ចពិសេស (SEZs) ត្រូវបានបង្កើតឡើងបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការវិនិយោគ និងលើកកម្ពស់ឧស្សាហកម្មតម្រង់ទិសនាំចេញ។
- ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ៖ រដ្ឋាភិបាលបានផ្តល់អាទិភាពដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការសាងសង់ផ្លូវថ្នល់ ការពង្រីកកំពង់ផែ និងការវិនិយោគលើវិស័យថាមពល។ គំនិតផ្តួចផ្តើមទាំងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ សម្រួលពាណិជ្ជកម្ម និងលើកកម្ពស់ការប្រកួតប្រជែងរបស់ប្រទេសនៅលើឆាកតំបន់ និងពិភពលោក។
- គោលនយោបាយសារពើពន្ធ៖ វិធានការគោលនយោបាយសារពើពន្ធផ្ដោតលើការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការកែលម្អការប្រមូលចំណូល និងការគ្រប់គ្រងការចំណាយសាធារណៈប្រកបដោយប្រសិទ្ធភាព។ កិច្ចខិតខំប្រឹងប្រែងត្រូវបានធ្វើឡើងដើម្បីពង្រីកមូលដ្ឋានពន្ធ បង្កើនការអនុលោមតាមពន្ធ និងពង្រឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីធានានិរន្តរភាពសារពើពន្ធ។
- គោលនយោបាយរូបិយវត្ថុ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានបន្តអនុវត្តគោលនយោបាយរូបិយវត្ថុប្រកបដោយការប្រុងប្រយ័ត្ន សំដៅរក្សាស្ថិរភាពតម្លៃ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ វិធានការរួមមានការគ្រប់គ្រងអត្រាការប្រាក់ ការគ្រប់គ្រងសម្ពាធអតិផរណា និងការត្រួតពិនិត្យវិស័យធនាគារដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុ។
- កម្មវិធីសុខុមាលភាពសង្គម៖ រដ្ឋាភិបាលបានពង្រីកកម្មវិធីសុខុមាលភាពសង្គម ដើម្បីដោះស្រាយបញ្ហាកាត់បន្ថយភាពក្រីក្រ កែលម្អការថែទាំសុខភាព និងលើកកម្ពស់លទ្ធភាពទទួលបានការអប់រំ។ ការវិនិយោគត្រូវបានធ្វើឡើងនៅក្នុងហេដ្ឋារចនាសម្ព័ន្ធសង្គម រួមទាំងកន្លែងថែទាំសុខភាព និងសាលារៀន ដើម្បីបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
- ការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថល៖ គោលនយោបាយត្រូវបានណែនាំដើម្បីលើកកម្ពស់ការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថល រួមទាំងពាណិជ្ជកម្មអេឡិចត្រូនិក ការទូទាត់តាមឌីជីថល និងសេវាកម្មបច្ចេកវិទ្យាព័ត៌មាន។ គំនិតផ្តួចផ្តើមមានគោលបំណងជំរុញការបង្កើតថ្មី ភាពជាសហគ្រិន និងការដាក់បញ្ចូលឌីជីថល ដើម្បីទាញយកសក្តានុពលនៃបច្ចេកវិទ្យាសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ សង្គម។

ក្នុងរយៈពេលមធ្យម និងវែង សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានគេព្យាករ ថានឹងបន្តពង្រីកជាមួយនឹងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ ៧% ស្រដៀងនឹងអត្រាកំណើននៅមុនការរាតត្បាតនៃជំងឺកូវីដ-១៩។ គោលនយោបាយសារពើពន្ធសំដៅលើការប្រើប្រាស់ការចំណាយរបស់រដ្ឋាភិបាល និងពន្ធដារដើម្បីគ្រប់គ្រងសេដ្ឋកិច្ច។ ជាធម្មតា រដ្ឋាភិបាលប្រើ

ប្រាស់គោលនយោបាយសារពើពន្ធដើម្បីលើកកម្ពស់កំណើនដ៏រឹងមាំ និងនិរន្តរភាព និងកាត់បន្ថយភាពក្រីក្រ។ នៅក្នុង ប្រទេសកម្ពុជា គោលនយោបាយសារពើពន្ធគឺជាឧបករណ៍សំខាន់មួយ សម្រាប់លើកកម្ពស់កំណើនសេដ្ឋកិច្ច កាត់ បន្ថយភាពក្រីក្រ និងផ្តល់នូវការ ជម្រុញតម្រូវការរយៈពេលខ្លីក្នុងបរិបទនៃសេដ្ឋកិច្ចដែលមានប្រាក់ដុល្លារខ្ពស់។ ជាមួយ គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ ២០២៤ ត្រូវបានតម្រង់ឆ្ពោះទៅ រកការសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព ការលើកកម្ពស់ការប្រកួតប្រជែង និងការលើក កម្ពស់សុខុមាលភាពរបស់ប្រជាជន។ គោលនយោបាយទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្វែងរកបញ្ហា ប្រឈម និងចាប់យកឱកាសនៅក្នុងបរិយាកាសសេដ្ឋកិច្ចសកលការ៉ូបនីយកម្ម និងថាមវន្តកាន់តែខ្លាំងឡើង។


ផ្នែកទី ៩ – ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការការពារនិយោគន (ប្រសិនបើមាន)

ក្រុមហ៊ុន ខេម ជ្រីអេសអេម បានអនុវត្តយន្តការការពារសិទ្ធិរបស់ភាគហ៊ុននិកភាគតិច ស្របតាមប្រកាសលេខ ០១១/១៨ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីអភិបាលកិច្ចសាជីវកម្មសម្រាប់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈ ដូចមានខាងក្រោម៖

- ភាគហ៊ុននិកទាំងអស់ ជាពិសេសភាគហ៊ុននិកដែលកាន់កាប់ភាគហ៊ុនភាគតិច ត្រូវទទួលបានការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ ដោយក្រុមប្រឹក្សាភិបាល។
- ភាគហ៊ុននិកដែលកាន់កាប់ភាគហ៊ុនភាគតិចមានសិទ្ធិស្នើសុំដំណោះស្រាយ ឬសំណងពីក្រុមហ៊ុនបោះផ្សាយមូលបត្រក្នុងករណីមានការរំលោភបំពានសិទ្ធិរបស់ខ្លួនដោយផ្ទាល់ ឬដោយប្រយោលពីភាគហ៊ុននិកដែលមានសិទ្ធិកាន់កាប់ភាគហ៊ុនចំនួន ច្រើន និង/ឬ ភាគហ៊ុននិកដែលមានសិទ្ធិកាន់កាប់ភាគហ៊ុនចំនួនច្រើន និង/ឬភាគហ៊ុននិកដែលមាន សិទ្ធិកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់។
- ភាគហ៊ុននិកដែលកាន់កាប់ភាគហ៊ុនភាគតិចមានសិទ្ធិស្នើសុំដំណោះស្រាយ ឬសំណងពីក្រុមហ៊ុនបោះផ្សាយមូលបត្រក្នុងករណីមានការរំលោភបំពានសិទ្ធិរបស់ខ្លួនដោយផ្ទាល់ ឬដោយប្រយោលពីភាគហ៊ុននិកដែលមានសិទ្ធិកាន់កាប់ភាគហ៊ុនចំនួន ច្រើន និង/ឬ ភាគហ៊ុននិកដែលមានសិទ្ធិកាន់កាប់ភាគហ៊ុនចំនួនច្រើន និង/ឬភាគហ៊ុននិកដែលមាន សិទ្ធិកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់។

ហត្ថលេខាអភិបាលនៃក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក

ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤
បានអាន និងឯកភាពដោយ៖



អ្នកឧកញ៉ា គិត ម៉េង
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤
បានអាន និងឯកភាពដោយ៖




លោក William Mark Hanna
អភិបាលមិនប្រតិបត្តិ

ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤
បានអាន និងឯកភាពដោយ៖



លោក Paul Carey Clements
អភិបាលមិនប្រតិបត្តិ

ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤
បានអាន និងឯកភាពដោយ៖



លោក Christopher Donald Tiffin
អភិបាលមិនប្រតិបត្តិ

ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤
បានអាន និងឯកភាពដោយ៖



លោកស្រី ហិប សិកា
អភិបាលឯករាជ្យ

ឧបសម្ព័ន្ធ ក - របាយការណ៍អភិបាលកិច្ចសាជីវកម្មប្រចាំឆ្នាំ២០២៣
របស់ក្រុមហ៊ុន ខេម ជ្វីអេសអេម

ផ្នែកទី១៖ ភាគហ៊ុនិក

ក. របាយសម្ព័ន្ធភាគហ៊ុនិក គតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១. ព័ត៌មានភាគហ៊ុនិក

ភាគហ៊ុនិក	សញ្ញាតិ	ប្រភេទភាគហ៊ុនិក	ចំនួនភាគហ៊ុនិក	ចំនួនភាគហ៊ុន	ភាគរយ
តិចជាង ៥%	ខ្មែរ	រូបវន្តបុគ្គល	២៥១០	២៧.៦៤១.៣១៥	១.៤១%
		នីតិបុគ្គល	២	៧៥៦.៦៦៩	០.០៤%
	មិនមែនសញ្ញាតិខ្មែរ	រូបវន្តបុគ្គល	១៣៨	៣៧៣.២២២	០.០២%
		នីតិបុគ្គល	គ្មាន	គ្មាន	គ្មាន
ចាប់ពី ៥% ទៅតិចជាង ៣០%	ខ្មែរ	រូបវន្តបុគ្គល	គ្មាន	គ្មាន	គ្មាន
		នីតិបុគ្គល	គ្មាន	គ្មាន	គ្មាន
ចាប់ពី ៣០%	ខ្មែរ	រូបវន្តបុគ្គល	គ្មាន	គ្មាន	គ្មាន
		នីតិបុគ្គល	១	១.៩៣០.៥០០.០០០	៩៨,៥៣%

២. ភាគហ៊ុនិកដែលជាអភិបាល បុគ្គលិកជាន់ខ្ពស់ និងនិយោជិករបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម

ភាគហ៊ុនិក	ចំនួនភាគហ៊ុនិក	ចំនួនមូលបត្រ	ភាគរយ
អភិបាល	៥	១៩.៥០០.០០០	០.៩៩៥%
បុគ្គលិកជាន់ខ្ពស់	៦	៥៩.៦៣៥	០,០១%
និយោជិក	៩២	១៤៦.៩៧០	០,០០៣%
សរុប	៩៩	១៩.៧០៦.៦០៥	១,០០៨%

ខ. សិទ្ធិនិយោជកសិទ្ធិរបស់ភាគហ៊ុនិក

១. សិទ្ធិរបស់ភាគហ៊ុនិក

យោងតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម ចុះថ្ងៃទី១៣ ខែមីនាឆ្នាំ២០២៣ លុះត្រាតែមានការកំណត់ផ្ទុយពីនេះនៅក្នុងលក្ខន្តិកៈ ឬសេចក្តីសម្រេចពិសេសផ្សេងពីនេះ របស់ភាគហ៊ុនិក អ្នកកាន់កាប់ភាគហ៊ុនត្រូវមានសិទ្ធិដូចខាងក្រោម៖

- ១.១ សិទ្ធិចូលរួមក្នុងមហាសន្និបាតភាគហ៊ុនិក រួមទាំងសិទ្ធិបោះឆ្នោតដោយផ្ទាល់ ឬតាមរយៈអ្នកតំណាងដោយអាណត្តិ ក្នុងកិច្ចប្រជុំណាមួយរបស់ភាគហ៊ុនិក។ ភាគហ៊ុនិកធម្មតានីមួយៗរបស់ក្រុមហ៊ុន ផ្តល់ដល់អ្នកកាន់កាប់នូវសិទ្ធិបោះឆ្នោត ១ (មួយ) សំឡេងក្នុងមហាសន្និបាតភាគហ៊ុនិក។
- ១.២ សិទ្ធិទទួលបានភាគលាភ ឬផលប្រយោជន៍ដែលបានប្រកាសដោយក្រុមហ៊ុន។
- ១.៣ សិទ្ធិទទួលបានទ្រព្យសម្បត្តិ ដែលនៅសល់របស់ក្រុមហ៊ុនបន្ទាប់ពីការរំលាយនិងជម្រះបញ្ជី។
- ១.៤ សិទ្ធិទទួលបានព័ត៌មានគ្រប់ប្រភេទ រួមទាំងព័ត៌មានអំពីអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងសៀវភៅនិងកំណត់ត្រាគណនេយ្យរបស់ក្រុមហ៊ុន ព្រមទាំងអាចពិនិត្យបញ្ជីឈ្មោះភាគហ៊ុនិកបាននៅទីស្នាក់ការកណ្តាល របស់ក្រុមហ៊ុននៅក្នុងម៉ោងធ្វើការ ឬនៅពេលប្រជុំមហាសន្និបាតភាគហ៊ុនិក។

២. ការការពារសិទ្ធិរបស់ភាគហ៊ុនិក និងការអនុវត្ត ការការពារសិទ្ធិរបស់ភាគហ៊ុនិក

ក្នុងឆ្នាំ២០២៣ ក្រុមហ៊ុន ខេម ជ័យអេសអេម បានធ្វើការអនុវត្តនូវយន្តការដូចជា ការរៀបចំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ (AGM) និងមហាសន្និបាតភាគហ៊ុនិកវិសាមញ្ញ (EGM) អោយបានទៀតទាត់ ការសម្របសម្រួលអ្នកតំណាង ការបោះឆ្នោតដោយការណ៍ហិរញ្ញវត្ថុលម្អិត ការធានាការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល និងការជម្រុញអោយមានតម្លាភាព ក្នុងការទំនាក់ទំនងជាមួយភាគហ៊ុនិក។ ការអនុវត្តនូវយន្តការខាងលើនេះ អោយបានខ្ជាប់ខ្ជួន គឺជាការរួមចំណែកក្នុងការការពារសិទ្ធិរបស់ភាគហ៊ុនិក និងជម្រុញភាពទំនុកចិត្តចំពោះគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន។

៣. ការការពារសិទ្ធិរបស់ភាគហ៊ុនិកភាគតិច និងការអនុវត្ត

ក្រុមហ៊ុន ខេម ជ័យអេសអេម បានអនុវត្តយន្តការការពារសិទ្ធិរបស់ភាគហ៊ុនិកភាគតិច ស្របតាមប្រកាសលេខ ០១១/១៨ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីអភិបាលកិច្ចសាជីវកម្ម សម្រាប់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈដូចមានខាងក្រោម៖

- ភាគហ៊ុនិកទាំងអស់ ជាពិសេសភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនភាគតិច ត្រូវទទួលបានការការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ ដោយក្រុមប្រឹក្សាភិបាល។
- ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនភាគតិច មានសិទ្ធិស្នើសុំដំណោះស្រាយ ឬសំណងពីក្រុមហ៊ុនបោះផ្សាយមូលបត្រ ក្នុងករណីមានការរំលោភបំពានសិទ្ធិរបស់ខ្លួនដោយផ្ទាល់ ឬដោយប្រយោលពីភាគហ៊ុនិក ដែលមានសិទ្ធិកាន់កាប់ភាគហ៊ុនចំនួនច្រើន និង/ឬ ភាគហ៊ុនិកដែលមានសិទ្ធិកាន់កាប់ភាគហ៊ុនចំនួនច្រើន និង/ឬ ភាគហ៊ុនិកដែលមានសិទ្ធិកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់។

ក្រុមប្រឹក្សាភិបាលត្រូវធានាធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងអន្តរកម្មរវាងភាគហ៊ុនិក ដែលកាន់កាប់ភាគហ៊ុនភាគតិច បុគ្គលិកជាន់ខ្ពស់ និងក្រុមប្រឹក្សាភិបាល

គ. មហាសន្និបាតភាគហ៊ុនិកសាមញ្ញ និងមហាសន្និបាតភាគហ៊ុនិកវិសាមញ្ញ

១. នីតិវិធីនៃការរៀបចំមហាសន្និបាតភាគហ៊ុនិកសាមញ្ញ និងមហាសន្និបាតភាគហ៊ុនិកវិសាមញ្ញ

យោងតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន ខេម ជ័យអេសអេម កិច្ចប្រជុំរបស់ភាគហ៊ុនិកមានដូចខាងក្រោម៖

- មហាសន្និបាត ភាគហ៊ុនិកប្រចាំឆ្នាំ និង
- មហាសន្និបាត ភាគហ៊ុនិកវិសាមញ្ញ។

តារាងខាងក្រោមបញ្ជាក់ពីនីតិវិធីនៃការរៀបចំកិច្ចប្រជុំរបស់ភាគហ៊ុនិក និងការបោះឆ្នោត៖

លក្ខខណ្ឌ	- មហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ ត្រូវរៀបចំយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ តែមិនឱ្យលើសពី ៦ (ប្រាំមួយ) ខែ បន្ទាប់ពីបញ្ចប់ឆ្នាំសារពើពន្ធនីមួយៗ។ - រាល់មហាសន្និបាតភាគហ៊ុនិក ត្រូវប្រព្រឹត្តធ្វើឡើងនៅទីស្នាក់ការចុះបញ្ជីរបស់ក្រុមហ៊ុន ឬនៅទីកន្លែងដទៃផ្សេងទៀត នៅក្នុង ឬនៅក្រៅប្រទេសកម្ពុជា ដូចដែលបានកំណត់ដោយប្រធានក្រុមប្រឹក្សាភិបាល ល្អិតណាភាគហ៊ុនិក នីមួយៗមិនអាចចូលរួមក្នុងមហាសន្និបាត តែតាមរយៈសន្និសីទដែលអាចមើលឃើញតាមវីដេអូ/ស្តាប់សំឡេងបាន ដោយពុំតម្រូវឱ្យភាគហ៊ុនិកបង្ហាញវត្តមាននៅក្នុងកិច្ចប្រជុំឡើយ ហើយការចូលរួមរបស់ភាគហ៊ុនិកក្នុងមហាសន្និបាតតាមរយៈមធ្យោបាយនេះ ក៏ត្រូវបានចាត់ទុកថាបានចូលរួមដោយផ្ទាល់ដែរ។ - មហាសន្និបាតភាគហ៊ុនិកវិសាមញ្ញ អាចត្រូវបានស្នើឡើងនៅក្នុងពេលណាមួយ ដោយសេចក្តីសម្រេច១/៣ នៃសមាជិកក្រុមប្រឹក្សាភិបាល ឬតាមសំណើរបស់ភាគហ៊ុនិកដែលកាន់កាប់យ៉ាងហោច ៥១% នៃសិទ្ធិបោះឆ្នោត។
សេចក្តីជូនដំណឹង	- យ៉ាងហោច ២០ ថ្ងៃមុនមហាសន្និបាតភាគហ៊ុនិក ត្រូវផ្តល់ជាលាយលក្ខណ៍អក្សរជូនម្ចាស់ភាគហ៊ុនិក និងអភិបាលទាំងអស់ និងសវនករ។ - សេចក្តីជូនដំណឹងត្រូវបញ្ជាក់ពីកាលបរិច្ឆេទ ទីកន្លែង និងរបៀបវារៈរបស់មហាសន្និបាត។ ការចូលរួមប្រជុំរបស់ភាគហ៊ុនិក (ដោយផ្ទាល់ ឬដោយតំណាង) ក្នុងមហាសន្និបាត ត្រូវចាត់ទុកថាជាការបោះបង់សិទ្ធិចំពោះសេចក្តីជូនដំណឹង។
ការធ្វើសេចក្តីជូនដំណឹង	សេចក្តីជូនដំណឹងអាចធ្វើជូនទៅភាគហ៊ុនិក តាមការប្រគល់ដល់ដៃ ដែលមានកត់ត្រាទុក តាមប៉ុស្តិ៍ តាមទូរសារ ឬ តាមអ៊ីម៉ែល តាមដែលសមស្រប។
ការកែប្រែរបៀបវារៈ	មានតែភាគហ៊ុនិកចូលរួមសន្និបាតដោយផ្ទាល់ ឬដោយអ្នកតំណាងដោយអាណត្តិរបស់ខ្លួន ដែលកាន់កាប់ភាគហ៊ុនយ៉ាងហោចណាស់ ៥១% (ហាសិបមួយភាគរយ) នៃភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោត ទើបអាចកែប្រែរបៀបវារៈនៃមហា

	សន្និបាតភាគហ៊ុននិកបាន ទោះបីជាមុនពេលមហាសន្និបាត ឬក្នុងពេលមហាសន្និបាតក៏ដោយ។
ចំនួនក្រុម	- ក្រុមនៃមហាសន្និបាតភាគហ៊ុននិក ត្រូវតែជា ភាគហ៊ុននិក ដែលចូលរួមមហាសន្និបាតដោយផ្ទាល់ ឬដោយអ្នកតំណាងដោយអាណត្តិ ដែលកាន់កាប់ភាគហ៊ុនយ៉ាងតិចចំនួន ៥១% (ហាសិបមួយភាគរយ) នៃភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោត។ - ភាគហ៊ុននិក ដែលឲ្យអ្នកតំណាងមកនឹងត្រូវបានបញ្ចូលដើម្បីកំណត់ចំនួនក្រុម។ - ប្រសិនបើក្រុមមិនគ្រប់ចំនួន សម្រាប់ធ្វើមហាសន្និបាតណាមួយ នោះមហាសន្និបាតនោះនឹងត្រូវផ្អាករយៈពេល ៣០ (សាមសិប) ថ្ងៃ។ - ការជូនដំណឹងអំពីការផ្អាកមហាសន្និបាត ត្រូវធ្វើជូនគ្រប់ ភាគហ៊ុននិកទាំងអស់។ នៅពេលចាប់ផ្តើមមហាសន្និបាតបន្ទាប់ពីការផ្អាកនោះ ភាគហ៊ុននិកទាំងអស់ដែលមានវត្តមានក្នុងមហាសន្និបាតក្រោយនោះ ជាក្រុមដែលអាចធ្វើមហាសន្និបាតបាន។ - ភាគហ៊ុននិក ឬអ្នកតំណាងដោយអាណត្តិ ដែលចូលរួមក្នុងកិច្ចប្រជុំតាមរយៈមធ្យោបាយអេឡិចត្រូនិច ដែលត្រូវបានស្នើដោយក្រុមប្រឹក្សាភិបាល ឬដោយភាគហ៊ុននិក ដែលកាន់កាប់មិនតិចជាង ៥១% (ហាសិបមួយភាគរយ) នៃភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោតសរុប ដោយអនុលោមតាមលក្ខន្តិកៈនេះ និងច្បាប់ជាធរមាន គឺត្រូវចាត់ទុកថាមានវត្តមាននៅក្នុងការប្រជុំ។
អ្នកតំណាង	- ភាគហ៊ុននិកនីមួយៗ ត្រូវផ្តល់អ្នកតំណាង ជាលាយលក្ខណ៍អក្សរ និងការផ្តល់សិទ្ធិអំណាចទៅកាន់បុគ្គលនោះដែលអាចបោះឆ្នោតក្នុងកិច្ចប្រជុំទូទៅ។ - បុគ្គលម្នាក់អាចធ្វើជាអ្នកតំណាង ឱ្យ ភាគហ៊ុននិកម្នាក់នៅក្នុងកិច្ចប្រជុំទូទៅនេះ។ ការតំណាងដោយ នឹងមានសុពលភាពសម្រាប់តែ មហាសន្និបាត ភាគហ៊ុននិកមួយលើកប៉ុណ្ណោះ (ចំពោះមហាសន្និបាត ភាគហ៊ុននិកដែលបានផ្អាកនោះ ក៏ចាត់ទុកថាជាផ្នែកដូចគ្នាមួយនៃមហាសន្និបាត ភាគហ៊ុននិកនោះផងដែរ)។ - ការតំណាង អាចដកហូតមកវិញបានគ្រប់ពេល ហើយត្រូវបានដកដោយស្វ័យប្រវត្តិ ប្រសិនបើភាគហ៊ុននិកដែលបានប្រគល់សិទ្ធិតំណាងដោយអាណត្តិនោះ បានចូលរួមមហាសន្និបាតម្ចាស់ភាគហ៊ុនដោយផ្ទាល់។ - ករណីអ្នកតំណាង ចូលរួមបោះឆ្នោតនៅក្នុងមហាសន្និបាត ភាគហ៊ុននិក លិខិតប្រគល់សិទ្ធិតំណាង ត្រូវដាក់ជូនប្រធានក្រុមប្រឹក្សាភិបាលនៅក្នុងអំឡុង ឬមុនពេលចាប់ផ្តើមកិច្ចប្រជុំ។ ឯកសារតែងតាំងអ្នកតំណាងត្រូវចុះកាលបរិច្ឆេទ និង

	ចុះហត្ថលេខា ដោយ ភាគហ៊ុនិកនោះហើយត្រូវមានព័ត៌មានដូចខាងក្រោមទាំងនេះ៖ • ចំនួនហ៊ុនកាន់កាប់ដោយ ភាគហ៊ុនិកនោះ។ • ឈ្មោះ និងអាស័យដ្ឋានពេញលេញរបស់អ្នកតំណាង។ និង • កិច្ចប្រជុំមួយ ឬច្រើន ឬរយៈពេលដែលអ្នកតំណាងនោះបានត្រូវតែងតាំង។ - ករណីអ្នកតំណាងម្នាក់ ស្នើសុំបោះឆ្នោតនៅក្នុងមហាសន្និបាតមួយ ឯកសារតែងតាំងការតំណាងនោះត្រូវដាក់ជូនប្រធាន នៅពេល ឬមុនពេលចាប់ផ្តើមមហាសន្និបាត។
សិទ្ធិបោះឆ្នោត	- ភាគហ៊ុនិក ត្រូវមានសំលេងឆ្នោតមួយ (១) សំរាប់ភាគហ៊ុននីមួយៗដែលខ្លួនកាន់កាប់។ មានតែភាគហ៊ុនិកដែលបានចុះបញ្ជីត្រឹមត្រូវ និងបានបង់ប្រាក់គ្រប់ចំនួនដែលត្រូវបង់អោយទៅក្រុមហ៊ុន សំរាប់ចំនួនភាគហ៊ុនរបស់ខ្លួនប៉ុណ្ណោះ ទើបមានសិទ្ធិបោះឆ្នោតលើសេចក្តីសម្រេចណាមួយដោយខ្លួនឯង ឬដោយតំណាងក្នុងមហាសន្និបាតណាមួយ។ - ការបោះឆ្នោតក្នុងមហាសន្និបាត ភាគហ៊ុនិក ត្រូវធ្វើឡើងដោយការលើកដៃ ឬដោយសន្លឹកឆ្នោត លើកលែងតែមានការណែនាំផ្សេងដោយប្រធានក្រុមប្រឹក្សាភិបាល ឬប្រធានមហាសន្និបាត។ រាល់សេចក្តីសម្រេចរបស់ភាគហ៊ុនិកតម្រូវឱ្យមានសម្លេងគាំទ្រភាគច្រើននៃអ្នកចូលរួមដែលមានសិទ្ធិបោះឆ្នោតទាំងអស់។ - ភាគហ៊ុនិកអាចរៀបចំ និងធ្វើការបោះឆ្នោតក្នុងមហាសន្និបាត ភាគហ៊ុនិកវិសាមញ្ញ ដោយមកផ្ទាល់ ឬតាមរយៈប្រព័ន្ធទំនាក់ទំនងអេឡិចត្រូនិច ដែលរួមមានការនិយាយដោយមានទាំងសំឡេងនិង វីដេអូ ការផ្ញើសារតាមទូរសព្ទ ឬតាមរយៈមធ្យោបាយអេឡិចត្រូនិចផ្សេងទៀត ទៅតាមការស្នើសុំដោយប្រធានក្រុមប្រឹក្សាភិបាល ឬដោយ ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមិនតិចជាង ៥១% (ហាសិបមួយភាគរយ) នៃភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោត ដោយអនុលោមតាមលក្ខខណ្ឌតម្រូវនិងនីតិវិធីដែលបានកំណត់នៅក្នុងលក្ខន្តិកៈនេះ និងក្នុងច្បាប់និងបទប្បញ្ញត្តិជាធរមាន។

២. ព័ត៌មានមហាសន្និបាតភាគហ៊ុនិក

ល.រ	កាលបរិច្ឆេទ	ប្រភេទកិច្ចប្រជុំ	កូរ៉េម	របៀបវារៈ	សេចក្តីសម្រេច
១.	១៦ មិថុនា ២០២៣	មហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ	១០០%	- ទទួលស្គាល់លើសេចក្តីសម្រេច	ឯកភាព

				- ការរាយការណ៍របស់ក្រុមប្រឹក្សា-កិច្ចាលទៅភាគហ៊ុនិក - ការពិចារណាលើភាពជាប្រធានក្រុមប្រឹក្សាកិច្ចាលនិងអភិចាលរបស់ក្រុមប្រឹក្សា-កិច្ចាលរបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម	
២.	១៩ តុលា ២០២៣	មហាសន្និបាតភាគហ៊ុនិកវិសាមញ្ញ	៩៩.៥៥%	- ការកែប្រែលក្ខន្តិកៈរបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម យោងតាមភាពជោគជ័យនៃការបោះផ្សាយមូលបត្រកម្មសិទ្ធិ - សេចក្តីសម្រេចអំពីការបែងចែកភាគលាភអប្បបរមាដែលត្រូវបានធានា សម្រាប់រយៈមុនមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំលើក្រោយ។	ឯកភាព

២៥. ការបែងចែកភាគលាភ

១. គោលនយោបាយភាគលាភ

គោលនយោបាយត្រូវបានរៀបចំដោយក្រុមហ៊ុន ខេម ជ្វីអេសអេម ដើម្បី៖

- រៀបចំនូវគោលការណ៍ណែនាំ និងនីតិវិធីសម្រាប់ការគណនា ប្រកាស និងទូទាត់នូវភាគលាភ និងការកំណត់នូវទម្រង់ និងពេលវេលាដែលភាគលាភត្រូវប្រកាស និងទូទាត់។
- ធានាអោយបានថាក្រុមហ៊ុនមានចំណូល /ឬប្រាក់បម្រុងគ្រប់គ្រាន់ ដែលអាចបែងចែកបាន សម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់ក្រុមហ៊ុន ដែលរាល់ការបែងចែក និង/ឬការទូទាត់នៃភាគលាភ ត្រូវធ្វើការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ និង
- ធានាអោយបានថាភាគលាភត្រូវបែងចែកទៅតាមថ្នាក់របស់ភាគហ៊ុនិក និង/ឬបុគ្គលដែលមានសិទ្ធិទទួលបានភាគលាភអនុលោមទៅតាមច្បាប់ និងបញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា។

១.១ ការប្រកាសភាគលាភ

សេចក្តីជូនដំណឹងអំពីការប្រកាសភាគលាភ ត្រូវធ្វើជាលាយលក្ខណ៍អក្សរជូនទៅភាគហ៊ុនិក។

គោលការណ៍ណែនាំខាងក្រោម ត្រូវយកមកប្រើប្រាស់សម្រាប់រាល់ការបែងចែកភាគលាភ៖

- ក. ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន មានសិទ្ធិក្នុងការស្នើបែងចែកភាគលាភ ដោយអនុលោមតាមគោលការណ៍គណនេយ្យ និងកំណត់លក្ខខណ្ឌនៃការទូទាត់នៃថ្នាក់នីមួយៗនៃភាគហ៊ុន ដែលមានសិទ្ធិទទួលបានភាគលាភ។
- ខ. ភាគលាភ(ប្រសិនបើមាន) ដែលត្រូវបង់ជូន ភាគហ៊ុនិកត្រូវអនុម័តដោយសំឡេងភាគច្រើននៃចំនួនអភិបាលទាំងអស់ដែលមានវត្តមានក្នុងអង្គប្រជុំ ដោយអនុលោមតាមលក្ខន្តិកៈក្រុមហ៊ុនមុននឹងស្នើទៅម្ចាស់ភាគហ៊ុនដើម្បីអនុម័ត និងប្រកាសភាគលាភនោះ។
- គ. ផលបូកនៃភាគលាភ (ប្រសិនបើមាន) ដែលកំណត់ដោយក្រុមប្រឹក្សាភិបាល ត្រូវរក្សាទុកសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន ដូចដែលបានអនុម័តដោយ ភាគហ៊ុនិកភាគច្រើនដែលមានវត្តមានឬតំណាងនៅក្នុងកិច្ចប្រជុំទូទៅនៃ ភាគហ៊ុនិក ដោយអនុលោមតាមលក្ខន្តិកៈក្រុមហ៊ុន។
- ឃ. ភាគលាភអាចជាភាគលាភបណ្តោះអាសន្ន ឬភាគលាភចុងក្រោយ។
- ង. សេចក្តីប្រកាសណាមួយដើម្បីទូទាត់ភាគលាភត្រូវកំណត់ពីថ្នាក់នៃ ភាគហ៊ុនិក និង/ឬ បុគ្គលដែលមានសិទ្ធិទទួលបានភាគលាភ ចំនួននៃភាគលាភក្នុងមួយហ៊ុន រយៈពេលនៃការទូទាត់ និងទម្រង់ និងវិធីទូទាត់។ និង
- ច. ក្នុងវិសាលភាពដែលអនុញ្ញាតដោយច្បាប់ជាធរមាន ក្រុមហ៊ុនអាចបង់ភាគលាភជាសាច់ប្រាក់ ឬជាប្រភេទផ្សេងទៀតក្រៅពីសាច់ប្រាក់។

១.២. ការបែងចែកភាគលាភ

យោងតាមលក្ខន្តិកៈចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ និងគោលការណ៍បែងចែកភាគលាភ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ម្ចាស់ភាគហ៊ុននៃភាគហ៊ុនប្រភេទ “ក” (ការបោះឆ្នោត) នឹងត្រូវបានធានានូវការបែងចែកភាគលាភប្រចាំឆ្នាំ ៧% នៃចំនួនភាគហ៊ុនសរុបដែលកាន់កាប់គិតត្រឹមថ្ងៃក្លាយៗមុន ថ្ងៃ ex-dividend នៃភាគលាភ គុណនឹងតម្លៃបោះផ្សាយលក់មូលបត្រសាធារណៈដំបូងសម្រាប់រយៈពេល ៥ ឆ្នាំ ដែលត្រូវបង់ជារៀងរាល់ត្រីមាស បន្ទាប់ពីរយៈពេល ៣ ខែដំបូងគិតចាប់ពីថ្ងៃចុះបញ្ជី។

ទោះបីជាការចែកចាយដ៏គួរឱ្យកត់សម្គាល់នេះក៏ដោយ ក្រុមហ៊ុន ខេម ជ័យអេសអេម ក៏បានកំណត់លក្ខណៈវិនិច្ឆ័យសិទ្ធិមុននឹងចែកចាយភាគលាភ ដល់ម្ចាស់ភាគហ៊ុនដែលម្ចាស់ហ៊ុននឹងក្លាយជាអតិថិជនរបស់ក្រុមហ៊ុន ខេម ជ័យអេសអេម នៅកំពុងប្រើ និងមានអត្តសញ្ញាណប័ណ្ណដែលមានសុពលភាពដូចគ្នានៃលេខទូរសព្ទដែលបានចុះបញ្ជីជាមួយនឹងលេខសម្គាល់ដែលបានចុះក្នុងបញ្ជីក្នុងសៀវភៅបញ្ជីភាគហ៊ុន។

ក្រុមហ៊ុន ខេម ជ័យអេសអេម បានប្រកាសជាសាធារណៈនូវការចែកចាយភាគលាភដែលមានការធានាជាលើកដំបូងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ហើយបានចែកចាយការទូទាត់លើកដំបូងចាប់ពីថ្ងៃទី០៦

ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការចែកចាយភាគលាភចុងក្រោយបំផុត ភាគលាភធានាប្រចាំត្រីមាស ទី៤ ឆ្នាំ ២០២៣ ត្រូវបានចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលបង្កើតបានជា នៃប្រាក់រៀលចំនួន ៣៦៨.២៩៨.៦៥៨ រៀល ចែកជូនម្ចាស់ភាគហ៊ុនបោះ ឆ្នោតថ្នាក់ប្រភេទ “ក”។

២. ព័ត៌មាននៃការបែងចែកភាគលាភសម្រាប់រយៈពេល ៣ឆ្នាំ ចុងក្រោយ

ល.រ	ពិពណ៌នាលម្អិតអំពីការបែងចែកភាគលាភ	២០២២	២០២១	២០២០
១	កាលបរិច្ឆេទប្រកាសបែងចែកភាគលាភ (ការអនុម័តរបស់ភាគហ៊ុនិក)	លើកទី១៖ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លើកទី២៖ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤	គ្មាន	គ្មាន
២	កាលបរិច្ឆេទកំណត់ទុក	លើកទី១៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ លើកទី២៖ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤	គ្មាន	គ្មាន
៣	កាលបរិច្ឆេទទូទាត់ភាគលាភ	លើកទី១៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លើកទី២៖ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤	គ្មាន	គ្មាន

ផ្នែកទី២៖ ក្រុមប្រឹក្សាភិបាល

ក. ក្រុមប្រឹក្សាភិបាល

១. សមាសភាពក្រុមប្រឹក្សាភិបាល

ល.រ	ឈ្មោះអភិបាល	មុខតំណែង	កាលបរិច្ឆេទ អាណត្តិរំដួល	កាលបរិច្ឆេទបញ្ចប់ អាណត្តិបច្ចុប្បន្ន
១	អ្នកឧកញ៉ា គិត ម៉េង	ប្រធានក្រុមប្រឹក្សាភិបាល	ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៣	ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៦
២	William Mark Hanna	អភិបាលមិនប្រតិបត្តិ	ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៣	ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៦
៣	Paul Carey Clements	អភិបាលមិនប្រតិបត្តិ	ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៣	ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦
៤	Christopher Donald Tiffin	អភិបាលមិនប្រតិបត្តិ	ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៣	ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦
៥	Hep Seka	អភិបាលឯករាជ្យ	ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៣	ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦

២. ប្រវត្តិរូបសង្ខេបរបស់ក្រុមប្រឹក្សាភិបាល

ល.រ	ឈ្មោះ	តួនាទី	ការសិក្សាអប់រំ និងបទពិសោធន៍
១	អ្នកឧកញ៉ា គិត ម៉េង	ប្រធានក្រុមប្រឹក្សា ភិបាល	ជាសប្បុរសជន និងជាពាណិជ្ជករ មានសញ្ជាតិខ្មែរ អ្នកឧកញ៉ា គិត ម៉េង បានចំណាយយុវភាពរបស់ គាត់នៅប្រទេស អូស្ត្រាលី បន្ទាប់ពីបានរត់គេចពី ខ្មែរក្រហម។ ពេលបញ្ចប់ការសិក្សានៅសាកល វិទ្យាល័យជាតិ អូស្ត្រាលី នៅទីក្រុងកង់បេរ៉ា គាត់ បានត្រឡប់មកកម្ពុជាវិញនៅពេលចាប់ផ្តើមនៃ រដ្ឋបាលអ៊ុនតាក់ នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០។ ក្នុងអំឡុងពេលនេះ គាត់បានដឹងពីតម្រូវការ សម្រាប់ប្រទេសរបស់គាត់ក្នុងការកសាងឡើងវិញពី ដំបូង ដោយមានការគាំទ្រពីពាណិជ្ជករក្នុងស្រុក។ យុវជនម្នាក់ដែលមានចក្ខុវិស័យ គាត់បានមើល ឃើញថានេះជាឱកាសមួយក្នុងការកសាងអាណា ចក្រអាជីវកម្ម ខណៈដែលគាត់បានវិនិយោគលើ

			ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ប្រទេសគាត់។ នេះគឺជាការចាប់ផ្តើមរបស់ក្រុមហ៊ុន Royal Group of Companies (RGC); ក្លាយជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា។ ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមក RGC បានកើនឡើងពីភាពខ្លាំងមួយទៅភាពរឹងមាំជាមួយនឹងផលប៉ុន្តែអាជីវកម្មដ៏ទូលំទូលាយរាប់ចាប់ពី ធនាគារ និងហិរញ្ញវត្ថុ ផ្លូវដែក អាកាសចរណ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ បដិសណ្ឋារកិច្ច ចលនទ្រព្យ និងអចលនទ្រព្យ និងការអប់រំ។ បច្ចុប្បន្ន លោកក៏ជាប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ ផ្សារភ្ជាប់ទំនាក់ទំនងរវាងសាជីវកម្មក្នុងស្រុក និងអន្តរជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។ គិត ម៉េង រស់នៅក្នុងពេញជាមួយប្រពន្ធ និងកូនប្អូននាក់។
២	លោក William Mark Hanna	អភិបាលមិនប្រតិបត្តិ	ជនជាតិអង់គ្លេស លោក William Mark Hanna បានចូលរួមជាមួយក្រុមហ៊ុន Royal Group ក្នុងឆ្នាំ ២០០៧ ជានាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន។ ជាមួយនឹងបទពិសោធន៍ជាង ៣០ ឆ្នាំពីក្រៅប្រទេស Mark បានរួមចំណែកដល់ការរីកចម្រើនយ៉ាងខ្លាំងរបស់ Royal Group ។ បច្ចុប្បន្ន Mark ក៏បម្រើការជាអភិបាលក្រុមហ៊ុន Royal Railway Plc ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Royal Group ។ មុនពេលចូលបម្រើការងារជាមួយក្រុមហ៊ុន Royal Group លោក Mark គឺជាអគ្គនាយកប្រតិបត្តិនៅក្រុមហ៊ុន Warf Telecom International និងក្រុមហ៊ុនទូរគមនាគមន៍ Wataniya ប្រទេសម៉ាល់ឌីវ។ Mark ក៏ជានាយកផ្នែកហិរញ្ញវត្ថុនៅ Millicom International Cellular ប្រទេសកម្ពុជា ដែលជាអ្នកផ្តល់សេវាទំនាក់ទំនងចល័តដែលមាន ISP អ្នកផ្តល់សេវាអ៊ីនធឺណិតគ្មានខ្សែ ច្រកទ្វារសំឡេង

			និងទិន្នន័យអន្តរជាតិ និងស្ថានីយ៍ទូរទស្សន៍ពាណិជ្ជកម្ម។ Mark គឺជានិស្សិតបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Napier ជំនាញគណនេយ្យ។ គាត់ក៏ជាគ្រូបណ្តុះបណ្តាលដែលមានវិញ្ញាបនប័ត្រ Zenger Miller និងជាគណនេយ្យកម្រិតគ្រប់គ្រង Chartered (CIMA) ផងដែរ។
៣	លោក Paul Carey Clements	អភិបាលមិនប្រតិបត្តិ	នាយកប្រតិបត្តិជាន់ខ្ពស់ដែលមានបទពិសោធន៍ជាង ៣០ ឆ្នាំនៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុជាមួយនឹងការបង្ហាញជាអន្តរជាតិដ៏សំខាន់ និងតួនាទីជាអ្នកដឹកនាំនៅទូទាំងអង្គភាព និងអង្គភាពអាជីវកម្មដែលលាតសន្ធឹងទាំងការិយាល័យខាងមុខ (ផ្នែកលក់ P&L) និងការិយាល័យខាងក្រោយ (ប្រតិបត្តិការអាជីវកម្ម ការផ្លាស់ប្តូរ និងហានិភ័យ។) នៅប្រទេសអូស្ត្រាលី ឥណ្ឌូនេស៊ី ចិន និងកម្ពុជា (សាជីវកម្មធនាគារ Westpac, ធនាគារ ANZ និង JP Morgan ក្នុងចំណោមអ្នកផ្សេងទៀត) Paul បានកាន់តួនាទីជាន់ខ្ពស់ក្នុងការអភិវឌ្ឍន៍ទិសដៅយុទ្ធសាស្ត្រ ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ការបង្កើត និងការរីកលូតលាស់អាជីវកម្មនៅក្នុងទីតាំងភូមិសាស្ត្រ និងវប្បធម៌ផ្សេងៗគ្នា ដោយប្រើប្រាស់ភាពជាអ្នកដឹកនាំ ភាពជាដៃគូ ការលក់ និងជំនាញអាជីវកម្មរបស់គាត់។ នៅក្នុងប្រទេសកម្ពុជា លោក Paul ធ្លាប់បានចូលរួមជាមួយធនាគារ ANZ Royal, Cambodia Mekong Bank Public Limited, WorldBridge Outsourcing Solutions Co., Ltd និង HCC Group Co., Ltd (EnviroCam) ។ Paul មានបរិញ្ញាបត្រពាណិជ្ជកម្ម (ជំនាញធនាគារ និងហិរញ្ញវត្ថុ) និងបរិញ្ញាបត្ររងផ្នែកគណនេយ្យ។

៤	លោក Christopher Donald Tiffin	អភិបាលមិនប្រតិបត្តិ	លោក Christopher Donald Tiffin គឺជានាយកប្រតិបត្តិជាន់ខ្ពស់ដែលមានបទពិសោធន៍ដែលមានឯកទេសក្នុងវិស័យទូរគមនាគមន៍ អាយស៊ីពី និងសេវាកម្មឌីជីថល ដែលផ្តល់នូវភាពជាអ្នកដឹកនាំផ្នែកហិរញ្ញវត្ថុ និងពាណិជ្ជកម្ម រួមជាមួយនឹងផ្នែកសំខាន់នៃការបង្កើតអាជីវកម្មថ្មីពីក្នុងរយៈពេល 7 ឆ្នាំចុងក្រោយនេះ នៅខាងក្រៅ Telco ប្រពៃណី៖ a អាជីវកម្មហេដ្ឋារចនាសម្ព័ន្ធ TowerCo និងថ្មីៗនេះ ជាអាជីវកម្មឌីជីថលចល័តពេញលេញ (សេវាហិរញ្ញវត្ថុឌីជីថល) ។ មានជំនាញក្នុងការធ្វើផែនការអាជីវកម្ម ភាពជាដៃគូអាជីវកម្ម ការអភិវឌ្ឍន៍ និងការអនុវត្តយុទ្ធសាស្ត្រអាជីវកម្មទាំងមូល ការគ្រប់គ្រងបុគ្គលិក និងការកសាងក្រុមដែលមានប្រសិទ្ធភាពខ្ពស់ ភាពជាអ្នកដឹកនាំផ្នែកហិរញ្ញវត្ថុ ការអភិវឌ្ឍន៍ផលិតផល/សេវាកម្ម យុទ្ធសាស្ត្រ/ការគ្រប់គ្រងបទពិសោធន៍អតិថិជន និងការគ្រប់គ្រងបណ្តាញ/លក់រាយ/ចែកចាយ/វិធានសង្វាក់ផ្គត់ផ្គង់។ អ្នកដឹកនាំដែលមានឥទ្ធិពល និងរាបទាប មានសមត្ថភាពបង្ហាញឱ្យឃើញក្នុងការជំរុញ និងមានឥទ្ធិពលលើការផ្លាស់ប្តូរវប្បធម៌ និងទីផ្សារវិជ្ជមាន។ គាត់ទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រគណនេយ្យពីសាកលវិទ្យាល័យអាហ្សិកខាងត្បូង។ Chris គឺជាគណនេយ្យករដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ - CA (SA) សមាជិកនៃ SAICA (South Africa Institute of Chartered Accountants) ក៏ដូចជាសមាជិក FCA (Fellow Chartered Accountant) នៃវិទ្យាស្ថាន Chartered Accountants England & Wales (ICAEW)
៥	លោកស្រី ហិប សិកា	អភិបាលមិនប្រតិបត្តិ	សេកា គឺជាមេធាវីដែលមានអាជ្ញាប័ណ្ណដោយ BACK ដែលជាមជ្ឈត្តករដែលត្រូវបានទទួលស្គាល់ដោយ NCAC និងជាអ្នកសម្របសម្រួលដែលទទួលស្គាល់ដោយ CEDR ។ នាងមានជំនាញផ្នែកច្បាប់យ៉ាងទូលំទូលាយដែលមានឯកទេសខាងច្បាប់

			សាជីវកម្ម និងអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់។ ជាមួយនឹងភាពប្រសើរឡើងនៃប្រព័ន្ធគ្រប់គ្រងអ្នកពាក់ព័ន្ធ និងជំនាញបច្ចេកទេសដ៏ល្អ ឥតខ្ចោះរបស់នាង សេកាបានជួយលើគម្រោងអចលនទ្រព្យធំៗជាច្រើន ហើយធ្វើសកម្មភាពជាទៀងទាត់លើការអភិវឌ្ឍន៍ពាណិជ្ជកម្ម ឧស្សាហកម្ម និងលំនៅដ្ឋានសំខាន់ៗនៅទូទាំងប្រទេសកម្ពុជា។ នាងបានទទួលសញ្ញាបត្រអនុបណ្ឌិត 2 នៃច្បាប់ប្រៀបធៀបពាណិជ្ជកម្ម (LL.M.) ពីសាកលវិទ្យាល័យ Lumière Lyon 2 ប្រទេសបារាំង ដែលរួមបញ្ចូលកម្មវិធីផ្លាស់ប្តូរនៅសាកលវិទ្យាល័យ Montreal ប្រទេសកាណាដា។ សេកាត្រូវបានទទួលស្គាល់ថាជាអ្នកអនុវត្តជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា និងជាអ្នកអនុវត្តដ៏គួរឱ្យកត់សម្គាល់ក្នុងវិស័យអចលនទ្រព្យដោយ Asialaw ក្នុងឆ្នាំ 2022។
--	--	--	--

៣. ករណីអភិបាលណាមួយជាអភិបាល ភាគហ៊ុននិក ឬសហកម្មសិទ្ធិរបស់ក្រុមហ៊ុនផ្សេងទៀត

ល.រ.	ឈ្មោះអភិបាល	ឈ្មោះក្រុមហ៊ុនពាក់ព័ន្ធ	អភិបាល ឬភាគហ៊ុននិក ឬសហកម្មសិទ្ធិករ
១	អ្នកឧកញ៉ា គិត ម៉េង	ធនាគារ ជេត្រាស់ រ៉ូយ៉ាល់ ម.ក	ប្រធានក្រុមប្រឹក្សាភិបាល
		រ៉ូយ៉ាល់គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី	ប្រធានក្រុមប្រឹក្សាភិបាល
		អ៊ិនហ្វីនីធី ជេនណេរល អិនសុរិន	ប្រធានក្រុមប្រឹក្សាភិបាល
		ធនាគារ រឹង (ខេមបូឌា) ម.ក	ប្រធានក្រុមប្រឹក្សាភិបាល
		ឆាយលីស រ៉ូយ៉ាល់ លីស៊ីង ម.ក	ភាគហ៊ុននិកមិនផ្ទាល់
		ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា “ខេមឡែហ្វ” ម.ក	ប្រធានក្រុមប្រឹក្សាភិបាល
		អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីយូរីធី	ប្រធានក្រុមប្រឹក្សាភិបាល
		រ៉ូយ៉ាល់ ហ្វាយនេនសល ខនសាន់ធើនស៊ី	ប្រធានក្រុមប្រឹក្សាភិបាល

		ខេមបូឌាន ប្រតិយោសស្តីង សិរីស	ប្រធានក្រុមប្រឹក្សាភិបាល
		ឌីជីថល ស្ថាប័នម៉ាស់ដីមេខា ង.ក	ប្រធានក្រុមប្រឹក្សាភិបាល
		រ៉ូយ៉ាល់ វេលវេ ម.ក	ប្រធានក្រុមប្រឹក្សាភិបាល
		អ៊ុហ្ស៊ីខម ខូ អិលធីឌី	ប្រធានក្រុមប្រឹក្សាភិបាល
		នីត្រូជេន ខេមីខល អេន ហ្វីប៊ីឡាយហ្ស៊ី (ខេមបូឌា)	ប្រធានក្រុមប្រឹក្សាភិបាល
		ដី រ៉ូយ៉ាល់ ស៊ែន កោះរ៉ុង	ប្រធានក្រុមប្រឹក្សាភិបាល
		កាំបូឌីយ៉ាណា អ៊ុនវេស្តមេនធី (ភ្នំពេញ) កីធីអ៊ី អែលធីឌី	ប្រធានក្រុមប្រឹក្សាភិបាល
		រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវឡូបមេន ខមភេនី	ប្រធានក្រុមប្រឹក្សាភិបាល
		ណាសព្រីធី ឌីវឡូបមេន ខមភេនី លីមីធីត	ប្រធានក្រុមប្រឹក្សាភិបាល
		ខូវ ជីលី លែនជ័ ខមភេនី លីមីធីត	ប្រធានក្រុមប្រឹក្សាភិបាល
		រ៉ូយ៉ាល់ ខេមបូឌាន លីម៉ូស៊ីន សិរីស ខូ អិលធីឌី	ប្រធានក្រុមប្រឹក្សាភិបាល
		ចាយអិន អាយប៊ីស ត្រេនស្ត័ត ង.ក	ប្រធានក្រុមប្រឹក្សាភិបាល
		ខេមបូឌា អ៊ែរឡាញ	ប្រធានក្រុមប្រឹក្សាភិបាល
		ហ៊ីលីគូបជើ (ខេមបូឌា) អិលធីឌី	ប្រធានក្រុមប្រឹក្សាភិបាល
		រ៉ូយ៉ាល់ ខេមបូឌា	ប្រធានក្រុមប្រឹក្សាភិបាល
		កម្ពុជា ហ្វូត ខបភើវេសិន	ភាគហ៊ុនិកមិនផ្ទាល់
		ណាតប្រីដ អ៊ុនជើណេសិនណាល ស្ទូល (ខេមបូឌា) លីមីធីត	ប្រធានក្រុមប្រឹក្សាភិបាល
		សៅប្រីដ អ៊ុនជើណេសិនណាល ស្ទូល (ខេមបូឌា) លីមីធីត	ប្រធានក្រុមប្រឹក្សាភិបាល
		ហាយដ្រូ ដៅវ៉េ ឡូរ៉េ សេសាន្ត២	ភាគហ៊ុនិកមិនផ្ទាល់
២	លោក William Mark Hanna	រ៉ូយ៉ាល់គ្រុប ភ្នំពេញ អេសអ៊ីហ្សិត កីអិ លស៊ី	ប្រធានក្រុមប្រឹក្សាភិបាល
		ធនាគារ ជេត្រាស់ រ៉ូយ៉ាល់ ម.ក	អភិបាល

		ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា “ខេមឡែហ្វ” ម.ក	អភិបាល
		ធាយលីស រ៉ូយ៉ាល់ លីស៊ីង ម.ក	អភិបាល
		ធាយលីស រ៉ូយ៉ាល់ ហ្វាយនែន ម.ក	អភិបាល
		អ៊ីហ្ស៊ីខម ខូ អិលធីឌី	អភិបាល
		ហាយដ្រូ ដៅវ៉ៃ ឡូរ៉េ សេសាស្ត្រ២	អភិបាល
		ក្រុមហ៊ុន KFC	អភិបាល
		ក្រុមហ៊ុន NCFC	អភិបាល
		រ៉ូយ៉ាល់ រេលវេ ម.ក	អភិបាល
		អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីយូរីធី	អភិបាល
៣	លោក Paul Carey Clements	ធនាគារ ជេត្រាស់ រ៉ូយ៉ាល់ ម.ក	អភិបាល
		វីលប្រីង អៅសសស៊ីង សីលូសិន	ភាគហ៊ុននិងអភិបាល
		សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា	ប្រធានក្រុមប្រឹក្សាភិបាល
		រ៉ូយ៉ាល់ រេលវេ ម.ក	អភិបាល
៤	លោក Christopher Donald Tiffin	រ៉ូយ៉ាល់ គ្រុប	នាយកប្រតិបត្តិការប្រចាំគ្រុប
		យូណាយធីត (ខេមបូឌា) លែន ខូ អិលធីឌី	អភិបាល
		កម្ពុជា ហូត ខបភីរេសិន	អភិបាល
		រ៉ូយ៉ាល់ គ្រុប ហ្វាន់ ឯ.ក	អភិបាល
៥	លោកស្រី ហិប សិកា	ឌីអេហ្វ ឌី អិល មេគង្គ (ខេមបូឌា)	សហកម្មសិទ្ធិករ និងអនុប្រធានគ្រប់គ្រង
		ធនាគារ ជេត្រាស់ រ៉ូយ៉ាល់ ម.ក	អភិបាលឯករាជ្យ
		ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា “ខេមឡែហ្វ” ម.ក	អភិបាលឯករាជ្យ
		ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្ស៊ីត ភីអិលស៊ី	អភិបាលឯករាជ្យ

៤. សិទ្ធិអំណាច និងការកិច្ចរបស់ក្រុមប្រឹក្សាភិបាល និងការអនុវត្ត

អភិបាលឯករាជ្យ ត្រូវអនុវត្តការវិនិច្ឆ័យល្អបំផុតរបស់ខ្លួន ដោយឯករាជ្យដោយគ្មានការជ្រៀតជ្រែកណាមួយ ដើម្បីលើកកម្ពស់តម្លាភាព ទំនួលខុសត្រូវ និងប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្ម និងការអនុវត្តការគ្រប់គ្រង ដើម្បីបម្រើ និងការពារផលប្រយោជន៍របស់ក្រុមហ៊ុន និង ភាគហ៊ុនិករបស់ខ្លួន។

អភិបាលឯករាជ្យ មិនត្រូវមានទំនាក់ទំនងជាសម្ភារៈ ឬប្រាក់កាសជាមួយក្រុមហ៊ុន ឬបុគ្គលដែលពាក់ព័ន្ធ ក្រៅពីថ្លៃសេវារបស់អភិបាលដែលត្រូវបង់ទៅឱ្យអភិបាលឯករាជ្យ។

អភិបាលឯករាជ្យមានការកិច្ចដូចខាងក្រោម៖

- ដើម្បីចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល និងនាំយកការវិនិច្ឆ័យឯករាជ្យមួយដើម្បីដោះស្រាយលើបញ្ហានៃយុទ្ធសាស្ត្រ គោលការណ៍ ទំនួលខុសត្រូវ ធនធាន ការតែងតាំងអ្នកគ្រប់គ្រងជាន់ខ្ពស់ និងបញ្ហាផ្សេងៗ។
- ដើរតួនាទីនាំមុខក្នុងការដោះស្រាយ និងទប់ស្កាត់ជម្លោះផលប្រយោជន៍ដែលអាចកើតមាន។
- បម្រើក្នុងគណៈកម្មាធិការក្រុមប្រឹក្សា ដូចជា គណៈកម្មាធិការសវនកម្ម និងហានិភ័យ។ និង
- ត្រួតពិនិត្យយ៉ាងតឹងរឹង ដើម្បីធានាបាននូវការសម្រេចបាននូវគោលដៅ និងគោលបំណង។

ក្រុមហ៊ុន ខេម ជ័យអេសអេម ម.ក គឺស្ថិតនៅក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាភិបាល ហើយក្រុមប្រឹក្សាភិបាលត្រូវមានអំណាចទូទៅក្នុងការគ្រប់គ្រងក្រុមហ៊ុន ដូចខាងក្រោម៖

- ធានាថាក្រុមហ៊ុនមានទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាពជាមួយភាគហ៊ុនិក និងភាគីពាក់ព័ន្ធផ្សេងទៀត
- បង្កើត តាមដាន និងវាយតម្លៃផែនការយុទ្ធសាស្ត្រ និងផែនការអាជីវកម្មរបស់ក្រុមហ៊ុន និងធានាថា ធនធានចាំបាច់មានរួចជាស្រេចដើម្បីឱ្យក្រុមហ៊ុនសម្រេចបានតាមកម្មវត្ថុអាជីវកម្ម
- បង្កើត តាមដាន និងវាយតម្លៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង
- បង្កើត តាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការធ្វើសវនកម្ម
- បង្កើត តាមដាន និងវាយតម្លៃគោលនយោបាយគ្រប់គ្រងហានិភ័យ
- រៀបចំគោលនយោបាយលើកទឹកចិត្ត
- កំណត់លក្ខខណ្ឌ និងនីតិវិធីជ្រើសរើសអភិបាល
- តែងតាំង និងដកហូតមុខតំណែងជាលេខាធិការក្រុមហ៊ុន ប្រធានសវនកម្មផ្ទៃក្នុង និងបុគ្គលទទួលបន្ទុក ផ្តល់ព័ត៌មាន
- តាមដាន ត្រួតពិនិត្យនិងវាយតម្លៃប្រសិទ្ធភាពនៃក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការនានារបស់ក្រុម ប្រឹក្សាភិបាល

- ធានាស្ថេរភាពហិរញ្ញវត្ថុនៃក្រុមហ៊ុនតាមរយៈការបំពេញភារកិច្ច និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន
- ធានាស្ថេរភាពហិរញ្ញវត្ថុនៃក្រុមហ៊ុនតាមរយៈការបំពេញភារកិច្ច និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សា ភិបាល ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន
- បង្កើតយន្តការ និងនីតិវិធីដើម្បីការពារសិទ្ធិភាគហ៊ុននិកដោយធានាថាភាគហ៊ុននិកភាគតិច ដោយធានាថាភាគហ៊ុននិកភាគតិចមានសិទ្ធិក្នុងការឈរឈ្មោះ និងដាក់ស្នើតំណាងចូលរួមជាបេក្ខភាពជាអភិបាល
- បង្កើតយន្តការ និងនីតិវិធីបោះឆ្នោតនៅក្នុងមហាសន្និបាតភាគហ៊ុននិក ដូចជាការអនុវត្តប្រព័ន្ធបោះឆ្នោតត្រួតពិនិត្យ ដើម្បីធានាផលប្រយោជន៍ភាគហ៊ុននិកភាគតិច
- បង្កើតយន្តការអនុញ្ញាតឱ្យភាគហ៊ុននិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន និងភាគហ៊ុននិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់បង្ហាញព័ត៌មានជាសាធារណៈនូវព័ត៌មានពាក់ព័ន្ធនិងការផ្លាស់ប្តូរភាគហ៊ុននិកតាមរយៈក្រុមហ៊ុន
- បង្កើតយន្តការ និងនីតិវិធីពាក់ព័ន្ធនិងប្រតិបត្តិការជាមួយភាគីជាប់ពាក់ព័ន្ធ
- បង្កើតគោលនយោបាយផ្សេងៗសម្រាប់ក្រុមហ៊ុន
- អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន
- និងតួនាទីផ្សេងទៀតកំណត់ដោយច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។

៥. ការប្រជុំក្រុមប្រឹក្សាភិបាល

ល.រ	កាលបរិច្ឆេទ	ប្រភេទនៃកិច្ចប្រជុំ	ឈ្មោះអភិបាលដែលបានចូលរួម
១	ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣	អនឡាញ	អ្នកឧកញ៉ា គិត ម៉េង លោក William Mark Hanna
២	ថ្ងៃទី២៣ ខែមករា: ឆ្នាំ២០២៣	អនឡាញ	អ្នកឧកញ៉ា គិត ម៉េង លោក William Mark Hanna
៣	ថ្ងៃទី១៦ ខែកុម្ភៈ: ឆ្នាំ២០២៣	អនឡាញ	អ្នកឧកញ៉ា គិត ម៉េង លោក William Mark Hanna
៤	ថ្ងៃទី២៣ ខែមីនា: ឆ្នាំ២០២៣	អនឡាញ	អ្នកឧកញ៉ា គិត ម៉េង លោក William Mark Hanna
៥	ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣	អនឡាញ	អ្នកឧកញ៉ា គិត ម៉េង លោក William Mark Hanna លោក Paul Carey Clements លោក Christopher Donald Tiffin លោកស្រី Hep Seka

៦	ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣	អនឡាញ	អ្នកឧកញ៉ា គិត ម៉េង លោក William Mark Hanna លោក Paul Carey Clements លោក Christopher Donald Tiffin លោកស្រី Hep Seka
៧	ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣	អនឡាញ	អ្នកឧកញ៉ា គិត ម៉េង លោក William Mark Hanna លោក Paul Carey Clements លោក Christopher Donald Tiffin លោកស្រី Hep Seka
៨	ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣	អនឡាញ	អ្នកឧកញ៉ា គិត ម៉េង លោក William Mark Hanna លោក Paul Carey Clements លោក Christopher Donald Tiffin លោកស្រី Hep Seka
៩	ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣	អនឡាញ	អ្នកឧកញ៉ា គិត ម៉េង លោក William Mark Hanna លោក Paul Carey Clements លោក Christopher Donald Tiffin លោកស្រី Hep Seka

ខ. គណៈកម្មាធិការក្រុមប្រឹក្សាភិបាល

១. រចនាសម្ព័ន្ធគណៈកម្មាធិការក្រុមប្រឹក្សាភិបាល

១.១ គណៈកម្មាធិការសវនកម្ម និងហានិភ័យ

ល.រ	ឈ្មោះ	តំណែង	កាលបរិច្ឆេទ តែងតាំង	ចំនួននៃការចូល រួមកិច្ចប្រជុំ	ចំនួនកិច្ចប្រជុំ សរុប
១	លោកស្រី ហិប សិកា	អភិបាលឯក រាជ្យ	ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣	គ្មាន	គ្មាន
២	លោក William Mark Hanna	អភិបាលមិន ប្រតិបត្តិ	ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣	គ្មាន	គ្មាន

៣	លោក Christopher Donald Tiffin	អភិបាលមិន ប្រតិបត្តិ	ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣	គ្មាន	គ្មាន
---	----------------------------------	-------------------------	--------------------------------	-------	-------

- គណៈកម្មាធិការសវនកម្ម និងហានិភ័យមានតួនាទី និងភារកិច្ចដូចខាងក្រោម៖
 - ពិនិត្យឡើងវិញនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ស្របតាមស្តង់ដាររបាយការណ៍ទាក់ទង
ហិរញ្ញវត្ថុអន្តរជាតិ សម្រាប់កម្ពុជា (CIFRS) និងគាំទ្រដល់សេចក្តីសម្រេចចុងក្រោយ របស់ក្រុម
ប្រឹក្សាភិបាល។
 - ពិនិត្យឡើងវិញ និងធានាថាការត្រួតពិនិត្យផ្ទៃក្នុងមានដំណើរការសមស្រប
 - ពិនិត្យឡើងវិញ នូវរបាយការណ៍សវនកម្មផ្ទៃក្នុង និងសវនកម្មខាងក្រៅ និងវិភាគលក្ខណៈ ឬហេតុ
មិនប្រក្រតីណាមួយ
 - ពិនិត្យឡើងវិញ និងត្រួតពិនិត្យដំណើរការគ្រប់គ្រងហានិភ័យ រួមទាំងការកំណត់អត្តសញ្ញាណ
ហានិភ័យ និងការកាត់បន្ថយហានិភ័យ
 - រាយការណ៍ និងផ្តល់អនុសាសន៍ជូនក្រុមប្រឹក្សាភិបាល
 - អនុវត្តសកម្មភាពផ្សេងទៀតតាមការកំណត់របស់ក្រុមប្រឹក្សាភិបាល
- លទ្ធផលការងាររបស់គណៈកម្មាធិការសវនកម្ម និងហានិភ័យ
 - គណៈកម្មាធិការសវនកម្ម និងហានិភ័យបានដោះស្រាយដោយជោគជ័យនូវបញ្ហាតាមអនុសាសន៍ពី
សវនករឯករាជ្យដែលផ្តល់ដោយតាមរយៈរបាយការណ៍សវនកម្មហិរញ្ញវត្ថុឆ្នាំ២០២២។
 - គណៈកម្មាធិការសវនកម្ម និងហានិភ័យបានធានាលើការស្របតាមស្តង់ដាររបាយការណ៍សវនកម្ម
ហិរញ្ញវត្ថុឆ្នាំ២០២៣ របស់ក្រុមហ៊ុន។
 - គណៈកម្មាធិការសវនកម្ម និងហានិភ័យបានត្រួតពិនិត្យការអនុវត្តសវនកម្មផ្ទៃក្នុងដែលធ្វើឡើង
ដោយសវនករផ្ទៃក្នុង។
 - គណៈកម្មាធិការសវនកម្ម និងហានិភ័យបានត្រួតពិនិត្យ និងសម្រេចលើរបាយការណ៍សវនកម្ម
ហិរញ្ញវត្ថុ សម្រាប់ការិយឆ្នាំ ២០២២ មុនពេលបញ្ជូន និងផ្តល់អនុសាសន៍សម្រាប់ក្រុមប្រឹក្សាភិបាល
ដើម្បីធ្វើការសម្រេច។

១.២ គណៈកម្មាធិការតែងតាំង និងលាភការ

ល.រ	ឈ្មោះ	តំណែង	កាលបរិច្ឆេទ តែងតាំង	ចំនួននៃការចូល រួមកិច្ចប្រជុំ	ចំនួនកិច្ចប្រជុំ សរុប
១	លោក William Mark Hanna	អភិបាលមិន ប្រតិបត្តិ	ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣	២	២
២	លោក Paul Carey Clements	អភិបាលមិន ប្រតិបត្តិ	ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣	២	២
៣	លោក Christopher Donald Tiffin	អភិបាលមិន ប្រតិបត្តិ	ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣	២	២

- គណៈកម្មាធិការកំណត់តួនាទីបៀវត្សរ៍មានទំនួលខុសត្រូវដូចខាងក្រោម៖
 - វាយតម្លៃ និងកំណត់លក្ខខណ្ឌ គុណវុឌ្ឍិ និងនីតិវិធីតែងតាំងអភិបាល និងបុគ្គលិកជាន់ខ្ពស់។
 - វាយតម្លៃលទ្ធផលការងាររបស់អភិបាល និងបុគ្គលិកជាន់ខ្ពស់ និងរាយការណ៍ទៅក្រុមប្រឹក្សាភិបាល។
 - កំណត់ ពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍លើលាភការ ឬប្រាក់បំណាច់សម្រាប់ក្រុមប្រឹក្សាភិបាល និងបុគ្គលិកជាន់ខ្ពស់។
 - ពិនិត្យ និងធ្វើបច្ចុប្បន្នភាពយន្តការ និងវាយតម្លៃលទ្ធផលការងាររបស់ក្រុមប្រឹក្សាភិបាល អភិបាល និងគណៈកម្មាធិការផ្សេងៗយ៉ាងតិច ១ ដងក្នុងមួយឆ្នាំ។
 - ការកិច្ចផ្សេងទៀតកំណត់ដោយក្រុមប្រឹក្សាភិបាល។

២. ការប្រែប្រួលសមាជិកគណៈកម្មាធិការ

មិនមានការផ្លាស់ប្តូរសមាជិកគណៈកម្មាធិការក្រុមប្រឹក្សាភិបាលនោះទេ។

គ. ប្រាក់បំណាច់ ឬលាភការ

១. គោលនយោបាយប្រាក់បំណាច់ ឬលាភការសម្រាប់អភិបាល និងបុគ្គលិកជាន់ខ្ពស់

យោងតាមសេចក្តីសម្រេចក្រុមប្រឹក្សាភិបាលចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ប្រធានក្រុមប្រឹក្សាភិបាល និងអភិបាលមិនប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលមិនទទួលបានប្រាក់កម្រៃទេ។ ប្រាក់បៀវត្សរ៍ និងប្រាក់បំណាច់មន្ត្រីជាន់ខ្ពស់ គឺស្របតាមច្បាប់ការងាររបស់ប្រទេសកម្ពុជា និងការផ្តល់ប្រាក់សំណង និងអត្ថប្រយោជន៍ផ្ទៃក្នុងរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដោយរួមបញ្ចូលប្រាក់ឈ្នួលសរុបប្រចាំខែ ការឈប់សម្រាកប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភធ្វើដំណើរធានារ៉ាប់រងសុខភាព លំនៅឋាន និងសំបុត្រយន្តហោះ។

២. បុគ្គលទទួលបានប្រាក់បំណាច់

ល.រ	បុគ្គលទទួលបាន ប្រាក់បំណាច់	ចំនួនសរុបដែលត្រូវបង់ (ដុល្លារអាមេរិក)
១	អភិបាល	៧.០០០ ដុល្លារអាមេរិក
២	អភិបាលប្រតិបត្តិ	គ្មាន
៣	បុគ្គលិកជាន់ខ្ពស់	១.៥៥២.៦២៧,២២ ដុល្លារអាមេរិក
៤	បុគ្គលិកទទួលបានលាភការ ឬប្រាក់បំណាច់ខ្ពស់បំផុត ៥រូប	៥១៧.៣៦២,៥២ ដុល្លារអាមេរិក

ឃ. ការវាយតម្លៃលទ្ធផលប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាភិបាល អគ្គនាយកដ្ឋាន និងនាយកប្រតិបត្តិ

នៅក្នុងឆ្នាំ២០២៣ ការគ្រប់គ្រងរបស់ក្រុមហ៊ុន ខេម ជ័យអេសអេម និងក្រុមប្រឹក្សាភិបាល បានបង្កើតបរិយាកាសសហការ ប្រកបដោយផលិតភាព ជាមួយនឹងការពិនិត្យ និងពិភាក្សាពិគ្រោះជាប្រចាំ។ ក្រុមប្រឹក្សាភិបាល បាននឹងកំពុងត្រួតពិនិត្យយ៉ាងមានប្រសិទ្ធភាពនូវប្រតិបត្តិការ និងការអនុវត្តផែនការអាជីវកម្មរបស់ក្រុមហ៊ុន ការយល់ដឹងអំពីទិដ្ឋភាពប្រកួតប្រជែង និន្នាការឧស្សាហកម្ម និងក្របខណ្ឌបទប្បញ្ញត្តិ។ សមាជិកក្រុមប្រឹក្សាភិបាល បានគូសបញ្ជាក់ជាពិសេស ប្រសិទ្ធភាពនៃបណ្តាញទំនាក់ទំនងច្បាស់លាស់ និងបើកចំហជាមួយអ្នកគ្រប់គ្រងទាក់ទងនឹងដំណើរការ IPO និងការរៀបចំរចនាសម្ព័ន្ធបំណុលរយៈពេលវែង ក៏ដូចជាការធានា នូវការអនុវត្តយុទ្ធសាស្ត្រកំណើនជាបន្តបន្ទាប់។ នៅឆ្នាំ ២០២៤ ក្រុមប្រឹក្សាភិបាលកំពុងដឹកនាំការផ្តោតអារម្មណ៍របស់ខ្លួន ក្នុងការកែលម្អផែនការប្រតិទិនប្រចាំឆ្នាំ និងជម្រុញឱ្យមានការរួមបញ្ចូលគ្នាបន្ថែមទៀតនៅក្នុងក្របខ័ណ្ឌ ICT និងក្រុមហ៊ុន។

ក្រុមហ៊ុននៅមិនទាន់បានអនុវត្តការវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាភិបាល អភិបាល គណៈកម្មាធិការនៃក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិនៅឡើយនោះទេ ដោយសារក្រុមហ៊ុនទើបតែធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងនៅពាក់កណ្តាលឆ្នាំ២០២៣ ដូចនេះ ក្រុមប្រឹក្សាភិបាលកំពុងរៀបចំការអនុវត្តស្របតាមប្រកាសស្តីពីអភិបាលកិច្ចសាជីវកម្មសម្រាប់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈជាធរមាន។

ង. ការបណ្តុះបណ្តាលសម្រាប់អគ្គនាយក និងបុគ្គលិកជាន់ខ្ពស់

ល.រ.	ឈ្មោះ	វគ្គ/ជំនាញ	កាលបរិច្ឆេទ
១	Simon Perkins	- GSMA MWC Shanghai - Mobile 360 in London - TM Forum Meeting in Denmark	- ខែ មិថុនា ឆ្នាំ ២០២៣ - ខែ កក្កដា ឆ្នាំ ២០២៣ - ខែ កញ្ញា ឆ្នាំ ២០២៣
២	Lynnette Gan Siau Ling	- New Law on Taxation - Tax Forum	- ខែ កក្កដា ឆ្នាំ ២០២៣ - ខែ កញ្ញា ឆ្នាំ ២០២៣

៣	Bighani Jr. Naval	• MWC Barcelona 2023	• ខែ កុម្ភៈ ឆ្នាំ ២០២៣
៤	Marina Pykhteeva	• Career Fair Seminar	• ខែ វិច្ឆិកា ឆ្នាំ ២០២៣
៥	Soksophay Lim	• Mobile World Congress-Spain • Telco to tech-co & sharing session organized by F5 Security • Backbase Digital Platform "Big Shift" Conference-Bangkok • Executive Workshop in France organized by Thales	• ខែ កុម្ភៈ ឆ្នាំ ២០២៣ • ខែ សីហា ឆ្នាំ ២០២៣ • ខែ វិច្ឆិកា ឆ្នាំ ២០២៣ • ខែ មិថុនា ឆ្នាំ ២០២៣
៦	Johnny Wong	• MWC Barcelona 2023 • Telecoms World Asia Forum in Bangkok	• ខែ កុម្ភៈ ឆ្នាំ ២០២៣ • ខែ វិច្ឆិកា ឆ្នាំ ២០២៣

ផ្នែកទី៣៖ ការអនុវត្តក្រមសីលធម៌សម្រាប់អនុវត្តចុះកិច្ច

ក. ការអនុវត្តក្រមសីលធម៌សម្រាប់អនុវត្តចុះកិច្ច

ក្រមសីលធម៌ចុះកិច្ច និងអនុវត្តចំពោះអភិបាលទាំងអស់ និងបុគ្គលិកជាន់ខ្ពស់។ ក្រុមប្រឹក្សាភិបាលរំពឹងថា សមាជិកទាំងអស់របស់ក្រុមហ៊ុននឹងគោរពតម្លៃ គោលការណ៍ និងច្បាប់ដែលមាននៅក្នុងនោះ ហើយអនុវត្តនៅក្នុងសកម្មភាពវិជ្ជាជីវៈ និងទំនាក់ទំនងខាងក្នុង និងខាងក្រៅរបស់ពួកយើង។

ក្រមសីលធម៌នឹងផ្អែកលើតម្លៃនៃគុណភាព ទំនុកចិត្ត និងការប្តេជ្ញាចិត្តសង្គម ចំពោះភាគីពាក់ព័ន្ធទាំងអស់ ហើយនឹងលើកកម្ពស់គោលការណ៍ដូចខាងក្រោមសម្រាប់សកម្មភាព៖

- **អនុលោមតាម៖** ច្បាប់ និងបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា។
- **ការគោរព** ចំពោះមនុស្ស វប្បធម៌ ស្ថាប័ន នយោបាយពហុនិយម និងបរិស្ថាន។ រាល់ការរើសអើងប្រឆាំងនឹងពូជសាសន៍ ភេទ ទស្សនៈនយោបាយ ឬទស្សនៈសាសនា មិនត្រូវបានអត់ឱនឡើយ។
- **សុចរិតភាព៖** សមាជិកទាំងអស់នៃក្រុមហ៊ុនគួរតែធ្វើការ និងធ្វើការសម្រេចចិត្តដោយសុចរិតភាព និងស្មោះត្រង់។ យើងត្រូវតែធានាថារាល់សេចក្តីថ្លែងការណ៍ ការទំនាក់ទំនង និងការតំណាងរបស់យើង ចំពោះភាគីពាក់ព័ន្ធណាមួយគឺត្រឹមត្រូវ និងពេញលេញ។
- **តម្លាភាព៖** រាល់គោលនយោបាយ នីតិវិធី និងព័ត៌មានពាក់ព័ន្ធសំខាន់ៗ និងពាក់ព័ន្ធទាំងអស់ត្រូវផ្សព្វផ្សាយដល់សមាជិកពាក់ព័ន្ធរបស់ក្រុមហ៊ុន។ ក្រុមប្រឹក្សាភិបាល និងនាយកដ្ឋានធនធានមនុស្ស ត្រូវធ្វើការបណ្តុះបណ្តាលជាប្រចាំ អំពីគោលនយោបាយ និងនីតិវិធីទាំងនោះ។ លើសពីនេះ គោលនយោបាយសំខាន់ៗ ព័ត៌មានពាក់ព័ន្ធនឹងរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្ម នឹងផ្សាយនៅលើគេហទំព័រសាធារណៈ។
- **ឧត្តមភាព និងវិជ្ជាជីវៈ៖** សមាជិកទាំងអស់នៃក្រុមហ៊ុន ត្រូវធ្វើការប្រកបដោយវិជ្ជាជីវៈ។ សមាជិកត្រូវបន្តពង្រឹងការអនុវត្ត និងប្រសិទ្ធភាពរបស់ពួកគេ។ យើងនឹងខិតខំឱ្យមានកាតព្វកិច្ចប្រសើររាល់អ្វីដែលយើងធ្វើ។
- **ភាពសម្ងាត់នៃព័ត៌មាន៖** រាល់ព័ត៌មានឯកជន និងសម្ងាត់ដែលប្រគល់ដោយ ភាគហ៊ុនិក និងអតិថិជនត្រូវការពារ។
- **ទំនាស់ផលប្រយោជន៍៖** សមាជិកទាំងអស់ ត្រូវគោរពតាមគោលការណ៍របស់ក្រុមហ៊ុន ស្តីពីទំនាស់ផលប្រយោជន៍ ហើយមិនត្រូវចូលរួមក្នុងសកម្មភាពទាំងនោះឡើយ។ ប្រសិនបើសមាជិកណាម្នាក់មានចម្ងល់ បុគ្គលនោះ ត្រូវរាយការណ៍មកនាយកដ្ឋានធនធានមនុស្ស ដើម្បីធ្វើការបំភ្លឺ។ ប្រសិនបើបញ្ហាសំខាន់ ត្រូវតែរាយការណ៍ទៅក្រុមប្រឹក្សាភិបាល ដើម្បីស៊ើបអង្កេត។
- **ទំនួលខុសត្រូវសង្គម៖** ក្រុមហ៊ុនប្តេជ្ញាធ្វើអាជីវកម្មរបស់ខ្លួន ដោយការទទួលខុសត្រូវសង្គម។

ខ. ការផ្សព្វផ្សាយក្រមសីលធម៌សម្រាប់អនុវត្តក្នុងកិច្ចការ និងអភិបាល និងបុគ្គលិកជាន់ខ្ពស់

ក្រមសីលធម៌សម្រាប់អភិបាល និងបុគ្គលិកជាន់ខ្ពស់ ត្រូវបានបង្កើត និងផ្សាយដោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន សម្រាប់សមាជិកទាំងអស់នៃ ក្រុមប្រឹក្សាភិបាល និងបុគ្គលិកជាន់ខ្ពស់អនុវត្តតាម។

គ. យន្តការ និងនីតិវិធីតាមដានការអនុវត្តក្រមសីលធម៌សម្រាប់អនុវត្តក្នុងកិច្ចការ និងអភិបាល និងបុគ្គលិកជាន់ខ្ពស់

ក្រុមហ៊ុន កំពុងអនុវត្តក្រមសីលធម៌សម្រាប់អភិបាល និងបុគ្គលិកជាន់ខ្ពស់ តាមរយៈយន្តការ និងនីតិវិធីនៃការត្រួតពិនិត្យផ្ទៃក្នុងដូចខាងក្រោម៖

- យន្តការអ្នកផ្តល់ព័ត៌មានសម្ងាត់៖ ផ្តល់បណ្តាញសម្ងាត់សម្រាប់និយោជិត ដើម្បីរាយការណ៍អំពីអាកប្បកិរិយាគ្មានសីលធម៌ ការក្លែងបន្លំ ឬការបំពានការអនុលោមតាមច្បាប់។ លើកទឹកចិត្តឱ្យមានវប្បធម៌នៃតម្លាភាព និងគណនេយ្យភាព នៅក្នុងអង្គភាព។
- ការបណ្តុះបណ្តាល និងការយល់ដឹង៖ ផ្តល់ការបណ្តុះបណ្តាលដល់និយោជិត អំពីការគ្រប់គ្រងផ្ទៃក្នុង តម្រូវការអនុលោមភាព និងការអនុវត្តក្រមសីលធម៌។ កម្មវិធីយល់ដឹងទៀងទាត់ជួយពង្រឹងសារៈសំខាន់នៃការគ្រប់គ្រងផ្ទៃក្នុង។

ឃ. ប្រតិបត្តិការជាមួយភាគីជាប់ពាក់ព័ន្ធ

១. គោលនយោបាយសម្រាប់គ្រប់គ្រងប្រតិបត្តិការជាមួយភាគីជាប់ពាក់ព័ន្ធ

ល.រ	ភាគីជាប់ពាក់ព័ន្ធ	គោលនយោបាយ
១	ក្រុមហ៊ុនហូលឌីង	គោលការណ៍ចំហរដែ
២	កិច្ចព្រមព្រៀងវិនិយោគចម្រុះ	គ្មាន
៣	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	គោលការណ៍ចំហរដែ
៤	ភាគហ៊ុននិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន និងច្រើនលើសលប់	គ្មាន
៥	អភិបាល និងសមាជិកគ្រួសារផ្ទាល់របស់អភិបាល	គោលការណ៍ចំហរដែ
៦	បុគ្គលិក និងសមាជិកគ្រួសារផ្ទាល់របស់បុគ្គលិក	គោលការណ៍ចំហរដែ

២. ប្រតិបត្តិការសំខាន់ៗជាមួយភាគីជាប់ពាក់ព័ន្ធ

មិនមានប្រតិបត្តិការសំខាន់ៗជាមួយភាគីជាប់ពាក់ព័ន្ធទេ។ ទោះយ៉ាងនេះក្តី ក្រុមហ៊ុនចុះក្នុងប្រតិបត្តិការមួយចំនួនដែលត្រូវបានពិនិត្យដោយសវនករឯករាជ្យ ដែលត្រូវបានចាត់ទុកថាជាប្រតិបត្តិការសំខាន់ៗជាមួយភាគីជាប់ពាក់ព័ន្ធរបស់យើងនៅក្នុងកំណត់សម្គាល់ហិរញ្ញវត្ថុលេខ ២៦ នៃរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មឆ្នាំ ២០២៣។

ផ្នែកទី៤៖ ការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យផ្ទៃក្នុង និងការធ្វើសវនកម្ម

ក. សេចក្តីសង្ខេបអំពីគោលនយោបាយគ្រប់គ្រងហានិភ័យ

ការគ្រប់គ្រងហានិភ័យនៅក្នុងវិស័យទូរគមនាគមន៍មានសារៈសំខាន់ណាស់ដើម្បីធានាបាននូវប្រតិបត្តិការល្អនៅលើសេវាកម្ម និងបណ្តាញ។

ទាំងនេះគឺជាហានិភ័យទូទៅមួយចំនួន និងរបៀបដែលក្រុមហ៊ុន ខេម ជ័យអេសអេម គ្រប់គ្រងលើហានិភ័យទាំងនោះ៖

- **ហានិភ័យផ្នែកសន្តិសុខ៖** បណ្តាញទូរគមនាគមន៍ ប្រព័ន្ធសំខាន់ វេទិកា និងកម្មវិធីគឺងាយនឹងទទួលបានការលួចចូល ការបំពានទិន្នន័យ និងការវាយប្រហារតាមអ៊ីនធឺណិត។ ដើម្បីគ្រប់គ្រងហានិភ័យផ្នែកសន្តិសុខក្រុមហ៊ុន ខេម ជ័យអេសអេម បានអនុវត្តការគ្រប់គ្រងទូទៅ IT-Network និងវិធានការសុវត្ថិភាពតាមអ៊ីនធឺណិតបានដ៏រឹងមាំ ដូចជា firewalls, encryption, access controls, and regular security audits។
- **ហានិភ័យបទប្បញ្ញត្តិ៖** ក្រុមហ៊ុនទូរគមនាគមន៍ ត្រូវតែគោរពតាមបទប្បញ្ញត្តិផ្សេងៗទាក់ទងនឹង ឯកជនភាពទិន្នន័យ ការបែងចែកវិសាលភាព ច្បាប់ប្រកួតប្រជែង។ល។ ដើម្បីគ្រប់គ្រងហានិភ័យបទប្បញ្ញត្តិ ក្រុមហ៊ុន ខេម ជ័យអេសអេម បានបន្តធ្វើបច្ចុប្បន្នភាពជាមួយនឹង ការផ្លាស់ប្តូរបទប្បញ្ញត្តិ រក្សាតម្លាភាពក្នុងប្រតិបត្តិការ និងមានក្រុមការងារផ្នែកច្បាប់ដើម្បីធានាអនុលោមភាពតាមច្បាប់។
- **ហានិភ័យប្រតិបត្តិការ៖** បញ្ហាដូចជាការបរាជ័យបណ្តាញ គ្រោះមហន្តរាយធម្មជាតិ បញ្ហាចេញវិក្កយបត្រ ឬបញ្ហាឧបករណ៍អាចរំខានដល់ សេវាទូរគមនាគមន៍។ ដើម្បីគ្រប់គ្រងហានិភ័យនៃប្រតិបត្តិការ ក្រុមហ៊ុន ខេម ជ័យអេសអេម បានវិនិយោគលើបណ្តាញស្ទួន ផែនការសង្គ្រោះគ្រោះមហន្តរាយ ការថែទាំហេដ្ឋារចនាសម្ព័ន្ធជាប្រចាំ និងក្រុមប្រតិបត្តិការឌីជីថល ដែលបានបង្កើតឡើង ដើម្បីត្រួតពិនិត្យប្រតិបត្តិការ។
- **ហានិភ័យទីផ្សារ៖** ការផ្លាស់ប្តូរបច្ចេកវិទ្យា ចំណូលចិត្តរបស់អ្នកប្រើប្រាស់ ការប្រកួតប្រជែង ឬលក្ខខណ្ឌសេដ្ឋកិច្ចបង្កហានិភ័យទីផ្សារ។ ដើម្បីគ្រប់គ្រងហានិភ័យទាំងនេះ ក្រុមហ៊ុនធ្វើការស្រាវជ្រាវទីផ្សារ ធ្វើឲ្យសេវាកម្មមានលក្ខណៈសម្បូរបែប និងសម្របខ្លួនទៅនឹងនិន្នាការទីផ្សារ យ៉ាងឆាប់រហ័ស។
- **ហានិភ័យហិរញ្ញវត្ថុ៖** ហានិភ័យហិរញ្ញវត្ថុដូចជា ការគ្រប់គ្រងបំណុល ការគ្រប់គ្រងចំណាយប្រតិបត្តិការ ហានិភ័យនៃការវិនិយោគ។ល។ ដើម្បីគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ ក្រុមហ៊ុន ខេម ជ័យអេសអេម បានអនុវត្តនិងគ្រប់គ្រងការកិច្ចដូចជា ការគណនាសងត្រលប់ ការវិភាគ P&L ការគ្រប់គ្រងលំហូរសាច់ប្រាក់ ការគ្រប់គ្រងការចំណាយ។ល។

ការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព ពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណ វាយតម្លៃ កាត់បន្ថយ និងការត្រួតពិនិត្យហានិភ័យនៅលើមូលដ្ឋានបន្ត ដើម្បីធានាបាននូវការបន្តអាជីវកម្ម និងការពារផលប្រយោជន៍របស់អ្នកពាក់ព័ន្ធ។

ខ. សេចក្តីសង្ខេបអំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង

ការគ្រួតពិនិត្យផ្ទៃក្នុង មានសារៈសំខាន់សម្រាប់ក្រុមហ៊ុន ដើម្បីធានាប្រសិទ្ធភាពប្រតិបត្តិការ កំណត់ហានិភ័យដែលអាចកើតមាន និងរក្សាការអនុលោមតាមបទប្បញ្ញត្តិ។

ទាំងនេះគឺជាទិដ្ឋភាពសំខាន់ៗមួយចំនួននៃការគ្រប់គ្រងផ្ទៃក្នុង៖

១. **ការបែងចែកកាតព្វកិច្ច៖** បែងចែកការទទួលខុសត្រូវក្នុងចំណោមបុគ្គលិកផ្សេងៗគ្នា ដើម្បីការពារការក្លែងបន្លំ និងកំហុស។ ជាឧទាហរណ៍ និយោជិតដែលដំណើរការ ការទូទាត់មិនគួរជាមនុស្សដូចគ្នា ដែលរៀបចំគណនីនោះទេ។
២. **ការគ្រប់គ្រងការចូលប្រើ៖** កំណត់ការចូលប្រើទិន្នន័យរសើប និងប្រព័ន្ធសម្រាប់តែបុគ្គលិកដែលមានការអនុញ្ញាតប៉ុណ្ណោះ។ អនុវត្តការគ្រប់គ្រងការចូលប្រើរបស់អ្នកប្រើ ពាក្យសម្ងាត់ខ្លាំង និងការពិនិត្យមើលជាទៀងទាត់នៃសិទ្ធិចូលប្រើ ដើម្បីការពារការចូលប្រើដោយគ្មានការអនុញ្ញាត។
៣. **សវនកម្ម និងការគ្រួតពិនិត្យជាប្រចាំ៖** ធ្វើសវនកម្មផ្ទៃក្នុងជាប្រចាំ ដើម្បីវាយតម្លៃប្រសិទ្ធភាពនៃការគ្រួតពិនិត្យ កំណត់ចំណុចខ្សោយ និងធានាការអនុលោមតាមគោលនយោបាយ និងបទប្បញ្ញត្តិ។ ប្រើឧបករណ៍គ្រួតពិនិត្យដោយស្វ័យប្រវត្តិ ដើម្បីរកមើលភាពមិនប្រក្រតី និងការក្លែងបន្លំដែលអាចកើតមាន។
៤. **ឯកសារ និងគោលនយោបាយ៖** រក្សាឯកសារលម្អិតនៃដំណើរការ គោលនយោបាយអភិបាលកិច្ចសាជីវកម្ម គោលនយោបាយ និងនីតិវិធីប្រតិបត្តិការស្តង់ដារ។ គោលការណ៍ច្បាស់លាស់ជួយនិយោជិត យល់អំពីតួនាទី និងទំនួលខុសត្រូវរបស់ពួកគេ កាត់បន្ថយហានិភ័យនៃកំហុស និងការប្រព្រឹត្តខុស។
៥. **ការវាយតម្លៃហានិភ័យ៖** ធ្វើការវាយតម្លៃហានិភ័យជាប្រចាំ ដើម្បីកំណត់អត្តសញ្ញាណការគំរាមកំហែងខាងក្នុង និងខាងក្រៅដែលអាចប៉ះពាល់ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន។ បង្កើតយុទ្ធសាស្ត្រដើម្បីកាត់បន្ថយហានិភ័យទាំងនេះប្រកបដោយប្រសិទ្ធភាព។
៦. **យន្តការអ្នកផ្តល់ព័ត៌មានសម្ងាត់៖** ផ្តល់បណ្តាញសម្ងាត់សម្រាប់និយោជិត ដើម្បីរាយការណ៍អំពីអាកប្បកិរិយាគ្មានសីលធម៌ ការក្លែងបន្លំ ឬការបំពានការអនុលោមតាមច្បាប់។ លើកទឹកចិត្តឱ្យមានវប្បធម៌នៃតម្លាភាព និងគណនេយ្យភាពនៅក្នុងអង្គភាព។
៧. **ការបណ្តុះបណ្តាល និងការយល់ដឹង៖** ផ្តល់ការបណ្តុះបណ្តាលដល់និយោជិតអំពីការគ្រប់គ្រងផ្ទៃក្នុង តម្រូវការអនុលោមភាព និងការអនុវត្តក្រមសីលធម៌។ កម្មវិធីយល់ដឹងទៀងទាត់ជួយពង្រឹងសារៈសំខាន់នៃការគ្រប់គ្រងផ្ទៃក្នុង។

ដើម្បីទទួលបានជោគជ័យនៃការគ្រប់គ្រងផ្ទៃក្នុង យើងតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដូចជា ក្រុមប្រឹក្សាភិបាល អ្នកគ្រប់គ្រងជាន់ខ្ពស់ អ្នកគ្រប់គ្រងថ្នាក់កណ្តាល និងបុគ្គលិកដោយអនុវត្ត និងអនុវត្តតាមក្របខ័ណ្ឌគ្រប់គ្រងផ្ទៃក្នុង (COSO) ។

ក្របខ័ណ្ឌ COSO មានធាតុផ្សំសំខាន់ៗចំនួនប្រាំ ដែលធ្វើការរួមគ្នា ដើម្បីជួយក្រុមហ៊ុនសម្រេចបាននូវគោលបំណង របស់ពួកគេប្រកបដោយប្រសិទ្ធភាព និងគុណភាព៖

១. **ការគ្រប់គ្រងហានិភ័យ៖** សមាសធាតុនេះកំណត់នៅផ្នែកខាងលើនៃក្រុមហ៊ុន និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ សមាសធាតុគ្រប់គ្រងខាងក្នុងផ្សេងទៀតទាំងអស់។ គឺរួមបញ្ចូលកត្តាមួយចំនួនដូចជា សុចរិតភាព និងតម្លៃសីល ធម៌ រចនាសម្ព័ន្ធអភិបាលកិច្ច ទស្សនវិជ្ជា និងទម្រង់ប្រតិបត្តិការរបស់អ្នកគ្រប់គ្រង រចនាសម្ព័ន្ធអង្គការ និងការ ចាត់តាំងសិទ្ធិអំណាច និងការទទួលខុសត្រូវ។
២. **ការវាយតម្លៃហានិភ័យ៖** ក្រុមហ៊ុនត្រូវតែកំណត់ និងវិភាគហានិភ័យដែលទាក់ទងនឹងការសម្រេចបាននូវគោល បំណងរបស់ខ្លួន។ សមាសធាតុនេះពាក់ព័ន្ធនឹងការវាយតម្លៃផលប៉ះពាល់សក្តានុពល នៃហានិភ័យលើសមត្ថភាព របស់អង្គការក្នុងការសម្រេចបាននូវគោលដៅ និងគោលបំណងរបស់ខ្លួន។
៣. **សកម្មភាពត្រួតពិនិត្យ៖** សកម្មភាពត្រួតពិនិត្យគឺជាគោលនយោបាយ នីតិវិធី និងការអនុវត្តដែលធានាថា ការ ណែនាំរបស់អ្នកគ្រប់គ្រងត្រូវបានអនុវត្ត។ ធាតុផ្សំនេះរួមមានសកម្មភាពជាច្រើនដូចជា ការអនុម័ត ការផ្ទៀងផ្ទាត់ ការផ្សះផ្សា ការបំបែកការកិច្ច និងវិធានការសុវត្ថិភាព។
៤. **ព័ត៌មាន និងទំនាក់ទំនង៖** ការប្រាស្រ័យទាក់ទង គឺជាគន្លឹះនៅក្នុងស្ថាប័ននីមួយៗ។ សមាសធាតុនេះធានាថា ព័ត៌មានដែលពាក់ព័ន្ធត្រូវបានចាប់យក និងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពនៅទូទាំងស្ថាប័ន ដែលអនុញ្ញាត ឱ្យបុគ្គលអនុវត្តការទទួលខុសត្រូវរបស់ពួកគេ។
៥. **សកម្មភាពត្រួតពិនិត្យ៖** ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុន គួរតែជាកម្មវត្ថុនៃសកម្មភាពត្រួតពិនិត្យដែលកំពុង បន្ត។ នេះពាក់ព័ន្ធនឹងការវាយតម្លៃគុណភាព នៃការអនុវត្តការគ្រប់គ្រងផ្ទៃក្នុងតាមពេលវេលា កំណត់ចំណុច ខ្សោយ និងចាត់វិធានការកែតម្រូវតាមតម្រូវការ។

ក្របខ័ណ្ឌ COSO ផ្តល់នូវវិធីសាស្ត្រដ៏ទូលំទូលាយ និងរួមបញ្ចូលគ្នាចំពោះការគ្រប់គ្រងផ្ទៃក្នុង ដែលអាចជួយអង្គការ ពង្រឹងអភិបាលកិច្ច ការគ្រប់គ្រងហានិភ័យ និងដំណើរការអនុលោមតាមច្បាប់របស់ពួកគេ។

គ. ការធ្វើសវនកម្ម

១. សវនកម្មផ្ទៃក្នុង

ការតែងតាំងតំណែងជាសវនករផ្ទៃក្នុង៖

១.១ ទំនួលខុសត្រូវរបស់សវនករផ្ទៃក្នុង

មាត្រា ៣.១.២ នៃគោលនយោបាយអភិបាលកិច្ចសាជីវកម្មរបស់ក្រុមហ៊ុន ខេម ជ្រីអេសអេម ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លេខាធិការកំណត់រចនាសម្ព័ន្ធក្រុមហ៊ុន រួមទាំងសវនកម្មផ្ទៃក្នុងផងដែរ។ ជាពិសេស

មាត្រា ៣.១.២.២ បានកំណត់ ការទទួលខុសត្រូវរបស់សវនករផ្ទៃក្នុង។ នោះបង្កើតជាមូលដ្ឋានសម្រាប់ បង្កើត និងដំណើរការសវនកម្មផ្ទៃក្នុងនៅក្នុងក្រុមហ៊ុន ខេម ជ័យអេសអេម ម.ក

- ផលិតរបាយការណ៍សវនកម្មផ្ទៃក្នុងទាំងអស់ និងផ្តល់របាយការណ៍ទាំងនេះ ទៅគណៈកម្មាធិការសវនកម្ម និងហានិភ័យ ដើម្បីពិនិត្យ វាយតម្លៃ និងផ្សព្វផ្សាយជូនក្រុមប្រឹក្សាភិបាល។
- ផ្សព្វផ្សាយរាល់ការរកឃើញសំខាន់ៗ ដែលអាចប៉ះពាល់ដល់ប្រតិបត្តិការរបស់ AP ទៅកាន់គណៈកម្មាធិការសវនកម្ម និងហានិភ័យ ឬអភិបាលឯករាជ្យ។
- រៀបចំកិច្ចប្រជុំជាមួយគណៈកម្មាធិការសវនកម្ម និងហានិភ័យយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ដោយមិនមានវត្តមានរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់។
- បំពេញភារកិច្ចផ្សេងទៀត ដែលកំណត់ដោយគណៈកម្មាធិការសវនកម្ម និងហានិភ័យ និងក្រុមប្រឹក្សាភិបាល។ និង
- ភារកិច្ចផ្សេងទៀតដែលកំណត់ដោយគណៈកម្មាធិការសវនកម្ម និងហានិភ័យ និងក្រុមប្រឹក្សាភិបាល។

នៅក្នុងរចនាសម្ព័ន្ធបច្ចុប្បន្ន មុខងារសវនកម្មផ្ទៃក្នុងរាយការណ៍ទៅ គណៈកម្មាធិការសវនកម្ម និងរាយការណ៍រដ្ឋបាលទៅនាយិកាផ្នែកហិរញ្ញវត្ថុ សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ។ ក្រុមសវនកម្មផ្ទៃក្នុង មានក្រុមរងចំនួនពីរ៖ ការក្លែងបន្លំ និងការធានាប្រាក់ចំណូល និងសវនកម្មផ្ទៃក្នុង។ ក្រុមទាំងនេះសហការគ្នា ដើម្បីស្វែងរកសកម្មភាពក្លែងបន្លំ តាមទូរគមនាគមន៍ ការលេចធ្លាយប្រាក់ចំណូល (ការធានាលើប្រាក់ចំណូល) ធ្វើការត្រួតពិនិត្យហានិភ័យប្រតិបត្តិការសម្រាប់ផលិតផល និងសេវាកម្មថ្មី ការស៊ើបអង្កេតការក្លែងបន្លំ ផ្តល់ជំនួយបន្ថែមតម្លៃនៅក្នុង ការចាប់ផ្តើមទិន្នន័យ និងសុពលភាព UAT សកម្មភាពប្រឹក្សាដោយមិនគិតពីដំណើរការ និងគោលនយោបាយ ការប្រព្រឹត្ត។ ការធ្វើសវនកម្មជាទៀងទាត់នៃប្រតិបត្តិការហិរញ្ញវត្ថុ វាយតម្លៃប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុង កំណត់តំបន់នៃហានិភ័យ និងធ្វើការណែនាំកែលម្អ។

១.២ ការតែតាំងសវនករផ្ទៃក្នុង

ល.រ	ឈ្មោះ	កាលបរិច្ឆេទតែតាំង
១.	លោក ភូក វ៉ាដេត	ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤

១.៣ ការតែតាំងសវនករឯករាជ្យ

ល.រ	ឈ្មោះក្រុមហ៊ុនសវនកម្ម	កាលបរិច្ឆេទកិច្ចសន្យា	តម្លៃសវនកម្ម (ដុល្លារអាមេរិក)
១.	ក្រុមហ៊ុន Baker Tilly (Cambodia)	ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣	៤៤.០០០ ដុល្លារអាមេរិក

១.៤ ការតែតាំងថ្មី និងការដក/លាវិលងរបស់សវនករឯករាជ្យ

មិនមានការតែតាំងថ្មី និងការដក/លាវិលងសវនករឯករាជ្យនោះទេ។

ផ្នែកទី៥៖ ភាគីពាក់ព័ន្ធ

ក. គោលនយោបាយ និងសកម្មភាពទាក់ទងនឹងចំណុចដូចខាងក្រោម៖

ល.រ	ខ្លឹមសារ	គោលនយោបាយ	សកម្មភាព
១	សុខុមាលភាពរបស់អតិថិជន	គោលនយោបាយបំរើសេវាកម្មអតិថិជន	ជួយសម្រួលនិងគាំទ្រអតិថិជនចំពោះរាល់នីតិវិធីចាំបាច់ និងបញ្ហាប្រឈមនានា
២	ការជ្រើសរើសអ្នកផ្គត់ផ្គង់/អ្នកម៉ៅការ	គោលការណ៍លទ្ធកម្ម	ពិនិត្យ និងវាយតម្លៃដែលមានលក្ខណៈមិនលំអៀង ដោយផ្ដោតលើតម្លៃ គុណភាព និងពេលវេលា
៣	ការគ្រប់គ្រង និងការការពារនិយោជិត	ភាពចម្រុះ គោលការណ៍សមធម៌ និងការដាក់បញ្ចូល គោលការណ៍តំណាងបុគ្គលិក គោលការណ៍នៃក្រមសីលធម៌ កិច្ចសន្យាការងារបុគ្គល	បោះឆ្នោតជ្រើសតាំងជារៀងរាល់ ២ឆ្នាំម្តង
៤	ការគាំពារបរិស្ថាន	គោលការណ៍ HSES	ផែនការគ្រប់គ្រងផលប៉ះពាល់បរិស្ថាន សន្តិសុខ និងសុវត្ថិភាព សង្គម និងសុខភាពសាធារណៈ
៥	អន្តរកម្មជាមួយសហគមន៍	គោលការណ៍នៃក្រមសីលធម៌ (គោលនយោបាយអំពីអ្នកផ្តល់ព័ត៌មាន) គោលការណ៍ HSES (ការរាយការណ៍ពីឧប្បត្តិហេតុ)	បង្កើតកម្មវិធីជួយសហគមន៍នៅជុំវិញតំបន់សេដ្ឋកិច្ចជារៀងរាល់ឆ្នាំ
៦	ការការពារសិទ្ធិរបស់ម្ចាស់បំណុល	N/A	N/A
៧	កម្មវិធីប្រឆាំងអំពើពុករលួយ	គោលការណ៍នៃក្រមសីលធម៌	រាល់ចំណាយទាំងអស់ត្រូវមានវិក័យបត្រពីស្ថាប័នពាក់ព័ន្ធ

ខ. ទំនួលខុសត្រូវសង្គមសាស្ត្រកម្ពុជា

ឈ្មោះអ្នកទទួលបានផលប្រយោជន៍	ទំហំបរិច្ចាគ	គោលបំណង
មន្ទីរពេទ្យ គន្ធបុប្ផា	១៥ សេន ក្នុងអ្នកប្រើប្រាស់ម្នាក់ ចំពោះអ្នកប្រើប្រាស់ដែលបានប្រើគម្រោងសេរី	ដើម្បីជួយកុមារកម្ពុជា

ពិព័រណ៍ការងាររបស់ NEA	សារឌីចំនួន ១០០០	ដើម្បីគាំទ្រសហគមន៍ជាតិ តាមរយៈ ឱកាសការងារនៅក្នុងពិព័រណ៍ការងារ
SabaiCode	និសិត្យបញ្ចប់ការសិក្សាចំនួន ១៤ នាក់	ដើម្បីផ្តល់ការហ្វឹកហាត់ និងឱកាស ការងារដល់យុវជនកម្ពុជាក្នុងវិស័យ ឌីជីថលនវានុវត្តន៍

ផ្នែកទី៦៖ ការបង្ហាញព័ត៌មាន និងតម្លាភាព

ក. ព័ត៌មាននៅក្នុងរបាយការណ៍ប្រចាំឆ្នាំ

ល.រ	ព័ត៌មាន	មាន/គ្មានបង្ហាញ
១	ចក្ខុវិស័យ/បេសកកម្ម/គោលដៅអាជីវកម្ម	មាន
២	សូចនាករហិរញ្ញវត្ថុ	មាន
៣	សូចនាករមិនមែនហិរញ្ញវត្ថុ	មាន
៤	កត្តាហានិភ័យសំខាន់ៗ	មាន
៥	គោលនយោបាយភាគលាភ	មាន
៦	ជីវប្រវត្តិរបស់អភិបាល	មាន
៧	ការបណ្តុះបណ្តាលសម្រាប់អភិបាល	មាន
៨	ចំនួនកិច្ចប្រជុំក្រុមប្រឹក្សាភិបាល	មាន
៩	វត្តមានរបស់អភិបាលក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល	មាន
១០	លាភការ ឬប្រាក់បំណាច់សម្រាប់អភិបាល និងបុគ្គលិកជាន់ខ្ពស់	មាន

ខ. យន្តការនៃការបង្ហាញព័ត៌មាន ដោយរៀបរាប់ពីមធ្យោបាយ នីតិវិធី និងបុគ្គលិកទទួលបន្ទុកផ្តល់ព័ត៌មាន

យន្តការនៃការបញ្ចេញមតិរបស់ក្រុមហ៊ុន ខេម ជឿអេសអេម រួមបញ្ចូលនូវសមាសភាពសំខាន់ៗជាច្រើនក្នុងគោលបំណងធានាឱ្យមានទំនាក់ទំនងប្រកបដោយ តម្លាភាពជាមួយភាគីពាក់ព័ន្ធ។ តាមរយៈសេចក្តីប្រកាសផ្លូវការ ដែលបានចែកចាយ ក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មានសំខាន់ៗតាមរយៈគេហទំព័ររបស់ ផ.ម.ក. ដែលបំពេញបន្ថែមដោយគេហទំព័ររបស់ក្រុមហ៊ុន ខេម ជឿអេសអេម ដែលផ្តល់នូវការចូលទៅកាន់សេចក្តីប្រកាសព័ត៌មាន របាយការណ៍ហិរញ្ញវត្ថុ និងព័ត៌មានលម្អិតរបស់ក្រុមហ៊ុន។

នីតិវិធីសម្រាប់ការបង្ហាញព័ត៌មានត្រូវបានអនុវត្តយ៉ាងម៉ត់ចត់ ដើម្បីរក្សាភាពត្រឹមត្រូវ និងការអនុលោមតាមច្បាប់។ ការប្រមូលព័ត៌មានពាក់ព័ន្ធនឹងការសហការគ្នារវាងនាយកដ្ឋាននានា រួមទាំងផ្នែកច្បាប់ ហិរញ្ញវត្ថុ និងទំនាក់ទំនងសាជីវកម្ម ខណៈដែលដំណើរការអនុម័តយ៉ាងម៉ត់ចត់ធានាបាន នូវការត្រួតពិនិត្យដោយអ្នកគ្រប់គ្រងជាន់ខ្ពស់ ទីប្រឹក្សាច្បាប់ និងមន្ត្រីអនុលោមតាមច្បាប់។ សម្ភារៈទំនាក់ទំនងឆ្លងកាត់ការតាក់តែង និងពិនិត្យយ៉ាងម៉ត់ចត់ ដើម្បីរក្សាភាពច្បាស់លាស់ តម្លាភាព និងការប្រកាន់ខ្ជាប់នូវស្តង់ដារសាជីវកម្ម។ ពេលវេលានៃការលាតត្រដាង ត្រូវបានគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្ន ដោយធានាឱ្យមានការផ្សព្វផ្សាយភ្លាមៗនៃព័ត៌មានសំខាន់ ដោយអនុលោមតាមគោលការណ៍ណែនាំបទប្បញ្ញត្តិ ដោយហេតុនេះធានាឱ្យមានសិទ្ធិទទួលបានព័ត៌មានដោយសមធម៌ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់។

ក្នុងតួនាទីនៃដំណើរការបញ្ចេញព័ត៌មាន គឺជាមន្ត្រីបញ្ចេញព័ត៌មាន ដែលត្រួតពិនិត្យយន្តការទាំងមូល ធ្វើការធានាឱ្យមានការប្រកាន់ខ្ជាប់នូវច្បាប់ និងបទប្បញ្ញត្តិ។ ក្របខណ្ឌនៃការបង្ហាញនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន ខេម ជ្វីអេសអេម ចំពោះតម្លាភាព សុចរិតភាព និងគណនេយ្យភាព ទោះបីជាជាក់លាក់អាចត្រូវបានកែសម្រួល ឱ្យសមស្របនឹងរចនាសម្ព័ន្ធអង្គភាព និងទិដ្ឋភាពបទប្បញ្ញត្តិរបស់ក្រុមហ៊ុនក៏ដោយ។ នៅក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនបានតែងតាំងបុគ្គលិកទទួលបន្ទុកផ្តល់ព័ត៌មាន៖

លោក Laszlo Imre Barta

និងជំនួយការបុគ្គលិកទទួលបន្ទុកផ្តល់ព័ត៌មាន៖

លោក លីម សុផី

កញ្ញា ឃី អាំវ៉ា

លោកស្រី ស៊ាប បុត្រីខេមរា

លោកស្រី វណ្ណ សុជាតា

កញ្ញា ជា ម៉ាន់នីតា

គ. ទំនាក់ទំនងជាមួយវិនិយោគិន

ទំនាក់ទំនងវិនិយោគិននៅសែលកាត គឺជាការទំនាក់ទំនង និងអន្តរកម្មរវាងក្រុមហ៊ុន និងវិនិយោគិន ភាគហ៊ុនិក និងភាគីពាក់ព័ន្ធផ្សេងទៀត។ គោលដៅចម្បងនៃទំនាក់ទំនងវិនិយោគិន គឺដើម្បីធានាឱ្យមានទំនាក់ទំនងប្រកបដោយតម្លាភាព និងទាន់ពេលវេលាជាមួយសហគមន៍វិនិយោគ ដោយផ្តល់នូវព័ត៌មានត្រឹមត្រូវ និងពាក់ព័ន្ធអំពីដំណើរការហិរញ្ញវត្ថុ ប្រតិបត្តិការ យុទ្ធសាស្ត្រ និងការរំពឹងទុកនាពេលអនាគតរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនបានបង្កើតគេហទំព័រ៖ <https://www.cellcard.com.kh/cellcard-ir/> ដើម្បីផ្តល់ជាព័ត៌មានសម្រាប់វិនិយោគិនរបស់ក្រុមហ៊ុន ក៏ដូចជាសាធារណៈជន។

យន្តការ និងនីតិវិធី និងសង្ខេបសម្រាប់ទំនាក់ទំនងវិនិយោគិនក្នុងឆ្នាំ 2023

- ក. របាយការណ៍ហិរញ្ញវត្ថុទៀងទាត់៖ ក្រុមហ៊ុន ខេម ជ្វីអេសអេម ផ្តល់របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស និងប្រចាំឆ្នាំ ដើម្បីឱ្យវិនិយោគិន ជូនដំណឹងអំពីប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ របាយការណ៍ទាំងនេះ រួមមានរបាយការណ៍ប្រាក់ចំណូល តារាងតុល្យការ របាយការណ៍លំហូរសាច់ប្រាក់ និងព័ត៌មានហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងទៀត។
- ខ. ការប្រជុំវិនិយោគិន៖ ក្រុមហ៊ុន ខេម ជ្វីអេសអេម រៀបចំការប្រជុំ និងបទបង្ហាញតាមអ៊ីនធឺណិតរបស់វិនិយោគិន ដើម្បីធ្វើបច្ចុប្បន្នភាពវិនិយោគិនអំពីការអនុវត្ត យុទ្ធសាស្ត្រ និងទស្សនវិស័យនាពេលអនាគតរបស់ក្រុមហ៊ុន។ ព្រឹត្តិការណ៍ទាំងនេះផ្តល់ឱកាសសម្រាប់វិនិយោគិនដើម្បីសួរសំណួរ និងចូលរួមជាមួយការគ្រប់គ្រងក្រុមហ៊ុន។

គ. គេហទំព័រវិនិយោគិន៖ ក្រុមហ៊ុន ខេម ជ្វីអេសអេម រក្សាផ្នែកទំនាក់ទំនងវិនិយោគិននៅលើគេហទំព័ររបស់ខ្លួន ដែលវិនិយោគិន អាចចូលមើលរបាយការណ៍ហិរញ្ញវត្ថុ បទបង្ហាញ សេចក្តីប្រកាសព័ត៌មាន និងព័ត៌មានពាក់ព័ន្ធ ផ្សេងទៀត។ គេហទំព័រនេះបម្រើ ជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ទំនាក់ទំនងវិនិយោគិន។

ឃ. ក្រុមទំនាក់ទំនងវិនិយោគិន៖ក្រុមហ៊ុន ខេម ជ្វីអេសអេម មានក្រុមទំនាក់ទំនងវិនិយោគិន ដែលយកចិត្តទុក ដាក់ទទួលខុសត្រូវក្នុងការគ្រប់គ្រងទំនាក់ទំនងជាមួយអ្នកវិនិយោគ អ្នកវិភាគ និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ក្រុម នេះទទួលខុសត្រូវក្នុងការធានា ការប្រាស្រ័យទាក់ទងច្បាស់លាស់ និងស្របជាមួយសហគមន៍វិនិយោគ។

ង. ការអនុវត្តអភិបាលកិច្ចសាជីវកម្ម៖ ក្រុមហ៊ុន ខេម ជ្វីអេសអេម អនុវត្តតាមការអនុវត្តល្អបំផុតក្នុងអភិបាលកិច្ចសា ជីវកម្ម ដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព និងអាកប្បកិរិយាប្រកបដោយសីលធម៌។ នេះរួមបញ្ចូលទាំង ការមានក្រុមប្រឹក្សាភិបាលដ៏រឹងមាំ សវនករឯករាជ្យ និងការគ្រប់គ្រងផ្ទៃក្នុងដ៏រឹងមាំ។

សរុបមក ទំនាក់ទំនងវិនិយោគិនដែលមានប្រសិទ្ធភាពនៅ ក្រុមហ៊ុន ខេម ជ្វីអេសអេម ពាក់ព័ន្ធនឹងការទំនាក់ទំនង បើកចំហ និងតម្លាភាពជាមួយអ្នកវិនិយោគ ដោយផ្តល់ឱ្យពួកគេនូវព័ត៌មានដែលពួកគេត្រូវការដើម្បីធ្វើការសម្រេចចិត្ត ប្រកបដោយការយល់ដឹងអំពីការវិនិយោគរបស់ពួកគេនៅក្នុងក្រុមហ៊ុន។

ឧបសម្ព័ន្ធ ខ - របាយការណ៍ប្រចាំឆ្នាំនៃសកម្មភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

ផ្នែកទី ១៖ ការបែងចែកសាច់ប្រាក់ដែលបានមកពីការបោះផ្សាយនៅលើគម្រោង ឬទ្រព្យសកម្មដែលបានកំណត់

មូលនិធិដែលបានមកពីហិរញ្ញប្បទាននិរន្តរភាពរបស់ ក្រុមហ៊ុន ខេម ជ័យអេសអេម នឹងត្រូវបានប្រើដើម្បីផ្តល់ហិរញ្ញប្បទាន និងធ្វើហិរញ្ញប្បទានដើម្បីទូទាត់បំណុលនៃគម្រោងដែលផ្តល់អត្ថប្រយោជន៍ដល់សង្គម និងបរិស្ថាន។ មានតែទ្រព្យសកម្ម និងគម្រោងដែលគោរពទៅតាមបញ្ជីទ្រព្យសកម្ម និងគម្រោងដែលទទួលបានការអនុញ្ញាត មាននៅខាងក្រោមប៉ុណ្ណោះដែលត្រូវបានចាត់ទុកថាមានសិទ្ធិទទួលមូលនិធិពីហិរញ្ញប្បទាននិរន្តរភាព។ រាល់ប្រភេទទ្រព្យសកម្ម និងគម្រោងនីមួយៗដែលមានការអនុញ្ញាត នឹងមានការពន្យល់ខ្លីៗអំពីបរិបទសំខាន់ៗ ដើម្បីបង្កើនភាពច្បាស់លាស់ និងតម្លាភាព។

ការវិនិយោគលើការផលិត ហ្វូស៊ីល (fossil) ឬ ថាមពលនុយក្លេអ៊ែរ ការស្រាវជ្រាវ និង/ឬ ការអភិវឌ្ឍលើអាវុធ និងការការពារការទាញយកធនធានដែលអាចបង្កគ្រោះថ្នាក់ទៅដល់បរិស្ថាន ការលេងល្បែងស៊ីសង ឬ ការផលិតថ្នាំជក់ នឹងមិនត្រូវបានផ្តល់ហិរញ្ញប្បទានពីហិរញ្ញប្បទាននិរន្តរភាពនោះទេ។

ក. គម្រោងបរិស្ថានដែលទទួលបានការអនុញ្ញាត

ប្រភេទគម្រោងដែលទទួលបានការអនុញ្ញាត	ការពិពណ៌នាអំពីគម្រោង	ប្រភេទ SDG	សូចនាករនៃការជះឥទ្ធិពល
ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព	- ការវិនិយោគលើ មុខងារសុសវ័រថ្មី និង អាជ្ញាបណ្ណសុសវ័រពិសេសដើម្បីកែលម្អលើការប្រើប្រាស់ថាមពលនៃឧបករណ៍ដែលមានការបញ្ជាក់ និងថាមពលដែលមានការបញ្ជាក់ - វិនិយោគទាក់ទងនឹងការចំណាយក្នុងការបន្ថយការបញ្ចេញបណ្តាញឧស្ម័នកាបូនដែលជំនួសការប្រើប្រាស់ម៉ាស៊ីនដែលប្រើប្រាស់សាំង ដោយភ្ជាប់ជាមួយបណ្តាញអគ្គិសនី (ON GRID) ដោយផ្ទាល់។ - ការកែប្រែប្រព័ន្ធខ្យល់ចេញចូលធម្មជាតិសម្រាប់ទីតាំងដែលមានកន្លែងបិទជិតនិងការទិញឧបករណ៍ប្រភេទប្រើប្រាស់ខាងក្រៅ	- SDG ទី៧ - SDG ទី១៣	- ការសន្សំសំចៃថាមពលប្រចាំឆ្នាំ (គិតជាមេហ្គាវ៉ាត់ក្នុងមួយម៉ោង) - ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រចាំឆ្នាំ (គិតជា tCO2e) - ឧស្ម័នផ្ទះកញ្ចក់ប្រចាំឆ្នាំដែលត្រូវបានជៀសវាង (គិតជា tCO2e)

	ដើម្បីដកប្រព័ន្ធយ៉ាស៊ីនត្រជាក់ចេញ ដើម្បីសន្សំសំចៃការប្រើប្រាស់ថាមពល		
ថាមពលកើត ឡើងវិញ	ការវិនិយោគលើការផ្តល់ឧបករណ៍ Solar PV នៅតាមទីតាំង ដើម្បី ជាកាត់បន្ថយការប្រើប្រាស់អគ្គិសនី EDC ១) On-Grid ២) Off-Grid		• ការតម្លើងថាមពលពន្លឺព្រះអាទិត្យប្រចាំឆ្នាំ (គិតជាមេហ្គាវ៉ាត់) • ការបង្កើតថាមពលពន្លឺព្រះអាទិត្យប្រចាំឆ្នាំ (គិតជាមេហ្គាវ៉ាត់ក្នុងមួយម៉ោង) • ឧស្ម័នផ្ទះកញ្ចក់ប្រចាំឆ្នាំដែលត្រូវបានជៀសវាង (គិតជា tCO2e)

ខ. គម្រោងសង្គមដែលទទួលបានការអនុញ្ញាត

គម្រោងដែលទទួលបានការអនុញ្ញាត	ការពិពណ៌នាអំពីគម្រោង	ក្រុមគោលដៅ	ទីតាំងSDG	សូចនាករនៃផលប៉ះពាល់
ការទទួលបានសេវាដែលចាំបាច់	• ពង្រីកវិសាលភាពនិងកែលម្អសេវាកម្មក្រុមហ៊ុន ខេមប៊ីអេសអេម នៅទូទាំងប្រទេស តាមរយៈការសាងសង់ទីតាំង អង្គភាព ខ្សែកាប៊ីអុបទឹកបន្ថែម។ល។ ជាពិសេសទៅកាន់សហគមន៍ដែលទទួលបានសេវាមិនគ្រប់គ្រាន់ (Underserved Community) ដើម្បីកាត់បន្ថយកង្វះ	ការវាយតម្លៃទៅលើសហគមន៍ដែលទទួលបានសេវាមិនគ្រប់គ្រាន់ (Underserved Community) នៅពេលជ្រើសរើសទីតាំង រួមមានកត្តាដូចខាងក្រោម៖ • ផ្អែកលើការគ្របដណ្តប់មិនល្អនិងល្បឿនទិន្នន័យទាបនៅតំបន់	• SDGទី៧ • SDG ទី១៣	• ការសន្សំថាមពលប្រចាំឆ្នាំ (MWh) • ការបំភាយ GHG ប្រចាំឆ្នាំ (tCO2e) • ការបំភាយឧស្ម័នផ្ទះកញ្ចក់ប្រចាំឆ្នាំដែលត្រូវបានជៀសវាង (tCO2e)

	ផ្នែកគម្លាឌីជីថល ខណៈពេលដែលកាត់ បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ • ការណែនាំអំពី VOLTE (Voice Over LTE) និង VOWIFI (Voice Over Wifi) ដល់អតិថិជនទាំងអស់ដែលមានឧបករណ៍ស្រាប់។	ដែលមានចំនួនប្រជាជន និងដង់ស៊ីតេខ្ពស់។ • ការអនុវត្តហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗលើទីតាំង ដូចជា គ្រឹះស្ថានពាណិជ្ជកម្ម ផ្សារទំនើប ការិយាល័យ សាលារៀន មន្ទីរពេទ្យ និងការិយាល័យរដ្ឋាភិបាល។		
--	---	--	--	--

គ. ដំណើរការនៃការជ្រើសរើស និងការវាយតម្លៃគម្រោង

គណៈកម្មាធិការនៃហិរញ្ញប្បទាននិរន្តរភាព ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ខេម ជ្វីអេសអេម ដែលមានអ្នកតំណាងមកពី នាយកដ្ឋានរតនាគារ នាយកដ្ឋានទំនួលខុសត្រូវសាជីវកម្ម នាយកដ្ឋានពាណិជ្ជកម្ម និងនាយកដ្ឋានបច្ចេកទេស។ គណៈកម្មាធិការនៃហិរញ្ញប្បទាននិរន្តរភាពនឹងវាយតម្លៃ និងជ្រើសរើសទ្រព្យសកម្ម និងគម្រោងដែលមានលក្ខណៈគ្រប់គ្រាន់ សម្រាប់ការផ្តល់មូលនិធិតាមរយៈហិរញ្ញប្បទាននិរន្តរភាព។ យោងតាមគណៈកម្មាធិការនៃហិរញ្ញប្បទាននិរន្តរភាព ការវិនិយោគនឹងត្រូវបានធ្វើឡើងដោយគិតគូរពីទំនួលខុសត្រូវសាជីវកម្មផ្ទៃក្នុង។ នាយកដ្ឋានទំនួលខុសត្រូវសាជីវកម្ម មានសិទ្ធិក្នុងការបដិសេដនៅក្នុងដំណើរការសម្រេចចិត្ត។ គណៈកម្មាធិការនៃហិរញ្ញប្បទាននិរន្តរភាពនឹងបើកកិច្ចប្រជុំរៀងរាល់ត្រីមាស ដើម្បីពិនិត្យ និងអនុម័តគម្រោងដែលត្រូវអនុវត្ត។ រាល់សេចក្តីសម្រេចរបស់ គណៈកម្មាធិការទាំងអស់នឹងត្រូវបានកត់ត្រាទុក។

ឃ. ការចាត់ចែងសាច់ប្រាក់ដែលបានមកពីការបោះផ្សាយ

ក្រុមហ៊ុន ខេម ជ្វីអេសអេម នឹងដាក់សាច់ប្រាក់សុទ្ធ ដែលទទួលបានមកពីការបោះផ្សាយហិរញ្ញប្បទាននិរន្តរភាពទៅក្នុងគណនីធនាគារដាច់ដោយឡែក សម្រាប់បែងចែកទៅឱ្យគម្រោងដែលមានការអនុញ្ញាត ដូចដែលបានកំណត់នៅក្នុងក្របខណ្ឌ ហិរញ្ញប្បទាននិរន្តរភាពនេះ។ ការបែងចែកសាច់ប្រាក់សុទ្ធ បានមកពីការបោះផ្សាយនឹងត្រូវបានត្រួតពិនិត្យ និងគ្រប់គ្រងដោយនាយកដ្ឋានរតនាគារ។ ប្រសិនបើគម្រោងដែលបានស្នើក្នុងក្របខណ្ឌនេះ លែង

មានលក្ខណៈគ្រប់គ្រាន់ សាច់ប្រាក់បានមកពីការបោះផ្សាយ នឹងត្រូវបានបែងចែកទៅឱ្យគម្រោងបែតង ឬគម្រោងសង្គម ឬទ្រព្យសកម្ម ដែលទទួលបានការអនុញ្ញាតផ្សេងទៀតស្របតាមក្របខ័ណ្ឌនេះ។ សាច់ប្រាក់បានមកពីការបោះផ្សាយលក់ ដែលមិនទាន់បានបែងចែក នឹងត្រូវបានកាន់កាប់ដោយក្រុមហ៊ុនក្នុងទម្រង់ជាសាច់ប្រាក់ ឬសាច់ប្រាក់សមមូល ឬការវិនិយោគដោយផ្អែកលើគោលនយោបាយគ្រប់គ្រងសន្ទនីយរបស់ក្រុមហ៊ុន។

ការដកសាច់ប្រាក់ពាក់ព័ន្ធនឹងគម្រោង ដែលទទួលបានការអនុញ្ញាត៖

- ករណីសម្រាប់ផ្តល់ហិរញ្ញប្បទានគម្រោង ការដកសាច់ប្រាក់នឹងធ្វើឡើងរហូតដល់ការបែងចែកចប់សព្វគ្រប់។ ក្រុមហ៊ុន ខេម ជ័យអេសអេម នឹងខិតខំអស់ពីសមត្ថភាពបែងចែកសាច់ប្រាក់ក្នុងរយៈពេល ៣៦ ខែ បន្ទាប់ពីថ្ងៃបោះផ្សាយ ហិរញ្ញប្បទាន។
- ករណីសម្រាប់ធ្វើហិរញ្ញប្បទានដើម្បីទូទាត់បំណុល ការដកសាច់ប្រាក់ពាក់ព័ន្ធនឹងគម្រោងដែលទទួលបានការអនុញ្ញាតក្នុងរយៈពេល ៣៦ខែ មុនថ្ងៃបោះផ្សាយ នឹងត្រូវបានអនុញ្ញាតសម្រាប់ការបែងចែកសាច់ប្រាក់។ គម្រោង ការដកសាច់ប្រាក់ពាក់ព័ន្ធនឹងគម្រោងដែលទទួលបានការអនុញ្ញាត ក្នុងរយៈពេល ៣៦ខែ មុនថ្ងៃបោះផ្សាយ នឹងត្រូវបានអនុញ្ញាតសម្រាប់ការបែងចែកសាច់ប្រាក់។

១. ការរាយការណ៍

ដើម្បីអនុញ្ញាតឱ្យវិនិយោគិន និងភាគីពាក់ព័ន្ធបានតាមដាន ការអភិវឌ្ឍនៃការបោះផ្សាយហិរញ្ញប្បទាននិរន្តរភាពរបស់ក្រុមហ៊ុន ខេម ជ័យអេសអេម ទ្រព្យសកម្មនិងគម្រោងដែលត្រូវទទួលបានមូលនិធិពីហិរញ្ញប្បទាននិរន្តរភាពរបស់ក្រុមហ៊ុន របាយការណ៍ពីការបែងចែកសាច់ប្រាក់ និងរបាយការណ៍ពីការជះឥទ្ធិពល នឹងត្រូវបានផ្សព្វផ្សាយទៅវិនិយោគិនរបស់ហិរញ្ញប្បទាននេះប៉ុណ្ណោះ ហើយបោះពុម្ពផ្សាយជារៀងរាល់ឆ្នាំរហូតដល់ការបែងចែកសាច់ប្រាក់ចប់សព្វគ្រប់។

២. របាយការណ៍ពីការបែងចែក

របាយការណ៍ពីការបែងចែកសាច់ប្រាក់នឹងរួមបញ្ចូលធាតុៗសំខាន់មានដូចខាងក្រោម៖

- បញ្ជីនៃទ្រព្យសកម្មដែលទទួលបានការអនុញ្ញាត និងគម្រោងដែលទទួលបានការផ្គត់ផ្គង់ដោយហិរញ្ញប្បទាននិរន្តរភាព។ ប្រសិនបើមានទ្រព្យសកម្ម និងគម្រោងជាច្រើន របាយការណ៍នេះនឹងត្រូវធ្វើឡើងក្នុងទម្រង់ជាផលបត្រ ដែលផ្អែកលើប្រភេទនៃការវិនិយោគ ដូចបានពិពណ៌នានៅក្រោមសាច់ប្រាក់បានមកពីការបោះផ្សាយ។
- ឧទាហរណ៍នៃទ្រព្យសកម្ម ឬគម្រោងដែលត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយហិរញ្ញប្បទាននិរន្តរភាព។
- ចំនួនទឹកប្រាក់ដែលបានវិនិយោគនៅក្នុងប្រភេទនៃការវិនិយោគនីមួយៗ ដូចបានពិពណ៌នានៅក្នុងសាច់ប្រាក់បានមកពីការបោះផ្សាយលក់ និងចំនួនទឹកប្រាក់នៃហិរញ្ញប្បទានថ្មី ធៀបនឹងការធ្វើបុនហិរញ្ញប្បទាន។
- ទឹកប្រាក់នៃហ្វាន់ស៊ីលីពីហិរញ្ញប្បទានប្រកបដោយនិរន្តរភាព ដែលបានបែងចែករួច។

- សាច់ប្រាក់សុទ្ធដែលបានពីការបោះផ្សាយលក់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព ដែលរង់ចាំការបែងចែកទៅទ្រព្យសកម្ម និងគម្រោង។
- ព័ត៌មានអំពីប្រភេទនៃការវិនិយោគបណ្តោះអាសន្ន។
- រាល់ការអភិវឌ្ឍបញ្ហា ភាពចម្រូងចម្រាស់ដែលគួរឱ្យកត់សម្គាល់ ទាក់ទងនឹងគម្រោង ឬទ្រព្យសកម្ម។

ឆ. របាយការណ៍ពីផលប៉ះពាល់

ក្រុមហ៊ុន ខេម ជ្រីអេសអេម ខិតខំរាយការណ៍ អំពីផលប៉ះពាល់ដល់សង្គម និងបរិស្ថាន ដោយការវិនិយោគដែលផ្តល់ហិរញ្ញប្បទានដោយហិរញ្ញប្បទាននិរន្តរភាព។ សូចនាករនៃការជះឥទ្ធិពលផ្សេងៗគ្នា ដែលពាក់ព័ន្ធសម្រាប់ការវិនិយោគផ្សេងៗគ្នា និងតារាងខាងលើ (តារាងទី ១៖ គម្រោងបរិស្ថាន ដែលទទួលបានការអនុញ្ញាត និងតារាងទី ២៖ គម្រោងសង្គម ដែលទទួលបានការអនុញ្ញាត) បានបង្ហាញពីសូចនាករផ្សេងៗគ្នា សម្រាប់ការវិនិយោគប្រភេទផ្សេងៗគ្នា ដែលបានកំណត់នៅក្នុងក្រប-ខណ្ឌហិរញ្ញប្បទាននិរន្តរភាពនេះ។ សម្រាប់ការវិនិយោគទៅលើទ្រព្យសកម្ម និងគម្រោង ដែលកំពុងតែដំណើរការ ដែលការជះឥទ្ធិពលចុងក្រោយបង្អស់មិនទាន់បានអង្កេត ក្រុមហ៊ុន ខេម ជ្រីអេសអេម នឹងព្យាយាមផ្តល់ការប៉ាន់ស្មាននៃការជះឥទ្ធិពលចុងក្រោយបង្អស់នោះ។ សូចនាករពាក់ព័ន្ធនឹងត្រូវធ្វើបច្ចុប្បន្នភាពនៅពេលដែលមានស្តង់ដារសូចនាករត្រឹមត្រូវ។

ផ្នែកទី ២៖ លទ្ធភាពនៃការបំពេញប្រតិបត្តិការតាមលក្ខខណ្ឌតម្រូវជាសក្ខីបណ្ណាចិន្តាភាព ស្របតាម ស្តង់ដារ ឬក្របខណ្ឌដែលបានអនុវត្ត

ក្រុមហ៊ុន ខេម ជីអេសអេម បានបង្កើតក្របខ័ណ្ឌនៃសាច់ប្រាក់ ដែលបានមកពីការបោះផ្សាយលក់របស់ខ្លួនក្នុងគោលបំណង ផ្តល់ហិរញ្ញប្បទានដល់គម្រោងពណ៌បៃតងពីរប្រភេទ និងគម្រោងពាក់ព័ន្ធនឹងសង្គមមួយប្រភេទ។ ក្របខ័ណ្ឌនេះធ្វើឡើងស្រប តាមធាតុផ្សំចំនួនបួន នៃ សមាគមទីផ្សារមូលធនអន្តរជាតិ (ICMA) គោលការណ៍ឥណទានបៃតង (GBP) នៃឆ្នាំ២០២១ (រួមទាំងឧបសម្ព័ន្ធទី១ ខែមិថុនា ឆ្នាំ ២០២២) និងគោលការណ៍ឥណទានសង្គម (SBP) ឆ្នាំ២០២៣ និងគោលការណ៍ ឥណទានបៃតង (GLP) ២០២៣ និងគោលការណ៍ឥណទានសង្គម (SLP) ២០២៣ នៃសមាគមទីផ្សារឥណទាន សមាគម សហឥណទាននិងពាណិជ្ជកម្ម និងសមាគមទីផ្សារឥណទានអាស៊ីប៉ាស៊ីហ្វិក (LMA/APLMA/LSTA)។ ក្របខ័ណ្ឌនេះបាន បង្ហាញពីការរួមចំណែកក្នុងការអភិវឌ្ឍជានិរន្តរភាព។

ផ្នែកទី៣៖ ផលប៉ះពាល់វិជ្ជមាន និងអវិជ្ជមាន ពាក់ព័ន្ធនឹងគម្រោងដែលបានអនុវត្ត ឬការប្រើប្រាស់ទ្រព្យសកម្ម ស្របតាមស្តង់ដារ ឬក្របខណ្ឌដែលបានអនុវត្ត

ការវិនិយោគលើវត្ថុដែលអាចកើតឡើងវិញបាន ដូចជាការដាំឡើងវិញជាមធ្យមពេលវេលាព្រះអាទិត្យ (PV) នៅលើអង្កែតនៃទូរគមនាគមន៍ ដើម្បីផ្តល់ថាមពលដល់ឧបករណ៍វិទ្យុ និងអង្កែតនៃ នឹងផ្តល់អត្ថប្រយោជន៍ប្រកបដោយនិរន្តរភាពក្នុងរយៈពេលវែង។

ទោះបីជាមានការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីធ្វើឱ្យថាមពលនៅលើទីតាំងថ្មីចំនួន ៥០០ កន្លែងឱ្យកាន់តែប្រសើរឡើង ការរំពឹងទុកនៃការកើនឡើងនៃទិន្នន័យ នឹងនាំឱ្យមានការកើនឡើងនូវការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (GHG)។



ក្រុមហ៊ុន ខេម ជីអេសអេម

33 មហាវិថីព្រះសីហនុ ប្រអប់សំបុត្រ
2468 ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

☎ +855 12 800 800

🌐 www.cellcard.com.kh



ក្រុមហ៊ុន ខេម ជ័យសម័យ ម.ក
(ពីមុនត្រូវបានស្គាល់ជា ខេម ជ័យសម័យ អែលធីឌី)

របាយការណ៍ក្រុមប្រឹក្សាភិបាល
និង

របាយការណ៍ហិរញ្ញវត្ថុរួមដែលបានធ្វើសវនកម្មរួច
សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ក្រុមហ៊ុន ខេម ជឺអេសអេម ម.ក

**របាយការណ៍ហិរញ្ញវត្ថុរួមដែលបានធ្វើសវនកម្មរួច
សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

មាតិកា	ទំព័រ
របាយការណ៍ក្រុមប្រឹក្សាភិបាល	១ – ៥
របាយការណ៍ហិរញ្ញវត្ថុរួម	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម	៦
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម	៧
របាយការណ៍បម្រែបម្រួលមូលធនរួម	៨
របាយការណ៍លំហូរសាច់ប្រាក់រួម	៩ – ១០
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម	១១ – ៦៤
របាយការណ៍សវនករឯករាជ្យ	៦៥ – ៧០



33 មហាវិថី ព្រះសីហនុ
ប្រអប់សំបុត្រ 2468 ភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា

33 Preah Sihanouk Blvd.,
P.O. Box 2468, Phnom Penh,
Kingdom of Cambodia
☎ +855 12 800 800
🌐 www.cellcard.com.kh

ក្រុមហ៊ុន ខេម ជឺអេសអេម ម.ក

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល (ហៅកាត់ថា “អភិបាល”) សូមដាក់ជូននូវរបាយការណ៍របស់ខ្លួនដោយមានភ្ជាប់មកជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ ក្រុមហ៊ុន ខេម ជឺអេសអេម ម.ក (ពីមុនត្រូវបានស្គាល់ថា ខេម ជឺអេសអេម អែលជឺឌី) (ហៅកាត់ថា “ក្រុមហ៊ុន”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ (រួមគ្នាហៅកាត់ថា “សម្ព័ន្ធ”) សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

សកម្មភាពអាជីវកម្មបង្ក

សកម្មភាពអាជីវកម្មបង្ករបស់សម្ព័ន្ធគឺ៖

- (ក) ដំឡើង និងធ្វើប្រតិបត្តិការនូវរាល់បរិក្ខារ និងម៉ាស៊ីនទាំងអស់ ដែលត្រូវបានប្រើប្រាស់ក្នុងការភ្ជាប់បណ្តាញទូរស័ព្ទចល័ត GSM នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងផលិតផលទាំងអស់ដែលជាបរិក្ខារបន្ទាប់បន្សំ សមាសភាពបន្ថែម ឬសមាសធាតុផ្សំនៃបរិក្ខារទាំងនោះ និង
- (ខ) ធ្វើទីផ្សារ និងលក់ផលិតផល និង/ឬ សេវាទូរគមនាគមន៍របស់សម្ព័ន្ធ។

នៅក្នុងអំឡុងឆ្នាំ ពុំមានការផ្លាស់ប្តូរជាសារវន្តលើសកម្មភាពអាជីវកម្មបង្កទាំងនេះទេ។

លទ្ធផលប្រតិបត្តិការ

	ដុល្លារអាមេរិក	លានរៀល
ចំណេញក្នុងឆ្នាំ	៨០.២៤៧.០៩២	៣២៩.៨១៧

ទុនប្រុង និងសំវិធានធន

ពុំមានទុនប្រុង ឬសំវិធានធនជាសារវន្តដទៃទៀតនៅក្នុងឆ្នាំ ក្រៅពីអ្វីដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះទេ។

របាយការណ៍ក្រុមប្រឹក្សាភិបាល

បំណុលពិបាកទារ និងបំណុលជាប់សង្ស័យ

មុនពេលរបាយការណ៍ហិរញ្ញវត្ថុរួមរបស់សម្ព័ន្ធត្រូវបានរៀបចំ អភិបាល បានចាត់វិធានការសមស្របដើម្បីបញ្ជាក់ថា វិធានការទាក់ទងនឹងការលុបចោលបំណុលពិបាកទារ និងការធ្វើសំវិធានធនលើការបាត់បង់បំណុលជាប់សង្ស័យត្រូវបានធ្វើឡើង ហើយអភិបាល ជឿជាក់ថា ពុំមានបំណុលពិបាកទារណាដែលបានដឹង និងមិនតម្រូវឱ្យធ្វើសំវិធានធនលើបំណុលដែលជាប់សង្ស័យនោះទេ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ អភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយដែលនាំឱ្យមានភាពចាំបាច់ដើម្បីលុបបំបាត់ចោលបំណុលពិបាកទារ ឬការធ្វើសំវិធានធនចំពោះបំណុលជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមរបស់សម្ព័ន្ធឡើយ។

ទ្រព្យសកម្ម

មុនពេលរបាយការណ៍ហិរញ្ញវត្ថុរួមរបស់សម្ព័ន្ធត្រូវបានរៀបចំ អភិបាល បានចាត់វិធានការដែលមានមូលដ្ឋានសមស្របដើម្បីធានាថា បណ្តាទ្រព្យសកម្មដែលទំនងជាមិនអាចទទួលបានមកវិញក្នុងប្រតិបត្តិការអាជីវកម្មធម្មតាទៅតាមតម្លៃនៅក្នុងបញ្ជីគណនេយ្យរបស់សម្ព័ន្ធ ត្រូវបានកាត់បន្ថយតម្លៃឱ្យស្មើនឹងតម្លៃដែលបានរំពឹងថានឹងអាចលក់បានលើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ អភិបាល ពុំបានដឹងពីកាលៈទេសៈណាមួយដែលបណ្តាលឱ្យតម្លៃទ្រព្យសកម្មរយៈពេលខ្លីនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមរបស់សម្ព័ន្ធ ថាមានភាពមិនត្រឹមត្រូវឡើយ។

វិធីសាស្ត្រវាយតម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ អភិបាល ពុំបានដឹងពីកាលៈទេសៈណាមួយដែលបានកើតឡើង ហើយបណ្តាលឱ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានសម្រាប់ការវាយតម្លៃទ្រព្យសកម្ម ឬបំណុលរបស់សម្ព័ន្ធថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាភាព និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (១) ការដាក់បន្ទុកណាមួយមកលើទ្រព្យសកម្មរបស់សម្ព័ន្ធ ដែលបានកើតឡើងគិតចាប់ពីបំណាច់ឆ្នាំមក ដើម្បីធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ និង
- (២) បំណុលយថាភាពណាមួយ ដែលកើតមានឡើងចំពោះសម្ព័ន្ធ គិតចាប់ពីបំណាច់ឆ្នាំមកនោះទេ។

តាមមតិរបស់អភិបាល ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗទៀតរបស់សម្ព័ន្ធ ដែលត្រូវបានទាមទារឱ្យសង ឬអាចនឹងត្រូវទាមទារឱ្យសង ក្នុងអំឡុងរយៈពេល១២ខែ បន្ទាប់ពីបំណាច់ឆ្នាំ ដែលនឹង ឬអាចធ្វើឱ្យមានផលប៉ះពាល់ដល់លទ្ធភាពរបស់សម្ព័ន្ធ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃផុតកំណត់សងនោះទេ។

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

របាយការណ៍ក្រុមប្រឹក្សាភិបាល

ការប្រែប្រួលភាគហ៊ុន:

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ អភិបាល ពុំបានដឹងពីកាលៈទេសៈណាមួយ ដែលមិនបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធ ដែលបណ្តាលឱ្យតួលេខនៃចំនួនណាមួយ ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពខុសឆ្គងជាសារវន្តនោះទេ។

កត្តាសារវន្ត និងមិនប្រក្រតី

តាមមតិយោបល់របស់អភិបាល៖

- (១) លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់សម្ព័ន្ធ ក្នុងឆ្នាំនេះ មិនបានទទួលរងនូវផលប៉ះពាល់ជាសារវន្តដោយគណនីប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះឡើយ និង
- (២) ពុំមានគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេក្នុងចន្លោះពេលរវាងចុងការិយបរិច្ឆេទ និងកាលបរិច្ឆេទនៃរបាយការណ៍នេះ ដែលអាចនាំឱ្យប៉ះពាល់ជាសារវន្តដល់លទ្ធផលប្រតិបត្តិការរបស់សម្ព័ន្ធក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះត្រូវបានរៀបចំទេ។

ការបោះផ្សាយភាគហ៊ុន និងប័ណ្ណបំណុល

នៅក្នុងឆ្នាំ ក្រុមហ៊ុនបានចុះបញ្ជីភាគហ៊ុនរបស់ខ្លួនដោយជោគជ័យ នៅលើផ្សារមូលបត្រកម្ពុជា (“CSX”)។ ក្រុមហ៊ុនទទួលបានទឹកប្រាក់ចំនួន ៥.២៨៤.៥៨៧ ដុល្លារអាមេរិក ពីការបោះផ្សាយមូលបត្រជាសាធារណៈដំបូង (“IPO”) សម្រាប់ភាគហ៊ុនបោះផ្សាយថ្មី។ សេចក្តីលម្អិតនៃភាគហ៊ុនរបស់ក្រុមហ៊ុនត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី ១៣ របាយការណ៍ហិរញ្ញវត្ថុ។

នៅខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុនបានបោះផ្សាយប័ណ្ណបំណុលចំនួន ២០.០០០.០០០ ដុល្លារអាមេរិកដែលជាមូលបត្របំណុលរយៈពេល ១០ឆ្នាំក្នុងទម្រង់ជាសញ្ញាប័ណ្ណប្រកបដោយនិរន្តរភាពដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី ១៦ នៃរបាយការណ៍ហិរញ្ញវត្ថុ។ មូលបត្របំណុលមានអត្រាប័ណ្ណ SOFR +៣% ឬ ៥,៥% ក្នុងមួយឆ្នាំ មួយណាខ្ពស់ជាង ហើយត្រូវទូទាត់រៀងរាល់ឆមាស។ ទឹកប្រាក់ដែលទទួលបានពីការបោះផ្សាយមូលបត្របំណុលនេះនឹងត្រូវប្រើប្រាស់សម្រាប់ការពង្រីកបណ្តាញ និងគោលបំណងហិរញ្ញប្បទានបំណុល។

ក្រុមប្រឹក្សាភិបាល

អភិបាលដែលបម្រើការងារក្នុងឆ្នាំ និងអំឡុងពេលចាប់ពីបំណាច់ឆ្នាំដល់កាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះរួមមាន៖

អ្នកឧកញ៉ា គិត ម៉េង	ប្រធានក្រុមប្រឹក្សាភិបាល
លោក William Mark Hanna	អភិបាលមិនប្រតិបត្តិ
លោក Paul Carey Clements	អភិបាលមិនប្រតិបត្តិ
លោក Christopher Donald Tiffin	អភិបាលមិនប្រតិបត្តិ
លោកស្រី ហិប សិកា	អភិបាលឯករាជ្យ

ក្រុមហ៊ុន ខេម ជ័យអេសអេម ម.ក

របាយការណ៍ក្រុមប្រឹក្សាភិបាល

អត្ថប្រយោជន៍របស់អភិបាល

ចាប់តាំងពីបំណាច់ឆ្នាំកន្លងទៅ អភិបាល ពុំបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ តាមរយៈការចុះកិច្ចសន្យា ដែលបានធ្វើឡើងដោយសម្ព័ន្ធ និងក្រុមហ៊ុន ឬដោយស្ថាប័នពាក់ព័ន្ធនាមួយ ជាមួយនឹងក្រុមប្រឹក្សាភិបាល ឬក៏ជាមួយក្រុមហ៊ុនដែល អភិបាល នោះគឺជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែល អភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្តឡើយ។

ទាំងនៅក្នុងអំឡុង ឬនៅបំណាច់ឆ្នាំ សម្ព័ន្ធ និងក្រុមហ៊ុន ពុំមានជាភាគីនៃកិច្ចសម្រុះសម្រួលដែលមានគោលបំណងដើម្បីអនុញ្ញាតឱ្យអភិបាលទទួលបានអត្ថប្រយោជន៍តាមរយៈនៃការទិញភាគហ៊ុន ឬបំណុលរបស់សម្ព័ន្ធ និងក្រុមហ៊ុន ឬស្ថាប័នដទៃទៀតនោះទេ។

ព្រឹត្តិការណ៍សំខាន់បន្ទាប់ពីបុគ្គលិកបរិច្ឆេទបញ្ចប់

ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍សំខាន់បន្ទាប់ពីបុគ្គលិកបរិច្ឆេទហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី ៣០ នៃរបាយការណ៍ហិរញ្ញវត្ថុរួម។

ក្រុមហ៊ុនមេកាន់កាប់ចុងក្រោយ

អភិបាលចាត់ទុក Royal Millicom Co., Ltd. ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាក្រុមហ៊ុនមេកាន់កាប់ចុងក្រោយ។

សវនករ

សវនករ Messrs. បេកឃើរ ផែលលី (ខេមបូឌា) ឯ.ក បានបញ្ជាក់ពីឆន្ទៈដើម្បីបន្តការងារសវនកម្មនេះ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុរួម

អភិបាលរបស់សម្ព័ន្ធ ទទួលខុសត្រូវលើអំណះអំណាងថា របាយការណ៍ហិរញ្ញវត្ថុរួម ត្រូវបានរៀបចំឡើងដោយបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ នៃស្ថានភាពហិរញ្ញវត្ថុរួមរបស់សម្ព័ន្ធ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុរួម និងលំហូរសាច់ប្រាក់រួមសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួមទាំងនេះ អភិបាលរបស់សម្ព័ន្ធតម្រូវឱ្យ៖

- (១) អនុវត្តគោលការណ៍គណនេយ្យសមស្រប ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “ស.វ.ទ.ហ.អ.ក”) ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តតាមគោលការណ៍នោះប្រកបដោយសង្ឃឹកភាព
- (២) អនុលោមទៅតាមតម្រូវការនៃការលាតត្រដាងព័ត៌មានស្របតាម ស.វ.ទ.ហ.អ.ក ហើយប្រសិនបើមានការប្រាសចាកណាមួយពីស្តង់ដារទាំងនេះ ក្នុងការបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ អភិបាល ត្រូវប្រាកដថា ការប្រាសចាកទាំងនេះត្រូវបានបង្ហាញ ពន្យល់ និងកំណត់បរិមាណឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម
- (៣) រក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យសម្ព័ន្ធអាចរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួមដែលអនុលោមទៅតាម ស.វ.ទ.ហ.អ.ក និងរក្សាប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

របាយការណ៍ក្រុមប្រឹក្សាភិបាល

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ (ត)

- (៤) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកតាមមូលដ្ឋានបន្តនិរន្តរភាពអាជីវកម្ម លើកលែងតែមានភាពមិនសមស្រប ក្នុងការសន្មតថា សម្ព័ន្ធនឹងបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគត និង
- (៥) គ្រប់គ្រង និងដឹកនាំសម្ព័ន្ធ ឱ្យមានប្រសិទ្ធភាពតាមរយៈការសម្រេចចិត្តជាសាធារណៈទាំងអស់ ដែលអាចប៉ះពាល់ដល់ប្រតិបត្តិការ និងលទ្ធផលហើយត្រូវប្រាកដថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

អភិបាល សូមអះអាងថា សម្ព័ន្ធ បានអនុលោមតាមគ្រប់តម្រូវការខាងលើនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

ខ្ញុំ Simon Perkins ជានាយកប្រតិបត្តិរបស់សម្ព័ន្ធ សូមបញ្ជាក់ថា តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធ ដែលភ្ជាប់មកជាមួយ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម របាយការណ៍បម្រែបម្រួលមូលធនរួម និងរបាយការណ៍លំហូរសាច់ប្រាក់រួមសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសាធារណៈទាំងអស់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ("ស.វ.ទ.ហ.អ.ក")។

ចុះហត្ថលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល



Simon Perkins
នាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៖ 28 MAR 2024

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់ សម្គាល់	២០២៣		២០២២	
		ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ទ្រព្យសកម្ម					
ទ្រព្យសកម្មរយៈពេលវែង					
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៦	៨៦.៩៨៦.០៣៥	៣៥៥.៣៣៨	៩១.២៩៦.៥៨៧	៣៧៥.៨៦៨
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	៧	១១០.៥៧២.២០៩	៤៥១.៦៨៧	១១៥.៨៥៥.៤២៣	៤៧៦.៩៧៧
ទ្រព្យសកម្មអរូបី		១.៨៥៨.៣៥៥	៧.៥៩១	២.២៣២.១៣៨	៩.១៩០
បុរេប្រទានឱ្យអ្នកផ្គត់ផ្គង់សម្រាប់ការទិញទ្រព្យសកម្ម	៨	៦.៦២៥.៤១៨	២៧.០៦៥	១០.២៦២.៩៧៥	៤២.២៥៥
ប្រាក់កក់ដែលអាចបង្វិលមកវិញបាន		៥១៦.២០០	២.១០៩	៥០០.០០០	២.០៦១
ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ	៩	៣៨៦.១៩៩.៥១៣	១.៥៧៧.៦២៥	៣៧៣.៥៨៤.០១៨	១.៥៣៨.០៤៥
ទ្រព្យសកម្មរយៈពេលវែងសរុប		៥៩២.៧៥៧.៧៣០	២.៤២១.៤១៥	៥៩៣.៧៣១.១៤១	២.៤៤៨.៣៩៦
ទ្រព្យសកម្មរយៈពេលខ្លី					
ចំណាយបង់មុន និងប្រាក់កក់	១០	៣.៥២៦.១០៩	១៤.៤០៤	១.៥០៧.៦២៧	៦.២០៧
សន្និធិ		៧៧១.០៦៧	៣.១៥០	៩០២.៨៨៧	៣.៧១៧
ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ		២៨.៣៧៧	១១៥	១០៦.៣៣៨	៤៣៨
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ	១១	៣.៥៤២.៣៨១	១៤.៨៧១	៣.៣០១.៥៣៧	១៣.៥៩៣
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១២	២៦.៣០១.៣៧១	១០៧.៤៤១	២.៨៦៣.១៨៧	១១.៧៨៨
ទ្រព្យសកម្មរយៈពេលខ្លីសរុប		៣៤.១៦៩.៣០៤	១៣៩.៥៨១	៨.៦៨១.៥៧៦	៣៥.៧៤៣
ទ្រព្យសកម្មសរុប		៦២៦.៩២៧.០៣៤	២.៥៦០.៩៩៦	៦០២.៤១២.៧១៧	២.៤៨៤.១៣៩
មូលធន					
មូលធនរបស់ភាគទុនិក					
ដើមទុន	១៣	១៤៦.៩៨៥.៣៤០	៦០០.២៧២	៥.០០០.០០០	២០.៥៨៥
បុព្វលាភភាគហ៊ុន	១៣	២.៥៥៣.៩០៧	១០.៤៣៣	-	-
ចំណេញរក្សាទុក		១២០.៦២៥.២០៨	៤៨៧.៨០៧	១៨១.៦២៨.១១៦	៧៣៨.៥២៨
លម្អៀងពីការប្រែសម្រួលរូបិយបណ្ណ		-	៤.៩៤៦	-	៩.២៣៥
មូលធនសរុប		២៧០.១៦៤.៤៥៥	១.១០៣.៤៥៨	១៨៦.៦២៨.១១៦	៧៦៨.៣៥៨
បំណុល					
បំណុលរយៈពេលវែង					
បំណុលភតិសន្យា	៧	៣០.៦០៧.៤៩០	១២៥.០៣២	៣៥.១៧០.៩៤៥	១៤៤.៧៩៩
ប្រាក់កម្ចី	១៥	១៣២.៧៩៧.៦៩២	៥៤២.៤៧៩	១៤២.៨៧១.៣៨៩	៥៨៨.២០២
មូលបត្របំណុល	១៦	១៩.៥១៩.៥៤៦	៧៩.៧៣៧	-	-
បំណុលហិរញ្ញវត្ថុផ្សេងៗ	១៨	១.២១៤.៦៩១	៤.៩៦២	៨.៥៤៩.៦៨៧	៣៥.១៩៩
ពន្ធពន្យារលើប្រាក់បំណុលជាបំណុល	២៣	៩.៥៧៨.៨៧៣	៣៩.១៣០	១១.៧៩១.៣០៥	៤៨.៥៤៥
កាតព្វកិច្ចការទូទាត់ប្រាក់បំណាច់អតីតភាពការងារ		៦៣៥.៨១៦	២.៥៩៧	១.១១៥.៩៦០	៤.៥៩៥
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	១៤	៣.៨៥២.០២៤	១៥.៧៣៦	៣.២០៤.១១១	១៣.៩៩១
បំណុលរយៈពេលវែងសរុប		១៩៨.២០៦.០៩៤	៨០៩.៦៧៣	២០២.៧០៣.៣៩៧	៨៣៤.៥៣០
បំណុលរយៈពេលខ្លី					
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	១៤	៥០.៩៨៥.១៧៩	២០៨.២៧៤	៧៦.៥៥០.៥៥២	៣១៥.១៥៩
បំណុលហិរញ្ញវត្ថុផ្សេងៗ	១៨	៩.៤១៣.៧៩៩	៣៨.៤៥៥	៩.២៦៤.៥៦៥	៣៨.១៤២
បំណុលក្នុងកិច្ចសន្យា		២២.៩៦៤.០៥៦	៩៣.៨០៨	២៣.៨៩៧.៦៨២	៩៨.៣៩៣
ទឹកប្រាក់ត្រូវបង់សម្រាប់ការទិញទ្រព្យសកម្ម		៤៩៨.៦៨៧	២.០៣៧	៧៥១.១៥៧	៣.០៩៣
បំណុលពន្ធលើប្រាក់បំណុលក្នុងឆ្នាំ	២៣	៨.៧៤៦.០១០	៣៥.៧២៧	៤១.២៥២.៤៤២	១៦៩.៨៣៦
ប្រាក់កម្ចី	១៥	១២.៥២៥.៤៩៩	៥១.១៦៧	១៥.៤៨៤.៧០៩	៦៣.៧៥១
មូលបត្របំណុល	១៦	១៤៧.១៤៩	៦០០	-	-
បំណុលភតិសន្យា	៧	៨.០៧៩.៤៨៣	៣៣.០០៥	៦.៦០៣.៦៥៧	២៧.១៨៧
កាតព្វកិច្ចការទូទាត់ប្រាក់បំណាច់អតីតភាពការងារ		៤៧.២៨៥	១៩៣	៥៣.០៩៦	២១៨
ទឹកប្រាក់ត្រូវសងភាគីពាក់ព័ន្ធ	២៦	៦.៣៥២.០៤១	២៥.៩៤៨	៤.២៥៨.៥៥៥	១៧.៩៣២
បំណុលបង្គរ	១៧	៣៨.៨៣៧.៣៣៨	១៥៨.៦៥១	៣៤.៩៦៤.៧៨៩	១៤៣.៩៥០
បំណុលរយៈពេលខ្លីសរុប		១៥៨.៥៩៦.៤៨៦	៦៤៧.៨៦៥	២១៣.០៨១.២០៤	៨៧៧.២៦១
បំណុលសរុប		៣៥៦.៨០២.៥៨០	១.៤៥៧.៥៣៨	៤១៥.៧៨៤.៦០១	១.៣១១.៧៩១
មូលធន និងបំណុលសរុប		៦២៦.៩២៧.០៣៤	២.៥៦០.៩៩៦	៦០២.៤១២.៧១៧	២.៤៨៤.១៣៩

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួមនេះ។

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

**របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

	កំណត់ សម្គាល់	២០២៣ ដុល្លារអាមេរិក	លានរៀល	២០២២ ដុល្លារអាមេរិក	លានរៀល
ចំណូល	១៩	១៨១.៨៥៦.៥៧៨	៧៤៧.៤៣១	១៩១.២៤២.៩៣១	៧៨១.៦១០
ចំណាយប្រតិបត្តិការ					
រំលស់		(៣៦.១៩៦.៨០៦)	(១៤៨.៧៦៩)	(៣០.៦៧៨.៦៨៣)	(១២៥.៣៨៤)
ចំណាយភ្ជាប់បណ្តាញទូរស័ព្ទស្តង់ដារប្រព័ន្ធ		(២.៩៧៧.៧១៧)	(១២.២៣៨)	(៣.៩៩៩.៣១៩)	(១៦.៣៤៥)
ចំណាយបុគ្គលិក		(១៤.៤៧៩.៩៨៨)	(៥៩.៤៩៦)	(៩.៦២៤.៣៧២)	(៣៩.៣៣៥)
ចំណាយប្រតិបត្តិការផ្សេងៗ	២០	(៧៩.៨៧៣.២០៤)	(៣២៨.២៧៩)	(១០៥.៣៣៩.៤២១)	(៤៣០.៥២២)
ចំណេញលើការកែប្រែបំណុលហិរញ្ញវត្ថុផ្សេងៗ	១៨	-	-	១២.០៨១.៥៥៥	៤៩.៣៧៧
ចំណេញ/(ខាត)ផ្សេងៗ – សុទ្ធ		៩៣.៦០៧	៣៨៥	(៣៧៥.៩១៨)	(១.៥៣៦)
ចំណេញប្រតិបត្តិការ		៤៨.៤២៦.៤៧០	១៩៩.០៣៤	៥៣.៣០៦.៧៧៣	២១៧.៨៦៥
ចំណូលហិរញ្ញវត្ថុ	២១	២២.០១១.១១២	៩០.៤៦៦	២០.៧១២.១៦០	៨៤.៦៥១
ចំណាយហិរញ្ញវត្ថុ	២២	(១១.៥០៧.១១៩)	(៤៧.២៩៤)	(២២.២៩២.៧១២)	(៩១.១១០)
ចំណេញមុនពន្ធលើប្រាក់ចំណូល		៥៨.៩៣០.៤៦៣	២៤២.២០៦	៥១.៧២៦.២២១	២១១.៤០៦
ឥណទាន/(ចំណាយ)ពន្ធលើប្រាក់ចំណូល	២៣	២១.៣១៦.៦២៩	៨៧.៦១១	(១១.១៥៥.០២៧)	(៤៥.៥៩១)
ចំណេញក្នុងឆ្នាំ		៨០.២៤៧.០៩២	៣២៩.៨១៧	៤០.៥៧១.១៩៤	១៦៥.៨១៥
(ខាត)/ចំណូលលម្អិតផ្សេងៗ៖					
ខ្ទង់ដែលមិនត្រូវបានកំណត់ឡើងវិញក្នុងចំណេញ-ខាត					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៤.២៨៩)	-	៧.២៨២
លទ្ធផលលម្អិតសរុបក្នុងឆ្នាំ		៨០.២៤៧.០៩២	៣២៥.៥២៨	៤០.៥៧១.១៩៤	១៧៣.០៩៧
ចំណេញក្នុងឆ្នាំរបស់ភាគទុនិក		៨០.២៤៧.០៩២	៣២៩.៨១៧	៤០.៥៧១.១៩៤	១៦៥.៨១៥
លទ្ធផលលម្អិតសរុបក្នុងឆ្នាំរបស់ភាគទុនិក		៨០.២៤៧.០៩២	៣២៥.៥២៨	៤០.៥៧១.១៩៤	១៧៣.០៩៧
ចំណេញក្នុងមួយភាគហ៊ុននៃចំណេញរបស់ម្ចាស់ភាគហ៊ុនធម្មតារបស់ក្រុមហ៊ុនក្នុងឆ្នាំមានដូចខាងក្រោម៖					
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន/ថយចុះ (ដុល្លារ អាមេរិក/រៀល) (ចំនួនពេញ)	២៨	០,០៤	១៦៨	៨.១១៤	៣៣.១៦៣.០០០

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

**របាយការណ៍បម្រែបម្រួលមូលធនរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

	ជាបស់ភាគទុនិកម្ចាស់ភាគហ៊ុន									
	ដើមទុន		បុព្វលាភភាគហ៊ុន		ចំណេញរក្សាទុក		លម្អៀងពីការប្រែប្រួលរូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៥.០០០.០០០	២០.៣៧០	-	-	១៤១.០៥៦.៩២២	៥៧២.៧១៣	-	១.៩៥៣	១៤៦.០៥៦.៩២២	៥៩៥.០៣៦
លទ្ធផលលម្អិត										
ចំណេញក្នុងឆ្នាំ	-	-	-	-	៤០.៥៧១.១៩៤	១៦៥.៨១៥	-	-	៤០.៥៧១.១៩៤	១៦៥.៨១៥
ចំណូលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	៧.២៨២	-	៧.២៨២
លទ្ធផលលម្អិតសរុបក្នុងឆ្នាំ	-	-	-	-	៤០.៥៧១.១៩៤	១៦៥.៨១៥	-	៧.២៨២	៤០.៥៧១.១៩៤	១៧៣.០៩៧
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន										
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២១៥	-	-	-	-	-	-	-	២១៥
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ / ថ្ងៃទី១ ខែ មករា ឆ្នាំ២០២៣	៥.០០០.០០០	២០.៥៨៥	-	-	១៨១.៦២៨.១១៦	៧៣៨.៥២៨	-	៩.២៣៥	១៨៦.៦២៨.១១៦	៧៦៨.៣៤៨
លទ្ធផលលម្អិត										
ចំណេញក្នុងឆ្នាំ	-	-	-	-	៨០.២៤៧.០៩២	៣២៩.៨១៧	-	-	៨០.២៤៧.០៩២	៣២៩.៨១៧
ខាតលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(៤.២៨៩)	-	(៤.២៨៩)
លទ្ធផលលម្អិតសរុបក្នុងឆ្នាំ	-	-	-	-	៨០.២៤៧.០៩២	៣២៩.៨១៧	-	(៤.២៨៩)	៨០.២៤៧.០៩២	៣២៥.៥២៨
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន										
ទឹកប្រាក់បានពីការបោះផ្សាយភាគហ៊ុន (កំណត់សម្គាល់១៣)	៦៩៥.៣៤០	២.៨៥៨	២.៥៥៣.៩០៧	១០.៤៩៧	-	-	-	-	៣.២៤៩.២៤៧	១៣.៣៥៥
ផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅដើមទុន (កំណត់សម្គាល់១៣)	១៤១.២៥០.០០០	៥៨០.៥៣៨	-	-	(១៤១.២៥០.០០០)	(៥៨០.៥៣៨)	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣.៧០៩)	-	(៦៤)	-	-	-	-	-	(៣.៧៧៣)
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុនសរុប	១៤១.៩៤៥.៣៨០	៥៧៩.៦៨៧	២.៥៥៣.៩០៧	១០.៤៣៣	(១៤១.២៥០.០០០)	(៥៨០.៥៣៨)	-	-	៣.២៤៩.២៤៧	៩.៥៥២
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១៤៦.៩៤៥.៣៨០	៦០០.២៧២	២.៥៥៣.៩០៧	១០.៤៣៣	១២០.៦២៨.២០៨	៤៨៧.៨០៧	-	៤.៩៤៦	២៧០.១២៤.៤៥៥	១.១០៣.៤៥៨

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួមនេះ។

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

របាយការណ៍លំហូរសាច់ប្រាក់រួម

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់ សម្គាល់	២០២៣ ដុល្លារអាមេរិក	លានរៀល	២០២២ ដុល្លារអាមេរិក	លានរៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញមុនពន្ធលើប្រាក់ចំណូល		៥៨.៩៣០.៤៦៣	២៤២.២០៦	៥១.៧២៦.២២១	២១១.៤០៦
និយ័តកម្មលើ៖					
រំលស់		៣៦.១៩៦.៨០៦	១៤៨.៧៦៩	៣០.៦៧៨.៦៨៣	១២៣.៨៥៦
ចំណាយហិរញ្ញវត្ថុ	២២	១១.៥០៧.១១៩	៤៧.២៩៤	២២.២៩២.៧១២	៩១.១១០
សំវិធានធន/(ការកាត់ត្រឡប់)ការថយចុះនៃតម្លៃ					
គណនីពាណិជ្ជកម្ម	១១	៦០.៩៩៥	២៥១	(១២៦.៧៩៨)	(៥១៨)
ចំណេញលើការកែប្រែបំណុលហិរញ្ញវត្ថុផ្សេងៗ	១៨	-	-	(១២.០៨១.៥៥៥)	(៤៩.៣៧៧)
(ចំណេញ)ខាតផ្សេងៗ		(៩៣.៦០៧)	(៣៨៥)	៣២០.៧៦៦	១.៣១១
ចំណេញពីការលក់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ		(៣០៣.៥២៤)	(១.២៤៧)	(៣៣៧.២៩៤)	(១.៣៧៩)
កាតព្វកិច្ចទូទាត់ប្រាក់បំណាច់អតីតភាពការងារ		(៤៨៥.៩៥៣)	(១.៩៩៧)	(៧៦៥.៦៣១)	(៣.១២៩)
ការកាត់ត្រឡប់នៃបំណុលបង្គរ		(២.៧០៦.០៨៤)	(១១.១២២)	-	-
ចំណូលហិរញ្ញវត្ថុ	២១	(២២.០១១.១១២)	(៩០.៤៦៦)	(២០.៧១២.១៦០)	(៨៤.៦៥១)
		៨១.០៩៥.១០៣	៣៣៣.៣០៣	៧០.៩៩៤.៩៤៤	២៨៨.៦២៩
បម្រែបម្រួលដើមទុនបង្វិល៖					
ចំណាយបង់បង់បង់ និងប្រាក់កក់		(១.៦២៣.៣៧៦)	(៦.៦៧២)	(៧៣១.៨៩២)	(២.៩៩១)
សន្និធិ		១៣១.៨២០	៥៤២	(៥៤.៧៥៤)	(២២៤)
ទឹកប្រាក់ត្រូវទទួលពីក្រុមហ៊ុនពាក់ព័ន្ធ		៧៧.៩៦១	៣២០	២៣.៦៧២	៩៧
គណនីអតិថិជនពាណិជ្ជកម្ម និងគណនី					
អតិថិជនផ្សេងៗ		(៣០១.៨៣៩)	(១.២៤១)	៣៧៩.៤៦០	១.៥៥១
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនី					
អ្នកផ្គត់ផ្គង់ផ្សេងៗ		(៦.៥៦៧.២៩២)	(២៦.៩៩២)	៦.២២២.៥៦១	២៥.៤៣២
បំណុលក្នុងកិច្ចសន្យា		(៩៣៣.៦២៦)	(៣.៨៣៧)	(២.៥៤៩.៤៤៩)	(១០.៤២០)
ទឹកប្រាក់ត្រូវសងក្រុមហ៊ុនពាក់ព័ន្ធ		១.៩៤១.២៤៩	៧.៩៧៩	(៨.០៩៦.៤៨៥)	(៣៣.០៩០)
បំណុលបង្គរ		៣.៨៧២.៥៤៨	១៥.៩១៦	១៦.០១៧.៣៤២	៦៥.៤៦៣
សាច់ប្រាក់ពីប្រតិបត្តិការ		៧៧.៦៩២.៥៤៨	៣១៩.៣១៨	៨២.២០៥.៣៩៩	៣៣៤.៤៤៧
ពន្ធលើប្រាក់ចំណូលបានបង់					
ការប្រាក់បានទទួលពីធនាគារ	២៣	(១.៨៣៧.៤៧១)	(៧.៥៥២)	(១.៧៥៥.៣៥៦)	(៧.១៧៤)
		៥០៨.៧២០	២.០៩១	៣២៩.៦១៦	១.៣៤៧
សាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការ		៧៦.៣៦៣.៧៩៧	៣១៣.៨៥៧	៨០.៧៧៩.៦៥៩	៣២៨.៦២០
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការដកប្រាក់កក់រយៈពេលខ្លី		-	-	១.៥០០.០០០	៦.១៣១
ការទូទាត់សម្រាប់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៦	(១៧.៥៨១.៨០៩)	(៧២.២៦១)	(១៥.៨៣២.៩២៣)	(៦៤.៧០៩)
ទឹកប្រាក់បានពីការលក់ទ្រព្យសម្បត្តិ រោងចក្រ					
និងបរិក្ខារ		៣៥២.១១២	១.៤៤៧	៣.០២៦.៩៦២	១២.៣៧១
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(១៧.២២៩.៦៩៧)	(៧០.៨១៤)	(១១.៣០៥.៩៦១)	(៤៦.២០៧)

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

របាយការណ៍លំហូរសាច់ប្រាក់រួម

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់ សម្គាល់	២០២៣ ដុល្លារអាមេរិក	លានរៀល	២០២២ ដុល្លារអាមេរិក	លានរៀល
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់ប្រាក់ដើមភតិសន្យា		(៨.៥៦១.១៤២)	(៣៥.១៨៦)	(៦.៤៣៣.៦៥៧)	(២៦.២៩៤)
ការទូទាត់សងប្រាក់កម្ចី		(១៥១.១២៧.៤៨១)	(៦២១.១៣៤)	(២៩.៣២៥.៦៤៨)	(១១៩.៨៥៤)
ការទូទាត់សងចំណូលហិរញ្ញវត្ថុផ្សេងៗ	២៤	(៩.៦០០.០០០)	(៣៩.៤៥៦)	(១៥.៦០០.០០០)	(៦៣.៧៥៧)
ការទូទាត់សងគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម					
រយៈពេលវែង	២៤	(២៣.៧១១.៦៨៧)	(៩៧.៤៥៥)	(១៨.០៣៧.៣៦៧)	(៧៣.៧១៩)
ទឹកប្រាក់បានពីប្រាក់កម្ចី		១៥៥.៤២៧.៩០៦	៦៣៨.៨០៩	១០.០២០.៧៩៧	៤០.៩៥៥
ទឹកប្រាក់បានពីការបោះផ្សាយមូលបត្រចំណូល	២៤	១៩.៥១៩.៥៤៦	៨០.២២៥	-	-
ទឹកប្រាក់បានពីការបោះផ្សាយភាគហ៊ុន		៤.៨១២.៥០៦	១៩.៧៧៩	-	-
ការទូទាត់សងភាគលាភធានា		(៩២.៤៨១)	(៣៨០)	-	-
ការទូទាត់សងចំណាយហិរញ្ញវត្ថុ		(៣.៨២៧.១៥៤)	(១៥.៧៣០)	(១.៦១៩.៨១៤)	(៦.៦២០)
ការប្រាក់បានបង់		(១៨.៨៣៥.៩២៩)	(៧៦.១៨៣)	(១៣.៩៤៦.៣០៥)	(៥៦.៩៩៩)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញប្បទាន		(៣៥.៦៩៥.៩១៦)	(១៤៦.៧១១)	(៧៤.៩៤១.៩៩៤)	(៣០៦.២៨៨)
កំណើន/កាត់បន្ថយសាច់ប្រាក់និងសាច់ប្រាក់សមមូលសុទ្ធ					
		២៣.៤៣៨.១៨៤	៩៦.៣៣២	(៥.៤៦៨.២៩៦)	(២៣.៨៧៥)
សាច់ប្រាក់និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		២.៨៦៣.១៨៧	១១.៧៨៨	៨.៣៣១.៤៨៣	៣៣.៩៤២
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៦៧៩)	-	១.៧២១
សាច់ប្រាក់និងសាច់ប្រាក់សមមូលនាដំណាច់ឆ្នាំ	១២	២៦.៣០១.៣៧១	១០៧.៤៤១	២.៨៦៣.១៨៧	១១.៧៨៨

សកម្មភាពហិរញ្ញប្បទាន និងសកម្មភាពវិនិយោគ មិនមែនសាច់ប្រាក់

សកម្មភាពហិរញ្ញប្បទាន និងសកម្មភាពវិនិយោគ មិនមែនសាច់ប្រាក់ត្រូវបានបង្ហាញនៅកំណត់សម្គាល់ទី៦ ៧ និង២៤ នៃរបាយការណ៍ហិរញ្ញវត្ថុរួម។

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម។

ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក (ដែលធ្លាប់ស្គាល់ជាក្រុមហ៊ុន ខេម ជ្វីអេសអេម អែលធីឌី (ហៅកាត់ថា “ក្រុមហ៊ុន”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធដែលក្រុមហ៊ុនបានកាន់កាប់ទាំងស្រុង (តទៅនេះទាំងក្រុមហ៊ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវហៅកាត់ថា “សម្ព័ន្ធ”) គឺជាក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមច្បាប់ស្តីពីការវិនិយោគបរទេស។ ក្រុមហ៊ុន ខេមជ្វីអេសអេម ម.ក បានចុះបញ្ជីការិយាល័យកណ្តាលស្ថិតនៅផ្ទះលេខ ២៤៦ មហាវិថីព្រះមុនីវង្សសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនបានទទួលលិខិតអនុម័តវិនិយោគលេខ ១០៦៦/៩៦ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/ក្រុមប្រឹក្សាវិនិយោគកម្ពុជា ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ១៩៩៦។ ក្រុមហ៊ុនបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម និងបានទទួលលិខិតយោងលេខ ២១៥៩ ព.ណ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៩៦។ វិញ្ញាបនបត្រចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មលេខ INV ២៣១E/១៩៩៦។

ក្រុមហ៊ុនគឺត្រូវបានកាន់កាប់ភាគច្រើនដោយក្រុមហ៊ុន រ៉ូយ៉ាល់ មីលីខម (“RMC”) ដែលមានការិយាល័យកណ្តាលស្ថិតនៅផ្ទះលេខ២៤៦ H-I មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ។ RMC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមរវាងក្រុមហ៊ុន Three Star Investment Cambodia Ltd ដែលជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅ Cayman Islands ដែលមានភាគហ៊ុន ៦១,៥% និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិលធីឌី ដែលមានភាគហ៊ុន ៣៨,៥% ។

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនបានទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្ម សម្រាប់ការប្តូរនាមករណ៍ក្រុមហ៊ុនពី ក្រុមហ៊ុនខេម ជ្វីអេសអេម អែលធីឌី ទៅជា ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក ដើម្បីបំពេញតាមតម្រូវការក្នុងការចុះបញ្ជីក្រុមហ៊ុនរបស់ផ្សារមូលបត្រកម្ពុជា (“ផ.ម.ក”)។ ក្រុមហ៊ុនទទួលបានទឹកប្រាក់ចំនួន ៥.២៨៤.៥៨៧ ដុល្លារអាមេរិកដែលបានពីការបោះផ្សាយមូលបត្រជាសាធារណៈដំបូង (“IPO”) សម្រាប់ភាគហ៊ុនដែលទើបបោះផ្សាយថ្មី។

ក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណសម្រាប់ការផ្តល់សេវា និងធ្វើប្រតិបត្តិការសេវាទូរស័ព្ទចល័ត GSM Digital Cellular នៅក្នុងព្រះរាជាណាចក្រកម្ពុជាពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៩៦។ ក្រុមហ៊ុនបានទទួលកិច្ចព្រមព្រៀងអាជ្ញាបណ្ណថ្មីពីរ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០៩ ដែលមានសុពលភាព៣០ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចេញអាជ្ញាបណ្ណ និងត្រូវបន្តជាថ្មីសម្រាប់ចំរើនវេលាបន្ថែម៥ឆ្នាំទៀត។ មួយគឺសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា GSM និង ការបែងចែកប្រេកង់ ចំណែកមួយទៀតគឺសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា 3G និង ប្រេកង់ដែលបានបែងចែក។ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណសម្រាប់ការផ្តល់សេវាផ្សាយសំឡេងលើសេវាសារអ៊ីនធើណែត (VoIP) នៃព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណសម្រាប់ការផ្តល់សេវា និងធ្វើប្រតិបត្តិការសេវាអ៊ីនធើណែត (ISP) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្ព័ន្ធកំពុងប្រើប្រាស់ស្លាកសញ្ញា “Cellcard” សម្រាប់បណ្តាញទូរស័ព្ទចល័ត និងអ៊ីនធើណែតរបស់ខ្លួន។

១. ព័ត៌មានទូទៅ (ត)

បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រួមមានដូចខាងក្រោម៖

- នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ក្រុមហ៊ុន ចេឡេម៉ូបាយ (ខេមបូឌា) ខបភីអេសិន (ជីស៊ីស៊ី) ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ខេម ជ័យអេសអេម ម.ក កាន់កាប់ទាំងស្រុង។ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន ចេឡេម៉ូបាយ (ខេមបូឌា) ខបភីអេសិន (ជីស៊ីស៊ី) បានទទួលអាជ្ញាប័ណ្ណពី TRC សម្រាប់ធ្វើប្រតិបត្តិការ និងផ្តល់សេវាបង្គោលអង្គតែនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ក្រុមហ៊ុន មូប៊ីតែល ខមភេនី លីមីតធីត ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ខេម ជ័យអេសអេម ម.ក និងត្រូវបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៩៧ ដោយផ្អែកទៅតាមលិខិតយោងអាជ្ញាប័ណ្ណ CO ២៨២៤E/១៩៩៧ ។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ ក្រុមហ៊ុន មូប៊ីតែល ខមភេនី លីមីតធីត បានទទួលអាជ្ញាប័ណ្ណពីនិយ័តករទូរគមនាគមន៍ដើម្បីដំណើរការ ៤G ដែលជាបច្ចេកវិទ្យាវីត្ថុន័យៈពេលវែង។ បច្ចុប្បន្នក្រុមហ៊ុន មូប៊ីតែល ខមភេនី លីមីតធីត មិនមានប្រតិបត្តិការ។
- ក្រុមហ៊ុន Everyday Company Limited ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ខេម ជ័យអេសអេម ម.ក និងត្រូវបានចុះបញ្ជីជាមួយ ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០០១ ដោយផ្អែកទៅតាមលិខិតយោងអាជ្ញាប័ណ្ណ CO ៥៥៦១/០១P ។ បច្ចុប្បន្ន Everyday Company Limited មិនមានប្រតិបត្តិការ។

សកម្មភាពអាជីវកម្មចម្បងរបស់សម្ព័ន្ធ មានដូចខាងក្រោម៖

- (ក) ដំឡើង និងធ្វើប្រតិបត្តិការនូវរាល់បរិក្ខារ និងម៉ាស៊ីនទាំងអស់ដែលត្រូវបានប្រើក្នុងការភ្ជាប់បណ្តាញទូរស័ព្ទចល័ត GSM នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល និងផលិតផលទាំងអស់ដែលជាបរិក្ខារបន្ទាប់បន្សំសមាសធាតុបន្ថែម ឬសមាសធាតុផ្សំនៃបរិក្ខារទាំងនោះ និង
- (ខ) ធ្វើទីផ្សារ និងលក់ផលិតផលទូរគមនាគមន៍ និង/ឬ សេវារបស់សម្ព័ន្ធ។

២. មូលដ្ឋាននៃការរៀបចំព័ត៌មានហិរញ្ញវត្ថុ

២.១ របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុរួមរបស់សម្ព័ន្ធ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”) និង ការបកស្រាយដែលអាចអនុវត្តបានចំពោះក្រុមហ៊ុនក្នុងការរាយការណ៍ស្របតាម ស.វ.ទ.ហ.អ.ក។

២.២ មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរួមរបស់សម្ព័ន្ធ ត្រូវបានរៀបចំតាមវិធីសាស្ត្រថ្លៃដើមប្រវត្តិសាស្ត្រ លើកលែងតែមានបង្ហាញផ្សេងពីនេះនៅក្នុងកំណត់សម្គាល់ទី ៣ នៃរបាយការណ៍ហិរញ្ញវត្ថុរួម។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

២.៣ ការអនុម័តលើ ស.រ.ទ.ហ.អ.ក ថ្មី និងការធ្វើវិសោធនកម្ម/ការកែសម្រួលនៃ ស.រ.ទ.ហ.អ.ក

(ក) ការធ្វើវិសោធនកម្ម/ការកែសម្រួលលើស្តង់ដារដែលត្រូវបានអនុម័តនៅក្នុងឆ្នាំ

- ការបង្ហាញគោលការណ៍គណនេយ្យ - វិសោធនកម្មចំពោះ ស.គ.អ.ក ១ និង ស.រ.ទ.ហ.អ.ក សេចក្តីថ្លែងការណ៍នៃការអនុវត្តទី ២

វិសោធនកម្មតម្រូវឱ្យអង្គភាព បង្ហាញព័ត៌មានអំពីគោលការណ៍គណនេយ្យជាសារវន្តរបស់ខ្លួន ជាជាងគោលការណ៍គណនេយ្យសំខាន់ៗ។ វិសោធនកម្ម ក្នុងចំណោមវិសោធនកម្មផ្សេងទៀត ក៏រួមបញ្ចូលនូវឧទាហរណ៍នៃកាលៈទេសៈដែលអង្គភាពមួយទំនងជា នឹងពិចារណាព័ត៌មានអំពីគោលការណ៍គណនេយ្យដែលមានភាពសារវន្តសម្រាប់របាយការណ៍ហិរញ្ញវត្ថុរួម។ ដើម្បីគាំទ្រដល់វិសោធនកម្មនេះ ស.រ.ទ.ហ.អ.ក សេចក្តីថ្លែងការណ៍នៃការអនុវត្តទី២ក៏ត្រូវបានកែប្រែផងដែរ ដើម្បីផ្តល់ការណែនាំអំពីរបៀបអនុវត្តគោលការណ៍គណនេយ្យជាសារវន្ត ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ។ ការណែនាំ និងឧទាហរណ៍ដែលបានផ្តល់នៅក្នុង ស.រ.ទ.ហ.អ.ក សេចក្តីថ្លែងការណ៍នៃការអនុវត្តទី២ បញ្ជាក់ពីតម្រូវការក្នុងការផ្តោតលើព័ត៌មានជាក់លាក់របស់អង្គភាព និងបង្ហាញពីវិធីសាស្ត្រ ៤ ជំហានក្នុងការកំណត់ភាពជាសារវន្ត ដើម្បីឆ្លើយតបព័ត៌មានស្តង់ដារ (ឬ boilerplate) និងភាពស្មុន់គ្នានៃតម្រូវការនៃ ស.រ.ទ.ហ.អ.ក នៅក្នុងការបង្ហាញព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត។

ទោះបីជា វិសោធនកម្មនេះមិនបណ្តាលឱ្យមានការផ្លាស់ប្តូរណាមួយចំពោះគោលការណ៍គណនេយ្យក៏ដោយ ប៉ុន្តែវាមានផលប៉ះពាល់ដល់ព័ត៌មានគោលការណ៍គណនេយ្យ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម។

វិសោធនកម្ម ឬការកែលម្អខាងក្រោមត្រូវបានអនុម័តដោយសម្ព័ន្ធប៉ុន្តែមិនមានផលប៉ះពាល់ជាសារវន្តលើការិយបរិច្ឆេទបច្ចុប្បន្ន ឬការិយបរិច្ឆេទមុនៗ ហើយវាក៏មិនទំនងជាប៉ះពាល់ដល់ការិយបរិច្ឆេទអនាគតទេ។

- និយមន័យនៃការប៉ាន់ស្មានគណនេយ្យ – វិសោធនកម្មចំពោះ ស.គ.អ.ក ៨
- ពន្ធពន្យារដែលទាក់ទងទៅនឹងទ្រព្យសកម្ម និងបំណុលពីប្រតិបត្តិការតែមួយវិសោធនកម្មចំពោះស.គ.អ.ក ១២

(ខ) ស្តង់ដារ និងការធ្វើវិសោធនកម្ម ឬកែសម្រួលដែលបានបោះផ្សាយតែពុំទាន់ចូលជាធរមាន

**មានប្រសិទ្ធភាពសម្រាប់ឆ្នាំ
ចាប់ផ្តើមពី ឬក្រោយ**

វិសោធនកម្ម/ការកែសម្រួល

ស.គ.អ.ក ១	ការចាត់ថ្នាក់នៃបំណុលរយៈពេលខ្លីឬបំណុលរយៈវែង ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤
ស.គ.អ.ក ១	បំណុលរយៈពេលវែងមានលក្ខខណ្ឌ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤
ស.រ.ទ.ហ.អ.ក ១៦	បំណុលភតិសន្យាក្នុងការលក់ និងជួលត្រឡប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤
ស.គ.អ.ក ៧ & ស.រ.ទ.ហ.អ.ក ៧	ការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤

២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

២.៣ ការអនុម័តលើ ស.វ.ទ.ហ.អ.ក ថ្មី និងការធ្វើវិសោធនកម្ម/ការកែសម្រួលនៃ ស.វ.ទ.ហ.អ.ក (ត)

ស្តង់ដារវិសោធនកម្មខាងលើត្រូវបានចុះផ្សាយប៉ុន្តែមិនទាន់មានប្រសិទ្ធភាពសម្រាប់ដើមឆ្នាំ ឬបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ និងមិនទាន់អនុវត្តមុនកាលកំណត់ដោយសម្ព័ន្ធនៅឡើយទេ។ ផ្អែកលើការវាយតម្លៃរបស់ គណៈគ្រប់គ្រង ស្តង់ដារ វិសោធនកម្ម ឬការបកស្រាយទាំងនេះមិនត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ជា សារវន្តលើអង្គភាពនៅក្នុងរយៈពេលរាយការណ៍បច្ចុប្បន្ន ឬអនាគត និងលើប្រតិបត្តិការនាពេលអនាគតដែលអាច មើលបាននោះទេ។

២.៤ រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

រូបិយប័ណ្ណជាតិនៃប្រទេសកម្ពុជា គឺប្រាក់រៀល។ ប៉ុន្តែសម្ព័ន្ធមានប្រតិបត្តិការអាជីវកម្ម និងរក្សាកំណត់ត្រាបញ្ជី គណនេយ្យរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក ហើយក្រុមប្រឹក្សាភិបាលបានកំណត់ប្រាក់ដុល្លារអាមេរិកជា រូបិយ ប័ណ្ណមុខងាររបស់សម្ព័ន្ធ ដែលប្រើប្រាស់សម្រាប់ការវាស់វែង និងការធ្វើបទបង្ហាញដែលឆ្លុះបញ្ចាំងពីស្ថានភាព ព្រឹត្តិការណ៍សេដ្ឋកិច្ច និងកាលៈទេសៈរបស់សម្ព័ន្ធ។

ការប្រែសម្រួលរូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមគឺស្របតាមតម្រូវការនៃច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ហើយអត្រាប្តូរប្រាក់ចុងគ្រា និងអត្រាប្តូរប្រាក់ មធ្យមដែលបានប្រើប្រាស់គឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៨៥រៀល និង៤.១១០រៀល រៀងៗគ្នាសម្រាប់ការិយ បរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (២០២២៖ ៤.១១៧រៀលនិង៤.០៨៧រៀល) គឺដូចបានប្រកាសដោយ ធនាគារជាតិនៃកម្ពុជា។

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម និងរបាយការណ៍លំហូរសាច់ប្រាក់រួមត្រូវបានប្តូរជា ប្រាក់រៀលដោយប្រើអត្រាមធ្យមប្រចាំឆ្នាំ។ ទ្រព្យសកម្ម និងបំណុលសម្រាប់សេចក្តីថ្លែងការណ៍នៃស្ថានភាព ហិរញ្ញវត្ថុនីមួយៗ បានបង្ហាញពីភាគហ៊ុនរបស់ភាគហ៊ុនិក ត្រូវបានបកប្រែនៅអត្រាចុងគ្រាគិតត្រឹមកាលបរិច្ឆេទ រាយការណ៍។

ការប្រែសម្រួលនេះ មិនគួរត្រូវបានបកស្រាយថាជាតំណាងដែលចំនួនទឹកប្រាក់ដុល្លារអាមេរិកត្រូវបាន ឬអាចត្រូវ បាន ឬនឹងប្តូរទៅជាប្រាក់រៀលតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ដទៃទៀតឡើយ។

ចំនួនទឹកប្រាក់ទាំងអស់ជាដុល្លារអាមេរិកដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងកំណត់សម្គាល់ គឺ សុទ្ធតែជារូបិយប័ណ្ណដុល្លារអាមេរិកទាំងអស់។ ចំនួនទឹកប្រាក់ជាប្រាក់រៀលទាំងអស់នៅក្នុងរបាយការណ៍ហិរញ្ញ វត្ថុរួម និងកំណត់សម្គាល់ត្រូវបានបង្កើតឡើងទៅជាលានរៀល លើកលែងតែមានការបញ្ជាក់ផ្សេងទៀត។

៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត

លុះត្រាតែមានការបញ្ជាក់ផ្សេង ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្តត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅនឹង ឆ្នាំទាំងអស់ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមរបស់សម្ព័ន្ធ។

៣.១ មូលដ្ឋាននៃការរួមបញ្ចូលអាជីវកម្ម

ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងការរួមបញ្ចូលអាជីវកម្ម

ក្រុមហ៊ុនបុត្រសម្ព័ន្ធ (រាប់បញ្ចូលទាំងអង្គភាពដែលមានរចនាសម្ព័ន្ធ) គឺជាអង្គភាពនានាដែលស្ថិតនៅក្រោមការ គ្រប់គ្រងរបស់សម្ព័ន្ធ។ សម្ព័ន្ធគ្រប់គ្រងលើអង្គភាពមួយ នៅពេលដែលសម្ព័ន្ធមានសិទ្ធិទទួលបានផលចំណេញ ផ្សេងៗ ពីទំនាក់ទំនងជាមួយអង្គភាពនោះ និងមានលទ្ធភាពជះឥទ្ធិពលដល់ចំណូលទាំងនោះតាមរយៈអំណាច របស់ខ្លួន ក្នុងការដឹកនាំសកម្មភាពរបស់អង្គភាពនោះ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានរួមបញ្ចូលទាំងស្រុង ចាប់ពីថ្ងៃ ដែលការគ្រប់គ្រងត្រូវបានផ្ទេរមកឱ្យសម្ព័ន្ធ។ ការរួមបញ្ចូលគ្នានេះនឹងត្រូវរំលាយចោលវិញ នៅពេលដែលសម្ព័ន្ធ បញ្ចប់ការគ្រប់គ្រង។

ប្រតិបត្តិការ សមតុល្យអន្តរក្រុមហ៊ុន និងចំណេញមិនទាន់ទទួលស្គាល់ចំពោះប្រតិបត្តិការរវាងក្រុមហ៊ុននានា នៅ ក្នុងសម្ព័ន្ធ ត្រូវបានលុបចោល។ ការខាតមិនទាន់ទទួលស្គាល់ក៏ត្រូវបានលុបចោលដែរ។ នៅពេលចាំបាច់ចំនួន ទឹកប្រាក់ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធបានរាយការណ៍ ត្រូវបានធ្វើនិយ័តកម្ម ដើម្បីឱ្យស្របតាមគោលការណ៍ គណនេយ្យរបស់សម្ព័ន្ធ។

៣.២ ឧបករណ៍ហិរញ្ញវត្ថុ

(១) ទ្រព្យសកម្មហិរញ្ញវត្ថុ

(ក) ចំណាត់ថ្នាក់

សម្ព័ន្ធធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនជាទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់។ ការ ធ្វើចំណាត់ថ្នាក់នេះគឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់សម្ព័ន្ធ ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលក្ខខណ្ឌក្នុង កិច្ចសន្យានៃលំហូរសាច់ប្រាក់។

សម្ព័ន្ធបានចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ តែនៅពេលដែលគំរូអាជីវកម្មសម្រាប់គ្រប់គ្រងទ្រព្យសកម្មទាំង នោះ មានការផ្លាស់ប្តូរតែប៉ុណ្ណោះ។

ទ្រព្យសកម្មហិរញ្ញវត្ថុរបស់សម្ព័ន្ធ រួមមាន ឥណទានទៅកាន់ភាគីពាក់ព័ន្ធ ទឹកប្រាក់ត្រូវទទួលបានពីភាគីពាក់ព័ន្ធប្រាក់ កក់ដែលបង្វិលមកវិញបាន គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ និងសាច់ប្រាក់និងសាច់ ប្រាក់សមមូល។

(ខ) ការវាស់វែងលើកដំបូង

នៅពេលទទួលស្គាល់លើកដំបូង សម្ព័ន្ធវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្រប បូកជាមួយនឹង ចំណាយ ប្រតិបត្តិការ ដែលបានចំណាយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ក្នុងករណីដែលទ្រព្យសកម្មហិរញ្ញវត្ថុមិន វាស់វែងតាមតម្លៃសមស្របក្នុងចំណេញ-ខាត។

៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.២ ឧបករណ៍ហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឧបករណ៍និស្សន្ទបង្កប់ត្រូវបានគេវាស់វែងទៅលើឧបករណ៍នោះទាំងមូលនៅពេលកំណត់ថាតើលំហូរសាច់ប្រាក់របស់វា មានតែការបង់ប្រាក់ដើម និងការប្រាក់ប៉ុណ្ណោះ។

(គ) ការវាស់វែងនៅពេលបន្ទាប់

ការវាស់វែងនៅពេលបន្ទាប់មក គឺអាស្រ័យទៅលើតម្លៃអាជីវកម្មរបស់សម្ព័ន្ធ ក្នុងការរៀបចំទ្រព្យសកម្ម និងលក្ខណៈនៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្ម។ សម្ព័ន្ធធ្វើចំណាត់ថ្នាក់ឧបករណ៍ចំណូលរបស់ខ្លួន ទៅតាមថ្លៃដើមដករំលស់។ ទ្រព្យសកម្មដែលត្រូវបានកាន់កាប់សម្រាប់ការប្រមូលលំហូរសាច់ប្រាក់ជាប់កិច្ចសន្យា ដែលលំហូរសាច់ប្រាក់ទាំងនោះគឺជាការបង់ប្រាក់ដើមនិងការប្រាក់ទាំងស្រុង ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះ ត្រូវបានរួមបញ្ចូលនៅក្នុងចំណូលការប្រាក់ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។ ចំណេញ ឬខាតដែលកើតពីការឈប់ទទួលស្គាល់ ត្រូវបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងចំណេញឬខាត និងត្រូវបានបង្ហាញនៅក្នុងចំណេញ/(ខាត)ផ្សេងៗជាមួយនឹងចំណេញឬខាតពីការប្តូររូបិយប័ណ្ណ។ ខាតពីការថយចុះតម្លៃត្រូវបានបង្ហាញនៅក្នុងខ្ទង់ដាច់ដោយឡែកមួយនៅក្នុងចំណេញ-ខាត។

(ឃ) ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ

សម្ព័ន្ធបានវាយតម្លៃតាមមូលដ្ឋានរំពឹងមើលទៅថ្ងៃអនាគត អំពីការខាតបង់ឥណទានរំពឹងទុក (ECL) ដែលទាក់ទងនឹងទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់។ វិធីសាស្ត្រថយចុះតម្លៃដែលបានអនុវត្តអាស្រ័យទៅលើថាតើមានកំណើននៃហានិភ័យឥណទានជាសារវន្តដែរឬទេ។

ECL គឺជាការថ្លឹងថ្លាស្មានប្រូបាបនៃភាពខុសគ្នារវាងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ អាស្រ័យទៅតាមកិច្ចសន្យាជាមួយនឹងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលសម្ព័ន្ធរំពឹងថាត្រូវទទួលបាន ផ្អែកទៅតាមអាយុកាលនៅសល់របស់ឧបករណ៍ហិរញ្ញវត្ថុ។

ការវាស់វែង ECL ឆ្លុះបញ្ចាំងពី ៖

- ចំនួនលម្អៀង និងចំនួនដែលបានថ្លឹងប្រូបាប ដែលត្រូវបានកំណត់ដោយធ្វើការវាយតម្លៃលើលទ្ធភាពដែលអាចកើតឡើងមួយចំនួន
- ពេលវេលានៃតម្លៃទឹកប្រាក់ និង
- ព័ត៌មានដែលមានភាពសមហេតុផល និងមានការគាំទ្រ ដែលអាចរកបានដោយពុំចាំបាច់មានការចំណាយនិងការខំប្រឹងប្រែងលើសលប់ នាការបរិច្ឆេទរាយការណ៍ អំពីព្រឹត្តិការណ៍នាពេលអតីតកាល ពេលបច្ចុប្បន្ន និង ការព្យាករណ៍ពីលក្ខខណ្ឌនាពេលអនាគត។

ចំពោះគណនីអតិថិជនពាណិជ្ជកម្ម សម្ព័ន្ធអនុវត្តវិធីសាស្ត្រដែលមានលក្ខណៈសាមញ្ញដែលត្រូវបានអនុញ្ញាតក្នុងស្តង់ដារ CIFRS 9 ដែលតម្រូវឱ្យកត់ត្រាការខាតបង់ពេញមួយអាយុកាលរំពឹងទុក តាំងពីការទទួលស្គាល់គណនីអតិថិជនលើកដំបូង។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.២ ឧបករណ៍ហិរញ្ញវត្ថុ (ត)

កំណើននៃហានិភ័យឥណទានជាសារវន្ត

សម្ព័ន្ធពិចារណាទៅលើប្រូបាបនៃការមិនសងប្រាក់ នៅពេលទទួលស្គាល់ទ្រព្យសកម្មលើកដំបូង ថាមាន កំណើនហានិភ័យឥណទានជាសារវន្ត តាមមូលដ្ឋានបន្តបន្ទាប់ក្នុងការិយបរិច្ឆេទរាយការណ៍នីមួយៗឬទេ។ ដើម្បីវាយតម្លៃថាមានការកើនឡើងហានិភ័យឥណទានជាសារវន្តឬទេ សម្ព័ន្ធត្រូវប្រៀបធៀបហានិភ័យនៃការ មិនសងប្រាក់ដែលបានកើតឡើងចំពោះទ្រព្យសកម្ម នាការបរិច្ឆេទរាយការណ៍ ជាមួយនឹងហានិភ័យនៃការមិន សងប្រាក់នាការបរិច្ឆេទទទួលស្គាល់លើកដំបូង។ សម្ព័ន្ធពិចារណាលើព័ត៌មានដែលអាចរកបានដោយសម ហេតុផល និងព័ត៌មាននាពេលអនាគតដែលអាចគាំទ្របាន។

កត្តាដូចខាងក្រោមនេះ ត្រូវបានរួមបញ្ចូល៖

- ការផ្លាស់ប្តូរអវិជ្ជមានគួរឱ្យកត់សម្គាល់ជាក់ស្តែង ឬរំពឹងទុក នៃលក្ខខណ្ឌអាជីវកម្ម លក្ខខណ្ឌហិរញ្ញវត្ថុ ឬ លក្ខខណ្ឌសេដ្ឋកិច្ច ដែលត្រូវបានរំពឹងថានឹងបណ្តាលឱ្យមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ចំពោះលទ្ធភាព របស់កូនបំណុលក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន។
- ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ជាក់ស្តែង ឬរំពឹងទុក នៃលទ្ធផលប្រតិបត្តិការរបស់កូនបំណុល
- ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៃដំណើរការរំពឹងទុក និងអាកប្បកិរិយារបស់កូនបំណុល រួមទាំង ការផ្លាស់ប្តូរ ស្ថានភាពទូទាត់សងរបស់កូនបំណុលនៅក្នុងសម្ព័ន្ធ និងការផ្លាស់ប្តូរលទ្ធផលប្រតិបត្តិការរបស់កូនបំណុល។

ព័ត៌មានម៉ាក្រូសេដ្ឋកិច្ច (ដូចជា អត្រាការប្រាក់លើទីផ្សារ ឬអត្រាកំណើន) ត្រូវបានបញ្ចូលជាផ្នែកនៃគំរូកំណត់ ចំណាត់ថ្នាក់ផ្ទៃក្នុង។

ដោយមិនគិតពីការវិភាគខាងលើ ការកើនឡើងហានិភ័យឥណទានជាសារវន្តត្រូវបានគេសន្មត ប្រសិនបើកូន បំណុលមិនមានទូទាត់សងទៅតាមកិច្ចសន្យាសងប្រាក់លើសពី ៣០ ថ្ងៃ។

និយមន័យនៃការមិនសងប្រាក់ និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន

សម្ព័ន្ធកំណត់និយមន័យឧបករណ៍ហិរញ្ញវត្ថុមួយជាឧបករណ៍មិនសងប្រាក់ដែលវាស្របគ្នាទាំងស្រុងជាមួយនឹង និយមន័យនៃការថយចុះតម្លៃឥណទាន នៅពេលដែលវាមានលក្ខណៈវិនិច្ឆ័យមួយ ឬច្រើន ដូចខាងក្រោម៖

លក្ខណៈវិនិច្ឆ័យផ្នែកបរិមាណ៖ នៅពេលដែលភាគីដៃគូខកខានមិនបានទូទាត់សងប្រាក់តាមកិច្ចសន្យា ក្នុងរយៈ ពេល១៨០ថ្ងៃ បន្ទាប់ពីថ្ងៃកំណត់សង។

លក្ខណៈវិនិច្ឆ័យផ្នែកគុណភាព៖ កូនបំណុលមិនទំនងជាអាចបំពេញតាមលក្ខណៈវិនិច្ឆ័យក្នុងការទូទាត់សង ប្រាក់ ដែលជាសញ្ញាណបង្ហាញថាកូនបំណុលកំពុងមានផលវិបាកផ្នែកហិរញ្ញវត្ថុគួរឱ្យកត់សម្គាល់។

សម្ព័ន្ធពិចារណាទៅលើខ្លឹមសារដូចខាងក្រោម៖

- សម្បទានត្រូវបានធ្វើឡើងដោយម្ចាស់ប្រាក់កម្ចី ពាក់ព័ន្ធនឹងផលវិបាកផ្នែកហិរញ្ញវត្ថុរបស់កូនបំណុល
- មានភាពប្រាកដប្រជាថាកូនបំណុលនឹងក្ស័យធន ឬមានការរុះរើចរនាសម្ព័ន្ធហិរញ្ញវត្ថុផ្សេងៗ ឬ
- កូនបំណុលមិនអាចមានលទ្ធភាពសងបំណុលបាន។

ឧបករណ៍ហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន ត្រូវបានប៉ាន់ស្មានតាមមូលដ្ឋានដាច់ដោយឡែកពីគ្នា។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.២ ឧបករណ៍ហិរញ្ញវត្ថុ (ត)

ការដាក់ឧបករណ៍ ECL ជាក្រុម ដែលវាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ

- ការវាយតម្លៃប្រមូលផ្តុំ

ដើម្បីវាស់វែង ECL គណនីពាណិជ្ជកម្មត្រូវបានដាក់ជាក្រុម អាស្រ័យទៅតាមលក្ខណៈហានិភ័យឥណទានជារួម និងឥរិយាបថរបស់អតិថិជន និងចំនួនថ្ងៃផុតកំណត់។

- ការវាយតម្លៃដាច់ដោយឡែក

ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ និងទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ ដែលមិនសងប្រាក់ ឬមានការថយចុះតម្លៃ ឥណទាន ឬមានសមតុល្យដាច់ដោយឡែក ត្រូវបានវាយតម្លៃដាច់ដោយឡែកសម្រាប់ការវាស់វែង ECL ។

ការជម្រះចេញពីបញ្ជី

គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ ត្រូវបានជម្រះចេញពីបញ្ជី នៅពេលដែលមិនមានការរំពឹងថាអាចប្រមូលប្រាក់បានមកវិញ។

សញ្ញាណដែលបង្ហាញថាមិនមានការរំពឹងថាអាចប្រមូលប្រាក់បានមកវិញ រួមមានកត្តាមួយចំនួន ក្នុងចំណោមកត្តាផ្សេងៗទៀត រួមទាំង កូនបំណុលខកខានមិនបានទូទាត់សងប្រាក់ឱ្យសម្ព័ន្ធ។

ការខាតបណ្តាលមកពីការថយចុះតម្លៃ នៃគណនីអតិថិជនពាណិជ្ជកម្ម ត្រូវបានបង្ហាញក្នុង ចំណាយប្រតិបត្តិការផ្សេងៗ នៅក្នុងចំណេញឬខាត។ ការប្រមូលប្រាក់បានមកវិញនៅពេលបន្ទាប់មក បន្ទាប់ពីបានជម្រះចេញពីបញ្ជី រួចហើយក្នុងគ្រាមុន ត្រូវបានកត់ត្រាក្នុងចំណេញឬខាតខាងខ្ទង់ឥណទានក្នុងផ្នែកតែមួយ។

(២) បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុត្រូវបានធ្វើចំណាត់ថ្នាក់ ដោយបានវាស់វែងជាបន្តបន្ទាប់តាមថ្លៃដើមដករំលស់ដោយប្រើប្រាស់អត្រាការប្រាក់។ បំណុលហិរញ្ញវត្ថុត្រូវបានកំណត់ដូចការទទួលស្គាល់លើកដំបូង។ ចំណេញឬខាតនៃបំណុលហិរញ្ញវត្ថុ ត្រូវបានកំណត់តាមតម្លៃសមស្របក្នុងចំណេញ-ខាត ដោយផ្អែកខ្លះត្រូវបានបង្ហាញក្នុងចំណូលលម្អិត និងផ្នែកខ្លះទៀតបង្ហាញក្នុងចំណេញ-ខាត។

បំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់ នៅពេលដែលក្រុមហ៊ុនក្លាយជាភាគីមួយដែលផ្តល់កិច្ចសន្យានៃសំវិធានធន។ បំណុលហិរញ្ញវត្ថុរបស់សម្ព័ន្ធនេះត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ៥.១ លើរបាយការណ៍ហិរញ្ញវត្ថុរួម។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.៣ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

ខ្នងនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ។ ថ្លៃដើមរួមមានចំណាយផ្សេងៗ ដែលបានចំណាយផ្ទាល់ក្នុងការទិញទ្រព្យសកម្ម។

គ្រឿងបន្លាស់បរិក្ខារបណ្តាញត្រូវបានកត់ត្រាជាថ្លៃដើម។ គ្រឿងបន្លាស់បរិក្ខារបណ្តាញត្រូវបានចាត់ថ្នាក់ឡើងវិញជាបរិក្ខារបណ្តាញនៅពេលដំឡើងវា។ ចំណាយនាពេលបន្ទាប់ ត្រូវបានរួមបញ្ចូលទៅក្នុងតម្លៃយោងរបស់ទ្រព្យសកម្ម ឬត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មដាច់ដោយឡែក តាមការសមស្រប តែនៅពេលដែលមានភាពប្រាកដថាអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតរបស់ទ្រព្យនោះ នឹងហូរចូលមកក្នុងសម្ព័ន្ធ ហើយថ្លៃដើមនោះអាចរស់រវើកឱ្យទុកចិត្តបានតែប៉ុណ្ណោះ។ តម្លៃយោងនៃទ្រព្យដែលត្រូវបានផ្លាស់ប្តូរ ត្រូវបានគេយប់កត់ត្រា។ រាល់ការជួសជុល និងថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម ក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុ ដែលមានប្រតិបត្តិការនោះបានកើតឡើង។

រំលស់

រំលស់ត្រូវបានគណនាដោយប្រើវិធីសាស្ត្ររំលស់ថេរ ចំពោះគ្រប់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារទាំងអស់ដើម្បីចែករំលែកថ្លៃដើមរបស់វា ទៅតាមតម្លៃសំណល់ អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់វាដូចខាងក្រោម៖

អគារ និងការកែលម្អទ្រព្យជួល	ពី២០ឆ្នាំ ដល់២៥ឆ្នាំ ឬចំរើននៃភតិសន្យាប្រសិនបើវាខ្លីជាង
បរិក្ខារបណ្តាញ លើកលែងតែ៖	៨ឆ្នាំ
ខ្សែកាបអុបទឹក	១៥ឆ្នាំ
បង្គោលអង្កត់	១០ឆ្នាំ
ប្រព័ន្ធទូទាត់កម្រៃសេវា	៥ឆ្នាំ
យានយន្ត	៥ឆ្នាំ
បរិក្ខារ សង្ហារឹម និងឧបករណ៍បំពាក់	៣ - ៥ឆ្នាំ

រំលស់លើគ្រឿងបន្លាស់បណ្តាញ ត្រូវចាប់ផ្តើមនៅពេលដំឡើងវាតែប៉ុណ្ណោះ ហើយវាត្រូវបានផ្ទេរទៅក្នុងបរិក្ខារបណ្តាញ។

តម្លៃសំណល់របស់ទ្រព្យសកម្ម និងអាយុកាលប្រើប្រាស់ ត្រូវបានត្រួតពិនិត្យ និងកែសម្រួលតាមការសមស្របនាការបរិច្ឆេទតារាងតុល្យការនីមួយៗ។

តម្លៃយោងរបស់ទ្រព្យសកម្មមួយត្រូវបានកត់ត្រាបន្ថយភ្លាមៗ ឱ្យនៅស្មើនឹងតម្លៃដែលអាចស្រង់មកវិញបានរបស់វា ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្មនោះ ធំជាងតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបានរបស់វា។

នៅពេលដែលទ្រព្យសកម្មត្រូវបានលក់ចេញ ឬយប់ប្រើប្រាស់ ថ្លៃដើម និងរំលស់បង្គររបស់វា ត្រូវបានគេលុបចេញពីគណនី ហើយចំណេញឬខាតពីការលក់ចេញ ត្រូវបានគេរួមបញ្ចូលក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.៣ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

ទ្រព្យសកម្មកំពុងសាងសង់ (CIP)

ទ្រព្យសកម្មកំពុងសាងសង់រួមមាន ថ្លៃដើមទ្រព្យសកម្ម ចំណាយពលកម្មនិងចំណាយផ្ទាល់ផ្សេងៗដែលពាក់ព័ន្ធផ្ទាល់ជាមួយនឹងទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារដែលសម្ព័ន្ធកំពុងសាងសង់ ឬកំពុងដំឡើង។ នៅពេលដែលទ្រព្យសកម្មមានភាពរួចរាល់សម្រាប់ធ្វើប្រតិបត្តិការ ចំណាយពាក់ព័ន្ធរបស់វាត្រូវបានផ្ទេរពីទ្រព្យសកម្មកំពុងសាងសង់ ទៅជាប្រភេទទ្រព្យសកម្មតាមការសមស្រប និងចាប់ផ្តើមដករំលស់។

៣.៤ គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ

គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ គឺជាទឹកប្រាក់ដែលអតិថិជនជំពាក់ សម្រាប់ការទិញទំនិញ និងសេវា នៅក្នុងដំណើរការអាជីវកម្មធម្មតា។ ប្រសិនបើវាត្រូវប្រមូលប្រាក់ក្នុងរយៈពេល១ឆ្នាំ ឬតិចជាង (ឬក្នុងវដ្តប្រតិបត្តិការអាជីវកម្មធម្មតា ប្រសិនបើវាវែងជាង) នោះវាត្រូវចាត់ថ្នាក់ជាទ្រព្យសកម្មរយៈពេលខ្លី។ គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃសមស្រប ហើយបន្ទាប់មកទៀត វាត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាពដកសំវិធានធនសម្រាប់ការថយចុះតម្លៃ។

សូមមើលកំណត់សម្គាល់ ៣.២(១)(ក) សម្រាប់ព័ត៌មានបន្ថែមស្តីពីគោលការណ៍របស់សម្ព័ន្ធ ចំពោះគណនីអតិថិជនពាណិជ្ជកម្ម និងកំណត់សម្គាល់ ៥.១(ខ) សម្រាប់ការពណ៌នាអំពីគោលការណ៍សម្រាប់ការថយចុះតម្លៃរបស់សម្ព័ន្ធ។

៣.៥ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងនៃការបង្ហាញនៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់រួម សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់នៅក្នុងដៃ សាច់ប្រាក់នៅធនាគារ។

៣.៦ គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ និងទឹកប្រាក់ត្រូវបង់សម្រាប់ការទិញទ្រព្យសកម្ម

គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ សម្រាប់ការទិញទ្រព្យសកម្ម គឺជាកាតព្វកិច្ចដែលត្រូវទូទាត់សម្រាប់ទំនិញ និងសេវា ដែលបានទិញក្នុងដំណើរការអាជីវកម្មធម្មតា ពីអ្នកផ្គត់ផ្គង់។ គណនីអ្នកផ្គត់ផ្គង់ ត្រូវបានចាត់ថ្នាក់ជាបំណុលរយៈពេលខ្លី ប្រសិនបើការទូទាត់សងធុតកំណត់ក្នុងរយៈពេលមួយឆ្នាំ ឬ តិចជាង (ឬ ក្នុងវដ្តប្រតិបត្តិការអាជីវកម្មធម្មតា ប្រសិនបើវាវែងជាង) ប្រសិនបើមិនដូច្នោះទេ វាត្រូវបានបង្ហាញជាបំណុលរយៈពេលវែង។

គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ សម្រាប់ការទិញទ្រព្យសកម្ម ត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃសមស្រប ហើយបន្ទាប់មកទៀត វាត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.៧ ប្រាក់កម្ចី និងបំណុលហិរញ្ញវត្ថុផ្សេងៗ

ប្រាក់កម្ចី និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានកត់ត្រាលើកដំបូងតាមតម្លៃសមស្រប ដកចំណាយប្រតិបត្តិការដែលបានកើតឡើង។ បន្ទាប់មកប្រាក់កម្ចី និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានរាយការណ៍តាមថ្លៃដើមដករំលស់។ ភាពខុសគ្នារវាងសាច់ប្រាក់ (កាត់កងជាមួយចំណាយប្រតិបត្តិការ) និងតម្លៃបង្វិលសង ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួមអាស្រ័យទៅតាមចំណែកនៃប្រាក់កម្ចីដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

ប្រាក់កម្ចី និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានចាត់ថ្នាក់ជាបំណុលរយៈពេលខ្លី លុះត្រាតែសម្ព័ន្ធមានសិទ្ធិដោយគ្មានលក្ខខណ្ឌ ដើម្បីពន្យារពេលទូទាត់សងបំណុលយ៉ាងហោចណាស់១២ខែ បន្ទាប់ពីកាលបរិច្ឆេទតារាងតុល្យការ។

ការចំណាយលើប្រាក់កម្ចី ដែលបានកើតឡើងសម្រាប់ការចំណាយលើទ្រព្យសកម្មមូលធន ហើយត្រូវបានប្រើប្រាស់ក្នុងអំឡុងពេលដែលតម្រូវឲ្យបញ្ចប់និងរៀបចំទ្រព្យសកម្មសម្រាប់ការប្រើប្រាស់។ ការចំណាយលើប្រាក់កម្ចីទៅលើទ្រព្យសកម្មដែលមិនចាត់ជាទ្រព្យសកម្មមូលធន ត្រូវបានគេទទួលស្គាល់ថាជាការចំណាយ។ ចំណែកការចំណាយលើប្រាក់កម្ចីផ្សេងៗ ទៀតត្រូវបានចាត់ទុកជាចំណាយ ។

កម្រៃដែលបានបង់ដើម្បីទទួលបានប្រាក់កម្ចី ត្រូវបានទទួលស្គាល់ជាចំណាយប្រតិបត្តិការឥណទាន អាស្រ័យទៅតាមការដកយកឥណទានខ្លះ ឬទាំងស្រុង។ ក្នុងករណីនេះ កម្រៃត្រូវបានពន្យារសិនរហូតដល់ពេលមានការដកប្រាក់ជាក់ស្តែង។ ប្រសិនបើមិនមានភស្តុតាងបង្ហាញថា មានការដកយកឥណទានខ្លះ ឬទាំងស្រុងទេ កម្រៃត្រូវបានធ្វើមូលធនកម្មជាចំណាយបង់មុនសម្រាប់សេវាសាច់ប្រាក់ងាយស្រួល និងដករំលស់អាស្រ័យទៅតាមចំណែកនៃប្រាក់កម្ចីនោះ។

៣.៨ ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ និងពន្ធពន្យារលើប្រាក់ចំណូល

ចំណាយពន្ធក្នុងឆ្នាំរួមមាន ពន្ធក្នុងឆ្នាំ និងពន្ធពន្យារ។ ពន្ធត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ។ ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធដែលបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាការបរិច្ឆេទតារាងតុល្យការ។ គណៈគ្រប់គ្រងវាយតម្លៃជាបន្តបន្ទាប់ អំពីស្ថានភាពក្នុងលិខិតប្រកាសពន្ធ ជាមួយនឹងការបកស្រាយបទប្បញ្ញត្តិពន្ធ និងបានកត់ត្រាសំវិធានធនទៅតាមការសមស្រប តាមមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ពន្ធពន្យារលើប្រាក់ចំណូលត្រូវបានធ្វើសំវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុល លើចំនួនលម្អៀងបណ្តោះអាសន្នដែលកើតមានឡើង រវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល ជាមួយនឹងតម្លៃយោងរបស់វានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម។ ពន្ធពន្យារត្រូវបានកំណត់ដោយប្រើអត្រាពន្ធ (និងច្បាប់ពន្ធ) ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំនាការបរិច្ឆេទតារាងតុល្យការ និងដែលត្រូវបានរំពឹងថាត្រូវអនុវត្តនៅពេលដែលពន្ធពន្យារលើប្រាក់ចំណូលត្រូវបានទទួលស្គាល់ ឬពន្ធពន្យារជាបំណុលលើប្រាក់ចំណូលត្រូវបានទូទាត់។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.៨ ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ និងពន្ធពន្យារលើប្រាក់ចំណូល (ត)

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានទទួលស្គាល់ លុះត្រាតែមានភាពប្រាកដថានឹងមានប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត សម្រាប់យកលម្អៀងបណ្តោះអាសន្នមកប្រើប្រាស់។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានកាត់កងជាមួយនឹងពន្ធពន្យារជាបំណុល នៅពេលដែលក្រុមហ៊ុនរួមមានសិទ្ធិតាមផ្លូវច្បាប់ ដើម្បីកាត់កងពន្ធទ្រព្យសកម្មក្នុងឆ្នាំជាមួយនឹងបំណុលពន្ធក្នុងឆ្នាំ និងនៅពេលដែលពន្ធពន្យារលើប្រាក់ចំណូល និងបំណុលពន្ធពន្យារ ទាក់ទងនឹងពន្ធលើប្រាក់ចំណូលដែលកំណត់ដោយអាជ្ញាធរពន្ធដារតែមួយទៅលើអង្គភាពជាប់ពន្ធតែមួយ ដែលមានបំណងទូទាត់សមតុល្យបន្ទាប់ពីកាត់កងរួច។

៣.៩ សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់ នៅពេលដែលសម្ព័ន្ធមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចដែលត្រូវបានបង្កើតឡើង ដោយសារលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ដែលទំនងជាតម្រូវឱ្យមានលំហូរធនធានចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ហើយចំនួនទឹកប្រាក់អាចត្រូវបានប៉ាន់ស្មានគួរឱ្យជឿជាក់បាន។ សំវិធានធនមិនត្រូវបានទទួលស្គាល់សម្រាប់ការខាតបង់ពីព្រឹត្តិការណ៍នាពេលអនាគតទេ។

សំវិធានធនត្រូវបានវាស់វែងតាមតម្លៃនៃចំណាយដែលរំពឹងថាត្រូវទូទាត់កាតព្វកិច្ច។ ប្រសិនបើតម្លៃពេលវេលានៃទឹកប្រាក់មានចំនួនជាសារវន្ត សំវិធានធនត្រូវវាស់វែងតាមតម្លៃបច្ចុប្បន្ននៃចំណាយនោះ ដោយប្រើអត្រាមុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងពីការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលានៃទឹកប្រាក់ និងហានិភ័យជាក់លាក់ចំពោះកាតព្វកិច្ចនោះ។ កំណើនសំវិធានធនដោយសារពេលវេលាកន្លងផុត ត្រូវបានទទួលស្គាល់ជាចំណាយការប្រាក់។

៣.១០ ការទទួលស្គាល់ចំណូល

ចំណូលពីការផ្តល់សេវាទូរគមនាគមន៍

ចំណូលទាំងនេះរួមមាន កម្រៃជាវសេវាប្រចាំខែ កម្រៃប្រើប្រាស់សេវាទូរស័ព្ទ កម្រៃភ្ជាប់សេវាទំនាក់ទំនង កម្រៃភ្ជាប់សេវាក្រៅប្រទេស និងសេវាទូរគមនាគមន៍ផ្សេងៗ ដូចជា សេវាទិន្នន័យ សេវាបញ្ជូនសារខ្លីៗ និងសេវាបន្ថែមផ្សេងៗ។ ចំណូលទាំងនេះត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្គរ នៅពេលដែលសេវាទាំងនោះត្រូវបានបំពេញ។

សេវាទូរស័ព្ទបង់ប្រាក់ក្រោយពេលប្រើ

សេវាទូរស័ព្ទបង់ប្រាក់ក្រោយពេលប្រើ ត្រូវបានទទួលស្គាល់អាស្រ័យទៅតាមចំណាយនៃសេវាដែលបានកំណត់ថ្លៃរួច/ចំណាយនៃការជាវសេវា (កម្រៃប្រើប្រាស់ប្រចាំខែ ដែលវាមិនខុសគ្នាអាស្រ័យទៅតាមការប្រើប្រាស់ទេ)។ ជាទូទៅ ការផ្តល់សេវានេះត្រូវបានចាត់ទុកថាជាសិរីនៃការផ្តល់សេវាផ្សេងៗគ្នា ដែលមានបែបបទក្នុងការផ្ទេរឱ្យអតិថិជនដូចគ្នា។ ប្រាក់ចំណូលដែលមិនទាន់ចេញវិក្កយបត្រចំពោះការប្រើប្រាស់រលកធាតុអាកាស និងកម្រៃជាវសេវា ដែលកើតឡើងពីការ ផ្តល់សេវាទាំងនេះ ចាប់ពីកាលបរិច្ឆេទនៃវិក្កយបត្ររហូតដល់ដំណាច់ខែនីមួយៗ ត្រូវបានប៉ាន់ស្មាននិងត្រូវបានកាត់ត្រា។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.១០ ការទទួលស្គាល់ចំណូល (ត)

សេវាបន្ថែមផ្សេងៗ

ចំណូលពីសេវាបន្ថែមផ្សេងៗដូចជា wallpapers សេវា backup និងហ្គេម ។ល។ ត្រូវបានទទួលស្គាល់ដោយ កាត់កងជាមួយនឹងអ្នកផ្តល់សេវាទាំងនេះ នៅពេលដែលពួកគេទទួលខុសត្រូវចំពោះមាតិកានៃសេវានោះ និង ដើម្បីកំណត់តម្លៃសេវាដែលអ្នកជាវត្រូវបង់ ដូចនេះហើយសម្ព័ន្ធត្រូវបានចាត់ទុកថាជាភ្នាក់ងារឈរឈ្មោះតែ ប៉ុណ្ណោះ។ នៅពេលដែលសម្ព័ន្ធទទួលខុសត្រូវលើមាតិកានៃសេវា និងកំណត់តម្លៃដែលអ្នកជាវសេវាត្រូវបង់ នោះចំណូលត្រូវបានទទួលស្គាល់តាមចំនួនដុល។

សេវាបង់ប្រាក់មុន

សេវាបង់ប្រាក់មុនអនុញ្ញាតឱ្យអតិថិជនទិញចំនួនច្រើនវេលាប្រើបន្តដោយមានកំណត់។ ចំណូលត្រូវបានទទួល ស្គាល់នៅពេលដែលអតិថិជនបានប្រើចំនួនម៉ោង។ ចំនួនម៉ោងដែលមិនបានប្រើប្រាស់ ត្រូវបានកត់ត្រានៅក្នុង តារាងតុល្យការជាបំណុលក្នុងកិច្ចសន្យា។ នៅពេលផុតចំនួនវេលាមានសុពលភាព ចំណែកនៃបំណុលក្នុងកិច្ច សន្យាពាក់ព័ន្ធនឹងចំនួនម៉ោងដែលបានផុតកំណត់ ត្រូវបានទទួលស្គាល់ជាចំណូល ដោយសារមិនមាន កាតព្វកិច្ចផ្តល់សេវាទៀតទេ។

ជាការសម្រួលក្នុងការអនុវត្ត ព័ត៌មានអំពីកាតព្វកិច្ចប្រតិបត្តិការដែលនៅសល់របស់វា មិនត្រូវបានលាតត្រដាង ទេ ដោយសារចំនួនវេលាកិច្ចសន្យាដែលទុកដើមដំបូង គឺតិចជាង១ឆ្នាំ។

ចំណូលពីការភ្ជាប់សេវា

ចំណូលពីការភ្ជាប់សេវា និងចំណាយពាក់ព័ន្ធ ត្រូវបានពន្យារ និងដករំលស់តាមមូលដ្ឋានរំលស់ថេរ អាស្រ័យទៅ តាមអាយុកាលប៉ាន់ស្មាននៃទំនាក់ទំនងរបស់អតិថិជន។

ការលក់កាតព្វកិច្ចបង់ប្រាក់មុន ជាមួយនឹងស៊ីមកាត និងចំនួនវេលាប្រើប្រាស់ដែលបានផ្ទុកជាមុន ត្រូវបានកត់ ត្រាជាកាតព្វកិច្ចប្រតិបត្តិការតែមួយ ដោយសារគេមិនអាចប្រើប្រាស់ស៊ីមកាតតែឯងបានទេ។ ទឹកប្រាក់ដែល បានទទួលចំពោះម៉ោងប្រើប្រាស់ដែលបានបង់ប្រាក់មុន ត្រូវបានទទួលស្គាល់លើកដំបូងជាបំណុលក្នុងកិច្ច សន្យា និងត្រូវបានទទួលស្គាល់ជាចំណូល នៅពេលដែលអតិថិជនបានប្រើប្រាស់។ ចំនួនវេលាដែលមិនបានប្រើ ប្រាស់ត្រូវបានទទួលស្គាល់ពេញលេញ នៅពេលណាមួយដែលដល់មុន រវាងពេលផុតកំណត់របស់វា ឬពេល អតិថិជនផ្លាស់ប្តូរឈប់ប្រើគម្រោង។

សេវាទូរគមនាគមន៍ត្រូវបានផ្តល់ដាច់ដោយឡែក និង/ឬ ជាកញ្ចប់ ជាមួយនឹងសេវានិង/ឬ ឧបករណ៍ផ្សេងៗ។ ចំពោះកិច្ចសន្យាជាកញ្ចប់ សម្ព័ន្ធកត់ត្រាផលិតផល និងសេវានីមួយៗដាច់ដោយឡែកពីគ្នា ប្រសិនបើវាជា ប្រភេទខុសគ្នា ឧទាហរណ៍ ប្រសិនបើផលិតផល ឬសេវាណាមួយត្រូវបានកំណត់អត្តសញ្ញាណដាច់ដោយឡែក ពីគ្នា ពីផលិតផលផ្សេងៗទៀតនៅក្នុងកញ្ចប់កិច្ចសន្យានោះ និងប្រសិនបើអតិថិជនអាចទទួលបានអត្ថ ប្រយោជន៍ពីកញ្ចប់នេះ។ ចំណូលត្រូវបានទទួលស្គាល់ នៅពេលដែលបានបំពេញកាតព្វកិច្ចនីមួយៗឱ្យអតិថិ ជនរួច។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.១០ ការទទួលស្គាល់ចំណូល (ត)

ថ្លៃប្រតិបត្តិការសរុបនៃកិច្ចសន្យាជាកញ្ចប់ ត្រូវបានបែងចែកក្នុងចំណោមកាតព្វកិច្ចប្រតិបត្តិការនីមួយៗ អាស្រ័យទៅតាមថ្លៃលក់ដាច់ដោយឡែករបស់វានីមួយៗ។ ថ្លៃលក់ដាច់ដោយឡែករបស់វានីមួយៗត្រូវបាន កំណត់ដោយផ្អែកទៅតាមតម្លៃដែលអាចអង្កេតបាន ដែលសម្ព័ន្ធលក់ផលិតផលនិងសេវាតាមមូលដ្ឋានដាច់ ដោយឡែករបស់វា។ ចំពោះផលិតផល និងសេវាដែលមិនត្រូវបានលក់ដាច់ដោយឡែកពីគ្នា សម្ព័ន្ធប៉ាន់ស្មានថ្លៃ លក់ដាច់ដោយឡែករបស់វា ដោយប្រើវិធីសាស្ត្រផ្សេងៗ ដូចជា វិធីសាស្ត្រវាយតម្លៃទីផ្សារដែលបានកែតម្រូវ វិធីសាស្ត្រថ្លៃដើមបូកនឹងចំណាយ បន្ទាប់បន្សំ ឬវិធីសាស្ត្រតម្លៃសំណល់។

ចំណូលភកិសន្យា

ចំណូលនៃការជួល បានពីការជួល ការបំពាក់សម្ភារៈនៅលើអង្គតែនទូរគមនាគមន៍ ដែលអតិថិជនដំឡើងនឹង រក្សាទុកឧបករណ៍បណ្តាញទំនាក់ទំនងនីមួយៗ។ ចំណូលនៃការជួល ពីភកិសន្យាប្រតិបត្តិការគឺត្រូវបានទទួល ស្គាល់ឡើងលើមូលដ្ឋានរំលោះថេរ នៅលើលក្ខខណ្ឌមិនប្រែប្រួលនិងមិនអាចលុបចោលបាន ផ្អែកលើកិច្ចព្រម ព្រៀងភកិសន្យាដោយមិនគិតពីពេលដែលការបង់ប្រាក់ត្រូវបង់។

ចំណូលការប្រាក់

ចំណូលការប្រាក់ត្រូវបានគណនាដោយយកអត្រាការប្រាក់មានប្រសិទ្ធភាព គុណជាមួយនឹងតម្លៃយោងដុល របស់ទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាននៅពេល បន្ទាប់មក។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃ អត្រាការប្រាក់មានប្រសិទ្ធភាពត្រូវយកទៅ គុណជាមួយនឹងតម្លៃយោងសុទ្ធរបស់ទ្រព្យសកម្មហិរញ្ញវត្ថុបន្ទាប់ពីកាត់កងសំវិធានធនបាត់បង់រួចប្រសិនបើមាន។

៣.១១ បំណុលក្នុងកិច្ចសន្យា

បំណុលក្នុងកិច្ចសន្យា គឺជាកាតព្វកិច្ចក្នុងការផ្ទេរទំនិញ ឬសេវាឱ្យអតិថិជន ដែលសម្ព័ន្ធទទួលបានប្រាក់ (ឬ ចំនួនទឹកប្រាក់នៅពេលផុតកំណត់) ពីអតិថិជន។ ប្រសិនបើអតិថិជនបង់ប្រាក់ មុនពេលក្រុមហ៊ុនរួមផ្ទេរទំនិញ ឬ សេវាឱ្យអតិថិជន នោះបំណុលក្នុងកិច្ចសន្យាត្រូវបានទទួលស្គាល់នៅពេលបានទូទាត់ប្រាក់ ឬនៅពេលផុត កំណត់ទូទាត់ប្រាក់ (ពេលណាមួយដែលដល់មុន)។ បំណុលក្នុងកិច្ចសន្យាត្រូវបានទទួលស្គាល់ នៅពេលក្រុម ហ៊ុនរួមបានបំពេញសេវាក្នុងកិច្ចសន្យា។ បំណុលក្នុងកិច្ចសន្យាត្រូវបានបង្ហាញក្នុងរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុរួម។

៣.១២ ចំណេញក្នុងមួយភាគហ៊ុន (“EPS”)

ក្រុមហ៊ុនបានបង្ហាញទិន្នន័យចំណូលមូលដ្ឋានក្នុងមួយភាគហ៊ុនសម្រាប់ភាគហ៊ុនធម្មតា។ មូលដ្ឋាន EPS ត្រូវ បានគណនាដោយបែងចែកប្រាក់ចំណេញ ឬ ខាតដែលទាក់ទងទៅនឹងម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនដោយ ចំនួនភាគហ៊ុន ធម្មតាដែលជាមធ្យមមិនទាន់មាននៅក្នុងឆ្នាំនេះ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពុំមាន ស ក្តានុពលនៃការថយចុះនៃភាគហ៊ុនធម្មតាដែលគួរអោយកត់សម្គាល់ឡើយ។ ដូចនេះប្រាក់ចំណេញថយចុះក្នុង មួយភាគហ៊ុនគឺ ដូចគ្នានឹងមូលដ្ឋាន EPS ដែរ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.១៣ ដើមទុន និងបុព្វលាភភាគហ៊ុន

ដើមទុន និងបុព្វលាភភាគហ៊ុនត្រូវបានចាត់ក្នុងថ្នាក់ជាមូលធន។

ដើមទុនគឺតំណាងឲ្យភាគហ៊ុនដែលដែលបានចេញលក់។ ចំពោះភាគហ៊ុនផ្សេងទៀត បើសិនជាភាគហ៊ុននិង/ឬ ការទទួលខុសត្រូវយោងទៅតាមធាតុសេដ្ឋកិច្ចនៃឧបករណ៍ជាក់លាក់។ ការចែកចាយដល់អ្នកគ្រប់គ្រងលើឧបករណ៍ហិរញ្ញវត្ថុចាត់ទុកថាជាឧបករណ៍ភាគហ៊ុនត្រូវបានទទួលស្គាល់តាមក្នុងមូលធន។ បុព្វលាភភាគហ៊ុនតំណាងឲ្យចំនួនលើសដែលបានទទួលដោយក្រុមហ៊ុន លើតម្លៃចំណែកនៃភាគហ៊ុនបានបោះផ្សាយ ក្រោយទូទាត់ទៅលើការចំណាយប្រតិបត្តិការ ដែលទាក់ទងដោយផ្ទាល់ទៅនឹងការបោះផ្សាយនេះ។

៣.១៤ ភតិសន្យា

គោលការណ៍គណនេយ្យដោយភតិសន្យា

សម្ព័ន្ធបានជួលដី និងអគារមួយចំនួនសម្រាប់បម្រើក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ នៅពេលចាប់ផ្តើមកិច្ចសន្យាភតិសន្យា សម្ព័ន្ធវាយតម្លៃថាតើកិច្ចសន្យានោះជាប្រភេទភតិសន្យា ឬមានសមាសធាតុភតិសន្យាឬទេ។ កិច្ចសន្យាមួយជាប្រភេទភតិសន្យា ឬមានសមាសធាតុភតិសន្យា ប្រសិនបើកិច្ចសន្យានោះបង្ហាញពីសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មដែលបានកំណត់មួយ ក្នុងចំណោមមួយ ជាថ្នូរនឹងការបង់ប្រាក់។

កិច្ចសន្យាអាចមានទាំងសមាសធាតុភតិសន្យា និងសមាសធាតុមិនមែនភតិសន្យា។ សម្ព័ន្ធបែងចែក សាច់ប្រាក់ក្នុងកិច្ចសន្យា ទៅតាមសមាសធាតុភតិសន្យា និងសមាសធាតុមិនមែនភតិសន្យា ផ្អែកទៅតាមតម្លៃដាច់ដោយឡែករបស់វានីមួយៗ។

ចំណែកនៃភតិសន្យាត្រូវបានចាត់ទៅតាមមូលដ្ឋានដាច់ដោយឡែក និងមានចំណែក និងលក្ខខណ្ឌខុសៗគ្នា។ កិច្ចព្រមព្រៀងភតិសន្យាមិនមានដាក់បន្ទុកកិច្ចសន្យាណាផ្សេង ក្រៅពីអត្ថប្រយោជន៍នានាដែលបានដាក់បញ្ចាំនៅក្នុង ទ្រព្យសកម្មដែលបានជួល ដែលត្រូវបានកាន់កាប់ដោយភាគីម្ចាស់ទ្រព្យជួលនោះទេ។ ទ្រព្យសកម្មដែលបានជួលអាចនឹងមិនត្រូវបានប្រើប្រាស់ជាទ្រព្យបញ្ចាំសម្រាប់ការខ្ចីប្រាក់នោះទេ។

ភតិសន្យាត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងជាបំណុល នាការបរិច្ឆេទដែលទ្រព្យសកម្មបានជួល មានភាពរួចរាល់សម្រាប់សម្ព័ន្ធប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុលដែលកើតចេញពីភតិសន្យា ត្រូវបានវាស់វែងលើកដំបូងតាមមូលដ្ឋានតម្លៃបច្ចុប្បន្ន។ បំណុលភតិសន្យារួមបញ្ចូលនូវតម្លៃបច្ចុប្បន្នសុទ្ធ នៃការទូទាត់ភតិសន្យាដូចខាងក្រោម៖

- ការទូទាត់ថេរ (រួមមាន ការទូទាត់ថេរផ្សេងៗ) ដកសម្បទានផ្សេងៗដែលត្រូវទទួលបាន
- តម្លៃលក់ពេលមានជម្រើសក្នុងការទិញ ប្រសិនបើសម្ព័ន្ធមានហេតុផលគ្រប់គ្រាន់ក្នុងការអនុវត្តជម្រើសនោះ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.១៤ ភតិសន្យា (ត)

ការទូទាត់ភតិសន្យាត្រូវបានធ្វើអប្បបរមា ដោយប្រើអត្រាការប្រាក់ជាក់ស្តែងដែលត្រូវបានកំណត់ក្នុងភតិសន្យា។ ប្រសិនបើអត្រានោះមិនត្រូវបានកំណត់រួចរាល់ទេនោះ ដែលជាទូទៅ ជាករណីភតិសន្យាក្នុងសម្ព័ន្ធអត្រាកំណើនប្រាក់កម្ចីរបស់ភាគីអ្នកជួលត្រូវបានប្រើប្រាស់ ពោលគឺជាអត្រាដែលភាគីអ្នកជួលជាឯកត្តជនត្រូវបង់ដើម្បីទទួលបានប្រាក់កម្ចីដែលមានភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មដែលមានតម្លៃប្រហាក់ប្រហែលនឹងទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នាជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ប្រហែលគ្នា។

ដើម្បីកំណត់អត្រាកំណើនប្រាក់កម្ចី សម្ព័ន្ធប្រើហិរញ្ញប្បទានរបស់ភាគីទីបី ឬហិរញ្ញប្បទានដែលបានទទួលពីក្រុមហ៊ុនមេជាចំណុចចាប់ផ្តើម និងធ្វើនិយ័តកម្មដើម្បីឆ្លុះបញ្ចាំងពីការប្រែប្រួលលក្ខខណ្ឌហិរញ្ញប្បទានដោយសារបានទទួលហិរញ្ញប្បទានពីភាគីទីបី។

ការទូទាត់ភតិសន្យាត្រូវបែងចែករវាងប្រាក់ដើម និងចំណាយហិរញ្ញវត្ថុ។ ចំណាយហិរញ្ញវត្ថុត្រូវបានកត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត អាស្រ័យទៅតាមចីវេលានៃភតិសន្យានោះ ដើម្បីបង្កើតអត្រាការប្រាក់ថេរតាមកាលកំណត់មួយ លើចំនួនសមតុល្យបំណុលដែលនៅសល់ ក្នុងការិយបរិច្ឆេទនីមួយៗ។

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានវាស់វែងតាមថ្លៃដើម ដែលរួមមាន៖

- ចំនួនទឹកប្រាក់នៃបំណុលភតិសន្យាដែលបានវាស់វែងលើកដំបូង
- ការទូទាត់ភតិសន្យាណាមួយដែលត្រូវបានធ្វើឡើងនៅថ្ងៃចាប់ផ្តើម ឬមុនកាលថ្ងៃចាប់ផ្តើម កាត់កងជាមួយនឹងសម្បទានដែលបានទទួលពីភតិសន្យានីមួយៗ និង
- ចំណាយផ្ទាល់លើកដំបូងរបស់ភាគីអ្នកជួល និង

ជាទូទៅ ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានដករំលស់តាមមូលដ្ឋានថេរ អាស្រ័យទៅតាមរយៈពេលណាមួយដែលខ្លីជាងរវាង អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម និងចីវេលាជួល។

ការទូទាត់នានាដែលពាក់ព័ន្ធនឹងភតិសន្យារយៈពេលខ្លី សម្រាប់ការជួលបរិក្ខារ និងយានយន្ត ត្រូវបានទទួលស្គាល់ជាចំណាយតាមមូលដ្ឋានថេរ នៅក្នុងចំណេញ-ខាត។

ការកែប្រែភតិសន្យា

ការកែប្រែភតិសន្យាគឺជាការកែប្រែវិសាលភាពនៃភតិសន្យា ដែលមិនស្ថិតនៅក្នុងលក្ខខណ្ឌដើមដំបូងរបស់ភតិសន្យានោះ។ កាលបរិច្ឆេទចូលជាធរមាននៃការកែប្រែ គឺជាកាលបរិច្ឆេទដែលភាគីទាំងពីរព្រមព្រៀងគ្នាចំពោះការកែប្រែភតិសន្យានោះ។

ប្រសិនបើភតិសន្យាត្រូវបានកែប្រែដើម្បីបញ្ចប់សិទ្ធិប្រើប្រាស់ទ្រព្យសកម្មមូលដ្ឋានមួយ ឬច្រើន ឬដើម្បីធ្វើឱ្យចីវេលានៃភតិសន្យាក្នុងកិច្ចសន្យាខ្លីជាងមុន នោះភាគីអ្នកជួលវាស់វែងបំណុលភតិសន្យានាកាលបរិច្ឆេទចូលជាធរមាននៃការកែប្រែដោយប្រើអត្រាអប្បបរមាដែលបានកែប្រែ។ វាបន្ថយតម្លៃយោងរបស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ដើម្បីឆ្លុះបញ្ចាំងពីការបញ្ចប់ផ្នែកខ្លះនៃភតិសន្យា ឬបញ្ចប់ភតិសន្យាទាំងមូល។ ចំណេញឬខាតដែលពាក់ព័ន្ធនឹងការបញ្ចប់ផ្នែកខ្លះនៃភតិសន្យា ឬបញ្ចប់ភតិសន្យាទាំងមូល ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៤. ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួមគ្នាស្របតាម ស.វ.ទ.ហ.អ.ក តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនីសំខាន់ៗមួយចំនួន។ ថែមទាំងតម្រូវឱ្យមានការគ្រប់គ្រងអនុវត្តការវិនិច្ឆ័យ នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យរបស់សម្ព័ន្ធផងដែរ។ ផ្នែកដែលពាក់ព័ន្ធនឹងការវិនិច្ឆ័យកម្រិតខ្ពស់ ឬភាពស្មុគស្មាញ ឬផ្នែកដែលការសន្មត និងការប៉ាន់ស្មានមានសារៈសំខាន់ចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម។

ការប៉ាន់ស្មាន និងការវិនិច្ឆ័យត្រូវបានវាយតម្លៃជាបន្តបន្ទាប់ ដោយផ្អែកទៅតាមបទពិសោធន៍ក្នុងគ្រាកន្លងមក និងកត្តាផ្សេងៗទៀត រួមទាំងការវិវឌ្ឍទុកអំពីព្រឹត្តិការណ៍នាពេលអនាគតដែលគេជឿជាក់ថាមានភាពសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ។

សម្ព័ន្ធធ្វើការប៉ាន់ស្មាន និងការសន្មតដោយគិតទៅលើអនាគតកាល។ តាមនិយមន័យលទ្ធផលនៃការប៉ាន់ស្មានកម្រស្មើគ្នាជាមួយលទ្ធផលជាក់ស្តែងណាស់។ ការប៉ាន់ស្មាន និងការសន្មតដែលអាចមានហានិភ័យជាសារវន្តដែលអាចបណ្តាលឱ្យមាននិយ័តកម្មធំដុំចំពោះតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុបន្ទាប់ត្រូវបានពិភាក្សាដូចខាងក្រោម។

(ក) ការរំលស់ និងការកំណត់អាយុកាលប្រើប្រាស់របស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

ការកត់ត្រាគណនេយ្យសម្រាប់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ពាក់ព័ន្ធនឹងការប្រើប្រាស់ការប៉ាន់ស្មានសម្រាប់ការកំណត់អាយុកាលប្រើប្រាស់រំពឹងទុករបស់ទ្រព្យសកម្មទាំងនេះ។ ការកំណត់អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មគឺអាស្រ័យទៅលើការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង។ ក្នុងការវិនិច្ឆ័យ សម្ព័ន្ធវាយតម្លៃទៅលើកត្តាមួយចំនួន ក្នុងចំណោមកត្តាផ្សេងៗទៀត ដូចជា ការប្រើប្រាស់រំពឹងទុករបស់ទ្រព្យសកម្ម ភាពស័កវេចរិលរំពឹងទុករបស់ទ្រព្យសកម្ម ដែលអាស្រ័យទៅលើកត្តាប្រតិបត្តិ និងកត្តាបរិយាកាស ក៏ដូចជាភាពហួសសម័យផ្នែកបច្ចេកទេស ឬផ្នែកពាណិជ្ជកម្ម ដែលបណ្តាលមកពីការផ្លាស់ប្តូរ ឬការអភិវឌ្ឍបច្ចេកវិទ្យា។

(ខ) ការប្រមូលបានមកវិញនូវឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ

សម្ព័ន្ធឈឿជាក់ថាមិនមានការបាត់បង់ចំពោះការប្រមូលទឹកប្រាក់ ចំពោះឥណទានផ្តល់ឱ្យ Three Star Investment Cambodia Ltd. ដែលជាកម្មសិទ្ធិទាំងស្រុងដោយអ្នកឧកញ៉ា គិត ម៉េង ជាទីកប្រាក់ចំនួន ៣៨៦.១៩៩.៥១៣ ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (២០២២៖ ៣៧៣.៥៨៤.០២៨ ដុល្លារអាមេរិក)។

(គ) ការបន្ធូរបន្ថយបំណុលហិរញ្ញវត្ថុផ្សេងៗ

ក្នុងឆ្នាំ២០២១ ក្រុមហ៊ុនបានយល់ព្រមជាមួយអ្នកផ្គត់ផ្គង់របស់ខ្លួនគឺក្រុមហ៊ុន Nokia Shanghai Bell Co., Ltd. និងសាខាក្រុមហ៊ុន Nokia Shanghai Bell Co. Ltd. ដើម្បីទូទាត់បំណុលដែលហួសកាលកំណត់ដោយមិនគិតការប្រាក់លើបំណុលបច្ចុប្បន្ន។ ក្នុងឆ្នាំ២០២២ ភាគីទាំងពីរបានយល់ព្រមថា នៅពេលក្រុមហ៊ុនធ្វើការទូទាត់សងប្រាក់ចំនួន ៦លានដុល្លារអាមេរិកតែមួយដង បន្ថែមលើការទូទាត់សងដែលមានស្រាប់នោះក្រុមហ៊ុននឹងទទួលបានការបន្ធូរបន្ថយចំពោះការប្រាក់ដែលហួសកំណត់ ៧៥% នៃការប្រាក់ដែលត្រូវសងនៅក្នុងការិយបរិច្ឆេទមុន (ការប្រាក់ពីមុន) ហើយនឹងទទួលបានការលើកលែងការប្រាក់ដែលនៅសល់ពីមុន ២៥% ទៀត នៅពេលក្រុមហ៊ុនទូទាត់បំណុលដែលនៅសល់អស់ទាំងស្រុង ដោយយោងទៅតាមកាលវិភាគសងប្រាក់ដែលបានព្រមព្រៀង (កំណត់សម្គាល់ ១៨)។ ដោយសារគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនជឿជាក់ថា ក្រុមហ៊ុនអាចទូទាត់បំណុលដែលនៅសល់ ដោយផ្អែកលើកាលវិភាគសងប្រាក់ដែលបានព្រមព្រៀង ក្រុមហ៊ុនបានសន្មតថា គិតត្រឹមដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣មិនមានការប្រាក់ពីមុនចំពោះបំណុលទៅអ្នកផ្គត់ផ្គង់ដែលនៅសល់ទេ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៤. ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ (ត)

(ឃ) បញ្ហាពន្ធ

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបទប្បញ្ញត្តិពន្ធដារនាពេលបច្ចុប្បន្ន ដែលត្រូវបានអនុម័តរួចជាស្ថាពរនាការលើកចេញការណ៍។ គណៈគ្រប់គ្រងវាយតម្លៃអំពីស្ថានភាពដែលបានប្រកាសពន្ធ ជាមួយនឹងស្ថានភាពនៃបទប្បញ្ញត្តិពន្ធដារ ដែលមានការប្រែប្រួលទៅតាមបំណកស្រាយផ្សេងៗ។ ស្ថានភាពទាំងនោះរួមមាន ការសន្មតរបស់គណៈគ្រប់គ្រងលើការប្រើប្រាស់ការខាតពន្ធយោង និងពន្ធកាត់ទុក។ សម្ព័ន្ធកត់ត្រាសំវិធានធនទៅតាមភាពសមស្រប អាស្រ័យទៅតាមមូលដ្ឋាននៃចំនួនប្រាក់ពន្ធដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិពន្ធទាំងនេះមានការប្រែប្រួលពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយលើចំនួនបំណុលពន្ធនឹងធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យរបស់អាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយមានភាពខុសគ្នាពីការកត់ត្រាដំបូង ភាពខុសគ្នានេះនឹងធ្វើឱ្យប៉ះពាល់ដល់ចំនួនបំណុលពន្ធ និងសមតុល្យទឹកប្រាក់ ក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធនោះត្រូវបានធ្វើឡើង។

៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពអាជីវកម្មរបស់សម្ព័ន្ធ ប្រឈមមុខនឹងហានិភ័យហិរញ្ញវត្ថុមួយចំនួន។ ការគ្រប់គ្រងហានិភ័យត្រូវបានអនុវត្តឡើង ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានចំពោះលទ្ធផលប្រតិបត្តិការរបស់សម្ព័ន្ធឱ្យស្ថិតនៅក្នុងកម្រិតអប្បបរមា។

៥.១ កត្តាហានិភ័យហិរញ្ញវត្ថុ

(ក) ហានិភ័យទីផ្សារ

(១) ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ និងហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្រប ហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធតើមកពីប្រាក់កម្ចី។ ប្រាក់កម្ចីដែលបានផ្តល់តាមអត្រាអចេរធ្វើឱ្យសម្ព័ន្ធប្រឈមមុខនឹងហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់។ សម្ព័ន្ធវាយតម្លៃអំពីហានិភ័យអត្រាការប្រាក់និងបានផ្គូផ្គងវាជាមួយនឹងចំណាយប្រតិបត្តិការនៅពេលចរចាឥណទាននីមួយៗ។ សម្ព័ន្ធវាយតម្លៃហានិភ័យអត្រាការប្រាក់តាមមូលដ្ឋានកំពុងបន្ត និងបានបង្កើតយុទ្ធសាស្ត្រនានាដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួនសម្ព័ន្ធតាមដានយ៉ាងខ្ជាប់ខ្ជួនអំពីអត្រាការប្រាក់ និងបានប្រើប្រាស់ការព្យាករណ៍លំហូរសាច់ប្រាក់របស់ខ្លួន ដើម្បីគ្រប់គ្រងការផ្លាស់ប្តូរនៅលើទីផ្សារ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ឥណទានដែលនៅមិនទាន់ទូទាត់មានអត្រាការប្រាក់អចេរក្នុងចន្លោះពី ៦,៧៥% ទៅ ១០,២៤%(២០២២៖ អត្រាការប្រាក់អចេរក្នុងចន្លោះពី ៥,៤៥% ទៅ ៩,៨៣%)។

ការធ្លាក់ចុះឬកើនឡើងមួយរយអត្រាគោលនៃអត្រាការប្រាក់លើទីផ្សារ ចំពោះប្រាក់កម្ចីរបស់សម្ព័ន្ធត្រូវបានផ្តល់ឱ្យភាគីពាក់ព័ន្ធ និងប្រាក់បញ្ញើរយៈពេលខ្លីនៅធនាគារ នឹងមិនធ្វើឱ្យមានផលប៉ះពាល់ជាសារវន្តចំពោះប្រាក់ចំណេញមុនបង់ពន្ធនៅក្នុងឆ្នាំទេ។

ឥណទានត្រូវទទួលរបស់សម្ព័ន្ធដែលមានអត្រាការប្រាក់ថេរ ត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់ ដូចនេះវាមិនមានហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ដោយសារទាំងតម្លៃយោង និងលំហូរសាច់ប្រាក់នាពេលអនាគត មិនមានភាពប្រែប្រួលដោយសារការផ្លាស់ប្តូរអត្រាការប្រាក់លើទីផ្សារទេ។ ទោះបីជាប្រឈមនឹងហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្របក៏ដោយ គណៈគ្រប់គ្រងជឿជាក់ថាវាមិនមានផលប៉ះពាល់ជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុរួមទេ ដោយសារឥណទាននេះត្រូវទទួលបានពីភាគទុនិកផ្ទាល់។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

៥.១ កត្តាហានិភ័យហិរញ្ញវត្ថុ (ត)

(២) ហានិភ័យរូបិយប័ណ្ណបរទេស
សម្ព័ន្ធមិនមានផលប៉ះពាល់ជាសារវន្ត ចំពោះហានិភ័យរូបិយប័ណ្ណបរទេសទេ ដោយសារមានតែប្រតិបត្តិការ
ពាណិជ្ជកម្មនាពេលអនាគត និងទ្រព្យសកម្ម និងបំណុលដែលបានទទួលស្គាល់មួយផ្នែកតូចប៉ុណ្ណោះដែលបាន
ធ្វើឡើងជាប្រិយប័ណ្ណផ្សេងៗក្រៅពីប្រាក់ដុល្លារអាមេរិកដែលជាប្រិយប័ណ្ណគោល។

នៅដំណាក់កាលនេះ គណៈគ្រប់គ្រងមិនមានគោលការណ៍ណាមួយ ដើម្បីគ្រប់គ្រងហានិភ័យរូបិយប័ណ្ណ
បរទេសរបស់ខ្លួន ធៀបនឹងរូបិយប័ណ្ណគោលទេ ដោយសារភាគច្រើនសម្ព័ន្ធធ្វើប្រតិបត្តិការជាប្រាក់ដុល្លារអាមេ
រិកដែលជាប្រិយប័ណ្ណគោល។

(៣) ហានិភ័យតម្លៃ
សម្ព័ន្ធមិនប្រឈមមុខនឹងហានិភ័យតម្លៃទំនិញទេ ដោយសារថ្លៃលក់សេវាដែលបានផ្តល់ត្រូវបានត្រួតពិនិត្យ
ប្រចាំឆ្នាំ ហើយសម្ព័ន្ធមិនមានការវិនិយោគមូលបត្រទេ។

(ខ) ហានិភ័យឥណទាន
ហានិភ័យឥណទានកើតឡើងមកពី សាច់ប្រាក់ និងសាច់ប្រាក់សមមូល គណនីអតិថិជនពាណិជ្ជកម្ម និងគណនី
អតិថិជនផ្សេងៗ ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ និងឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ។

(១) ការគ្រប់គ្រងហានិភ័យ
ចំពោះធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ មានតែធនាគារពាណិជ្ជដែលមានឈ្មោះល្បីតែប៉ុណ្ណោះ ដែលសម្ព័ន្ធធ្វើ
ប្រាក់ជាមួយ។ គណនីអតិថិជនកើតឡើងមកពីការផ្តល់សេវាទូរគមនាគមន៍ឱ្យអតិថិជនមួយចំនួនធំ រួមទាំង
គ្រឹះស្ថានអាជីវកម្ម និងឯកត្តជន ក៏ដូចជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងប្រទេស ដូចនេះហើយហានិភ័យឥណទាន
ជាមួយត្រូវបានកម្រិត។ ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ និងឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ ត្រូវបានចាត់ទុកថា
មានហានិភ័យទាប ដោយសារភាគីពាក់ព័ន្ធទាំងនោះស្ថិតនៅក្រោមភាគទុនិកររួមតែមួយ។ គណៈគ្រប់គ្រងជឿ
ជាក់ថា ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ អាចកាត់កងជាមួយនឹងទឹកប្រាក់ត្រូវសងភាគីពាក់ព័ន្ធរបស់សម្ព័ន្ធ
និងប្រាក់កម្ចីពីភាគទុនិកបាន ដោយសារភាគីពាក់ព័ន្ធទាំងនោះ ស្ថិតនៅក្រោមភាគទុនិកររួមតែមួយ ហើយសម្ព័ន្ធ
បានអនុវត្តបែបនេះរួចហើយក្នុងត្រីកោណមាត្រ។

(២) ការខាតបង់បណ្តាលមកពីការចម្លុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ
សម្ព័ន្ធមានប្រភេទទ្រព្យសកម្មហិរញ្ញវត្ថុដូចខាងក្រោមដែលត្រូវអនុវត្តតាមគំរូនៃការខាតឥណទានរំពឹងទុក៖

- គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ
- ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ និង
- ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៥.១ កត្តាហានិភ័យហិរញ្ញវត្ថុ (ត)

សាច់ប្រាក់ និងសាច់ប្រាក់សមមូលត្រូវអនុវត្តតាមតម្រូវការនៃការថយចុះតម្លៃរបស់ CIFRS 9 ដែរ ប៉ុន្តែការ
ខាតបង់បណ្តាលមកពីការថយចុះតម្លៃដែលគេបានរកឃើញ មិនមានចំនួនជាសារវន្តទេ។

គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ

សម្ព័ន្ធអនុវត្តវិធីសាស្ត្រសាមញ្ញរបស់ CIFRS 9 ដើម្បីវាស់វែងការខាតឥណទានរំពឹងទុក ដែលប្រើសំវិធានធន
បាត់បង់រំពឹងទុកពេញមួយអាយុកាលចំពោះគណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗទាំងអស់។
ដូចនេះសម្ព័ន្ធមិនបានតាមដានការប្រែប្រួលនៃហានិភ័យឥណទានទេ ប៉ុន្តែបានទទួលស្គាល់សំវិធានធន
បាត់បង់ ដោយផ្អែកទៅតាម ECLs ពេញមួយអាយុកាលនាការបរិច្ឆេទវាយការណ៍នីមួយៗជំនួសវិញ។ សម្ព័ន្ធ
បានកត់ត្រាម៉ាទ្រីសសំវិធានធន ដែលផ្អែកទៅតាមបទពិសោធន៍នៃការខាតឥណទានរំពឹងទុកក្នុងគ្រាកន្លងមក
ដោយកែតម្រូវទៅតាមកត្តារំពឹងទុកជាក់លាក់នានារបស់កូនបំណុល និងបរិយាកាសសេដ្ឋកិច្ចផងដែរ។ សំវិធាន
ធនសម្រាប់ការខាត ឥណទានរំពឹងទុកត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលរួមក្នុងខ្ទង់ចំណាយ
ប្រតិបត្តិការផ្សេងៗ។

ដើម្បីវាស់វែងការខាតឥណទានរំពឹងទុក គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ ត្រូវបានដាក់
ជាក្រុម អាស្រ័យទៅតាមលក្ខណៈហានិភ័យឥណទានជារួម និងចំនួនថ្ងៃផុតកំណត់។

អត្រាការខាតរំពឹងទុកគឺអាស្រ័យទៅតាមទិន្នន័យនៃការទូទាត់ប្រាក់ចំពោះការលក់ ក្នុងរយៈពេល៣៦ខែ មុនថ្ងៃ
ទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងការខាតឥណទានរំពឹងទុកក្នុងគ្រាមុនៗ ក្នុងការិយបរិច្ឆេទដូចគ្នា។ អត្រាការខាតក្នុង
គ្រាមុនៗ ត្រូវបានធ្វើនិយ័តកម្មដើម្បីឆ្លុះបញ្ចាំងពីព័ត៌មានក្នុងពេលបច្ចុប្បន្ន និងពេលអនាគត អំពីកត្តាម៉ាក្រូសេដ្ឋ
កិច្ចដែលមាន ផលប៉ះពាល់ដល់ការទូទាត់សងបំណុលរបស់អតិថិជន។ សម្ព័ន្ធបានកំណត់អត្រា ផលិតផល
ក្នុងស្រុកសរុប (GDP) និងអត្រាគ្មានការងារធ្វើរបស់ប្រទេសនានា ដែលក្រុមហ៊ុនរួមបានលក់ទំនិញនិងសេវាឱ្យ
ថាជាកត្តាដែលមានភាពពាក់ព័ន្ធបំផុត និងបានកែសម្រួលអត្រាការខាតក្នុងគ្រាកន្លងមកទៅតាមការសម្រប
អាស្រ័យទៅតាមការប្រែប្រួលរំពឹងទុកនៃកត្តាទាំងនេះ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៥.១ កត្តាហានិភ័យហិរញ្ញវត្ថុ (ត)

យោងតាមមូលដ្ឋាននេះ សំវិធានធនបាត់បង់សម្រាប់គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានកំណត់ដូចខាងក្រោម៖

	រយៈពេលខ្លី ដុល្លារអាមេរិក	ផុតកំណត់ក្រោម ៩០ថ្ងៃ ដុល្លារអាមេរិក	ផុតកំណត់លើស ៩០ថ្ងៃ ដុល្លារអាមេរិក	ផុតកំណត់លើស ១៨០ថ្ងៃ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២					
អត្រាខាតរំពឹងទុក	០%	១៧,៩៦%	៨០%	១០០%	
តម្លៃយោងដុល	១.៣៩៨.៦៤៥	៣៤៥.៣៥៧	១១៦.៣៥៤	១៤៩.០៦៧	២.០០៩.៤២៣
សំវិធានធនបាត់បង់	-	៦២.០៤០	៩៣.០៨៣	១៤៩.០៦៧	៣០៤.១៩០
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣					
អត្រាខាតរំពឹងទុក	០%	១២,៧៩%	៨០%	១០០%	
តម្លៃយោងដុល	១.៧៧៣.៧៨៦	១.១២៣.២៦២	១៧៣.៦២៣	៨២.៥៩៥	៣.១៥៣.២៦៦
សំវិធានធនបាត់បង់	-	១៤៣.៦៩២	១៣៨.៨៩៨	៨២.៥៩៥	៣៦៥.១៨៥

សំវិធានធនបាត់បង់សម្រាប់គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗចុងគ្រាគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ផ្ទៀងផ្ទាត់ជាមួយនឹងសំវិធានធនបាត់បង់ដើមគ្រា មានដូចខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
នៅថ្ងៃទី១ ខែមករា	៣០៤.១៩០	១.២៥២	៤៣០.៩៨៨	១.៧៤៣
សំវិធានធន/(ការកាត់ត្រឡប់) ការថយចុះនៃតម្លៃគណនី				
ពាណិជ្ជកម្ម	៦០.៩៩៥	២៤៩	(១២៦.៧៩៨)	(៥២២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៩)	-	៣១
នៅថ្ងៃទី៣១ ខែធ្នូ	៣៦៥.១៨៥	១.៤៩២	៣០៤.១៩០	១.២៥២

គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ ត្រូវបានជម្រះចេញពីបញ្ជី នៅពេលដែលមិនមានការរំពឹងថានឹងអាចប្រមូលប្រាក់បានមកវិញ។ សញ្ញាណដែលបង្ហាញថាមិនមានការរំពឹងថានឹងអាចប្រមូលប្រាក់បានមកវិញរួមមានកត្តាមួយចំនួនក្នុងចំណោមកត្តាផ្សេងៗទៀតដូចជា ការខកខានរបស់កូនបំណុលក្នុងការសងប្រាក់សម្ព័ន្ធទៅតាមគម្រោង និងការខកខានក្នុងការសងប្រាក់តាមកិច្ចសន្យាក្នុងរយៈពេលលើសពី ១៨០ថ្ងៃ។

ការខាតបណ្តាលមកពីការថយចុះតម្លៃនៃគណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ ត្រូវបានបង្ហាញជាការខាតបណ្តាលមកពីការថយចុះតម្លៃសុទ្ធ នៅក្នុងចំណេញប្រតិបត្តិការ។ ការប្រមូលបានមកវិញនៅពេលក្រោយមក បន្ទាប់ពីបានជម្រះចំនួនទឹកប្រាក់នោះចេញពីបញ្ជីរួច ត្រូវបានកត់ត្រាខាងខ្ទង់ឥណទាន ក្នុងជួរតែមួយ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៥.១ កត្តាហានិភ័យហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗវាស់វែងតាមថ្លៃដើមដករំលស់

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗវាស់វែងតាមថ្លៃដើមដករំលស់ រួមមានឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ និងទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ។

មិនមានការថយចុះតម្លៃចំពោះឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធទេ ដោយសារវាត្រូវបានភាគទុនិកធំជាងគេ ដែលមានលទ្ធភាពលំហូរសាច់ប្រាក់រឹងមាំ ធានាថានឹងបង្វិលសងវិញទាំងស្រុង។

ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធគឺជា ឥណទាន back to back ដែលរំពឹងថាត្រូវទូទាត់ដោយអ្នកខ្ចីប្រាក់នៅពេលអនាគតក្នុងអំឡុងពេលដែលក្រុមហ៊ុនប្រកាសភាគលាភ។ ក្រុមហ៊ុនមិនរំពឹងថាមានការខាតបង់ណាមួយទេពីព្រោះទោះបីជាអ្នកខ្ចីប្រាក់មិនសងប្រាក់វិញនៅពេលផុតកំណត់ក៏ដោយ ក៏វាត្រូវបានធានាថានឹងសងប្រាក់វិញទាំងស្រុងដោយភាគទុនិកចុងក្រោយរបស់ក្រុមហ៊ុនរួចហើយ។

មិនមានការថយចុះតម្លៃនៃទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធទេ ដោយសារមិនមានភ័ស្តុតាងជាក់ស្តែងបង្ហាញថាមិនអាចប្រមូលប្រាក់បានមកវិញទេ។

(គ) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួលត្រូវបានកំណត់ថា ជាហានិភ័យដែលអង្គភាពមួយជួបប្រទះនឹងផលវិបាកក្នុងការបំពេញកាតព្វកិច្ចបំណុលហិរញ្ញវត្ថុ។ សម្ព័ន្ធមានបំណុលច្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែបានវាយតម្លៃពីលទ្ធភាពរបស់ខ្លួនក្នុងការបំពេញកាតព្វកិច្ចសងប្រាក់ទៅតាមមូលដ្ឋាននិរន្តរភាពអាជីវកម្ម សម្ព័ន្ធវាយតម្លៃពីលទ្ធភាពរបស់ខ្លួនក្នុងការបំពេញកាតព្វកិច្ច ផ្អែកទៅតាមមូលដ្ឋាននិរន្តរភាពអាជីវកម្ម ដោយប្រើឧបករណ៍ផែនការសាច់ប្រាក់ងាយស្រួល។ ឧបករណ៍នេះពិចារណាអំពីលំហូរសាច់ប្រាក់ប្រតិបត្តិការសុទ្ធដែលចេញពីប្រតិបត្តិការរបស់សម្ព័ន្ធ តម្រូវការសាច់ប្រាក់នាពេលអនាគតសម្រាប់ប្រាក់កម្ចី និងការទូទាត់សងការប្រាក់ និងការចំណាយប្រាក់ចំពោះការទិញទ្រព្យសកម្ម ដែលត្រូវបានតម្រូវឱ្យរក្សាទុក និងដើម្បីអភិវឌ្ឍអាជីវកម្ម។

សម្ព័ន្ធរៀបចំលំហូរសាច់ប្រាក់ងាយស្រួលរបស់ខ្លួនតាមរយៈឥណទានធនាគារ។ គណៈគ្រប់គ្រងជឿជាក់ថាមានសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់នៅលើទីផ្សារ ដើម្បីបំពេញតាមតម្រូវការសាច់ប្រាក់ងាយស្រួលបាន។

តារាងខាងក្រោមនេះសង្ខេបពីទិន្នន័យកាលផុតកំណត់នៃបំណុលហិរញ្ញវត្ថុរបស់សម្ព័ន្ធ នាកាលបរិច្ឆេទរាយការណ៍ដោយផ្អែកទៅតាមកាលផុតក្នុងកិច្ចសន្យា។ ចំនួនទឹកប្រាក់ដែលបានលាតត្រដាង គឺជាលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាមិនធ្វើអប្បហារ។ សមតុល្យដែលត្រូវផុតកំណត់ក្នុងរយៈពេល១២ខែ ស្មើនឹងសមតុល្យតម្លៃយោងដោយសារផលប៉ះពាល់នៃការចុះអប្បហារមិនមានចំនួនជាសារវន្ត។

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៥.១ កត្តាហានិភ័យហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ	សរុប		តិចជាង១ឆ្នាំ	១ - ៥ ឆ្នាំ	លើស៥ឆ្នាំ
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
២០២៣					
ប្រាក់កម្ចី	១៩០.០១៥.៦៥៤	៧៧៦.២១៤	២២.៥០៤.៣៧៣	១៦៧.០២៨.២០៣	៤៨៣.០៧៨
មូលបត្របំណុល	៣០.២០៦.៧១៤	១២៣.៣៩៤	១.៦៦៨.៨២២	១៣.៣០៣.៨២៩	១៥.២៣៤.០៦៣
បំណុលហិរញ្ញវត្ថុផ្សេងៗ	១១.១៨៣.៤៤០	៤៥.៦៨៤	៩.៨៨៨.៧១៦	១.២៩៤.៧២៤	-
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជ- កម្ម និងគណនីអ្នកផ្គត់ ផ្គង់ផ្សេងៗ	៥៤.១៩៦.៧៦១	២២១.៣៩៤	៥០.២៨០.៩១៨	៣.៩១៥.៨៤៣	-
ទឹកប្រាក់ត្រូវសងសម្រាប់ការ ទិញទ្រព្យសកម្ម	៤៩៨.៦៨៧	២.០៣៧	៤៩៨.៦៨៧	-	-
ទឹកប្រាក់ត្រូវសងភាគី ពាក់ព័ន្ធ	៦.៣៥២.០៤១	២៥.៩៤៨	៦.៣៥២.០៤១	-	-
បង្គរបំណុល	៣៨.៨៣៧.៣៣៨	១៥៨.៦៥១	៣៨.៨៣៧.៣៣៨	-	-
បំណុលភតិសន្យា	៤៨.២៦១.៦៦០	១៩៧.១៤៩	១១.៦៣៧.៨៣១	២៨.៩៩៥.២៤១	៧.៦២៨.៥៨៨
	<u>៣៧៩.៥៥២.២៩៥</u>	<u>១.៥៥០.៤៧១</u>	<u>១៤១.៦៦៨.៧២៦</u>	<u>២១៤.៥៣៧.៨៤០</u>	<u>២៣.៣៤៥.៧២៩</u>

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ					
២០២២					
ប្រាក់កម្ចី	១៧៩.៣០៣.៣៥៦	៧៣៨.១៩២	២៤.១២៧.៣៤០	១៥៥.១០៤.៩១២	៧១.១០៤
បំណុលហិរញ្ញវត្ថុផ្សេងៗ	១៩.០២៦.៣១៥	៧៨.៣៣១	៩.៦០០.០០០	៩.៤២៦.៣១៥	-
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជ- កម្ម និងគណនីអ្នកផ្គត់ ផ្គង់ផ្សេងៗ	៥២.៩៣៧.៤២៦	២១៧.៩៤៣	៤៩.៥១៤.៤៧៤	៣.៤២២.៩៥២	-
ទឹកប្រាក់ត្រូវសងសម្រាប់ការ ទិញទ្រព្យសកម្ម	៧៥១.១៥៧	៣.០៩៣	៧៥១.១៥៧	-	-
ទឹកប្រាក់ត្រូវសងភាគីពាក់ព័ន្ធ	៤.២៥៨.៥៥៥	១៧.៥៣២	៤.២៥៨.៥៥៥	-	-
បង្គរបំណុល	៣៤.៩៦៤.៧៨៩	១៤៣.៩៥០	៣៤.៩៦៤.៧៨៩	-	-
បំណុលភតិសន្យា	៥៥.៣០៥.៣១៨	២២៧.៦៩២	១១.៧៤០.២៣៩	៤០.៥៣១.៧៣៥	៣.០៣៣.៣៤៤
	<u>៣៤៦.៥៤៦.៩១៦</u>	<u>១.៤២៦.៧៣៣</u>	<u>១៣៤.៩៥៦.៥៥៤</u>	<u>២៤៨.៤៨៥.៩១៤</u>	<u>៣.១០៤.៤៤៨</u>

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៥.២ ការគ្រប់គ្រងដើមទុន

គោលដៅចម្បងក្នុងការគ្រប់គ្រងដើមទុនរបស់សម្ព័ន្ធ គឺការធ្វើឱ្យប្រាកដថាសម្ព័ន្ធរក្សាបាននូវចំណាត់ថ្នាក់ឥណទានរឹងមាំ និងអនុបាទដើមទុនល្អ ដើម្បីគាំទ្រដល់អាជីវកម្ម និងបង្កើនតម្លៃដល់ភាគទុនិក។

សម្ព័ន្ធរៀបចំរចនាសម្ព័ន្ធដើមទុនរបស់ខ្លួន និងធ្វើការកែតម្រូវវាដោយស្វែងយល់ពីការប្រែប្រួលលក្ខខណ្ឌសេដ្ឋកិច្ច។ ដើម្បីរក្សា ឬកែតម្រូវរចនាសម្ព័ន្ធដើមទុន សម្ព័ន្ធអាចទូទាត់បង់ភាគលាភឱ្យភាគទុនិក បង្វិលដើមទុនឱ្យភាគទុនិកវិញ ឬចេញផ្សាយភាគហ៊ុនថ្មី។

សម្ព័ន្ធត្រួតពិនិត្យដើមទុនដោយអនុវត្តបទប្បញ្ញត្តិដែលមាននៅក្នុងកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចី ជាមួយម្ចាស់កម្ចីដូចខាងក្រោមក្នុងការគណនាអនុបាទ ដែលពាក់ព័ន្ធ។

១. ធនាគារ Malayan Banking Berhad សាខាសិង្ហបុរី

២. ធនាគារ Deutsche Bank AG និង

៣. GuarantCo Ltd

(១) អនុបាទអនុភាព (Leverage Ratio)

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
បំណុលសរុប (កំណត់សម្គាល់ ១៥)	១៤៣.៣៣០.៥៣០	៥៨៥.៥០៥	១៥៧.៩៥៧.៨៤៤	៦៥០.៣១២
មូលបត្របំណុល (កំណត់សម្គាល់ ១៦)	២០.០០០.០០០	៨១.៧០០	-	-
ដក៖ សាច់ប្រាក់ និងសាច់ប្រាក់សមមូល (កំណត់សម្គាល់ ១២)	(២៦.៣០១.៣៧១)	(១០៧.៤៤១)	(២.៨៦៣.១៨៧)	(១១.៧៨៨)
បំណុលសុទ្ធ	១៣៧.០២៩.១៥៩	៤៧៨.៧៦៤	១៥៥.០៩៤.៦៥៧	៦៣៨.៥២៤
ចំណូលពីសកម្មភាពប្រតិបត្តិការមុនចំណាយ ហិរញ្ញវត្ថុនិងពន្ធលើប្រាក់ចំណូល	៤៨.៤២៦.៤៧០	១៩៩.០៣៤	៥៣.៣០៦.៧៧៣	២១៧.៨៦៥
បូក៖				
ការរំលស់ និងការរំលស់បង្គរ	៣៦.១៩៦.៨០៦	១៤៨.៧៦៩	៣០.៦៧៨.៦៨៣	១២៥.៣៨៤
ចំណេញពីការកែប្រែបំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	(១២.០៨១.៥៥៥)	(៤៩.៣៧៧)
ចំណេញពីការលក់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	(៣០៣.៥២៤)	(១.២៤៧)	(៣៣៧.២៩៤)	(១.៣៧៩)
ចំណេញមុនប្រាក់ ពន្ធ និងរំលស់ (EBITDA)	៨៤.៨១៩.៧៥២	៣៤៦.៥៥៦	៧១.៥២៦.៦០៧	២៩២.៤៩៣
បូក៖ មូលធនធាន	-	-	-	-
អនុបាទអនុភាព	២		២	

បំណុលសរុប សំដៅលើទឹកប្រាក់ដើមនៃប្រាក់កម្ចីនៃកាតព្វកិច្ចទាំងអស់របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់នៃសម្ព័ន្ធ។

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៥.២ ការគ្រប់គ្រងដើមទុន (ត)

(២) អនុបាទលទ្ធភាពទូទាត់ការប្រាក់ (Interest Cover Ratio)

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណេញមុនការប្រាក់ ពន្ធ និងរំលស់	៨៤.៣១៩.៧៥២	៣៤៦.៥៥៦	៧១.៥៦៦.៦០៧	២៩២.៤៩៣
បូក៖ មូលធនធានា	-	-	-	-
សរុបចំណេញមុនការប្រាក់ ពន្ធ និងរំលស់	៨៤.៣១៩.៧៥២	៣៤៦.៥៥៦	៧១.៥៦៦.៦០៧	២៩២.៤៩៣
ចំណាយហិរញ្ញវត្ថុ (កំណត់សម្គាល់ ២២)	១១.៥០៧.១១៩	៤៧.២៩៤	២២.២៩២.៧១២	៩១.១១០
ដក៖ ចំណាយការប្រាក់ពីបំណុលភតិសន្យា (កំណត់សម្គាល់ ២២)	(៤.០១៥.៩០៥)	(១៦.៥០៥)	(៥.៣៧៨.៦៦៨)	(២១.៩៨២)
ចំណូលហិរញ្ញវត្ថុពីធនាគារ (កំណត់សម្គាល់ ២១)	(៥០៨.៧១៨)	(២.០៩១)	(៣២៩.៦១៦)	(១.៣៤៨)
ចំណាយហិរញ្ញវត្ថុសុទ្ធ	៦.៩៨២.៤៩៦	២៨.៦៩៨	១៦.៥៨៤.៤២៨	៦៧.៧៨០
អនុបាទលទ្ធភាពទូទាត់ការប្រាក់	១២		៤	

(៣) អនុបាទបំណុលមានអាទិភាពខ្ពស់ធៀបនឹង EBITDA

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់កម្ចីរយៈពេលវែង (កំណត់សម្គាល់ ១៥)	១៣២.៧៩៧.៦៩២	៥៤២.៤៧៩	១៤២.៨៧១.៣៨៩	៥៨៨.២០២
ប្រាក់កម្ចីរយៈពេលខ្លី (កំណត់សម្គាល់ ១៥)	១២.៥២៥.៤៩៩	៥១.១៦៧	១៥.៤៨៤.៧០៩	៦៣.៧៥១
មូលបត្របំណុល (កំណត់សម្គាល់ ១៦)	២០.០០០.០០០	៨១.៧០០	-	-
ដក៖				
កម្ចីបន្ទាប់បន្សំ	-	-	(១១.៤៣៣.៧៩៦)	(៤៧.០៧៣)
ចំនួនទឹកប្រាក់ដើមនៃគណនីបម្រុងសេវាបំណុល	(១.១៨៩.៥៩៧)	(៤.៨៦០)	-	-
ចំនួនទឹកប្រាក់ដើមនៃគណនីសេវាបំណុល	-	-	-	-
បំណុលមានអាទិភាពខ្ពស់	១៦៤.១៣៣.៥៩៤	៦៧០.៤៨៦	១៤៦.៩២២.៣០២	៦០៤.៨៨០
ចំណេញមុនការប្រាក់ ពន្ធ និងរំលស់	៨៤.៣១៩.៧៥២	៣៤៦.៥៥៦	៧១.៥៦៦.៦០៧	២៩២.៤៩៣
អនុបាទបំណុលមានអាទិភាពខ្ពស់ធៀបនឹង EBITDA	២		២	

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៥.២ ការគ្រប់គ្រងដើមទុន (ត)

(៤) អនុបាទ EBITDA ធៀបនឹងបន្ទុកហិរញ្ញវត្ថុ

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណាយហិរញ្ញវត្ថុ (កំណត់សម្គាល់ ២២)	១១.៥០៧.១១៩	៤៧.២៩៤	២២.២៩២.៧១២	៩១.១១០
ដក៖ ចំណាយការប្រាក់ពីបំណុលភតិសន្យា (កំណត់សម្គាល់ ២២)	(៤.០១៥.៩០៥)	(១៦.៥០៥)	(៥.៣៧៨.៦៦៨)	(២១.៩៨២)
ចំណូលហិរញ្ញវត្ថុ	៧.៤៩១.២១៤	៣០.៧៨៩	១៦.៩១៤.០៤៤	៦៩.១២៨
ចំណេញមុនការប្រាក់ ពន្ធ និងរំលស់	៨៤.៣១៩.៧៥២	៣៤៦.៥៩៦	៧១.៥៦៦.៦០៧	២៩២.៤៩៣
អនុបាទ EBITDA ធៀបនឹងបន្ទុកហិរញ្ញវត្ថុ	១១		៤	

(៥) លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការធៀបនឹងបំណុលមានអាទិភាពខ្ពស់

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សាច់ប្រាក់សុទ្ធដែលបានពីសកម្មភាព ប្រតិបត្តិការ	៧៦.៣៦៣.៧៩៧	៣១៣.៨៥៧	៨០.៧៧៩.៦៥៩	៣៣០.១៤៨
បំណុលមានអាទិភាពខ្ពស់	១៦៤.១៣៣.៥៩៤	៦៧០.៤៨៦	១៤៦.៩២២.៣០២	៦០៤.៨៨០
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ ធៀបនឹងបំណុលមានអាទិភាពខ្ពស់	៤៧%		៥៥%	

៥.៣ ការប៉ាន់ស្មានតម្លៃសមស្រប

កំណត់សម្គាល់នេះផ្តល់នូវបច្ចុប្បន្នភាព អំពីការវិនិច្ឆ័យនិងការប៉ាន់ស្មានដែលសម្ព័ន្ធបានធ្វើ ក្នុងការកំណត់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុចាប់តាំងពីរបាយការណ៍ហិរញ្ញវត្ថុរួមប្រចាំឆ្នាំដែលបានធ្វើសវនកម្មចុងក្រោយ។

(ក) ឋានានុក្រមនៃតម្លៃសមស្រប

ដើម្បីផ្តល់នូវសញ្ញាណអំពីភាពអាចទុកចិត្តបានរបស់ទិន្នន័យដែលបានប្រើប្រាស់ក្នុងការកំណត់តម្លៃសមស្របសម្ព័ន្ធ បានចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួនជាបីកម្រិតដូចបានពណ៌នាក្នុងស្តង់ដារគណនេយ្យ។ ការពន្យល់អំពីកម្រិតនីមួយៗ មានបង្ហាញនៅក្នុងតារាងខាងក្រោម។

កម្រិត១៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ដូចជាឧបករណ៍និស្សន្ទដែលបានជួញដូរជាសាធារណៈ និងមូលបត្រកម្មសិទ្ធិ) គឺអាស្រ័យទៅតាមតម្លៃដែលបានដាក់លក់លើទីផ្សារ នាដំណាច់ការិយបរិច្ឆេទរាយការណ៍។ តម្លៃដាក់លក់លើទីផ្សារដែលបានប្រើសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលក្រុមហ៊ុនបានកាន់កាប់គឺជាតម្លៃទិញបច្ចុប្បន្ន។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៥.៣ ការប៉ាន់ស្មានតម្លៃសមស្រប (ត)

កម្រិត២៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ ដែលមិនត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ឧទាហរណ៍ ដូចជាឧបករណ៍និស្សន្ទ over-the-counter) ត្រូវបានកំណត់ដោយប្រើវិធីសាស្ត្រវាយតម្លៃ ដែលបង្កើនការប្រើប្រាស់ទិន្នន័យលើទីផ្សារដែលអាចសង្កេតបាន និងបន្ថយការពឹងផ្អែកទៅលើការប៉ាន់ស្មានដែលជាក់លាក់សម្រាប់អង្គភាពណាមួយ។ ប្រសិនបើទិន្នន័យជាក់លាក់ទាំងអស់ ដែលត្រូវសម្រាប់ឧបករណ៍មួយអាចសង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ២។

កម្រិត៣៖ ប្រសិនបើទិន្នន័យជាក់លាក់មួយឬច្រើន មិនពឹងផ្អែកទៅលើទិន្នន័យទីផ្សារដែលអាចសង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ៣។

ការប៉ាន់ស្មានតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

- (១) សាច់ប្រាក់ និងសាច់ប្រាក់សមមូល – តម្លៃយោងនៃចំនួនទឹកប្រាក់ទាំងនេះ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារវាមានរយៈពេលខ្លី។
- (២) គណនីអតិថិជនពាណិជ្ជកម្ម – តម្លៃយោងដកសំវិធានធនសម្រាប់ការថយចុះតម្លៃ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របដោយសារវាស្ថិតនៅក្នុងលក្ខខណ្ឌឥណទានធម្មតា និងមានរយៈពេលខ្លី។
- (៣) គណនីផ្តល់ឱ្យភាគីពាក់ព័ន្ធ – តម្លៃយោងមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារការប្រាក់ត្រូវទទួលប្រហាក់ប្រហែលអត្រាទីផ្សារ ។
- (៤) ប្រាក់កម្ចី មូលបត្របំណុល និងបំណុលហិរញ្ញវត្ថុផ្សេងៗ – តម្លៃសមស្របមិនខុសគ្នាជាសារវន្តពីតម្លៃយោងរបស់វាទេ ដោយសារការប្រាក់ត្រូវបង់លើប្រាក់កម្ចីទាំងនោះប្រហាក់ប្រហែលនឹងអត្រាលើទីផ្សារឬប្រាក់កម្ចីមានរយៈពេលខ្លី។
- (៥) គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្មរយៈពេលវែង – តម្លៃសមស្របរបស់គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្មរយៈពេលវែង ត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមា លំហូរសាច់ប្រាក់ក្នុងកិច្ចសន្យានាពេលអនាគត ដោយប្រើអត្រាប្រាក់កម្ចីលើទីផ្សារក្នុងឆ្នាំ។
- (៦) ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗ – តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារខ្ទង់ទាំងនេះមិនមានភាពប្រែប្រួលជាសារវន្តទៅតាមការផ្លាស់ប្តូរអត្រាការប្រាក់លើទីផ្សារទេ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៥.៤ ឧបករណ៍ហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុបែងចែកតាមប្រភេទ

	ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់			
	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ទ្រព្យសកម្មនៅក្នុងរបាយការណ៍				
ស្ថានភាពហិរញ្ញវត្ថុរួម				
គណនីផ្តល់ឱ្យភាគីពាក់ព័ន្ធ	៣៨៦.១៩៩.៥១៣	១.៥៧៧.៦២៥	៣៧៣.៥៨៤.០១៨	១.៥៣៨.០៤៥
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	២៦.៣០១.៣៧១	១០៧.៤៤១	២.៨៦៣.១៨៧	១១.៧៨៨
គណនីអតិថិជនពាណិជ្ជកម្ម និង				
គណនីអតិថិជនផ្សេងៗ	៣.២៤៤.៣៦០	១៣.២៥៣	២.៣២៦.៦២៣	៩.៥៧៩
ប្រាក់កក់ដែលអាចបង្វិលមកវិញបាន	៥១៦.២០០	២.១០៩	៥០០.០០០	២.០៥៩
ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ	២៨.៣៧៧	១១៦	១០៦.៣៣៨	៤៣៨
	<u>៤១៦.២៨៩.៨២១</u>	<u>១.៧០០.៥៤៤</u>	<u>៣៧៩.៣៨០.១៦៦</u>	<u>១.៥៦១.៩០៩</u>

	បំណុលហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់			
	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
បំណុលនៅក្នុងរបាយការណ៍ស្ថានភាព				
ហិរញ្ញវត្ថុរួម				
ប្រាក់កម្ចី	១៤៥.៣២៣.១៩១	៥៩៣.៦៤៦	១៥៨.៣៥៦.០៩៨	៦៥១.៩៥២
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និង				
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	៤៩.០៦០.៨០៧	២០០.៤១៣	៤៨.២៩៤.៣៦៣	១៩៨.៨២៨
បំណុលកតិសន្យា	៣៨.៦៨៦.៩៧៣	១៥៨.០៣៦	៤១.៧៧៤.៦០២	១៧១.៩៨៦
បំណុលបង្គរ	៣៨.៨៣៧.៣៣៨	១៥៨.៦៥១	៣៤.៩៦៤.៧៨៩	១៤៣.៩៥០
មូលបត្របំណុល	១៩.៦៦៦.៦៩៥	៨០.៣៣៧	-	-
បំណុលហិរញ្ញវត្ថុផ្សេងៗ	១០.៦២៨.៤១០	៤៣.៤១៧	១៧.៨១៤.២៥២	៧៣.៣៤១
ទឹកប្រាក់ត្រូវសងភាគីពាក់ព័ន្ធ	៦.៣៥២.០៤១	២៥.៩៤៨	៤.២៥៨.៥៥៥	១៧.៥៣២
ទឹកប្រាក់ត្រូវសងសម្រាប់ការទិញទ្រព្យសកម្ម	៤៩៨.៦៨៩	២.០៣៧	៧៥១.១៥៧	៣.០៩៣
	<u>៣០៩.០៥៤.១៤៤</u>	<u>១.២៦២.៤៨៥</u>	<u>៣០៦.២១៣.៨១៦</u>	<u>១.២៦០.៦៨២</u>

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៦. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

	អគារ និងការកែលម្អ		បរិក្ខារ	ប្រព័ន្ធទូទាត់កម្រៃ	បរិក្ខារ		ទ្រព្យសកម្ម	
	ដីធ្លី	លម្អ	បរិក្ខារ	សេវា	សង្ហារឹម និង	យានយន្ត	កំពុង	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
តម្លៃយោងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២	២.៥៧៩.១៣៦	៥០៩.៧២១	៨៣.២០៩.១៥០	៣.៩៧០.៣៤៥	២.៦១១.៧៧៥	១៤៩.៦៤៩	១០.៣៣៣.៥២១	១០៣.៣៦៣.២៩៧
បន្ថែម	-	-	៩៣.៧៩០	-	២៦៨.៥៩៥	-	៩.៨៥៥.២៦៦	១០.២១៧.៦៥១
ផ្ទេរ	-	៣២១.៤២១	១០.៩៩៣.២៧៥	-	-	-	(១១.៣១៤.៦៩៦)	-
លក់ចេញ/ថ្លៃដើមជម្រះចេញពីបញ្ជី	(២.៥៧៩.១៣៦)	-	(១.៨១៣.១៥៩)	-	១០.៧០៤	(៦៩២.១១៨)	-	(៥.០៧៣.៧០៩)
លក់ចេញ/ថ្លៃដើមជម្រះចេញរំលស់បង្គរ	-	-	១.៦៩១.៨១៩	-	១០៤	៦៩២.១១៨	-	២.៣៨៤.០៤១
រំលស់ក្នុងឆ្នាំ	-	(១៤៤.៥៧៨)	(១៦.៦៨២.៨៩៣)	(១.៧០៣.៥១៦)	(១.០២៩.១៧៧)	(៣៤.៥២៩)	-	(១៩.៥៩៤.៦៩៣)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	-	៦៨៦.៥៦៤	៧៧.៤៩១.៩៨២	២.២៦៦.៨២៩	១.៨៦២.០០១	១១៥.១២០	៨.៨៧៤.០៩១	៩១.២៩៦.៥៨៧
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២								
ថ្លៃដើម	-	៥.៩៥៣.៧៣៧	៦៤២.៣៥៤.៨៥៩	១៣.៧៣៦.១៨០	១៧.៥២៦.២៧០	១.៥០៦.០៨៤	៨.៨៧៤.០៩១	៦៨៩.៩៥១.២២១
រំលស់បង្គរ	-	(៥.២៦៧.១៧៣)	(៥៦៤.៨៦២.៨៧៧)	(១១.៤៦៩.៣៥១)	(១៥.៦៦៤.២៦៩)	(១.៣៩០.៩៦៤)	-	(៥៩៨.៦៥៤.៦៣៤)
	-	៦៨៦.៥៦៤	៧៧.៤៩១.៩៨២	២.២៦៦.៨២៩	១.៨៦២.០០១	១១៥.១២០	៨.៨៧៤.០៩១	៩១.២៩៦.៥៨៧
(សមមូលលានរៀល)	-	២.៨២៧	៣១៩.០៣៤	៩.៣៣៣	៧.៦៦៦	៤៧៤	៣៦.៥៣៤	៣៧៥.៨៦៨

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៦. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

	ដីធ្លី	អគារ និងការកែលម្អ	បរិក្ខារ	ប្រព័ន្ធទូទាត់កម្រៃសេវា	បរិក្ខារ		ទ្រព្យសកម្ម	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	សង្ហារឹម និង ឧបករណ៍បំពាក់	យានយន្ត	កំពុង សាងសង់	សរុប
					ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
តម្លៃយោងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	-	៦៨៦.៥៦៤	៧៧.៤៩១.៩៨២	២.២៦៦.៨២៩	១.៨៦២.០០១	១១៥.១២០	៨.៨៧៤.០៩១	៩១.២៩៦.៥៨៧
បន្ថែម	-	-	-	-	-	-	២០.៩៨៧.២០៤	២០.៩៨៧.២០៤
ផ្ទេរ	-	៧១៦.៨៩១	២០.០១៥.៣៧៣	-	៩៨៦.៥៩៧	-	(២១.៧១៨.៨៦១)	-
លក់ចេញ/ថ្លៃដើមជម្រះចេញពីបញ្ជី	-	-	(១៥.៣១៣.៩០២)	(១៤.៥០០)	(៣៥.៤១២)	(១៩០.០៨៩)	-	(១៥.៥៥៣.៩០៣)
លក់ចេញ/ថ្លៃដើមជម្រះចេញរំលស់បង្គរ	-	-	១៥.២៩៦.៥៥៤	១៤.៥០០	៣៦.៥៥៦	១៥៧.៧០៥	-	១៥.៥០៥.៣១៥
រំលស់ក្នុងឆ្នាំ	-	(៣០៥.២៦៣)	(២២.១៥៧.១៩៥)	(១.៧០៣.៥១៥)	(១.០៥៦.២៨៥)	(២៦.៩១០)	-	(២៥.២៩៤.១៦៨)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	-	១.០៩៨.១៩២	៧៥.៣៣២.៨១២	៥៦៣.៣១៤	១.៧៩៣.៤៥៧	៥៥.៨២៦	៨.១៤២.៤៣៤	៨៦.៩៨៦.០៣៥
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣								
ថ្លៃដើម	-	៦.៦៧០.៦២៨	៦៤៧.០៥៦.៣៣០	១៣.៧២១.៦៨០	១៨.៤៧៧.៤៥៥	១.៣១៥.៩៩៥	៨.១៤២.៤៣៤	៦៩៥.៣៨៤.៥២២
រំលស់បង្គរ	-	(៥.៥៧២.៤៣៦)	(៥៧១.៧២៣.៥១៨)	(១៣.១៥៨.៣៦៦)	(១៦.៦៨៣.៩៩៨)	(១.២៦០.១៦៩)	-	(៦០៨.៣៩៨.៤៨៧)
	-	១.០៩៨.១៩២	៧៥.៣៣២.៨១២	៥៦៣.៣១៤	១.៧៩៣.៤៥៧	៥៥.៨២៦	៨.១៤២.៤៣៤	៨៦.៩៨៦.០៣៥
(សមមូលលានរៀល)	-	៤.៤៨៦	៣០៧.៧៣៥	២.៣០១	៧.៣២៦	២២៩	៣៣.២៦១	៣៥៥.៣៣៨

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៦. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

តារាងខាងក្រោមនេះផ្តល់នូវព័ត៌មានអំពីសាច់ប្រាក់ដែលបានប្រើសម្រាប់ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
បន្ថែម	២១.០២៦.៣៩០	៨៦.៤១៨	១០.២១៧.៦៥១	៤១.៧៦០
កំណើននៅក្នុងបង្គរការទិញទ្រព្យសកម្ម (តំហាយ)/កំណើនបុរេប្រទានឱ្យអ្នកផ្គត់ផ្គង់	(២១១.៧៣១)	(៨៧០)	(១០.៧២៦)	(៤៤)
សម្រាប់ការទិញទ្រព្យសកម្ម	(៣.៧២៩.១៦៧)	(១៥.៣២៧)	៣.១៤៤.៩៧៦	១២.៨៥៤
តំហាយទឹកប្រាក់ត្រូវសងសម្រាប់ការទិញទ្រព្យសកម្ម	៣៤៤.០៨០	១.៤១៤	១.៥៧៩.៦៧៩	៦.៤៥៦
តំហាយទឹកប្រាក់ត្រូវសងភាគីពាក់ព័ន្ធ សម្រាប់ការទិញទ្រព្យសកម្ម	១៥២.២៣៧	៦២៦	៩០១.៣៤៣	៣.៦៨៣
សាច់ប្រាក់ដែលបានប្រើសម្រាប់ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	១៧.៥៨១.៨០៩	៧២.២៦១	១៥.៨៣២.៩២៣	៦៤.៧០៩

៧. ភតិសន្យា

(១) ទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម បង្ហាញនូវចំនួនដែលពាក់ព័ន្ធនឹងភតិសន្យាដូចខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
<i>ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់</i>				
ដីធ្លីសម្រាប់ការិយាល័យ	៧៧.៧៤៦.៣៦៧	៣១៧.៥៩៤	៧៨.៨៨៦.០៨០	៣២៤.៧៧៤
ដីធ្លីសម្រាប់ដាក់បង្គោលអង្គតែន	៣២.២៧០.៩៤៤	១៣១.៨២៦	៣៦.២៧៨.៩៧៨	១៤៩.៣៦១
អគារសម្រាប់មជ្ឈមណ្ឌលផ្តល់សេវា	៥៥៤.៨៩៨	២.២៦៧	៦៩០.៣៦៥	២.៨៤២
	១១០.៥៧២.២០៩	៤៥១.៦៨៧	១១៥.៨៥៥.៤២៣	៤៧៦.៩៧៧
<i>បំណុលភតិសន្យា</i>				
រយៈពេលខ្លី	៨.០៧៩.៤៨៣	៣៣.០០៥	៦.៦០៣.៦៥៧	២៧.១៨៧
រយៈពេលវែង	៣០.៦០៧.៤៩០	១២៥.០៣២	៣៥.១៧០.៩៤៥	១៤៤.៧៩៩
	៣៨.៦៨៦.៩៧៣	១៥៨.០៣៧	៤១.៧៧៤.៦០២	១៧១.៩៨៦

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់បន្ថែមក្នុងអំឡុងឆ្នាំ២០២៣មានចំនួន ៧.៨៧៨.០៨២ ដុល្លារអាមេរិក (២០២២៖ ៧.២៥២.១០៧ ដុល្លារអាមេរិក)។

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៧. ភតិសន្យា (ត)

(២) ទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម បង្ហាញនូវចំនួនដែលពាក់ព័ន្ធនឹងភតិសន្យាដូចខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់				
ដីធ្លីសម្រាប់ការិយាល័យ	៨.១១៨.០៣៥	៣៣.៣៦៥	៨.១៤៦.៩២៩	៣៣.២៩៦
ដីធ្លីសម្រាប់ដាក់បង្គោលអង្កែតនៃ	២.១៩៤.៤១៨	៩.០១៩	២.២៦៥.៩០២	៩.២៦១
អគារសម្រាប់មជ្ឈមណ្ឌលផ្តល់សេវា	២៦១.៤០១	១.០៧៤	២៩៧.៣៧៥	១.២១៥
	<u>១០.៥៧៣.៨៥៤</u>	<u>៤៣.៤៥៨</u>	<u>១០.៧១០.២០៦</u>	<u>៤៣.៧៧២</u>
ចំណាយការប្រាក់				
(រួមបញ្ចូលនៅក្នុងចំណាយហិរញ្ញវត្ថុ)	៤.០១៥.៩០៥	១៦.៥០៥	៥.៣៧៨.៦៦៨	២១.៩៨៣
ចំណាយពាក់ព័ន្ធនឹងភតិសន្យារយៈពេលខ្លី				
(រួមបញ្ចូលនៅក្នុងចំណាយប្រតិបត្តិការផ្សេងៗ)	៥៥៦.៧៨០	២.២៨៨	៦៧៩.០៨៦	២.៧៧៥
	<u>៤.៥៧២.៦៨៥</u>	<u>១៨.៧៩៣</u>	<u>៦.០៥៧.៧៥៤</u>	<u>២៤.៧៥៨</u>
	<u>១៥.១៤៦.៥៣៩</u>	<u>៦២.២៥១</u>	<u>១៦.៧៦៧.៩៦០</u>	<u>៦៨.៥៣០</u>

លំហូរសាច់ប្រាក់ចេញសរុបសម្រាប់ភតិសន្យាក្នុងឆ្នាំ២០២៣ មានចំនួន ១២.៥៧៧.០៤៧ ដុល្លារអាមេរិក (២០២២ ៖ ១១.៨០៦.៤៥១ ដុល្លារអាមេរិក)។

៨. មុខប្រទានឱ្យអ្នកផ្គត់ផ្គង់សម្រាប់ការទិញទំល្យសកម្ម

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
Branch of Nokia Shanghai Bell Co. Ltd.	៤.០៥៧.០៣៣	១៦.៥៧៣	-	-
Nokia Solutions and Networks Oy	៥៣៥.៦១៥	២.១៨៨	៥.៤០០.០០០	២២.២៣២
ZTE Corporation	៤៤៦.៨៤៦	១.៨២៥	៨៥១.៥៥៥	៣.៥០៦
Huawei International Pte	១៥៥.២៥០	៦៣៤	២.៣៧៥.៥៨២	៩.៧៨០
ហ្សេត ពី អ៊ី អេច ខេ (ខេមបូឌា)	-	-	៥៥៨.២៥៩	២.២៩៨
ហ្វីវ ចេកណឡឌី (ខេមបូឌា)	-	-	៦០០.៨៦៤	២.៤៧៤
អ្នកផ្គត់ផ្គង់ផ្សេងៗ	១.៤៣០.៦៧៤	៥.៨៤៥	៤៧៦.៧១៥	១.៩៦៥
	<u>៦.៦២៥.៤១៨</u>	<u>២៧.០៦៥</u>	<u>១០.២៦២.៩៧៥</u>	<u>៤២.២៥៥</u>

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៩. ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់ដើម	១២៥.៥១៩.៥៤៤	៥១២.៧៤៧	១៣៤.៤០៦.៤៤៣	៥៥៣.៣៥១
ការប្រាក់ត្រូវទទួល	២៦០.៦៧៩.៩៦៩	១.០៦៤.៨៧៨	២៣៩.១៧៧.៥៧៥	៩៨៤.៦៩៤
	<u>៣៨៦.១៩៩.៥១៣</u>	<u>១.៥៧៧.៦២៥</u>	<u>៣៧៣.៥៨៤.០១៨</u>	<u>១.៥៣៨.០៤៥</u>

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៩ ក្រុមហ៊ុនបានផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុន Three Star Investment Cambodia ដែលជាភាគីពាក់ព័ន្ធរបស់ខ្លួន។ ប្រាក់កម្ចីនេះគឺមានលក្ខណៈ back to back ជាមួយនឹងសម្ព័ន្ធធនាគារដែលដឹកនាំដោយ Bank of China Limited សាខា Shenzhen ។

បម្រែបម្រួលនៃឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធមានដូចខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
នៅថ្ងៃទី១ ខែមករា	៣៧៣.៥៨៤.០១៨	១.៥៣៨.០៤៥	៣៥៣.៥២២.២៤០	១.៤៤០.២៥១
ចំណាយការប្រាក់	១២.៦១៥.៤៩៥	៥១.៨៥០	២០.០៦១.៧៧៨	៨១.៩៩២
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១២.២៧០)	-	១៥.៨០២
នៅថ្ងៃទី៣១ ខែធ្នូ	<u>៣៨៦.១៩៩.៥១៣</u>	<u>១.៥៧៧.៦២៥</u>	<u>៣៧៣.៥៨៤.០១៨</u>	<u>១.៥៣៨.០៤៥</u>

ឥណទានមានអត្រាការប្រាក់ ៧,៥% ក្នុងមួយឆ្នាំ។ ឥណទាននេះត្រូវទូទាត់សងវិញនៅថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២៣។ តម្លៃសមស្របនៃឥណទានគឺ ៣៨៦.១៩៩.៥១៣ ដុល្លារអាមេរិក (២០២២ ៖ ៣៧៣.៥៨៤.០១៨ ដុល្លារអាមេរិក)។ តម្លៃសមស្របរបស់វាគឺអាស្រ័យទៅតាមលំហូរសាច់ប្រាក់ក្រោយធ្វើអប្បបរមា។

១០. ចំណាយបង់មុន និងប្រាក់កក់

ចំណាយបង់មុន និងប្រាក់កក់ គឺជាចំណាយដែលបានបង់មុនសម្រាប់ការជួល ធានារ៉ាប់រង ការជួលខ្សែកាប ការផ្សាយពាណិជ្ជកម្ម ការពិគ្រោះយោបល់ ចំណាយប្រតិបត្តិការលើឥណទាន និងចំណាយផ្សេងៗទៀត និងប្រាក់កក់ឱ្យនាយកដ្ឋានគយ សម្រាប់ការនាំចូលបរិក្ខារបណ្តោះអាសន្ន។

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណាយបង់មុនផ្សេងៗ	២.៨៣៣.៥២៣	១១.៥៧៥	៨៧៦.៣៣១	៣.៦០៨
ប្រាក់កក់	៦៧២.៩០៦	២.៧៤៩	៥៨៩.៣៣៨	២.៤២៦
ចំណាយបង់មុនលើការធានារ៉ាប់រង – បណ្តាញ	១៧.៣៩០	៧១	១២.១៨៨	៥០
ចំណាយបង់មុនលើការផ្សាយពាណិជ្ជកម្ម	២.២៩០	៩	២៩.៧៧០	១២៣
	<u>៣.៥២៦.១០៩</u>	<u>១៤.៤០៤</u>	<u>១.៥០៧.៦២៧</u>	<u>៦.២០៧</u>

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១១. គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
គណនីអតិថិជនពាណិជ្ជកម្ម				
សេវាទូរស័ព្ទឆ្លងប្រព័ន្ធ	១.៩៤២.៩២៨	៧.៩៣៧	៨៩១.១១៣	៣.៦៦៩
សេវាទូរស័ព្ទ និងការងារ	៦៣៥.៣៦៦	២.៥៩៥	៧៨៩.០៧៧	៣.២៤៩
សេវាទូរស័ព្ទក្រៅប្រទេស	៥៧៤.៩៧២	២.៣៤៩	៣២៩.២៣៣	១.៣៥៥
	៣.១៥៣.២៦៦	១២.៨៨១	២.០០៩.៤២៣	៨.២៧៣
ដក៖ សំវិធានធនសម្រាប់ការថយចុះតម្លៃនៃ				
គណនីអតិថិជនពាណិជ្ជកម្ម	(៣៦៥.១៨៥)	(១.៤៩២)	(៣០៤.១៩០)	(១.២៥២)
គណនីអតិថិជនពាណិជ្ជកម្ម – សុទ្ធ	២.៧៨៨.០៨១	១១.៣៨៩	១.៧០៥.២៣៣	៧.០២១
ទឹកប្រាក់ត្រូវទទួលផ្សេងៗ	៤៥៦.២៧៩	១.៨៦៥	៦២១.៣៨៩	២.៥៥៨
បុរេប្រទានផ្សេងៗ	១២៤.៤៣១	៥០៨	១១៤.៨៨៨	៤៧៣
អាករលើតម្លៃបន្ថែមត្រូវទទួល	៩២.៧៤១	៣៧៩	៤១.៧២២	១៧២
បង្គរចំណូល	៨០.៨៤៩	៣៣០	៨១៨.៣០៥	៣.៣៦៩
	៣.៥៤២.៣៨១	១៤.៤៧១	៣.៣០១.៥៣៧	១៣.៥៩៣

តម្លៃកត់ត្រាដកសំវិធានធនសម្រាប់ការថយចុះតម្លៃនៃគណនីអតិថិជនពាណិជ្ជកម្ម ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

គណនីអតិថិជនពាណិជ្ជកម្មបានមកពីការផ្តល់សេវាទូរគមនាគមន៍ឱ្យអតិថិជនមួយចំនួនធំៗ គណនីអតិថិជនពាណិជ្ជកម្មពីអតិថិជនជាបុគ្គល ពីប្រតិបត្តិករ និងពីដៃគូសេវាទូរស័ព្ទក្រៅប្រទេស យ៉ាងហោចណាស់ត្រូវបានត្រួតពិនិត្យឡើងវិញប្រចាំឆ្នាំ ហើយសំវិធានធនបាត់បង់ត្រូវបានទទួលស្គាល់ ដោយប្រើវិធីសាស្ត្រសាមញ្ញរបស់ស.រ.ទ.ហ.អ.ក ៩ (សូមមើលកំណត់សម្គាល់ ៥.១(ខ))។

បម្រែបម្រួលសំវិធានធនបាត់បង់៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
នៅថ្ងៃទី១ ខែមករា	៣០៤.១៩០	១.២៥២	៤៣០.៩៨៨	១.៧៦១
ការកត់ត្រាសំវិធានធន/(លុបចោល)នៃការខាត				
បណ្តាល មកពីការថយចុះតម្លៃ	៦០.៩៩៥	២៥១	(១២៦.៧៩៨)	(៥១៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១១)	-	៩
នៅថ្ងៃទី៣១ ខែធ្នូ	៣៦៥.១៨៥	១.៤៩២	៣០៤.១៩០	១.២៥២

តម្លៃយោងនៃសមតុល្យគណនីអតិថិជន គឺកំណត់ឱ្យជាចំនួនហានិភ័យឥណទានអតិបរមា។

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១២. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សាច់ប្រាក់នៅធនាគារ	២៥.០៦៤.៤០៨	១០២.៣៨៨	២.៧៥៤.៣៧៩	១១.៣៤០
គណនីបម្រុងសេវាបំណុល (DSRA)	១.១៨៩.៥៩៧	៤.៨៦០	-	-
សាច់ប្រាក់ក្នុងដៃ	៤៧.៣៦៦	១៩៣	១០៨.៨០៨	៤៤៨
	<u>២៦.៣០១.៣៧១</u>	<u>១០៧.៤៤១</u>	<u>២.៨៦៣.១៨៧</u>	<u>១១.៧៨៨</u>

គណនីបម្រុងសេវាបំណុល (“DSRA”) គឺជាគណនីដែលបានបើកក្នុងនាមក្រុមហ៊ុន និងឯកភាពដោយអ្នកធានា (“GuaranCo Ltd”) ហើយត្រូវរក្សាទុកគ្រប់ពេលសម្រាប់អ្នកធានា ស្របតាមកម្រៃនៅក្នុងកិច្ចព្រមព្រៀងកម្ចី។

នៅក្នុងសាច់ប្រាក់នៅធនាគារ រួមបញ្ចូលនូវគណនីប្រាក់បញ្ញើរយៈពេលខ្លីនៅធនាគារ ជេត្រាស់ រ៉ូយ៉ាល់ ម.ក ចំនួន ៣៤០.៤២៤ ដុល្លារអាមេរិក (២០២២ ៖ ៦៨៧.៥៦០ ដុល្លារអាមេរិក) ដែលមានការប្រាក់ពី ០,២៥% ដល់ ១,៥០% ក្នុងមួយឆ្នាំ (២០២២ ៖ ០,២៥% ដល់ ១,៥០% ក្នុងមួយឆ្នាំ)។

រួមបញ្ចូលទៅក្នុងសាច់ប្រាក់នៅក្នុងធនាគារ គឺជាគណនីបញ្ញើបច្ចុប្បន្នជាមួយធនាគារ វីង (ខេមបូឌា) ភីអិលស៊ី។ ចំនួន ២៣.១៧០.៩១ ដុល្លារអាមេរិក (២០២២ ៖ ៩២៥.៩៤២ ដុល្លារអាមេរិក) ដែលទទួលបានការប្រាក់ចាប់ពី ៣% ទៅ ៥% ក្នុងមួយឆ្នាំ (២០២២ ៖ ៣% ទៅ ៥% ក្នុងមួយឆ្នាំ)

សមតុល្យផ្សេងៗទៀតត្រូវបានរក្សាទុកនៅធនាគារពាណិជ្ជក្នុងប្រទេស និងក្រៅប្រទេស ក្នុងគណនីចរន្ត និងគណនីសន្សំ ដែលមានអត្រាការប្រាក់ ០,៥០% ទៅ ៥% ក្នុងមួយឆ្នាំ (២០២២ ៖ ០,៥០% ទៅ ៥% ក្នុងមួយឆ្នាំ)។

១៣. ដើមទុន និងបុព្វលាភភាគហ៊ុន

ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ភាគហ៊ុនបានអនុម័តរួចមានចំនួន១.៩៥៩.២៧១.២០៦ ភាគហ៊ុន (២០២២ ៖ ៥.០០០ ភាគហ៊ុន) ដែលមានតម្លៃចារិក ០,០៧៥ដុល្លារអាមេរិក (សមមូលនឹង ៣០០រៀល)ក្នុងមួយភាគហ៊ុន។ ភាគហ៊ុនដែលបានបោះផ្សាយទាំងអស់ត្រូវបានបង់ប្រាក់រួចរាល់។

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
បានបោះផ្សាយ និងបានបង់ប្រាក់៖				
នាថ្ងៃទី១ ខែមករា	៥.០០០.០០០	២០.៥៨៥	៥.០០០.០០០	២០.៣៧០
ទឹកប្រាក់បានពីការបោះផ្សាយភាគហ៊ុននៅ				
ក្នុង IPO	៦៩៥.៣៤០	២.៨៥៨	-	-
បន្ថែមប្រាក់ចំណេញរក្សាទុកទៅជា				
ដើមទុន	១៤១.២៥០.០០០	៥៨០.៥៣៨	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣.៧០៩)	-	២១៥
នាថ្ងៃទី៣១ ខែធ្នូ	<u>១៤៦.៩៤៥.៣៤០</u>	<u>៦០០.២៧២</u>	<u>៥.០០០.០០០</u>	<u>២០.៥៨៥</u>

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១៣. ដើមទុន និងបុព្វលាភភាគហ៊ុន (ត)

នៅឆ្នាំ ២០២៣ ក្រុមហ៊ុនបានផ្ទេរប្រាក់ចំណូលរក្សាទុករបស់ខ្លួនចំនួន ១៤១.២៥០.០០០ ដុល្លារអាមេរិក ទៅជាដើមទុនភាគហ៊ុនរបស់ខ្លួន។ ដើមទុនចុះបញ្ជីត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។

ដើមទុនត្រូវបានបែងចែកជាពីរប្រភេទដូចខាងក្រោម៖

- ភាគហ៊ុនប្រភេទ ក ចំនួន ៩.២៧១.២០៦ ហ៊ុន មានតម្លៃសរុបចំនួន ៦៩៥.៣៤០ដុល្លារអាមេរិក ដែលមានតម្លៃចារិកជារៀល ពីភាគហ៊ុនដែលបានបោះផ្សាយលក់ជាសាធារណៈលើកដំបូង(IPO) នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ ភាគទុនិកភាគហ៊ុនប្រភេទ ក មានសិទ្ធិទទួលបានភាគលាភធានាអប្បបរមាក្នុងអត្រា៧% នៃចំនួនភាគហ៊ុនសរុប ដែលបានកាន់កាប់មុនថ្ងៃអនិច្ចវិធីឌីវីឌិនដ៍ (Ex-Dividend Date) គុណនឹងតម្លៃបោះផ្សាយលក់ជាសាធារណៈលើកដំបូង(IPO)ក្នុងរយៈពេល៥ឆ្នាំ(ទាំងភាគលាភជាសាច់ប្រាក់ និងមិនមែនសាច់ប្រាក់) និងត្រូវទូទាត់ប្រចាំត្រីមាស ដែលមានប្រសិទ្ធភាពក្នុងរយៈពេលបីខែ បន្ទាប់ពីកាលបរិច្ឆេទចុះបញ្ជីលក់លើកដំបូង។ អ្នកកាន់កាប់ភាគហ៊ុនប្រភេទ ក ត្រូវតែជាអតិថិជនសកម្ម ដែលជាអ្នកប្រើប្រាស់សេវាទូរគមនាគមន៍របស់ក្រុមហ៊ុន។
- ភាគហ៊ុនប្រភេទ ខ ចំនួន ១.៩៥០.០០០.០០០ ហ៊ុន មានតម្លៃសរុបចំនួន ១៤៦.២៥០.០០០ ដុល្លារអាមេរិកគឺជាភាគហ៊ុនដែលបានពីការប្តូរប្រាក់ចំណេញរក្សាទុកទៅជាដើមទុន ដែលមានតម្លៃចារិក៣០០រៀលក្នុងមួយភាគហ៊ុន និងការប្តូរដើមទុនចុះបញ្ជីក្នុងត្រីមាសចំនួន ៥.០០០.០០០ ដុល្លារអាមេរិក ដែលមានតម្លៃចារិក៣០០រៀលក្នុងមួយភាគហ៊ុន (២០២២៖ ៤.០០០.០០០ រៀលក្នុងមួយភាគហ៊ុន)។ ភាគហ៊ុនប្រភេទ ខ មានសិទ្ធិទទួលបានភាគលាភដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងម្ចាស់ចំណូលរបស់ខ្លួនយោងតាមលក្ខខណ្ឌកំណត់ក្នុងកិច្ចព្រមព្រៀងកម្ចី។

ភាគហ៊ុនសរុបត្រូវបានសង្ខេបដូចខាងក្រោម៖

	ចំនួន ភាគហ៊ុន	តម្លៃចារិក ដុល្លារអាមេរិក
ប្រភេទ ក	៩.២៧១.២០៦	៦៩៥.៣៤០
ប្រភេទ ខ	១.៩៥០.០០០.០០០	១៤៦.២៥០.០០០
សរុប	១.៩៥៩.២៧១.២០៦	១៤៦.៩៤៥.៣៤០

បុព្វលាភភាគហ៊ុន

បុព្វលាភភាគហ៊ុនចម្បងគឺជាចំនួនទឹកប្រាក់ដែលក្រុមហ៊ុនបានទទួល ដែលលើសពីតម្លៃចារិកក្នុងមួយហ៊ុន នៅពេលបោះផ្សាយភាគហ៊ុន កាត់កងជាមួយនឹងចំណាយប្រតិបត្តិការ ដែលបានចំណាយផ្ទាល់ក្នុងការបោះផ្សាយភាគហ៊ុន។

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១៣. ដើមទុន និងបុព្វលាភភាគហ៊ុន (ត)

បុព្វលាភភាគហ៊ុន (ត)

ភាគហ៊ុនបោះផ្សាយថ្មីសរុបមានចំនួន ៩.២៧១.២០៦ ភាគហ៊ុន ដែលមានតម្លៃចារឹក៣០០រៀល (០,០៧៥ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន និងមានតម្លៃដាក់លក់ ២.២៧០រៀល (០,៥៧ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន។ បុព្វលាភភាគហ៊ុនត្រូវបានគណនាដូចខាងក្រោម៖

	២០២៣	
	ដុល្លារអាមេរិក	លានរៀល
ទឹកប្រាក់ពីការបោះផ្សាយភាគហ៊ុន	៥.២៨៤.៥៨៧	២១.៥៨៨
ដក៖ ដើមទុនតាមតម្លៃក្នុងមួយភាគហ៊ុន	(៦៩៥.៣៤០)	(២.៨៤០)
ដក៖ ចំណាយលើ IPO	(៤៧២.០៨១)	(១.៩២៨)
ដក៖ ភាគលាភត្រូវបង់ (កំណត់សម្គាល់ ១៣)	(១.៤៩៦.៧០១)	(៦.១១៤)
ដក៖ ភាគលាភធានាដែលបានបង់សម្រាប់ត្រីមាសទី៣, សុទ្ធ	(៦៦.៥៥៨)	(២៧៣)
បុព្វលាភភាគហ៊ុន	២.៥៥៣.៩០៧	១០.៤៣៣

១៤. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
<i>រយៈពេលខ្លី</i>				
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (បទក)	៤២.០៥៧.១៣១	១៧១.៨០៣	៣៨.៩០៨.៥៨០	១៦០.១៨៧
គណនីអ្នកផ្គត់ផ្គង់ – សេវាក្លាយទុរស័ព្ទក្រៅប្រទេស	១.៤៩៥.៦១៤	៦.១១០	១.៨២៥.៩០៣	៧.៩១៧
អាករលើតម្លៃបន្ថែមត្រូវបង់	១.២៩៨.៨៨៧	៥.៣០៦	៨.០៨៣.៦៦០	៣៣.២៨០
ពន្ធត្រូវបង់ផ្សេងៗ	៦២៥.៤៨៥	២.៥៥៥	២០.១៧២.៥២៩	៨៣.០៥០
ទូរគមនាគមន៍កម្ពុជា (ទក)	៣៦២.៦០៣	១.៤៨១	១.៩៨៧.២៩៦	៨.១៨២
ប្រាក់កក់របស់អ្នកជំរក	២០៥.៧០៣	៨៤០	៣៣០.៧៩៦	១.៣៦២
និយ័តករទូរគមនាគមន៍កម្ពុជា (នទក)	១២២.១៧៣	៤៩៩	១.២១៨.៧៩៦	៥.០១៨
ទឹកប្រាក់ត្រូវសងផ្សេងៗ	៤.៨១៧.៥៨៣	១៩.៦៨០	៤.០២២.៩៩២	១៦.៥៦៣
	៥០.៩៨៥.១៧៩	២០៨.២៧៤	៧៦.៥៥០.៥៥២	៣១៥.១៩៩
<i>រយៈពេលវែង</i>				
	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (បទក)	៣.៨៥២.០២៤	១៥.៧៣៦	២.៦៩២.៨៥៨	១១.០៨៦
ទូរគមនាគមន៍កម្ពុជា (ទក)	-	-	៥១១.២៥៣	២.១០៥
	៣.៨៥២.០២៤	១៥.៧៣៦	៣.២០៤.១១១	១៣.១៩១

MPTC បានយល់ព្រមជាមួយក្រុមហ៊ុនសម្រាប់ការបង់រំលោះចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ សម្រាប់ប្រាក់ចំណូលការចែករំលែក មូលនិធិរួមចំណែក ថ្លៃដឹកជញ្ជូន និងថ្លៃប្រើប្រាស់។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ទឹកប្រាក់ដែលត្រូវបង់ទៅ MPTC មានចំនួន ៤៥.៩០៩.១៥៥ ដុល្លារអាមេរិក (២០២២៖ ៤១.៦០១.៤៣៨ ដុល្លារអាមេរិក)។

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៥. ប្រាក់កម្ចី

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
<i>រយៈពេលខ្លី</i>				
ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី	៤.៩៥០.៦៧៦	២០.២២៥	៥៧៩.៤៧៩	២.៣៨៦
ធនាគារ មេយប៊ែង សាខាសិង្ហបុរី	២.២៨៣.៩១៨	៩.៣២៩	-	-
ធនាគារមេប្តា អ៊ិនធើណេសិនណាល ខម				
មើសល ប៊ែង ខូ អិលធើឌី សាខាភ្នំពេញ	២.០៤៣.៤៧០	៨.៣៤៨	១.៨៩៤.៧៤៨	៧.៨០១
ធនាគារ សហពាណិជ្ជ ក.អ	១.៩៨៩.៦៩៥	៨.១២៧	២.០០០.០០០	៨.២៣៤
ធនាគារ កាណាឌីយ៉ា ក.អ	១.២៤១.៩៤៤	៥.០៧៣	១.៤៦៤.០៣៥	៦.០២៧
អ្នកឧកញ៉ា គិត ម៉ែង	១៥.៧៩៦	៦៥	១៥.៧៩៦	៦៥
Bank of China Limited – CFA	-	-	៩.៥៣០.៦៥១	៣៩.២៣៨
	១២.៥២៥.៤៩៩	៥១.១៦៧	១៥.៤៨៤.៧០៩	៦៣.៧៥១

<i>រយៈពេលវែង</i>				
ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី	៥៩.០៧៦.៤០៧	២៤១.៣២៧	៣.៦៤៥.៨៣៤	១៥.០១០
ធនាគារ មេយប៊ែង សិង្ហបុរី	៣៧.៦៦៤.៨២៨	១៥៣.៨៦១	-	-
ធនាគារ កាណាឌីយ៉ា ក.អ	១៨.៨៥៦.៦៦៧	៧៧.០២៩	១៥.៤៦៦.៦៦៧	៦៣.៦៧៦
ធនាគារឆាយ ស៊ី ប៊ី ស៊ី លីមីធើត សាខា				
ភ្នំពេញ (ICBC)	៧.៧០៤.០៩៥	៣១.៤៧១	-	-
ធនាគារ សហពាណិជ្ជ ក.អ	៥.៤៧១.៦៦១	២២.៣៥៣	៧.៥០០.០០០	៣០.៨៧៨
ធនាគារមេប្តា អ៊ិនធើណេសិនណាល ខម				
មើសល ប៊ែង ខូ អិលធើឌី សាខាភ្នំពេញ	៤.០២៤.០៣៤	១៦.៤៣៨	៥.៩១២.៣៤៦	២៤.៣៤១
អ្នកឧកញ៉ា គិត ម៉ែង	-	-	១១.៤១៨.០០០	៤៧.០០៨
Bank of China Limited – CFA	-	-	៩៨.៩២៨.៥៤២	៤០៧.២៨៩
	១៣២.៧៩៧.៦៩២	៥៤២.៤៧៩	១៤២.៨៧១.៣៨៩	៥៨៨.២០២
សរុប	១៤៥.៣២៣.១៩១	៥៩៣.៦៤៦	១៥៨.៣៥៦.០៩៨	៦៥១.៩៥៣

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
កំណត់សម្គាល់ដែលនៅមិនទាន់ទូទាត់				
(កំណត់សម្គាល់៥.២(១))	១៤៣.៣៣០.៥៣០	៥៨៥.៥០៥	១៥៧.៩៥៧.៨៤៤	៦៥០.៣១២
បង្គរចំណាយការប្រាក់	៣.១០៨.៨៨៤	១២.៧០១	២.៣៥០.០២១	៩.៦៧៨
ដក៖ ចំណាយប្រតិបត្តិការ	(១.១១៦.២២៣)	(៤.៥៦០)	(១.៩៥២.០៦៧)	(៨.០៣៧)
សរុប	១៤៥.៣២៣.១៩១	៥៩៣.៦៤៦	១៥៨.៣៥៦.០៩៨	៦៥១.៩៥៣

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១៥. ប្រាក់កម្ចី (ត)

ប្រាក់កម្ចីពីធនាគារ មេឃប៊ែង (ខេមបូឌា) ភីអិលស៊ី

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនបានទទួលប្រាក់កម្ចីចំនួន ៥.០០០.០០០ ដុល្លារអាមេរិក ពីធនាគារ មេឃប៊ែង (ខេមបូឌា) ភីអិលស៊ី។ ប្រាក់កម្ចីនេះមានអត្រាការប្រាក់ ៧% ក្នុងមួយឆ្នាំ ឬ អត្រាគោលបូកនឹង ០,៧៥% ក្នុងមួយឆ្នាំ ដោយយកតាមអត្រាមូលដ្ឋានដែលខ្ពស់ជាងគេ និងមានការធានាដោយដាក់អ៊ីប៉ូតែកលើអចលនទ្រព្យដែលកាន់កាប់ ដោយ អ្នកឧកញ៉ា គិត ម៉េង។ ក្រុមហ៊ុនត្រូវទូទាត់សងការប្រាក់ និងប្រាក់ដើមតាមមូលដ្ឋានប្រចាំខែ។ កាលបរិច្ឆេទផុតកំណត់សងគឺនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងឥណទានមួយផ្សេងទៀតដើម្បីខ្ចីប្រាក់បន្ថែមចំនួន ១០.០០០.០០០ ដុល្លារអាមេរិក។ ប្រាក់កម្ចីនេះត្រូវបានដកប្រើនៅខែមេសា ឆ្នាំ២០២៣។ ប្រាក់កម្ចីមានពីរប្រភេទដូចជា ប្រាក់កម្ចីទី២ ("TL2") ចំនួន ៨.០០០.០០០ ដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ ៧,២៥% ក្នុងមួយឆ្នាំ ឬអត្រាមូលដ្ឋាន + ១% ក្នុងមួយឆ្នាំ និងប្រាក់កម្ចីទី៣ ("TL3") គិតជាប្រាក់រៀល។ ៨.៣០០.០០០.០០០ (ស្មើនឹង ២.០០០.០០០ ដុល្លារអាមេរិក) ជាមួយនឹងអត្រាការប្រាក់ ៨,៨៤% ក្នុងមួយឆ្នាំ ឬអត្រាមូលដ្ឋាន + ៦,២៥% ក្នុងមួយឆ្នាំ។ ក្រុមហ៊ុនត្រូវសងការប្រាក់ និងប្រាក់ដើមជារៀងរាល់ខែ។ កាលបរិច្ឆេទផុតកំណត់គឺនៅថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២៤ ។

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងប្រាក់កម្ចីមួយផ្សេងទៀតដែលមានទំហំទឹកប្រាក់ចំនួន ៥២.៥០០.០០០ ដុល្លារអាមេរិក។ ប្រាក់កម្ចីនេះត្រូវបានដកចេញក្នុងខែសីហា ឆ្នាំ២០២៣។ មានកម្ចីពីរប្រភេទដូចជា ប្រាក់កម្ចីទី១ ("TL1") ដែលមានទំហំទឹកប្រាក់ ៤២.៥០០.០០០ ដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ ៧% ក្នុងមួយឆ្នាំ ឬ ២% លើការប្រាក់ដែលមានការសន្យាក្នុងគណនីចរន្ត ដុល្លារអាមេរិក (បច្ចុប្បន្នមានអត្រា ៥% ក្នុងមួយឆ្នាំ) និងប្រាក់កម្ចីទី២ ("TL2") មានចំនួន ៤១.៥០០.០០០.០០០ រៀល (ស្មើនឹង ១០.០០០.០០០ ដុល្លារអាមេរិក) ជាមួយនឹងអត្រាការប្រាក់ ៨% ក្នុងមួយឆ្នាំ ឬ ២% លើការប្រាក់ដែលមានការប្រាក់ធានាលើគណនីចរន្តបច្ចុប្បន្ន (បច្ចុប្បន្នមានចំនួន ៦% ក្នុងមួយឆ្នាំ)។ ក្រុមហ៊ុនត្រូវសងការប្រាក់ និងប្រាក់ដើមជារៀងរាល់ខែ។ កាលបរិច្ឆេទផុតកំណត់គឺនៅថ្ងៃទី៣ ខែសីហាឆ្នាំ ២០២៤ ។

ប្រាក់កម្ចីពីធនាគារ មេឃប៊ែង សិង្ហបុរី

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនបានទទួលប្រាក់កម្ចីចំនួន ៤០.០០០.០០០ ដុល្លារអាមេរិកពី ធនាគារ មេឃប៊ែង សិង្ហបុរី ជាមួយនឹងអត្រាការប្រាក់ ១០,២២% ក្នុងមួយឆ្នាំសម្រាប់ឆ្នាំ២០២៣ និង ១០,២៤% ក្នុងមួយឆ្នាំសម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ជាមួយនឹងរយៈពេលកម្ចី ៦០ ខែ និងធានាដោយ ទ្រព្យសម្បត្តិរបស់អ្នកឧកញ៉ា គិត ម៉េង។ ក្រុមហ៊ុនត្រូវសងការប្រាក់ និងប្រាក់ដើមជារៀងរាល់ខែ។ កាលបរិច្ឆេទផុតកំណត់គឺនៅថ្ងៃទី៣ ខែសីហាឆ្នាំ២០២៨ ។

ប្រាក់កម្ចីពីធនាគារ កាណាឌីយ៉ា ក.អ

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនបានទទួលប្រាក់កម្ចីចំនួន ២០.០០០.០០០ ដុល្លារអាមេរិកពីធនាគារកាណាឌីយ៉ា ភីអិលស៊ី ជាមួយនឹងអត្រាការប្រាក់ ៨,៧៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេលកម្ចី ៦០ ខែ និងធានាដោយទ្រព្យសម្បត្តិរបស់អ្នកឧកញ៉ា គិត ម៉េង។ ក្រុមហ៊ុនត្រូវសងការប្រាក់ និងប្រាក់ដើមជារៀងរាល់ខែ។ កាលបរិច្ឆេទផុតកំណត់គឺនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៨ ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១៥. ប្រាក់កម្ចី (ត)

ប្រាក់កម្ចីពីធនាគារអាយ ស៊ី ប៊ី ស៊ី លីមីតធីត សាខាភ្នំពេញ (“ICBC”)

នៅខែកក្កដា ឆ្នាំ២០២៣ ICBC បានចេញលិខិតឥណទានដល់ក្រុមហ៊ុន ដើម្បីផ្តល់ហិរញ្ញប្បទានធនាគារចំនួន ៧.៧០៤.០៩៥ ដុល្លារអាមេរិក ដើម្បីទិញឧបករណ៍ទូរគមនាគមន៍ និងសេវាកម្មពាក់ព័ន្ធពីក្រុមហ៊ុន Huawei International Pte. Ltd. និង Huawei Technologies (Cambodia) Co., Ltd (អ្នកផ្គត់ផ្គង់) ជាមួយនឹងការទូទាត់ពន្យារពេលរហូតដល់ ៥៤០ ថ្ងៃ។ ហិរញ្ញប្បទានធនាគារត្រូវបានធានាដោយទ្រព្យសម្បត្តិរបស់អ្នកឧកញ៉ា គិត ម៉េង។

ប្រាក់កម្ចីពីធនាគារ សហពាណិជ្ជ ក.អ

នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនបានទទួលប្រាក់កម្ចីចំនួន ១០.០០០.០០០ ដុល្លារអាមេរិក ពីធនាគារ សហពាណិជ្ជ ក.អ។ ប្រាក់កម្ចីនេះមានអត្រាការប្រាក់ ៦,៧៥% ក្នុងមួយឆ្នាំ និងមានរយៈពេល៦០ខែ និងធានាដោយអចលនទ្រព្យរបស់ អ្នកឧកញ៉ា គិត ម៉េង។ ក្រុមហ៊ុនត្រូវសងការប្រាក់ និងប្រាក់ដើមតាមមូលដ្ឋានប្រចាំខែ។ កាលបរិច្ឆេទផុតកំណត់គឺនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៧។

ប្រាក់កម្ចីពីធនាគារមេហ្គា អ៊ិនធើណេសិនណល ខមមើសល ប៊ែង ឌូ អិលធីឌី សាខាភ្នំពេញ

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនបានទទួលប្រាក់កម្ចីចំនួន ១០.០០០.០០០ ដុល្លារអាមេរិកពីធនាគារ ធនាគារមេហ្គា អ៊ិនធើណេសិនណល ខមមើសល ប៊ែង ឌូ អិលធីឌី សាខាភ្នំពេញ ជាមួយនឹងអត្រាការប្រាក់ ៦,៧៥% បន្តសំដាងនេះ ដោយផ្អែកលើប្រាក់បញ្ញើដែលអាចចរចាបាន (NCD) ដែលចេញដោយធនាគារជាតិនៃកម្ពុជាក្នុងមួយឆ្នាំ និងធានាដោយសម្មតិកម្មលើអចលនទ្រព្យដែលកាន់កាប់ដោយ អ្នកឧកញ៉ា គិត ម៉េង។ ក្រុមហ៊ុនត្រូវសងការប្រាក់ និងប្រាក់ដើមជារៀងរាល់ខែ។ កាលបរិច្ឆេទផុតកំណត់គឺនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

ដែនកំណត់លើប្រាក់កម្ចី និងកតិកាសញ្ញាហិរញ្ញវត្ថុ៖

ផ្អែកលើកិច្ចព្រមព្រៀងប្រាក់កម្ចីជាមួយ Malayan Banking Berhad សាខាសិង្ហបុរី Deutsche Bank AG និង GuarantCo Ltd. សម្ព័ន្ធ ត្រូវបានតម្រូវឱ្យគោរពតាមការកំណត់ និងកតិកាសញ្ញាខាងក្រោម៖

- (ក) អនុបាទអនុភាពនៃបំណុលសុទ្ធនៅចុងបញ្ចប់នៃរយៈពេលពាក់ព័ន្ធណាមួយចំពោះ EBITDA ទាក់ទងនឹងរយៈពេលដែលពាក់ព័ន្ធនោះមិនត្រូវលើសពី ៣:១ ឡើយ។
- (ខ) អនុបាទលទ្ធភាពទូទាត់ការប្រាក់ នៃរយៈពេលដែលពាក់ព័ន្ធទៅនឹង បន្ទុកហិរញ្ញវត្ថុសុទ្ធនៃរយៈពេលដែលពាក់ព័ន្ធណាមួយត្រូវស្មើនឹង ឬលើសពី ៣:១។
- (គ) អនុបាទបំណុលអាទិភាព ធៀបនឹង EBITDA នៃរយៈពេលដែលពាក់ព័ន្ធណាមួយទៅនឹងអនុបាទនៃបំណុលអាទិភាពនៅថ្ងៃចុងក្រោយនៃរយៈពេលដែលពាក់ព័ន្ធនោះ ធៀបនឹង EBITDA ចំពោះរយៈពេលដែលពាក់ព័ន្ធនោះមិនត្រូវលើសពី ៣:១ ។
- (ឃ) EBITDA ធៀបនឹងបន្ទុកហិរញ្ញវត្ថុត្រូវស្មើនឹង ឬលើសពី ៣:១។
- (ង) លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការធៀបនឹងបំណុលអាទិភាពត្រូវស្មើនឹង ឬលើសពី ២០% ។

សម្ព័ន្ធ បានគោរពតាមកតិកាសញ្ញាហិរញ្ញវត្ថុដែលបានរៀបរាប់ខាងលើ។

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១៥. ប្រាក់កម្ចី (ត)

Bank of China Limited - CFA

នៅខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងកម្ចីមានកាលកំណត់ជាមួយម្ចាស់កម្ចីចំនួនបីគឺ ធនាគារ មេយ ប៊ែង (ខេមបូឌា) ភីអិលស៊ី ធនាគារ មេយប៊ែង សិង្ហបុរី និងធនាគារកាណាឌីយ៉ា ភីអិលស៊ី។ សម្រាប់ប្រាក់កម្ចីចំនួន ១១២,៥ លានដុល្លារអាមេរិក ដើម្បីសងប្រាក់កម្ចីរយៈពេលវែងនៅសល់ដែលត្រូវបង់ទៅឱ្យ Bank of China Limited ដែលបានទូទាត់ទាំងស្រុងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។

១៦. មូលបត្របំណុល

នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រុមហ៊ុនបានបោះផ្សាយមូលបត្របំណុលចំនួន ២០.០០០.០០០ ដុល្លារអាមេរិក ដែលជា មូលបត្របំណុលរយៈពេលដប់ឆ្នាំក្នុងទម្រង់ជាប័ណ្ណបំណុលប្រកបដោយនិរន្តរភាពជាមួយនឹងអត្រាប័ណ្ណនៃ SOFR +៣% ឬ ៥,៥% ក្នុងមួយឆ្នាំ មួយណាខ្ពស់ជាងនេះ ហើយត្រូវបង់ក្រោមមូលដ្ឋានឆមាស។ ទឹកប្រាក់ដែលទទួលបានពី ការបោះផ្សាយមូលបត្របំណុលនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ការពង្រីកបណ្តាញ និងគោលបំណងហិរញ្ញប្បទាន បំណុល។ មូលបត្របំណុលដែលបានបោះផ្សាយត្រូវបានធានាដោយ GuarantCo ដែលជាផ្នែកមួយនៃក្រុមអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធដកជន (PIDG) ដើម្បីគាំទ្រដល់សញ្ញាប័ណ្ណនិរន្តរភាពដែលមានការបញ្ជាក់ជាអន្តរជាតិ។

	២០២៣	
	ដុល្លារអាមេរិក	លានរៀល
រយៈពេលខ្លី	១៤៧.១៤៩	៦០០
រយៈពេលវែង	១៩.៥១៩.៥៤៦	៧៩.៧៣៧
	<u>១៩.៦៦៦.៦៩៥</u>	<u>៨០.៣៣៧</u>

	២០២៣	
	ដុល្លារអាមេរិក	លានរៀល
ទឹកប្រាក់ដុលនៃមូលបត្របំណុលមិនទាន់ទូទាត់	២០.០០០.០០០	៨១.៧០០
បង្គរចំណាយការប្រាក់	២០០.៦២៣	៨១៨
ដក៖ ចំណាយប្រតិបត្តិការ	(៥៣៣.៩២៨)	(២.១៨១)
	<u>១៩.៦៦៦.៦៩៥</u>	<u>៨០.៣៣៧</u>

១៧. បំណុលបង្គរ

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សំវិធានធន និងបង្គរចំណាយ				
ប្រតិបត្តិការ (*)	២៨.៩៥៥.២០៤	១១៨.២៨២	៤.៩៤៣.១១៨	២០.៣៥១
បង្គរចំណាយផ្ទាល់	៨.២៦១.១៣៩	៣៣.៧៤៧	២៨.៦១២.៤០៨	១១៧.៧៩៧
បង្គរការទិញទ្រព្យសកម្ម	១.៦២០.៩៩៥	៦.៦២២	១.៤០៩.២៦៣	៥.៨០២
	<u>៣៨.៨៣៧.៣៣៨</u>	<u>១៥៨.៦៥១</u>	<u>៣៤.៩៦៤.៧៨៩</u>	<u>១៤៣.៩៥០</u>

(*) ក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុនបានចាត់ថ្នាក់ឡើងវិញនូវពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន និងពន្ធផ្សេងទៀតដែលត្រូវ បង់ជាបំណុលដែលបង្គរមានចំនួន ១១.៥២៧.៩០១ ដុល្លារអាមេរិក និង ១១.៦១៥.៤៧២ ដុល្លារអាមេរិក រៀងគ្នា ។

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១៨. ចំណូលហិរញ្ញវត្ថុផ្សេងៗ

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
រយៈពេលខ្លី				
គណនីបង់ជូនអ្នកផ្គត់ផ្គង់	៩.១៣១.៧០៩	៣៧.៣០៣	៩.២៦៤.៥៦៥	៣៨.១៤២
ភាគលាភធានាត្រូវបង់	២៨២.០៥០	១.១៥២	-	-
	<u>៩.៤១៣.៧៥៩</u>	<u>៣៨.៤៥៥</u>	<u>៩.២៦៤.៥៦៥</u>	<u>៣៨.១៤២</u>
រយៈពេលវែង				
គណនីបង់ជូនអ្នកផ្គត់ផ្គង់	-	-	៨.៥៤៩.៦៨៧	៣៥.១៩៩
ភាគលាភធានាត្រូវបង់	១.២១៤.៦៥១	៤.៩៦២	-	-
	<u>១.២១៤.៦៥១</u>	<u>៤.៩៦២</u>	<u>៨.៥៤៩.៦៨៧</u>	<u>៣៥.១៩៩</u>
សរុប	<u>១០.៦២៨.៤១០</u>	<u>៤៣.៤១៧</u>	<u>១៧.៨១៤.២៥២</u>	<u>៧៣.៣៤១</u>

គណនីបង់ជូនអ្នកផ្គត់ផ្គង់

ការទូទាត់ទៅឱ្យអ្នកផ្គត់ផ្គង់តំណាងឱ្យការបង់ថ្លៃពាណិជ្ជកម្ម ដែលហួសកាលកំណត់ទៅឱ្យ ក្រុមហ៊ុន Nokia Shanghai Bell Co., Ltd និងសាខានៃក្រុមហ៊ុន Nokia Shanghai Bell Co., Ltd. ដែលត្រូវបានព្រមព្រៀងគ្នា ក្នុងកិច្ចព្រមព្រៀងទូទាត់ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ថា ពាណិជ្ជកម្មដែលត្រូវបង់ត្រូវទូទាត់ជាដំណាក់កាលជាមួយ ដំបូងៗ ការទូទាត់ចំនួន ៥.០០០.០០០ ដុល្លារអាមេរិក និងការបង់រំលោះអប្បបរមាជាបន្តបន្ទាប់ចំនួន ១.០០០.០០០ ដុល្លារអាមេរិករៀងរាល់ខែ។

ក្នុងឆ្នាំ ២០២២ ភាគីទាំងពីរបានព្រមព្រៀងគ្នានៅពេលដែលក្រុមហ៊ុនធ្វើការទូទាត់រដ្ឋម្តងបន្ថែមចំនួន ៦ លាន ដុល្លារអាមេរិកដល់ការបង់រំលស់នោះ វានឹងមានសិទ្ធិក្នុងការលះបង់ ៧៥% នៃការប្រាក់ដែលហួសកាលកំណត់ ដែលត្រូវបង់ក្នុងរយៈពេលមុន (ការប្រាក់មុន) ហើយវានឹង មានសិទ្ធិដកប្រាក់នៅសល់ ២៥% នៃការប្រាក់មុន នៅពេលដែលវាទូទាត់ទាំងស្រុងនូវបំណុលដែលនៅសល់ ស្របតាមការទូទាត់ដែលបានព្រមព្រៀង។ ក្រុមហ៊ុនរំពឹងថានឹងទូទាត់វាដោយផ្អែកលើលក្ខខណ្ឌនៃការទូទាត់ ដូច្នេះវានឹងមានសិទ្ធិលះបង់ការប្រាក់ពីមុនចំនួន ១៣.៧៧៨.៨៨៤ ដុល្លារអាមេរិក។ អាស្រ័យហេតុនេះ ក្រុមហ៊ុនបានទទួលស្គាល់ប្រាក់ចំណេញពីការកែប្រែបំណុលនេះចំនួន ១២.០៨១.៥៥៥ ដុល្លារ អាមេរិក ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាតសរុបក្នុងឆ្នាំ ២០២២។

ភាគលាភធានាត្រូវបង់

ភាគលាភដែលធានាត្រូវបង់តំណាងឱ្យភាគលាភដែលត្រូវបង់ចំពោះភាគហ៊ុនថ្នាក់ ក ដែលចេញនៅលើ CSX ក្នុងអំឡុងឆ្នាំ ដែលជាតម្លៃបច្ចុប្បន្ននៃទិន្នផលភាគលាភ ៧% សម្រាប់រយៈពេល ៥ ឆ្នាំ (កំណត់សម្គាល់ ១៣) ។

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១៩. ចំណូល

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ការផ្តល់សេវាទូរគមនាគមន៍	១៧៦.៥០០.០១៦	៧២៥.៤១៥	១៨៦.៥៥១.០១២	៧៦២.៤៣៤
ចំណូលពីការភ្ជាប់សេវា និងចំណូលពីការជាវសេវា	៣.៧៤៦.៧៨៣	១៥.៣៩៩	២.៩២២.៦៥១	១១.៩៤៥
ចំណូលពីបរិក្ខារ	-	-	៦៥៥	៣
ចំណូលភតិសន្យា	២១០.៩៤៣	៨៦៧	-	-
ចំណូលផ្សេងៗ	១.៣៩៨.៨៣៦	៥.៧៥០	១.៧៦៨.៦១៣	៧.២២៨
	<u>១៨១.៨៥៦.៥៧៨</u>	<u>៧៤៧.៤៣១</u>	<u>១៩១.២៤២.៩៣១</u>	<u>៧៨១.៦១០</u>
<i>ពេលវេលានៃការទទួលស្គាល់ចំណូល</i>				
នាចំណុចពេលជាក់លាក់មួយ	១៨១.៨៥៦.៥៧៨	៧៤៧.៤៣១	១៩១.២៤២.២៧៦	៧៨១.៦០៧
នាចំណុចពេលណាមួយ	-	-	៦៥៥	៣
	<u>១៨១.៨៥៦.៥៧៨</u>	<u>៧៤៧.៤៣១</u>	<u>១៩១.២៤២.៩៣១</u>	<u>៧៨១.៦១០</u>

២០. ចំណាយប្រតិបត្តិការផ្សេងៗ

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណាយប្រតិបត្តិការឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	៣០.៥៤២.៦៣៨	១២៥.៥៣០	៤១.៤៤៨.៣៥០	១៦៩.៣៩៩
ទឹកភ្លើង	១២.២៨០.៣៥៣	៥០.៤៧២	១៥.១២៩.៦៤៧	៦១.៨៣៥
កម្រៃជើងសារឱ្យអ្នកលក់	១១.៩៦២.៧៥១	៤៩.១៦៧	១៣.៩៧៩.៣៤៧	៥៧.១៣៤
ចំណាយជួលខ្សែកាប	៩.៤៩៤.០២៨	៣៩.០២០	៩.៤០៩.០០៥	៣៨.៤៥៥
ការថែទាំ	៦.៦៧១.៨៤៣	២៧.៤២១	៧.០៣៨.១៤២	២៨.៧៦៥
ចំណាយផ្សាយពាណិជ្ជកម្ម និងចំណាយយោសនា	៣.៦៦៨.៥៧៦	១៥.០៧៨	៣.៩២៨.៣៩៨	១៦.០៥៥
ចំណាយអាករពិសេស	៦១៧.៦៧៩	២.៥៣៩	២.២០២.៣៦៤	៩.០០១
ចំណាយភ្ជាប់សេវាក្រៅប្រទេស	៤៧៧.២៧៥	១.៩៦២	៦២០.៧៧៧	២.៥៣៧
ការជួល	៤១៩.៤៧៩	១.៧២៤	៦៧៩.០៨៦	២.៧៧៥
ចំណាយធានារ៉ាប់រង	១៤.៦១៦	៦០	២២.២១៩	៩១
រង្វាន់ផ្តល់ឱ្យអតិថិជន	៣.០៩៦	១៣	២.៩៣០.០០០	១១.៩៧៥
ផ្សេងៗ (*)	៣.៧២០.៨៧០	១៥.២៩៣	៧.៩៥២.០៨៦	៣២.៥០០
	<u>៧៩.៨៧៣.២០៤</u>	<u>៣២៨.២៧៩</u>	<u>១០៥.៣៣៩.៤២១</u>	<u>៤៣០.៥២២</u>

(*) ក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុនបានកាត់ត្រឡប់បង្គរលើចំណាយពន្ធចំនួន ២.៧៦៣.៩២៤ ដុល្លារអាមេរិក និង បានទទួលស្គាល់ក្នុងចំណាយប្រតិបត្តិការផ្សេងៗទៀតបន្ទាប់ពីទទួលបានការជម្រះបំណុលពន្ធសម្រាប់ឆ្នាំ ២០១៣ ដល់ឆ្នាំ២០២០។

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២១. ចំណូលហិរញ្ញវត្ថុ

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
Three Star Investment Cambodia Ltd	២១.៥០២.៣៩៤	៨៨.៣៧៥	២០.៣៨២.៥៤៤	៨៣.៣០៣
ធនាគារ	៥០៨.៧១៨	២.០៩១	៣២៩.៦១៦	១.៣៤៨
	<u>២២.០១១.១១២</u>	<u>៩០.៤៦៦</u>	<u>២០.៧១២.១៦០</u>	<u>៨៤.៦៥១</u>

២២. ចំណាយហិរញ្ញវត្ថុ

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ធនាគារ (*)	៤.២២០.៧៩៣	១៧.៣៤៧	១៥.៩១៣.៨០៣	៦៥.០៤០
បំណុលភតិសន្យា	៤.០១៥.៩០៥	១៦.៥០៥	៥.៣៧៨.៦៦៨	២១.៩៨២
ផ្សេងៗ	៣.២៧០.៤២១	១៣.៤៤២	១.០០០.២៤១	៤.០៨៨
	<u>១១.៥០៧.១១៩</u>	<u>៤៧.២៩៤</u>	<u>២២.២៩២.៧១២</u>	<u>៩១.១១០</u>

(*) ក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនបានកត់ត្រាទ្រព្យបង្កើនលើចំណាយពន្ធចំនួន ១៣.២៩៣.៥៥៤ ដុល្លារអាមេរិក និងបានទទួលស្គាល់ក្នុងចំណាយហិរញ្ញវត្ថុលើប្រាក់កម្ចី បន្ទាប់ពីទទួលបានការជម្រះបំណុលពន្ធសម្រាប់ឆ្នាំ២០១៣ ដល់ឆ្នាំ២០២០។

២៣. ឥណទាន/(ចំណាយ)ពន្ធលើប្រាក់ចំណូល

ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំត្រូវបានគណនា តាមមូលដ្ឋាននៃការបកស្រាយនាពេលបច្ចុប្បន្នទៅលើបទប្បញ្ញត្តិពន្ធ។ ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងនេះមានភាពខុសគ្នាពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយលើចំណាយពន្ធលើប្រាក់ចំណូល នឹងធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យរបស់អាជ្ញាធរពន្ធដារ។

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ពន្ធក្នុងឆ្នាំ	(១៩.១០៤.១៩៧)	(៧៨.៥១៨)	១៥.៦៤៨.៩៣៦	៦៣.៩៥៧
ប្រាក់ចំណូលលើពន្ធពន្យារ	(២.២១២.៤៣២)	(៩.០៩៣)	(៤.៤៩៣.៩០៩)	(១៨.៣៦៦)
	<u>(២១.៣១៦.៦២៩)</u>	<u>(៨៧.៦១១)</u>	<u>១១.១៥៥.០២៧</u>	<u>៤៥.៥៩១</u>

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២៣. ឥណទាន/(ចំណាយ)ពន្ធលើប្រាក់ចំណូល (ត)

ការផ្ទៀងផ្ទាត់ឥណទាន/(ចំណាយ)ពន្ធលើប្រាក់ចំណូលមានដូចខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណេញមុនពន្ធលើប្រាក់ចំណូល	៥៨.៩៣០.៤៦៣	២៤២.២០៦	៥១.៧២៦.២២១	២១១.៤០៦
ការគណនាពន្ធតាមអត្រា ២០%	១១.៧៨៦.០៩៣	៤៨.៤៤១	១០.៣៤៥.២៤៥	៤២.២៨១
និយ័តកម្មលើធាតុ៖				
- ផលប៉ះពាល់ពីភាពខុសគ្នាបណ្តោះអាសន្ននិងអចិន្ត្រៃយ៍	(២.៣៦០.៤៧៣)	(៩.៧០១)	៨០៩.៧៨២	៣.៣១០
- ការជម្រះបំណុលពន្ធ	(៣០.៧៤២.២៤៩)	(១២៦.៣៥១)	-	-
	(២១.៣១៦.៦២២)	(៨៧.៦៥១)	១១.១៥៥.០២៧	៤៥.៥៩១

(ក) បំណុលពន្ធលើប្រាក់ចំណូល

បម្រែបម្រួលបំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំមានដូចខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
នៅថ្ងៃទី១ ខែមករា	៤១.២៥២.៤៤២	១៦៩.៨៣៦	២៧.៣៥៨.៨៦២	១១១.៤៦០
ឥណទាន/(ចំណាយ)ពន្ធលើប្រាក់ចំណូល	(១៩.១០៤.១៩៧)	(៧៨.៥១៨)	១៥.៦៤៨.៩៣៦	៦៣.៩៥៧
ពន្ធលើប្រាក់ចំណូលបានបង់	(១.៨៣៧.៤៧១)	(៧.៥៥២)	(១.៧៥៥.៣៥៦)	(៧.១៧៤)
ចាត់ថ្នាក់ឡើងវិញទៅបំណុលបង្គរ	(១១.៥៦៤.៧៦៤)	(៤៧.៥៣១)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៥០៨)	-	១.៥៩៣
នៅថ្ងៃទី៣១ ខែធ្នូ	៨.៧៤៦.០១០	៣៥.៧២៧	៤១.២៥២.៤៤២	១៦៩.៨៣៦

ក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនបានកត់ត្រាទ្រព្យបង្គរចំណាយពន្ធលើប្រាក់ចំណូលក្នុងគ្រាចំនួន ២៩.៥២៣.៦០៥ ដុល្លារអាមេរិក និងបានកែតម្រូវទៅក្នុងចំណាយលើពន្ធលើប្រាក់ចំណូលបន្ទាប់ពីការជម្រះបំណុលពន្ធសម្រាប់ឆ្នាំ ២០១៣ ដល់ ឆ្នាំ២០២០។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២៣. ឥណទាន/(ចំណាយ)ឥណទានលើប្រាក់ចំណូល (ត)

(ខ) បំណុលលើពន្ធពន្យារ

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានកាត់កងជាមួយនឹងពន្ធពន្យារជាបំណុល នៅពេលដែលសម្ព័ន្ធមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីកាត់កងពន្ធពន្យារក្នុងឆ្នាំជាមួយនឹងបំណុលពន្ធក្នុងឆ្នាំ និងនៅពេលដែលពន្ធពន្យារលើប្រាក់ចំណូលនោះទាក់ទងនឹងអាជ្ញាធរពន្ធតែមួយ។ ចំនួនដែលបានកាត់កងមានដូចខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ពន្ធពន្យារជាទ្រព្យសកម្ម	(២.៣៤០.៤៤៥)	(៩.៥៦០)	(២.៧៨៦.២៩៥)	(១១.៤៧១)
ពន្ធពន្យារជាបំណុល	១១.៩១៩.៣១៨	៤៨.៦៩០	១៤.៥៧៧.៦០០	៦០.០១៦
ពន្ធពន្យារជាបំណុល - សុទ្ធ	<u>៩.៥៧៨.៨៧៣</u>	<u>៣៩.១៣០</u>	<u>១១.៧៩១.៣០៥</u>	<u>៤៨.៥៤៥</u>

បម្រែបម្រួលលើពន្ធពន្យារមានដូចខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
នាថ្ងៃទី១ ខែមករា	១១.៧៩១.៣០៥	៤៨.៥៤៥	១៦.២៨៥.២១៤	៦៦.៣៤៦
កត់ត្រាជាបន្ទុកក្នុងចំណេញ-ខាតរួម	(២.២១២.៤៣២)	(៩.០៩៣)	(៤.៤៩៣.៩០៩)	(១៨.៣៦៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣២២)	-	៥៦៥
នាថ្ងៃទី៣១ ខែធ្នូ	<u>៩.៥៧៨.៨៧៣</u>	<u>៣៩.១៣០</u>	<u>១១.៧៩១.៣០៥</u>	<u>៤៨.៥៤៥</u>

បម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុលក្នុងអំឡុងឆ្នាំដោយមិនគិតការកាត់កងសមតុល្យក្នុងយុត្តាធិការដូចគ្នាមានដូចខាងក្រោម៖

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២៣. ឥណទាន/(ចំណាយ)ឥណទានប្រាក់ចំណូល (ត)

(១) ទ្រព្យសកម្មនៃពន្ធពន្យារ

	សវិធានធនបាត់បង់នៃ		ទ្រព្យសកម្មដែល			
	គណនីអតិថិជន	ពាណិជ្ជកម្មនិង	មានសិទ្ធិ			
	គណនីអតិថិជនផ្សេងៗ	ប្រើប្រាស់		បង្ករចំណាយ	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក		ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២២	(៨៦.១៩៨)	-	(២៧៦.៧៩៨)	(៣៦២.៩៩៦)	(១.៤៧៩)	
កត់ត្រាជា(ឥណទាន)/បន្ទុកក្នុង						
ចំណេញ-ខាតរួម	២៥.៣៦០	(២៥៩.៣២៤)	(២.១៨៩.៣៣៥)	(២.៤២៣.២៩៩)	(៩.៩៧៧)	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(១៥)	
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២/ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	(៦០.៨៣៨)	(២៥៩.៣២៤)	(២.៤៦៦.១៣៣)	(២.៧៨៦.២៩៥)	(១១.៤៧១)	
កត់ត្រាជា(ឥណទាន)/បន្ទុកក្នុង						
ចំណេញ-ខាតរួម	(១២.១៩៩)	៤៥៨.០៤៩	-	៤៤៥.៨៥០	១.៨៣២	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	៧៩	
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	(៧៣.០៣៧)	១៩៨.៧២៥	(២.៤៦៦.១៣៣)	(២.៣៤០.៤៤៥)	(៩.៥៦០)	

(២) ពន្ធពន្យារជាបំណុល

	គណនីអ្នកផ្គត់ផ្គង់ ពាណិជ្ជកម្មពន្យារ ដុល្លារអាមេរិក	ចំណាយប្រតិបត្តិការ ឥណទានពន្យារ ដុល្លារអាមេរិក	រំលស់ ពន្យារពន្ធ ដុល្លារអាមេរិក	បំណុលភក្តិសន្យា ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	លានរៀល
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៧១៩.២៦៤	៣៣៦.៣២៦	១៥.៣១៤.២១៧	២៧៨.៤០៣	១៦.៦៤៨.២១០	៦៧.៨២៥
កត់ត្រាជា(ឥណទាន)/បន្ទុកក្នុង ចំណេញ-ខាតរួម	(៤៣២.៦៤៦)	៥៤.០៨៧	(១.៤១៣.៦៤៨)	(២៧៨.៤០៣)	(២.០៧០.៦១០)	(៨.៥២៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	៧១៦
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២/ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	២៨៦.៦១៨	៣៩០.៤១៣	១៣.៩០០.៥៦៩	-	១៤.៥៧៧.៦០០	៦០.០១៦
កត់ត្រាជា(ឥណទាន)/បន្ទុកក្នុង ចំណេញ-ខាតរួម	(៦៥៤.០៨៤)	(១០៨.៩៥៧)	(១.៣៣៣.៥៥៤)	(៥៦១.៦៨៧)	(២.៦៥៨.២៨២)	(១០.៩២៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(៤០០)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	(៣៦៧.៤៦៦)	២៨១.៤៥៦	១២.៥៦៧.០១៥	(៥៦១.៦៨៧)	១១.៩១៩.៣១៨	៤៨.៦៩០

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២៣. ឥណទាន/(ចំណាយ)ឥណទានប្រាក់ចំណូល (ត)

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ពន្ធពន្យារជាទ្រព្យសកម្ម៖				
ពន្ធពន្យារជាទ្រព្យសកម្មដែលត្រូវស្រង់មកវិញបន្ទាប់ពី១២ខែ	(១.៨៩៤.៥៩៥)	(៧.៧៤០)	(៥.២០៩.៥៩៤)	(២១.៤៤៨)
ពន្ធពន្យារជាទ្រព្យសកម្មដែលត្រូវស្រង់មកវិញក្នុងរយៈពេល១២ខែ	(៤៤៥.៨៥០)	(១.៨២០)	២.៤២៣.២៩៩	៩.៩៧៧
	(២.៣៤០.៤៤៥)	(៩.៥៦០)	(២.៧៨៦.២៩៥)	(១១.៤៧១)
ពន្ធពន្យារជាបំណុល៖				
ពន្ធពន្យារជាបំណុលដែលត្រូវស្រង់មកវិញបន្ទាប់ពី១២ខែ	១៤.៥៧៧.៦០០	៥៩.៥៤៩	១៦.៦៤៨.២១០	៦៨.៥៤១
ពន្ធពន្យារជាបំណុលដែលត្រូវស្រង់មកវិញក្នុងរយៈពេល១២ខែ	(២.៦៥៨.២៨២)	(១០.៨៥៩)	(២.០៧០.៦១០)	(៨.៥២៥)
	១១.៩១៩.៣១៨	៤៨.៦៩០	១៤.៥៧៧.៦០០	៦០.០១៦
ពន្ធពន្យារជាបំណុល - សុទ្ធ	៩.៥៧៨.៨៧៣	៣៩.១៣០	១១.៧៩១.៣០៥	៤៨.៥៤៥

២៤. ព័ត៌មានលំហូរសាច់ប្រាក់

ការរៀងផ្ទាត់បំណុលសុទ្ធ

ផ្នែកនេះបង្ហាញពីការវិភាគបំណុលសុទ្ធ និងបម្រែបម្រួលបំណុលសុទ្ធសម្រាប់ឆ្នាំនីមួយៗដែលបានបង្ហាញ។

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	២៦.៣០១.៣៧១	១០៧.៤៤១	២.៨៦៣.១៨៧	១១.៥២៩
ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ	៣៨៦.១៩៩.៥១៣	១.៥៧៧.៦២៥	៣៧៣.៥៨៤.០១៨	១.៥៣៨.០៤៥
ប្រាក់កម្ចី	(១៤៥.៣២៣.១៩១)	(៥៩៣.៦៤៥)	(១៥៨.៣៥៦.០៩៨)	(៦៥១.៩០៨)
មូលបត្របំណុល	(១៩.៦៦៦.៦៩៥)	(៨០.៣៣៨)	-	-
បំណុលហិរញ្ញវត្ថុផ្សេងៗ	(១០.៦២៨.៤១០)	(៤៣.៤១៧)	(១៧.៨១៤.២៥២)	(៧៣.៣៤១)
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្មរយៈពេលវែង	(៣.៨៥២.០២៤)	(១៥.៧៣៦)	(៣.២០៤.១១១)	(១៣.១៩១)
បំណុលភតិសន្យា	(៣៨.៦៨៦.៩៧៣)	(១៥៨.០៣៦)	(៤១.៧៧៤.៦០២)	(១៧១.១៩៧)
បំណុលសុទ្ធ	១៩៤.៣៤៣.៥៩១	៧៩៣.៨៩៤	១៥៥.២៩៨.១៤២	៦៣៩.៩៣៧

ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២៤. ព័ត៌មានលំហូរសាច់ប្រាក់ (ត)

ការផ្ទៀងផ្ទាត់បំណុលសុទ្ធ (ត)

	បំណុលពីសកម្មភាពហិរញ្ញប្បទាន						ទ្រព្យសកម្មផ្សេងៗ				
	គណនីអ្នកផ្គត់ផ្គង់ ពាណិជ្ជកម្ម រយៈពេលវែង ដុល្លារអាមេរិក	ប្រាក់កម្ចី	មូលបត្របំណុល	បំណុល ហិរញ្ញវត្ថុផ្សេងៗ	ភតិសន្យា	សរុបរង	សាច់ប្រាក់ និង សាច់ប្រាក់សមមូល	ប្រាក់បញ្ញើ រយៈពេលខ្លី	ឥណទានផ្តល់ឱ្យភាគី ពាក់ព័ន្ធ	សរុបរង	បំណុលសុទ្ធ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ											
២០២៣	(៣.២០៤.១១១)	(១៥៨.៣៥៦.០៩៨)	-	(១៧.៨១៤.២៥២)	(៤១.៧៧៤.៦០២)	(២២១.១៤៩.០៦៣)	២.៨៦៣.១៨៧	-	៣៧៣.៥៨៤.០១៨	៣៧៦.៤៤៧.២០៥	១៥៥.២៩៨.១៤២
លំហូរសាច់ប្រាក់	២៣.៧១១.៦៨៧	(៤.៣០០.៤២៥)	(១៩.៥១៩.៥៤៦)	៩.៦០០.០០០	៨.៥៦១.១៤២	១៨.០៥២.៨៥៨	២៣.៤៣៨.១៨៤	-	-	២៣.៤៣៨.១៨៤	៤១.៤៩១.០៤២
បង្គរចំណូល/(ចំណាយ)ការប្រាក់	(៦៤៧.៩១៣)	(១.៣០៨.២៦១)	(១៤៧.១៤៩)	(២.៤១៤.១៥៨)	-	(៤.៥១៧.៤៨១)	-	-	១២.៦១៥.៤៩៥	១២.៦១៥.៤៩៥	៨.០៩៨.០១៤
ភតិសន្យាថ្មី	-	-	-	-	(៧.៨៧៨.០៨២)	(៧.៨៧៨.០៨២)	-	-	-	-	(៧.៨៧៨.០៨២)
ការប្រាក់លើភតិសន្យា	-	-	-	-	(៤.០១៥.៩០៥)	(៤.០១៥.៩០៥)	-	-	-	-	(៤.០១៥.៩០៥)
ធ្វើការទូទាត់ត្រូវសងសម្រាប់											
ការទិញទ្រព្យសកម្ម	(២៣.៧១១.៦៨៧)	-	-	-	-	(២៣.៧១១.៦៨៧)	-	-	-	-	(២៣.៧១១.៦៨៧)
ការផ្លាស់ប្តូរផ្សេងៗ					២.៤០៤.៥៦៩	២.៤០៤.៥៦៩					២.៤០៤.៥៦៩
- ការទូទាត់ការប្រាក់	-	១៤.៨១៤.៤៤០	-	-	៤.០១៥.៩០៥	១៨.៨៣០.៣៤៥	-	-	-	-	១៨.៨៣០.៣៤៥
- ការចំណាយលើទិន្នន័យ	-	៣.៨២៧.១៥៣	-	-	-	៣.៨២៧.១៥៣	-	-	-	-	៣.៨២៧.១៥៣
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	(៣.៨៥២.០២៤)	(១៤៥.៣២៣.១៩១)	(១៩.៦៦៦.៦៩៥)	(១០.៦២៨.៤១០)	(៣៨.៦៨៦.៩៧៣)	(២១៨.១៥៧.២៩៣)	២៦.៣០១.៣៧១	-	៣៨៦.១៩៩.៥១៣	៤១២.៥០០.៨៨៤	១៩៤.៣៤៣.៥៩១
សមមូលលានរៀល	(១៥.៧៣៦)	(៥៩៣.៦៤៥)	(៨០.៣៣៨)	(៤៣.៤១៧)	(១៥៨.០៣៦)	(៨៩១.១៧២)	១០៧.៤៤១	-	១.៥៧៧.៦២៥	១.៦៨៥.០៦៦	៧៩៣.៨៩៤

ក្រុមហ៊ុន ខេម ជ័យសេអេម ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២៤. ព័ត៌មានលំហូរសាច់ប្រាក់ (ត)

ការផ្ទៀងផ្ទាត់បំណុលសុទ្ធ (ត)

	បំណុលពីសកម្មភាពហិរញ្ញប្បទាន						ទ្រព្យសកម្មផ្សេងៗ				
	ឥណទានក្នុងផ្នែក ពាណិជ្ជកម្ម រយៈពេលវែង	ប្រាក់កម្ចី	មូលបត្របំណុល	បំណុល ហិរញ្ញវត្ថុផ្សេងៗ	ភតិសន្យា	សរុបរង	សាច់ប្រាក់ និង សាច់ប្រាក់សមមូល	ប្រាក់បញ្ញើ រយៈពេលខ្លី	ឥណទានផ្តល់ឱ្យភាគី ពាក់ព័ន្ធ	សរុបរង	បំណុលសុទ្ធ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២២	(១៩.៣០២.៩៥៣)	(១៧៦.២៣៣.៧៣៨)	-	(៤៤.៤៩៥.៥៦៥)	(៤០.៩៥៦.១៥២)	(២៨០.៩៨៨.៤០៨)	៨.៣៣១.៤៨៣	១.៥០០.០០០	៣៥៣.៥២២.២៤០	៣៦៣.៣៥៣.៧២៣	៨២.៣៦៥.៣១៥
លំហូរសាច់ប្រាក់	១៨.០៣៧.៣៦៧	២៩.៩០១.៣៩៦	-	១៥.៦០០.០០០	១១.៧៩៤.៦៤២	៧៥.៣៣៣.៤០៥	(៥.៤៦៨.២៩៦)	(១.៥០០.០០០)	-	(៦.៩៦៨.២៩៦)	៦៨.៣៦៥.១០៩
បង្កបំណុល/(ចំណាយ)ការប្រាក់	(១.៩៣៨.៥២៥)	(១២.០២៣.៧៥៦)	-	(១.០០០.២៤២)	-	(១៤.៩៦២.៥២៣)	-	-	២០.០៦១.៧៧៨	២០.០៦១.៧៧៨	៥.០៩៩.២៥៥
ចំណេញពីការកែប្រែបំណុល	-	-	-	១២.០៨១.៥៥៥	-	១២.០៨១.៥៥៥	-	-	-	-	១២.០៨១.៥៥៥
ហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	(៧.២៤០.២៩៩)	(៧.២៤០.២៩៩)	-	-	-	-	(៧.២៤០.២៩៩)
ភតិសន្យាថ្មី	-	-	-	-	(៥.៣៧២.៧៩៣)	(៥.៣៧២.៧៩៣)	-	-	-	-	(៥.៣៧២.៧៩៣)
ការប្រាក់លើភតិសន្យា	-	-	-	-	(៤១.៧៧៤.៦០២)	(៤១.៧៧៤.៦០២)	២.៨៦៣.១៨៧	-	៣៧៣.៥៨៤.០១៨	៣៧៦.៤៤៧.២០៥	១៥៥.៦៧២.៥៩០
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	(៣.២០៤.១១១)	(១៥៨.៣៥៦.០៩៨)	-	(១៧.៨១៤.២៥២)	(៤១.៧៧៤.៦០២)	(១០៩.១៤៧.០៦២)	១១.៥២៩	-	១.៥៣៨.០៤៥	១.៥៤៩.៥៧៤	៦៣៩.៩៣៧
សមមូលលានរៀល	(១៣.១៩១)	(៦៥១.៩០៨)	-	(៧៣.៣៤១)	(១៧១.១៩៧)	(៩០៩.៦៣៧)	១១.៥២៩	-	១.៥៣៨.០៤៥	១.៥៤៩.៥៧៤	៦៣៩.៩៣៧

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២៥. កាតព្វកិច្ចតាមកិច្ចសន្យា

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	១៤.២១៤.៤៣៧	៥៨.០៦៦	១៥.៧១៧.៤៩៤	៦៤.៧០៩

២៦. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ

(១) ភាគីពាក់ព័ន្ធ

(ក) ក្រុមហ៊ុនមេ និងក្រុមហ៊ុនមេជំនាញ

ក្រុមហ៊ុន Royal Millicom Co., Ltd. (“ក្រុមហ៊ុនមេ”) ដូចបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី ១ នៃរបាយការណ៍ហិរញ្ញវត្ថុរួម។

អ្នកឧកញ៉ា គិត ម៉េង គឺជាអ្នកគ្រប់គ្រងចុងក្រោយនៃសម្ព័ន្ធ។ លោកជាអភិបាលនៃក្រុមហ៊ុន ព្រមទាំងក្រុមហ៊ុនមេទាំងពីរគឺ Three Star Investment Cambodia Ltd និង Royal Group Co., Ltd. ។ លោកក៏ជាម្ចាស់ភាគហ៊ុននៃ Three Star Investment Cambodia Ltd និង Royal Group Co., Ltd. ។

(ខ) ក្រុមហ៊ុនបុត្រសម្ព័ន្ធ

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី ១ នៃរបាយការណ៍ហិរញ្ញវត្ថុរួម។

(គ) ក្រុមហ៊ុនរួមបុត្រសម្ព័ន្ធ

ក្រុមហ៊ុន ខេមបូឌាន ប្រតិបត្តិសេស្ទីង ស៊ីវិស គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ូឌេន ថែម គ្រុប ខូ អិលធីឌី (MTG)។ ក្រុមហ៊ុន MTG ត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Three Star Investment Cambodia Ltd. ។

(ឃ) ភាគីពាក់ព័ន្ធផ្សេងៗ

ក្រុមហ៊ុន Royal Technology Co., Ltd. និង ក្រុមហ៊ុន ខេមបូឌា ខេធើរីង អេន ស៊ីបផ្លាយ និង សណ្ឋាគារកាំបូឌីយ៉ាណា អ៊ិនវេស្តមេនធី (ភ្នំពេញ) ភីធីអ៊ី អែលធីឌី គឺជាក្រុមហ៊ុនដែលត្រូវបានកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី។

ក្រុមហ៊ុន ម៉ូបាយល៍ វីប្រាស ខេមភេមនី លីមីធីត គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ៊ិនធើ ឡូជីស្ទិក (ខេមបូឌា) ជាក្រុមហ៊ុនដែលកាន់កាប់ដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី ។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ក្រុមហ៊ុន អ៊ិនហ្វីនីធី ជេនណេរល អិនសូរិន ម.ក ក្រុមហ៊ុន តែលកូចេក ធនាគារវីង (ខេមបូឌា) ម.ក សណ្ឋាគារ កាំបូឌីយ៉ាណា ក្រុមហ៊ុន ចូល (ខេមបូឌា) គ្រុប លីមីធីត គឺជាក្រុមហ៊ុនពាក់ព័ន្ធដែលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី ជាភាគទុនិកមួយក្នុងចំណោមភាគទុនិកនានារបស់ ក្រុមហ៊ុនទាំងនេះ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជា និងក្រុមហ៊ុនមួយចំនួនទៀត ដែលមានសមតុល្យ និងប្រតិបត្តិការ ត្រូវបានបង្ហាញខាងក្រោម គឺជាក្រុមហ៊ុនពាក់ព័ន្ធ ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាភាគទុនិក។

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២៦. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ (ត)

(២) សមតុល្យជាមួយភាគីពាក់ព័ន្ធ

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
<i>ទឹកប្រាក់ត្រូវទទួលពី៖</i>				
ភាគីពាក់ព័ន្ធផ្សេងៗ	២៨.៣៧៧	១១៥	១០៦.៣៣៨	៤៣៨

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
<i>ទឹកប្រាក់ត្រូវសង៖</i>				
ភាគទុនិកធំជាងគេ	-	-	២.៥៧៤.១៨៤	១០.៥៩៨
ភាគីពាក់ព័ន្ធផ្សេងៗ	៦.៣៥២.០៤១	២៥.៩៤៨	១.៦៨៤.៣៧១	៦.៩៣៤
	៦.៣៥២.០៤១	២៥.៩៤៨	៤.២៥៨.៥៥៥	១៧.៥៣២

ទឹកប្រាក់ត្រូវទទួលនឹងទឹកប្រាក់ត្រូវសង មិនមានការធានា មិនមានការប្រាក់ និងត្រូវទូទាត់សងតាមលក្ខខណ្ឌពាណិជ្ជកម្មធម្មតា។

សមតុល្យដំណាច់ឆ្នាំដែលកើតឡើងពីឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ និងប្រាក់កម្ចីត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ ៩ និង១៥។

(៣) ប្រតិបត្តិការដូចខាងក្រោមនេះត្រូវបានធ្វើឡើងជាមួយក្រុមហ៊ុនរួមបុត្រសម្ព័ន្ធនិងភាគីពាក់ព័ន្ធផ្សេងៗ៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
<i>ការលក់សេវាកម្មផ្សេងៗ ៖</i>				
ក្រុមហ៊ុនរួមបុត្រសម្ព័ន្ធ	១៤.៥៣៦	៥៩	៦១០	២
ភាគីពាក់ព័ន្ធផ្សេងៗ	២៨.៦៩៨.៧៧៦	១១៧.២៣៤	២៥.៥៨៧.២៩២	១០៤.៥៧៥
	២៨.៧១៣.៣១២	១១៧.២៩៣	២៥.៥៨៧.៩០២	១០៤.៥៧៧

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
<i>ការទិញទំនិញ និងសេវាកម្មផ្សេងៗ៖</i>				
ក្រុមហ៊ុនរួមបុត្រសម្ព័ន្ធ	១៣៩.២២៨	៥៦៩	២៩៩.៦៥៤	១.២២៥
ភាគីពាក់ព័ន្ធផ្សេងៗ	៩.៥០១.៤២២	៣៨.៨១៣	៧.០៦០.៧៥៨	២៨.៨៥៧
	៩.៦៤០.៦៥០	៣៩.៣៨២	៧.៣៦០.៤១២	៣០.០៨២

ទឹកប្រាក់ត្រូវទទួល និងទឹកប្រាក់ត្រូវសងមិនមានការធានា មិនមានការប្រាក់ និងត្រូវទូទាត់តាមលក្ខខណ្ឌពាណិជ្ជកម្មធម្មតា។

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២៦. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ (ត)

(៤) ប្រតិបត្តិការជាមួយភាគទុនិកធំជាងគេ

ប្រតិបត្តិការឥណទានជាមួយភាគទុនិកធំជាងគេ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី ៩។

(៥) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

គណៈគ្រប់គ្រងសំខាន់ៗរួមមាន ប្រធានគ្រប់ផ្នែករបស់សម្ព័ន្ធ និងបុគ្គលដែលមានឋានៈខ្ពស់ជាងនេះ ហើយការទូទាត់ជូនពួកគាត់ ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លីផ្សេងៗ	២.១៩៧.១២៥	៩.០៣០	១.៣៧៤.៩៨៨	៥.៦២០

២៧. ចំណេញក្នុងមួយភាគហ៊ុន

១) ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន

ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់អ្នកកាន់កាប់ភាគហ៊ុន របស់ក្រុមហ៊ុន ចែកជាមួយនឹងចំនួនភាគហ៊ុនធម្មតា ដែលបានបោះផ្សាយក្នុងការិយបរិច្ឆេទដូចបានបង្ហាញខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់ចំណេញរបស់ម្ចាស់ភាគហ៊ុនក្រុមហ៊ុន	៨០.២៤៧.០៩២	៣២៩.៨១៧	៤០.៥៧១.១៩៤	១៦៥.៨១៥
ចំនួនភាគហ៊ុន	១.៩៥៩.២៧១.២០៦	១.៩៥៩.២៧១.២០៦	៥.០០០	៥.០០០
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន (ដុល្លារអាមេរិក/រៀល)(ចំនួនពេញ)	០,០៤	១៦៨	៨,១១៤	៣៣.១៦៣.០០០

២) ចំណេញក្នុងមួយភាគហ៊ុនថយចុះ

ចំណេញក្នុងមួយភាគហ៊ុនថយចុះត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតា ដែលមានដោយសន្មតថាមានការផ្ទេរនូវភាគហ៊ុនធម្មតាទាំងអស់ដែលមានសក្តានុពលថយចុះ។ ក្រុមហ៊ុនមិនមានភាគហ៊ុនធម្មតាដែលមានសក្តានុពលថយចុះក្នុងឆ្នាំទេ។ ដូចនេះ ចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន។

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២៨. ព្រឹត្តិការណ៍សំខាន់កើតឡើងបន្ទាប់ពីចំណាត់ថ្នាំ

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុនបានទូទាត់ភាគលាភដែលមានការធានាសម្រាប់ត្រីមាសទី៤ ឆ្នាំ ២០២៣ សរុបចំនួន ៩០.១៧៤ ដុល្លារអាមេរិក ឬ ៣៦៨លានរៀល (០,០០៩៧ដុល្លារអាមេរិក ឬ ៣៩,៧២៥ រៀលក្នុងមួយហ៊ុន) ដល់ភាគទុនិកប្រភេទ ក របស់ខ្លួន។

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុនចេញប្រាក់ប្រាក់ (ខេមបូឌា) ខបភើរេសិន(ធីស៊ីស៊ី) បានទទួលប្រាក់កម្ចី ពីធនាគារ សហពាណិជ្ជ ក.អ ដែលមានទឹកប្រាក់ចំនួន ១០.០០០.០០០ ដុល្លារអាមេរិក។ ប្រាក់កម្ចីនេះ មាន អត្រាការប្រាក់ប្រែប្រួល ៧,៧៥% ក្នុងមួយឆ្នាំ ក្នុងរយៈពេល ៦០ខែ ។ ប្រាក់កម្ចី មានប្រោតិភោគ លើអចលន ទ្រព្យរបស់ អ្នកឧកញ៉ា គិត ម៉េង និង ការធានាដោយក្រុមហ៊ុន ខេម ជីអេសអេម ម.ក។ក្រុមហ៊ុនចេញប្រាក់ប្រាក់ (ខេ មបូឌា) ខបភើរេសិន(ធីស៊ីស៊ី) នឹងធ្វើការបង់ការប្រាក់ និងថ្លៃដើមជារៀងរាល់ខែ។

២៩. តួលេខប្រៀបធៀប

តួលេខប្រៀបធៀបមួយចំនួននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួមប្រៀប ធៀប និងកំណត់សម្គាល់ដែលពាក់ព័ន្ធ ត្រូវបានចាត់ថ្នាក់ឡើងវិញដើម្បីសមស្របតាមការបង្ហាញគណនីក្នុងឆ្នាំ។ អ្នកគ្រប់គ្រងជឿជាក់ថាការចាត់ថ្នាក់ឡើងវិញទាំងនេះនឹងឆ្លុះបញ្ចាំងកាន់តែអំពីលក្ខណៈនៃប្រតិបត្តិការ។

សេចក្តីសង្ខេបនៃការផ្លាស់ប្តូរដែលកើតចេញពីការចាត់ថ្នាក់ឡើងវិញត្រូវបានបង្ហាញដូចខាងក្រោម៖

របាយការណ៍ហិរញ្ញវត្ថុចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ (ដូចដែលបានរាយការណ៍ពីមុន) ដុល្លារអាមេរិក	ផលប៉ះពាល់នៃការ ចាត់ថ្នាក់ឡើងវិញ ដុល្លារអាមេរិក	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ (ដូចបានចាត់ថ្នាក់ឡើងវិញ) ដុល្លារអាមេរិក	លានរៀល
ចំណាយសេវាឆ្លងប្រព័ន្ធ	(១០.៧២០.៣២៥)	៦.៧២១.០០៦	(៣.៩៩៩.៣១៩)	(១៦.៣៤៥)
ចំណាយបុគ្គលិក	(១១.៦៩១.៤២០)	២.០៦៧.០៤៨	(៩.៦២៤.៣៧២)	(៣៩.៣៣៥)
ចំណាយប្រតិបត្តិការផ្សេងៗ	(៩៦.៥៥១.៣៦៧)	(៨.៧៨៨.០៥៤)	(១០៥.៣៣៩.៤២១)	(៤៣០.៥២២)
	(១១៨.៩៦៣.១១២)	-	(១១៨.៩៦៣.១១២)	(៤៨៦.២០២)

៣០. ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុរួម

របាយការណ៍ហិរញ្ញវត្ថុរួម របស់សម្ព័ន្ធសម្រាប់ការិយបរិច្ឆេទបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ គឺត្រូវបាន អនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

លេខយោង៖ GA/0038/0324/C055-0057/KMT

របាយការណ៍សវនករឯករាជ្យជូនចំពោះភាគទុនិកនៃ

ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក (ពីមុនត្រូវបានស្គាល់ជា ខេម ជ្វីអេសអេម អែលធីឌី)

របាយការណ៍សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម

មតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួមរបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក (ហៅកាត់ថា “ក្រុមហ៊ុន”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ (រួមគ្នាហៅកាត់ថា “សម្ព័ន្ធ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួមគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម របាយការណ៍បម្រែបម្រួលមូលធនរួម របាយការណ៍លំហូរសាច់ប្រាក់រួមសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួមទាំងព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត ដូចដែលបានបង្ហាញពីទំព័រទី៦ ដល់ ៦៤។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរួមដែលបានភ្ជាប់មកជាមួយ បានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “ស.វ.ទ.ហ.អ.ក”)។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “ស.ស.អ.ក”)។ ទំនួលខុសត្រូវរបស់យើងខ្ញុំស្របតាមស្តង់ដារទាំងនោះត្រូវបានរៀបរាប់បន្ថែមនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម នៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានភាពឯករាជ្យពីសម្ព័ន្ធ ដោយអនុលោមទៅតាមក្រមសីលធម៌សម្រាប់គណនេយ្យករវិជ្ជាជីវៈ ដែលចេញផ្សាយដោយក្រុមប្រឹក្សាក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (ហៅកាត់ថា “ក្រមសីលធម៌អន្តរជាតិ”) និងតាមតម្រូវការក្រមសីលធម៌ដែលទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុរួមនៅក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំ បានបំពេញទំនួលខុសត្រូវក្នុងផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដោយអនុលោមទៅតាមតម្រូវការទាំងនេះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល គឺមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

បញ្ហាសវនកម្មសំខាន់ៗ

បញ្ហាសវនកម្មសំខាន់ៗ គឺជាបញ្ហាទាំងឡាយណា ដែលនៅក្នុងការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈរបស់យើងខ្ញុំមានសារៈសំខាន់បំផុតក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធ សម្រាប់ការិយបរិច្ឆេទក្នុងត្រីមាស។ បញ្ហាទាំងនេះ ត្រូវបានដោះស្រាយនៅក្នុងបរិបទនៃការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធទាំងមូល និងជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំនាពេលបន្ទាប់ ហើយយើងខ្ញុំមិនមានការបញ្ចេញមតិសវនកម្មដាច់ដោយឡែកចំពោះបញ្ហាទាំងនេះឡើយ។

ភាពត្រឹមត្រូវនៃចំណូល

យោងតាមកំណត់សម្គាល់ទី ៣.១០ និងកំណត់សម្គាល់ទី ១៩ នៃរបាយការណ៍ហិរញ្ញវត្ថុរួម

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ សម្ព័ន្ធបានទទួលស្គាល់ចំណូលពីការផ្តល់សេវាទូរគមនាគមន៍មានចំនួន ១៧៦.៥០០.០១៦ ដុល្លារអាមេរិក។ ដោយសារតែហានិភ័យដែលមានស្រាប់ យើងខ្ញុំបានផ្តោតទំហំនៃសវនកម្មជុំវិញភាពត្រឹមត្រូវនៃចំណូលដែលបានកត់ត្រា ដោយសារភាពស្មុគស្មាញនៃប្រព័ន្ធពាក់ព័ន្ធនិងផលប៉ះពាល់នៃការផ្លាស់ប្តូរគម្រោងដែលតម្លៃចំពោះការទទួលស្គាល់ចំណូល។ ចំណូលដែលបានដំណើរការចេញពីប្រព័ន្ធវិក័យប័ត្រគឺមានភាពស្មុគស្មាញ និងពាក់ព័ន្ធនឹងបរិមាណទិន្នន័យដ៏ច្រើន ផលិតផលផ្សេងៗគ្នាដែលបានលក់ ការផ្លាស់ប្តូរនៃសេវាកម្ម និងតម្លៃ។

ដូចនេះហើយ យើងខ្ញុំបានកំណត់ថានេះជាបញ្ហាសវនកម្មសំខាន់។

ការឆ្លើយតបរបស់យើងខ្ញុំ៖

- យើងខ្ញុំបានទទួលការយល់ដឹង និងវាយតម្លៃដំណើរការចំណូលសំខាន់ៗ និងកំណត់ការត្រួតពិនិត្យដែលពាក់ព័ន្ធ (រួមទាំងប្រព័ន្ធព័ត៌មានវិទ្យា) និងបានអនុវត្តនីតិវិធីផ្ទៀងផ្ទាត់តាមរយៈការធ្វើតេស្តនៃការគ្រប់គ្រងសំខាន់ៗដោយដៃ ដោយស្វ័យប្រវត្តិ និងការគ្រប់គ្រងផ្នែកលើព័ត៌មានវិទ្យា។
- យើងខ្ញុំបានរួមបញ្ចូលអ្នកជំនាញផ្នែកព័ត៌មានវិទ្យា ដើម្បីធ្វើតេស្តការត្រួតពិនិត្យទូទៅនៃព័ត៌មានវិទ្យា ការវាយកាណ៍ទិន្នន័យ/ព័ត៌មាន និងការគ្រប់គ្រងដោយស្វ័យប្រវត្តិមួយចំនួនជុំវិញប្រព័ន្ធចំណូលដែលពាក់ព័ន្ធ លើមូលដ្ឋានសំណាក។
- យើងខ្ញុំបានកំណត់អត្តសញ្ញាណ និងពិនិត្យមើលការផ្ទៀងផ្ទាត់សំខាន់ៗដែលរៀបចំដោយគណៈគ្រប់គ្រងរវាងប្រព័ន្ធព័ត៌មានវិទ្យាផ្សេងៗគ្នានៅក្នុងដំណើរការនៃចំណូល។
- យើងខ្ញុំបានធ្វើតេស្តការរៀបចំ និងការអនុវត្ត ក៏ដូចជាប្រសិទ្ធភាពប្រតិបត្តិការនៃការត្រួតពិនិត្យដែលពាក់ព័ន្ធ។
- យើងខ្ញុំបានវិភាគទិន្នន័យ និងនីតិវិធីវិភាគសំខាន់ៗនៃលំហូរប្រភពចំណូលសំខាន់ៗ។
- យើងខ្ញុំបានពិនិត្យមើលការផ្ទៀងផ្ទាត់ ដែលធ្វើឡើងដោយក្រុមការងារអះអាង លើចំណូលរបស់គណៈគ្រប់គ្រង។
- យើងខ្ញុំបានពិនិត្យលើកំណត់ត្រាទិន្នន័យប្រវត្តិគណនេយ្យដែលមិនមានលក្ខណៈស្តង់ដារជាសារវន្ត និងនិយ័តកម្មដែលបានកត់ត្រាចូលក្នុងគណនីចំណូល។

បញ្ហាសវនកម្មសំខាន់ៗ (ត)

- យើងខ្ញុំបានធ្វើតេស្តលើប្រតិបត្តិការលម្អិតដែលទាក់ទងនឹងប្រភពចំណូលមួយចំនួន។
- យើងខ្ញុំបានវាយតម្លៃពីភាពពេញលេញនៃការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម ដែលទាក់ទងនឹងចំណូលធៀបទៅនឹងតម្រូវការរបស់ ស.វ.ទ.ហ.អ.ក។

ដោយផ្អែកទៅលើនីតិវិធីដែលបានរៀបរាប់ខាងលើ យើងខ្ញុំពុំបានរកឃើញថាមានការរាយការណ៍ខុសជាសារវន្តណាមួយឡើយ។

បញ្ហាផ្សេងទៀត

របាយការណ៍ហិរញ្ញវត្ថុរួមរបស់សម្ព័ន្ធសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានធ្វើសវនកម្មដោយសវនករផ្សេងទៀត ដែលបានបញ្ចេញមតិសវនកម្មនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ថារបាយការណ៍ហិរញ្ញវត្ថុរួមមានភាពត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ។

ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនករ

គណៈគ្រប់គ្រងនៃសម្ព័ន្ធ ទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ រួមមានរបាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ក្រុមប្រឹក្សាភិបាល (ប៉ុន្តែមិនរាប់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរួមរបស់សម្ព័ន្ធ និងរបាយការណ៍សវនករនោះទេ)។ យើងខ្ញុំបានទទួលរបាយការណ៍ក្រុមប្រឹក្សាភិបាល មុនកាលបរិច្ឆេទនៃរបាយការណ៍សវនករឯករាជ្យនេះ និងផ្នែកផ្សេងៗទៀត នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ រំពឹងថានឹងត្រូវបានផ្តល់មកយើងខ្ញុំបន្ទាប់ពីកាលបរិច្ឆេទនេះ។

មតិសវនកម្មរបស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុរួមរបស់សម្ព័ន្ធ មិនគ្របដណ្តប់លើព័ត៌មានផ្សេងៗ ហើយយើងខ្ញុំ ក៏មិនបញ្ចេញមតិសន្និដ្ឋានធានាណាមួយឡើយ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុរួមរបស់សម្ព័ន្ធ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺត្រូវអានព័ត៌មានផ្សេងៗ និងទន្ទឹមនឹងនេះពិចារណាថាព័ត៌មានផ្សេងៗនោះ មានភាពមិនសមស្របជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុរួមរបស់សម្ព័ន្ធ ឬការយល់ដឹងរបស់យើងខ្ញុំដែលទទួលបានពីការធ្វើសវនកម្ម ឬបើមិនដូច្នោះទេមានកំហុសឆ្គងជាសារវន្ត។

ប្រសិនបើផ្អែកលើកិច្ចការដែលយើងខ្ញុំ បានអនុវត្តលើព័ត៌មានផ្សេងៗ ដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ អាចឱ្យយើងខ្ញុំសន្និដ្ឋានថាមានការរាយការណ៍ខុសជាសារវន្តទៅលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំ ពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

នៅពេលយើងខ្ញុំអានរបាយការណ៍ប្រចាំឆ្នាំ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានការរាយការណ៍ខុសជាសារវន្តណាមួយកើតមានឡើង យើងខ្ញុំត្រូវរាយការណ៍ជូនអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ច និងឆ្លើយតបទៅនឹងបញ្ហានោះដោយអនុលោមទៅតាមតម្រូវការនៃ ស.ស.អ.ក។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម

គណៈគ្រប់គ្រងទទួលខុសត្រូវលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួមរបស់សម្ព័ន្ធ ដែលបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។ គណៈគ្រប់គ្រងក៏ទទួលខុសត្រូវផងដែរ ចំពោះការត្រួតពិនិត្យផ្ទៃក្នុងដែលគណៈគ្រប់គ្រងកំណត់ថា មានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួមឱ្យជឿជាក់ពីការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំឬភ័ន្តច្រឡំ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់សម្ព័ន្ធក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមានបំណងបិទអាជីវកម្មរបស់សម្ព័ន្ធ ឬបញ្ឈប់ប្រតិបត្តិការ ឬគ្មានជម្រើសសមរម្យណាផ្សេងក្រៅពីធ្វើបែបនេះ។

អ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការរាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធ។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម

គោលបំណងរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងដែលសមហេតុផល ថាតើរបាយការណ៍ហិរញ្ញវត្ថុរួមទាំងមូល ពុំមានការរាយការណ៍ខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬភ័ន្តច្រឡំ និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផល គឺជាអំណះអំណាងក្នុងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថា សវនកម្មដែលធ្វើឡើងដោយអនុលោមទៅតាម ស.ស.អ.ក តែងរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើង ដោយសារការក្លែងបន្លំ ឬភ័ន្តច្រឡំ ត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើការរាយការណ៍ខុសតែមួយ ឬរួមបញ្ចូលគ្នា ត្រូវបានរំពឹងថានឹងជះឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយពឹងផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុរួមនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាម ស.ស.អ.ក យើងខ្ញុំតម្រូវឱ្យអនុវត្តនូវការវិនិច្ឆ័យដែលប្រកបដោយវិជ្ជាជីវៈ និងរក្សានូវការសង្ស័យស្របតាមវិជ្ជាជីវៈក្នុងអំឡុងពេលធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- កំណត់ និងវាយតម្លៃហានិភ័យនៃការរាយការណ៍ខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរួម ដោយសារតែការក្លែងបន្លំ ឬភ័ន្តច្រឡំ រៀបចំ និងអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងទទួលភស្តុតាងសវនកម្មដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីជាមូលដ្ឋានសម្រាប់ធ្វើការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការរាយការណ៍ខុសដែលកើតឡើងពីការភ័ន្តច្រឡំ ដោយសារការក្លែងបន្លំអាចរួមបញ្ចូលទាំងការប្រយោជន៍ ការលួចបន្លំ ការលុបចោលដោយចេតនា បំណកស្រាយមិនពិតឬការបំពានលើនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម (ត)

- ស្វែងយល់អំពីនីតិវិធីគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មក្នុងគោលបំណងរៀបចំនីតិវិធីសវនកម្ម ដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិយោបល់លើប្រសិទ្ធភាព នៃនីតិវិធីគ្រប់គ្រងផ្ទៃក្នុងរបស់សម្ព័ន្ធឡើយ។
- វាយតម្លៃលើភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ ស្មានគណនេយ្យ និងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយគណៈគ្រប់គ្រង។
- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្មរបស់គណៈ គ្រប់គ្រង និងផ្នែកលើភស្តុតាងសវនកម្មដែលទទួលបាន ថាតើភាពមិនច្បាស់លាស់ជាសារវន្តទាក់ទងនឹង ព្រឹត្តិការណ៍ ឬលក្ខខណ្ឌ ដែលអាចធ្វើឱ្យមានភាពមិនប្រាកដប្រជាជាសារវន្តទៅលើ លទ្ធភាពរបស់សម្ព័ន្ធក្នុង ការបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ ត្រូវទាញចំណាប់អារម្មណ៍នៅ ក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទៅលើការលាតត្រដាងព័ត៌មានពាក់ព័ន្ធ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម ឬប្រសិនបើការបង្ហាញព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវ ធ្វើការកែប្រែមតិសវនកម្មរបស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកលើភស្តុតាងសវនកម្មដែលទទួល បានគិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះបីយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬ លក្ខខណ្ឌនាពេលអនាគតអាចបណ្តាលឱ្យសម្ព័ន្ធបញ្ឈប់និរន្តរភាពអាជីវកម្ម។
- វាយតម្លៃលើការបង្ហាញជាទូទៅ ការរៀបចំ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុរួម ដែលរួមបញ្ចូលទាំងការ លាតត្រដាងព័ត៌មាន និងថាតើរបាយការណ៍ហិរញ្ញវត្ថុរួមបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍នានាតាម លក្ខណៈដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។
- ទទួលភស្តុតាងសវនកម្មដែលសមស្របគ្រប់គ្រាន់ទាក់ទងនឹងព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬសកម្មភាព អាជីវកម្មផ្សេងៗក្នុងសម្ព័ន្ធ ដើម្បីបញ្ចេញមតិសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម។ យើងខ្ញុំទទួលខុសត្រូវ ចំពោះការណែនាំ ការត្រួតពិនិត្យ និងការអនុវត្តនៃសវនកម្មសម្ព័ន្ធ។ យើងខ្ញុំនៅតែទទួលខុសត្រូវទាំងស្រុង ចំពោះមតិសវនកម្មរបស់យើងខ្ញុំ។

យើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចក្នុងចំណោមបញ្ហាផ្សេងៗ ស្តីពីវិសាលភាព និងពេល វេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀត ដែលរួមមានចំណុច ខ្វះខាតនៃនីតិវិធីគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

យើងខ្ញុំក៏ផ្តល់សេចក្តីបញ្ជាក់ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវសេចក្តីអះអាងថា យើងខ្ញុំអនុវត្តតាមតម្រូវការ ផ្នែកក្រមសីលធម៌វិជ្ជាជីវៈដែលពាក់ព័ន្ធនឹងឯករាជ្យភាព ព្រមទាំងបានជូនដំណឹងពួកគាត់នូវរាល់ទំនាក់ទំនងទាំង អស់ និងបញ្ហាផ្សេងៗ ដែលយើងខ្ញុំយល់ថាមានផលប៉ះពាល់ចំពោះឯករាជ្យភាពរបស់យើងខ្ញុំ ហើយរួមជាមួយនឹង ការអនុវត្ត វិធានការនានា ដើម្បីលុបបំបាត់នូវការគំរាមគំហែង ឬអនុវត្តនូវវិធីសាស្ត្រការពារ។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម (ត)

ផ្អែកតាមបញ្ហានានាដែលយើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ច យើងខ្ញុំកំណត់ថាបញ្ហាទាំងនោះជាបញ្ហាដែលមានផលប៉ះពាល់ជាសារវន្ត ចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួមរបស់សម្ព័ន្ធ ក្នុងការិយបរិច្ឆេទក្នុងគ្រា និងជាបញ្ហាសវនកម្មសំខាន់ៗ យើងខ្ញុំបានពិពណ៌នាបញ្ហាទាំងនេះនៅក្នុងរបាយការណ៍សវនកររបស់យើងខ្ញុំ លើកលែងតែត្រូវបានហាមឃាត់ដោយច្បាប់ ឬបទប្បញ្ញត្តិនានា ក្នុងការលាតត្រដាងជាសាធារណៈ ឬនៅក្នុងករណីជម្រុញផុត ដែលយើងខ្ញុំកំណត់ថាបញ្ហានោះមិនគួរត្រូវបានបង្ហាញ នៅក្នុងរបាយការណ៍របស់យើងខ្ញុំទេ ដោយសារផលវិបាកអវិជ្ជមាន អាចមានច្រើនជាងអត្ថប្រយោជន៍ជាសាធារណៈដែលកើតចេញពីការរាយការណ៍នេះ។



បេកឃើរ ផលលី (ខេមបូឌា) ឯ.ក
ក្រុមហ៊ុនគណនេយ្យករជំនាញ



ឧកញ៉ា Tan Khee Meng
គណនេយ្យករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៖ **28 MAR 2024**